

Anthem 



L.A. Care  
HEALTH PLAN

# សៀវភៅណែនាំ សមាជិក

---

អ្វីដែលអ្នកត្រូវដឹងអំពីអត្ថប្រយោជន៍របស់អ្នក

ទម្រង់បែបបទការបង្ហាញព័ត៌មាន និងភស្តុតាងនៃការ  
ធានារ៉ាប់រង (EOC) រួមគ្នារបស់ Anthem Blue Cross

2024

ខោដី Los Angeles

# ភាសា និង ទម្រង់ផ្សេងៗ

## ភាសាផ្សេងទៀត

អ្នកអាចទទួលបានសៀវភៅណែនាំសមាជិកនេះ និងឯកសារគម្រោងផ្សេងៗជាភាសាផ្សេងទៀតដោយឥតគិតថ្លៃសម្រាប់អ្នក។ Anthem Blue Cross ផ្តល់ការបកប្រែជាលាយលក្ខណ៍អក្សរពីអ្នកបកប្រែដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ ការហៅទូរសព្ទនេះគឺឥតគិតថ្លៃ។ ចូរអានសៀវភៅណែនាំសមាជិកនេះដើម្បីស្វែងយល់បន្ថែមអំពីសេវាជំនួយផ្នែកភាសាក្នុងការគាំពារសុខភាព ដូចជា សេវាអ្នកបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារ។

## ទម្រង់ផ្សេងទៀត

អ្នកអាចទទួលបានព័ត៌មាននេះក្នុងទម្រង់ផ្សេងទៀត ដូចជាអក្សរផុសសម្រាប់ជនពិការភ្នែក ពុម្ពអក្សរធំទំហំ 20 ជាសំឡេង និងជាទម្រង់អេឡិចត្រូនិកដែលអាចចូលមើលបានដោយឥតគិតថ្លៃសម្រាប់



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

អ្នក។ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ  
**1-888-285-7801 (TTY 711)**។ ការហៅទូរសព្ទនេះគឺឥតគិតថ្លៃ។


---

### សេវាអ្នកបកប្រែផ្ទាល់មាត់

Anthem Blue Cross ផ្តល់ជូនសេវាអ្នកបកប្រែផ្ទាល់មាត់ពីអ្នកបកប្រែ  
ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បាន 24 ម៉ោង ដោយឥតគិតថ្លៃ  
ពីអ្នក។ អ្នកពុំចាំបាច់ប្រើសមាជិកគ្រួសារ ឬមិត្តភក្តិធ្វើជាអ្នកបកប្រែ  
ផ្ទាល់មាត់ឡើយ។ យើងមិនលើកទឹកចិត្តឱ្យប្រើអនីតិជនជាអ្នកបក  
ប្រែនោះទេ លុះត្រាតែវាជាករណីអាសន្ន។ សេវាអ្នកបកប្រែផ្ទាល់មាត់  
ភាសា និងវប្បធម៌អាចរកបានសម្រាប់អ្នកដោយមិនគិតថ្លៃ។ ជំនួយ  
អាចរកបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ សម្រាប់  
ជំនួយផ្នែកភាសា ឬដើម្បីទទួលបានសៀវភៅណែនាំនេះជាភាសា  
ផ្សេង ចូរទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។ ការហៅ  
ទូរសព្ទនេះគឺឥតគិតថ្លៃ។

**ATTENTION:** If you need help in your language, call  
**1-888-285-7801 (TTY 711)**. Aids and services for people  
with disabilities, like documents in braille and large print,  
are also available. Call **1-888-285-7801 (TTY 711)**.  
These services are free of charge.

---

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem  
នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។  
ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California  
តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

الشعار بالعربية (Arabic) يُرجى الانتباه إذا احتجت إلى المساعدة بلغتك، فاتصل بـ **1-888-285-7801 (TTY 711)** تتوفر أيضًا المساعدات والخدمات للأشخاص ذوي الإعاقة، مثل المستندات المكتوبة بطريقة بريـل والخط الكبير. اتصل بـ **1-888-285-7801 (TTY 711)** هذه الخدمات مجانية.

**Հայերեն պիտակ (Armenian)** ՈՒՇԱԴՐՈՒԹՅՈՒՆ. Եթե Ձեզ օգնություն է հարկավոր Ձեր լեզվով, զանգահարեք **1-888-285-7801 (TTY 711)** հեռախոսահամարով:

Կան նաև օժանդակ միջոցներ ու ծառայություններ հաշմանդամություն ունեցող անձանց համար, օրինակ Բրայլի գրատիպով ու խոշորատառ տպագրված նյութեր: Զանգահարեք **1-888-285-7801 (TTY 711)** հեռախոսահամարով: Այդ ծառայություններն անվճար են:

**ឃ្លាសំគាល់ភាសាខ្មែរ (Cambodian)** ចំណាំ៖ បើសិនអ្នកត្រូវការជំនួយ ជាភាសារបស់អ្នក សូមទូរស័ព្ទទៅលេខ **1-888-285-7801 (TTY 711)**។ ជំនួយ និងសវា សំរាប់ជនពិការ ដូចជាឯកសារសរសេរជាអក្សរវែបែល សំរាប់ជនពិការ ភ្នែកឬឯកសារជាអក្សរពុម្ពធំៗ ក៏មានដែរ។ ទូរស័ព្ទមកលេខ **1-888-285-7801 (TTY 711)**។ សេវាទាំងនេះមិនគិតថ្លៃឡើយ។

**简体中文标语 (Chinese)** 请注意：如果您需要以您的母语提供帮助，请致电 **1-888-285-7801 (TTY 711)**。另外还提供针对残疾人士的帮助和服务，例如文盲和需要较



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

大字体阅读，也是方便取用的。请致电 **1-888-285-7801 (TTY 711)**。这些服务都是免费的。

مطلب به زبان فارسی (Farsi) توجه: اگر میخواهید به زبان خود کمک دریافت کنید، با **1-888-285-7801 (TTY 711)** تماس بگیرید. کمکها و خدمات مخصوص افراد دارای معلولیت، مانند نسخه های خط بریل و چاپ با حروف بزرگ، نیز موجود است. با **1-888-285-7801 (TTY 711)** تماس بگیرید. این خدمات رایگان ارائه میشوند.

हिन्दी टैगलाइन (Hindi) ध्यान दें: अगर आपको अपनी भाषा

में सहायता की आवश्यकता है तो **1-888-285-7801 (TTY 711)**

पर कॉल करें। अशक्तता वाले लोगों के लिए सहायता और सेवाएं, जैसे

ब्रेल और बड़े पिंरंट में भी दस्तावेज़ उपलब्ध हैं। **1-888-285-7801**

**(TTY 711)** पर कॉल करें। ये सेवाएं निःशुल्क हैं।

Nge Lus Hmoob (Hmong) Cob CEEB TOOM: Yog koj

xav tau kev pab txhais koj hom lus hu rau **1-888-285-7801**

**(TTY 711)**. Muaj cov kev pab txhawb thiab kev pab cuam

rau cov neeg xiam oob qhab, xws li puav leej muaj ua

cov ntawv su thiab luam tawm ua tus ntawv loj. Hu rau

**1-888-285-7801 (TTY 711)**. Cov kev pab cuam no yog

pab dawb xwb.

日本語表記 (Japanese) 注意日本語での対応が必要な

場合は **1-888-285-7801 (TTY 711)** へお電話ください。

点字の資料や文字の拡大表示など、障がいをお持ちの方

のためのサービスも用意しています。 **1-888-285-7801**



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

(TTY 711) へお電話ください。これらのサービスは無料で提供していますへお電話ください。これらのサービスは無料で提供しています。

한국어 태그라인 (Korean) 유의사항: 귀하의 언어로 도움을 받고 싶으시면 **1-888-285-7801 (TTY 711)** 번으로 문의하십시오. 점자나 큰 활자로 된 문서와 같이 장애가 있는 분들을 위한 도움과 서비스도 이용 가능합니다. **1-888-285-7801 (TTY 711)** 번으로 문의하십시오. 이러한 서비스는 무료로 제공됩니다.

ແທກໄລພາສາລາວ (Laotian) ປະກາດ: ຖ້າທ່ານຕ້ອງການຄວາມຊ່ວຍເຫຼືອໃນພາສາຂອງທ່ານໃຫ້ໂທຫາເບີ **1-888-285-7801 (TTY 711)**. ຍັງມີຄວາມຊ່ວຍເຫຼືອແລະການບໍລິການສໍາລັບຄົນພິການ ເຊັ່ນເອກະສານທີ່ເປັນອັກສອນມູນແລະມີໂຕພິມໃຫຍ່ ໃຫ້ໂທຫາເບີ **1-888-285-7801 (TTY 711)**. ການບໍລິການເຫຼົ່ານີ້ບໍ່ຕ້ອງເສຍຄ່າໃຊ້ຈ່າຍໃດໆ.

**Mienh Tagline (Mien) LONGC HNYOUV JANGX**  
LONGX OC: Beiv taux meih qiemx longc mienh tengx faan benx meih nyei waac nor douc waac daaih lorx taux **1-888-285-7801 (TTY 711)**. Liouh lorx jauv-louc tengx aengx caux nzie gong bun taux ninh mbuo wuaaic fangx mienh, beiv taux longc benx nzangc-pokc bun hluo mbiutc aengx caux aamz mborqv benx domh sou se mbenc nzaih bun longc. Douc waac daaih lorx **1-888-285-7801 (TTY 711)**. Naaiv deix nzie weih gongbou jauv-louc se benx wang-henh tengx mv zuqc cuotv nyaanh oc.



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**ਪੰਜਾਬੀ ਟੈਗਲਾਈਨ (Punjabi)** ਧਿਆਨ ਦਿਓ: ਜੇ ਤੁਹਾਨੂੰ ਆਪਣੀ ਭਾਸ਼ਾ ਵਿੱਚ ਮਦਦ ਦੀ ਲੋੜ ਹੈ ਤਾਂ ਕਾਲ ਕਰੋ **1-888-285-7801 (TTY 711)**। ਅਪਾਹਜ ਲੋਕਾਂ ਲਈ ਸਹਾਇਤਾ ਅਤੇ ਸੇਵਾਵਾਂ, ਜਿਵੇਂ ਕਿ ਬ੍ਰੇਲ ਅਤੇ ਮੋਟੀ ਛਪਾਈ ਵਿੱਚ ਦਸਤਾਵੇਜ਼, ਵੀ ਉਪਲਬਧ ਹਨ। ਕਾਲ ਕਰੋ **1-888-285-7801 (TTY 711)**। ਇਹ ਸੇਵਾਵਾਂ ਮੁਫਤ ਹਨ।

**Русский слоган (Russian)** ВНИМАНИЕ! Если вам нужна помощь на вашем родном языке, звоните по номеру **1-888-285-7801 (линия TTY 711)**. Также предоставляются средства и услуги для людей с ограниченными возможностями, например документы крупным шрифтом или шрифтом Брайля. Звоните по номеру **1-888-285-7801 (линия TTY 711)**. Такие услуги предоставляются бесплатно.

**Mensaje en español (Spanish)** ATENCIÓN: Si necesita ayuda en su idioma, llame al **1-888-285-7801 (TTY 711)**. Para las personas con discapacidades, también hay asistencia y servicios gratuitos disponibles, como documentos en braille y letra grande. Llame al **1-888-285-7801 (TTY 711)**. Estos servicios son gratuitos.

**Tagalog Tagline** PAUNAWA: Kung kailangan ninyo ng tulong sa inyong wika, tumawag sa **1-888-285-7801 (TTY 711)**. Mayroon ding mga tulong at serbisyo para sa mga taong may kapansanan, tulad ng mga dokumento sa braille at malalaking titik. Tumawag sa **1-888-285-7801 (TTY 711)**. Libre ang mga serbisyo ng ito.



ਭੂਸਭੂਗੋਲ ਮਦਦ ਲਈ ਆਪਣੀ ਭਾਸ਼ਾ ਵਿੱਚ ਸੇਵਾਵਾਂ 1-888-285-7801 (TTY 711)। Anthem ਨੇ ਤੁਹਾਨੂੰ ਸੇਵਾਵਾਂ ਦਿੱਤੀਆਂ ਹਨ, ਜਿਵੇਂ ਕਿ 7 ਦਿਨਾਂ ਵਿੱਚ 7 ਵਾਰ ਸੇਵਾਵਾਂ ਨੂੰ ਪੇਸ਼ ਕਰਨਾ। ਆਪਣੀ ਭਾਸ਼ਾ ਵਿੱਚ ਸੇਵਾਵਾਂ ਦੇ ਡਿਓਲੋਪਮੈਂਟ ਪ੍ਰਕਿਰਮੇ ਦੀ ਸਹਾਇਤਾ ਲਈ ਕਾਲ ਕਰੋ 1-888-285-7801 (TTY 711)। ਇਹ ਸੇਵਾਵਾਂ ਮੁਫਤ ਹਨ।

**แท็กไลน์ภาษาไทย (Thai) โปรดทราบ:** หากคุณต้องการความช่วยเหลือเป็นภาษาของคุณกรุณาโทรศัพท์ไปที่หมายเลข **1-888-285-7801 (TTY 711)** นอกจากนี้ ยังพร้อมให้ความช่วยเหลือและบริการต่าง ๆ สำหรับบุคคลที่มีความพิการ เช่น เอกสารต่าง ๆ ที่เป็นอักษรเบรลล์และเอกสารที่พิมพ์ด้วยตัวอักษรขนาดใหญ่ กรุณาโทรศัพท์ไปที่หมายเลข **1-888-285-7801 (TTY 711)** ไม่มีค่าใช้จ่ายสำหรับบริการเหล่านี้

**Примітка українською (Ukrainian) УВАГА!** Якщо вам потрібна допомога вашою рідною мовою, телефонуйте на номер **1-888-285-7801 (TTY 711)**. Люди з обмеженими можливостями також можуть скористатися допоміжними засобами та послугами, наприклад, отримати документи, надруковані шрифтом Брайля та великим шрифтом. Телефонуйте на номер **1-888-285-7801 (TTY 711)**. Ці послуги безкоштовні.

**Khẩu hiệu tiếng Việt (Vietnamese) CHÚ Ý:** Nếu quý vị cần trợ giúp bằng ngôn ngữ của mình, vui lòng gọi số **1-888-285-7801 (TTY 711)**. Chúng tôi cũng hỗ trợ và cung cấp các dịch vụ dành cho người khuyết tật, như tài liệu bằng chữ nổi Braille và chữ khổ lớn (chữ hoa). Vui lòng gọi số **1-800-407-4627 (TTY: 711)**. Các dịch vụ này đều miễn phí.



ទូរស័ព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរស័ព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



# សូមស្វាគមន៍មកកាន់ Anthem!

អរគុណសម្រាប់ការចូលរួម Anthem Blue Cross។ Anthem Blue Cross គឺជាគម្រោងសុខភាពសម្រាប់អ្នកដែលមាន Medi-Cal។ អ្នកអាចហៅយើងខ្ញុំថា “Anthem”។ Anthem ត្រូវបានផ្តល់ជូនតាមរយៈ L.A. Care។ L.A. Care ធ្វើការជាមួយរដ្ឋ California ដើម្បីជួយអ្នកឱ្យទទួលបានការថែទាំសុខភាពដែលអ្នកត្រូវការ។ L.A. Care គឺជាអង្គការសាធារណៈក្នុងតំបន់។ ជាការពិតយើងគឺជាគម្រោងសុខភាពដែលដំណើរការជាសាធារណៈដ៏ធំបំផុតនៅក្នុងប្រទេស។ L.A. Care បម្រើប្រជាជនដែលរស់នៅក្នុងខោនធី Los Angeles (ហៅថា “តំបន់សេវាកម្ម”)។ L.A. Care ក៏ធ្វើការជាមួយ (3) ដៃគូគម្រោងសុខភាព (L.A. Care ក៏ត្រូវបានចាត់ទុកថាជា “ដៃគូគម្រោងសុខភាព”) ដើម្បីផ្តល់សេវាថែទាំសុខភាពដល់សមាជិករបស់យើង។ នៅពេលដែលសមាជិក Medi-Cal ចូលរួមជាមួយ L.A. Care សមាជិកអាចជ្រើសរើសដើម្បីទទួលបានសេវាកម្មតាមរយៈដៃគូគម្រោងសុខភាពណាមួយដែលមានរាយបញ្ជីខាងក្រោម ដរាបណាជម្រើសនៃគម្រោងដែលអាចរកបាន។

- Anthem Blue Cross
- គម្រោងសុខភាព Blue Shield of California Promise
- L.A. Care



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។


## សៀវភៅណែនាំសមាជិក

សៀវភៅណែនាំសមាជិកនេះ ប្រាប់អ្នកអំពីការរាប់រងរបស់អ្នកក្រោម Anthem។ សូមអានវាដោយប្រុងប្រយ័ត្ន និងឱ្យបានពេញលេញ។ សៀវភៅណែនាំសមាជិកនេះនឹងជួយអ្នកឱ្យយល់ពីអត្ថប្រយោជន៍របស់អ្នក សេវាកម្មដែលមានសម្រាប់អ្នក និងរបៀបទទួលបានការថែទាំដែលអ្នកត្រូវការ។ វាក៏ពន្យល់ផងដែរអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកក្នុងនាមជាសមាជិកមួយរូបរបស់Anthem។ ប្រសិនបើអ្នកមានតម្រូវការសុខភាពពិសេស សូមប្រាកដថាបានអានគ្រប់ផ្នែកទាំងអស់ដែលអនុវត្តចំពោះអ្នក។

សៀវភៅណែនាំសមាជិកនេះ ក៏ហៅម្យ៉ាងទៀតផងដែរថាជាទម្រង់បែបបទការបង្ហាញព័ត៌មាន និងកសួតាងនៃការធានារ៉ាប់រង (EOC) រួមគ្នា។ វាជាសេចក្តីសង្ខេបនៃច្បាប់ និងគោលការណ៍របស់ Anthem ហើយផ្អែកលើកិច្ចសន្យារវាង Anthem និងក្រសួងសេវាថែទាំសុខភាព (DHCS)។ ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែម ចូរទូរសព្ទទៅAnthem តាមរយៈលេខ **1-888-285-7801 (TTY 711)**។

នៅក្នុងសៀវភៅណែនាំសមាជិកនេះ Anthem ជូនកាលត្រូវបានគេហៅថា “យើង” ឬ “យើងខ្ញុំ”។ ពេលខ្លះគេហៅសមាជិកថា “អ្នក”។ ពាក្យដែលមានអក្សរធំមួយចំនួនមានអត្ថន័យពិសេសនៅក្នុងសៀវភៅណែនាំសមាជិកនេះ។

ដើម្បីស្នើសុំច្បាប់ចម្លងនៃកិច្ចសន្យារវាង Anthem និង DHCS ចូរទូរសព្ទទៅមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ អ្នកអាចស្នើសុំច្បាប់ចម្លងមួយទៀតនៃ សៀវភៅណែនាំសមាជិក ដោយមិនគិតថ្លៃសម្រាប់អ្នក។ អ្នកក៏អាចស្វែងរកសៀវភៅណែនាំសមាជិកនៅលើគេហទំព័ររបស់ Anthem តាមរយៈ **[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។ អ្នកក៏អាចស្នើសុំច្បាប់ចម្លងនៃគោលការណ៍ និងនីតិវិធីព្យាបាល និងរដ្ឋបាលដែលមិនមែនជាកម្មសិទ្ធិរបស់ Anthem ដោយគិតថ្លៃផងដែរ។ ច្បាប់ចម្លងទាំងនោះក៏មាននៅលើគេហទំព័ររបស់ Anthem ផងដែរ។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។

## ទាក់ទងមកយើងខ្ញុំ

Anthem នៅទីនេះដើម្បីជួយ។ ប្រសិនបើអ្នកមានសំណួរ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមរយៈលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅទូរសព្ទនេះគឺឥតគិតថ្លៃ។

អ្នកក៏អាចចូលមើលលើអនឡាញបានគ្រប់ពេលវេលាតាមរយៈ **[anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)**។

សូមអរគុណ

Anthem Blue Cross  
P.O. Box 9054  
Oxnard, CA 93031-9054



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **[anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)**។

# តារាងមាតិកា

កាសានិងទម្រង់ផ្សេងៗ..... 2

- កាសាផ្សេងទៀត.....2
- ទម្រង់ផ្សេងទៀត.....2
- សេវាអ្នកបកប្រែផ្ទាល់មាត់.....3

សូមស្វាគមន៍មកកាន់ Anthem!..... 9

- សៀវភៅណែនាំសមាជិក.....10
- ទាក់ទងមកយើងខ្ញុំ.....11

តារាងមាតិកា..... 12

1. ការចាប់ផ្តើមក្នុងនាមជា សមាជិក..... 16

- របៀបទទួលបានជំនួយ.....16
- នរណាខ្លះអាចក្លាយជាសមាជិកបាន.....17
- បណ្ណសម្គាល់ខ្លួន (ID).....18

2. អំពីគម្រោងសុខភាព របស់អ្នក..... 20

- ទិដ្ឋភាពទូទៅអំពីគម្រោងធានារ៉ាប់រងសុខភាព.....20
- របៀបដែលគម្រោងរបស់អ្នកដំណើរការ.....23
- ការផ្លាស់ប្តូរគម្រោងសុខភាព.....23
- សិស្សដែលផ្លាស់ទីលំនៅទៅកាន់ខោនធីធីមួយទៀត ឬក្រៅរដ្ឋ California.....25



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ការបន្តការថែទាំ.....27

ថ្លៃចំណាយ.....31

**3. របៀបទទួលបានការ ថែទាំ ..... 36**

ការទទួលបានសេវាថែទាំសុខភាព .....36

អ្នកផ្តល់សេវាថែទាំបឋម (PC).....37

បណ្តាញអ្នកផ្តល់សេវា.....43

ការណាត់ជួប .....57

ការទៅកាន់ការណាត់ជួបរបស់អ្នក .....58

ការលុបចោល និងកំណត់កាលវិភាគឡើងវិញ.....59

ការទូទាត់ប្រាក់ .....59

ការបញ្ជូនបន្ត .....62

ការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) .....64

យោបល់ទីពីរ.....67

ការថែទាំដែលមានលក្ខណៈសម្ងាត់.....68

ការថែទាំបន្ទាន់ .....72

ការថែទាំក្នុងគ្រាអាសន្ន .....74

ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 .....76

សេចក្តីបង្គាប់ជាមុន.....77

ការបរិច្ចាគសរីរាង្គ និងជាលិកា .....78

**4. អត្ថប្រយោជន៍ និងសេវាកម្ម..... 79**

អ្វីខ្លះដែលគម្រោងសុខភាពរបស់អ្នកធានារ៉ាប់រង.....79

អត្ថប្រយោជន៍ Medi-Cal ដែលត្រូវបានធានារ៉ាប់រងដោយ Anthem .....85



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

អត្ថប្រយោជន៍ និងកម្មវិធីដែលមានការធានារ៉ាប់រងរបស់ Anthem ផ្សេងទៀត .....119

កម្មវិធី និងសេវាកម្ម Medi-Cal ផ្សេងទៀត.....134

សេវាកម្មដែលអ្នកមិនអាចទទួលបានតាមរយៈ Anthem ឬ Medi-Cal .....143

ការវាយតម្លៃបច្ចេកវិទ្យាមានស្រាប់និងបច្ចេកវិទ្យាថ្មី.....144

**5. ការថែទាំសុខុមាលភាព កុមារ និងយុវជន ..... 145**

សេវាព្យាបាលជំងឺកុមារ (កុមារដែលមានអាយុក្រោម 21 ឆ្នាំ).....145

ការពិនិត្យសុខភាពកុមារឱ្យបានល្អ និងការថែទាំបែបបង្ការ .....146

ការពិនិត្យជាតិពុលដោយសារធាតុសំណក្នុងឈាម .....149

ជួយក្នុងការទទួលបានសេវាថែទាំសុខុមាលភាពកុមារ និងយុវជន.....149

សេវាកម្មផ្សេងៗដែលអ្នកអាចទទួលបានតាមរយៈកម្មវិធី Medi-Cal  
នៃថ្លៃចំណាយតាមសេវា (FFS) ឬកម្មវិធីផ្សេងទៀត .....150

**6. ការវាយការណ៍ និងការដោះស្រាយបញ្ហា ..... 154**

បណ្តឹងតវ៉ា .....156

បណ្តឹងឧទ្ធរណ៍ .....158

អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្តី សម្រេចឧទ្ធរណ៍ .....161

បណ្តឹងតវ៉ា និងការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR)

ជាមួយក្រសួងថែទាំសុខភាពក្រោមការគ្រប់គ្រង (DMHC).....162

សវនាការថ្នាក់រដ្ឋ.....164

ការតែបន្ត ការខ្វះខាត និងការរំលោភបំពាន.....167

**7. សិទ្ធិ និងការទទួល ខុសត្រូវ ..... 169**

សិទ្ធិរបស់អ្នក .....169

ទំនួលខុសត្រូវរបស់អ្នក .....172



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

សេចក្តីជូនដំណឹងអំពីភាពមិនរើសអើង.....173

របៀបចូលរួមក្នុងនាមជាសមាជិក .....176

សេចក្តីជូនដំណឹងអំពីការអនុវត្តឯកជនភាព .....178

សេចក្តីជូនដំណឹងអំពីច្បាប់ .....180

សេចក្តីជូនដំណឹងស្តីអំពី Medi-Cal ដែលជាអ្នកបង់ប្រាក់ ជម្រើសចុង  
ក្រោយ ការធានារ៉ាប់រងលើសុខភាពផ្សេងទៀត និងការទាមទារលើការខូចខាត .....180

សេចក្តីជូនដំណឹងអំពីការទទួលបានអចលនទ្រព្យមកវិញ.....182

សេចក្តីជូនដំណឹងអំពីចំណាត់ការ.....182

**8. លេខទូរសព្ទ និងពាក្យសំខាន់ៗដែលត្រូវដឹង ..... 184**

លេខទូរសព្ទសំខាន់ៗ.....184

ពាក្យដែលត្រូវស្គាល់ .....187



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

# 1. ការចាប់ផ្តើមក្នុងនាមជាសមាជិក

## របៀបទទួលបានជំនួយ

Anthem ចង់ឱ្យអ្នកសប្បាយចិត្តជាមួយនឹងការថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អ្វីមួយអំពីការថែទាំរបស់អ្នក Anthem ចង់ឮពីអ្នក!

## មជ្ឈមណ្ឌលថែទាំអតិថិជន

មជ្ឈមណ្ឌលថែទាំអតិថិជន Anthem នៅទីនេះដើម្បីជួយអ្នក។ Anthem អាច៖

- ឆ្លើយសំណួរអំពីគម្រោងសុខភាព និងសេវាដែលមានការរ៉ាប់រងដោយ Anthem របស់អ្នក
- ជួយអ្នកជ្រើសរើស ឬផ្លាស់ប្តូរ អ្នកផ្តល់សេវាថែទាំបឋម (PCP)
- ប្រាប់អ្នកអំពីទីកន្លែងដែលត្រូវទទួលបានការថែទាំដែលអ្នកត្រូវការ
- ជួយអ្នកឱ្យទទួលបានសេវាបកប្រែផ្ទាល់មាត់ ប្រសិនបើអ្នកពុំនិយាយភាសាអង់គ្លេសបាន
- ជួយអ្នកឱ្យទទួលបានព័ត៌មានជាភាសា និងទម្រង់ផ្សេងៗ
- ជួយឱ្យទទួលបានការណាត់ជួបទាន់ពេលវេលា
- ជំនួសអត្តសញ្ញាណប័ណ្ណរបស់អ្នក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។



- ឆ្លើយសំណួរអំពីបញ្ហាដែលអ្នកមិនអាចដោះស្រាយបាន
- ជួយក្នុងការរៀបចំកាលវិភាគមធ្យោបាយធ្វើដំណើរ

ប្រសិនបើអ្នកត្រូវការជំនួយ ទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅទូរសព្ទនេះគឺឥតគិតថ្លៃ។ Anthem ត្រូវតែប្រាកដថាអ្នករង់ចាំតិចជាង 10 នាទីនៅពេលហៅទូរសព្ទ។

អ្នកក៏អាចចូលចូលមើល មជ្ឈមណ្ឌលថែទាំអតិថិជន លើអនឡាញបានគ្រប់ពេលវេលាផងដែរតាមរយៈ **[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។

## នរណាខ្លះអាចក្លាយជាសមាជិកបាន

គ្រប់រដ្ឋទាំងអស់អាចមានកម្មវិធី Medicaid។ នៅរដ្ឋ California គេហៅ Medicaid ថាជា **Medi-Cal**។ អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Anthem ដោយសារតែអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal និងរស់នៅក្នុងខោនធី Los Angeles ។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីការធានារ៉ាប់រង Medi-Cal របស់អ្នក ឬអំពីពេលវេលាដែលអ្នកត្រូវការបន្ត Medi-Cal របស់អ្នក សូមទូរសព្ទទៅនាយកដ្ឋានសេវាសង្គមសាធារណៈខោនធី Los Angeles (DPSS) តាមរយៈលេខ **1-866-613-3777**។ អ្នកអាចសួរសំណួរអំពីលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal អន្តរកាល នៅការិយាល័យសុខាភិបាល និងសេវាមនុស្សជាតិប្រចាំខោនធីនៅក្នុងតំបន់របស់អ្នកតាមរយៈ [www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx](http://www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx)។ អ្នកក៏អាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal តាមរយៈរបបសន្តិសុខសង្គម ពីព្រោះអ្នកកំពុងទទួលបាន SSI ឬ SSP។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។

សម្រាប់សំណួរអំពីការចុះឈ្មោះ ចូរទូរសព្ទទៅ Health Care Options តាមរយៈលេខ

**1-800-430-4263**។ (TTY **1-800-430-7077** ឬ **711**)។ ឬចូលទៅកាន់គេហទំព័រ

<http://www.healthcareoptions.dhcs.ca.gov/>

សម្រាប់សំណួរអំពីរបបសន្តិសុខសង្គម ចូរទូរសព្ទទៅរដ្ឋបាលសន្តិសុខសង្គមតាមរយៈលេខ

**1-800-772-1213**។ ឬចូលទៅកាន់គេហទំព័រ <https://www.ssa.gov/locator/>។

### Medi-Cal អន្តរកាល

Medi-Cal អន្តរកាលក៏ត្រូវបានគេហៅផងដែរថាជា “Medi-Cal សម្រាប់មនុស្សធ្វើការ”។ អ្នកអាចទទួលបាន Medi-Cal អន្តរកាល ប្រសិនបើអ្នកឈប់ទទួលបាន Medi-Cal ដោយសារតែ៖

- អ្នកចាប់ផ្តើមរកប្រាក់បានច្រើនជាងមុន ឬ
- គ្រួសាររបស់អ្នកបានចាប់ផ្តើមទទួលបានការគាំទ្រសម្រាប់កូន ឬប្តីឬប្រពន្ធក្នុងបន្ទុក

អ្នកអាចសួរសំណួរអំពីការមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal អន្តរកាល នៅការិយាល័យសុខាភិបាល និងសេវាមនុស្សជាតិប្រចាំខោនធីនៅក្នុងតំបន់របស់អ្នកតាមរយៈ

<http://www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx>

ឬទូរសព្ទទៅកាន់ Health Care Options តាមរយៈលេខ **1-800-430-4263**

(TTY **1-800-430-7077** ឬ **711**)។

### បណ្ណសម្គាល់ខ្លួន (ID)


ក្នុងនាមជាសមាជិករបស់ Anthem អ្នកនឹងទទួលបានបណ្ណសម្គាល់ខ្លួន Anthem របស់យើង។ អ្នកត្រូវតែបង្ហាញបណ្ណសម្គាល់ខ្លួន Anthem របស់អ្នក និង បណ្ណសម្គាល់អត្តប្រយោជន៍ (BIC) Medi-Cal របស់អ្នក នៅពេលអ្នកទទួលបានសេវាថែទាំសុខភាព ឬវេជ្ជបញ្ជា។ បណ្ណ BIC របស់អ្នកគឺជាបណ្ណសម្គាល់អត្ត



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

# 1 | ការចាប់ផ្តើមក្នុងនាមជាសមាជិក

ប្រយោជន៍ Medi-Cal ដែលបានធ្វើទៅអ្នកដោយរដ្ឋ California ។ អ្នកគួរតែយកបណ្ណសុខភាពទាំងអស់ តាមខ្លួនអ្នកជានិច្ច។ បណ្ណ BIC របស់អ្នក និងបណ្ណសម្គាល់ខ្លួន Anthem មើលទៅដូចបណ្ណទាំងនេះ៖



ប្រសិនបើអ្នកមិនទទួលបានបណ្ណសម្គាល់ខ្លួន Anthem របស់អ្នកក្នុងរយៈពេលពីរបីសប្តាហ៍បន្ទាប់ពីកាលបរិច្ឆេទចុះឈ្មោះរបស់អ្នក ឬប្រសិនបើបណ្ណរបស់អ្នកត្រូវបានខូចខាត បាត់បង់ ឬត្រូវបានគេលួច ចូរទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជន ភ្លាមៗ។ Anthem នឹងធ្វើឱ្យអ្នកនូវបណ្ណថ្មីដោយមិនគិតថ្លៃសម្រាប់អ្នក។ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

# 2. អំពីគម្រោងសុខភាព របស់អ្នក

## ទិដ្ឋភាពទូទៅអំពីគម្រោងធានារ៉ាប់រងសុខភាព

Anthem គឺជាគម្រោងសុខភាពសម្រាប់អ្នកដែលមាន Medi-Cal នៅក្នុងខោធីនេះ៖ ខោធី Los Angeles។ Anthem ធ្វើការជាមួយរដ្ឋ California ដើម្បីជួយអ្នកឱ្យទទួលបានការថែទាំសុខភាពដែលអ្នកត្រូវការ។

និយាយជាមួយម្នាក់ក្នុងចំណោមអ្នកតំណាងរបស់គម្រោង Anthem មកពីមជ្ឈមណ្ឌលថែទាំអតិថិជន ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងសុខភាព និងរបៀបធ្វើឱ្យវាដំណើរការសម្រាប់អ្នក។ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

## ពេលចាប់ផ្តើម និងបញ្ចប់ការធានារ៉ាប់រងរបស់អ្នក

នៅពេលអ្នកចុះឈ្មោះក្នុង Anthem យើងនឹងផ្ញើប័ណ្ណសម្គាល់ខ្លួន (ID) L.A. Care របស់អ្នកក្នុងរយៈពេលពីរសប្តាហ៍ចាប់ពីកាលបរិច្ឆេទចុះឈ្មោះរបស់អ្នក។ អ្នកត្រូវតែបង្ហាញទាំងប័ណ្ណសម្គាល់ខ្លួន Anthem របស់អ្នក និងប័ណ្ណ BIC Medi-Cal របស់អ្នក នៅពេលអ្នកទទួលបានសេវាថែទាំសុខភាព ឬវេជ្ជបញ្ជា។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ការធានារ៉ាប់រង Medi-Cal របស់អ្នកនឹងត្រូវការបន្តជារៀងរាល់ឆ្នាំ។ ប្រសិនបើការិយាល័យប្រចាំខោនធី ក្នុងតំបន់របស់អ្នកមិនអាចបន្តការធានារ៉ាប់រង Medi-Cal របស់អ្នកតាមអេឡិចត្រូនិកបានទេ នោះខោនធីនឹងធ្វើទម្រង់បែបបទបន្តរបស់ Medi-Cal ដែលមានការបំពេញជាមុនជូនអ្នក។ ចូរបំពេញទម្រង់បែបបទនេះ ហើយប្រគល់វាជូនទៅទីភ្នាក់ងារសេវាមនុស្សជាតិប្រចាំខោនធីក្នុងមូលដ្ឋានរបស់អ្នក។ អ្នកអាចបញ្ជូនព័ត៌មានរបស់អ្នកត្រឡប់មកវិញដោយផ្ទាល់ តាមទូរសព្ទ តាមប្រៃសណីយ៍ តាមអនឡាញ ឬតាមមធ្យោបាយអេឡិចត្រូនិកផ្សេងទៀតដែលមាននៅក្នុងខោនធីរបស់អ្នក។

កាលបរិច្ឆេទនៃការធានារ៉ាប់រងប្រកបដោយប្រសិទ្ធភាពរបស់អ្នកគឺថ្ងៃទី 1 នៃខែបន្ទាប់ពីការបញ្ចប់ការចុះឈ្មោះនៅក្នុងគម្រោងសុខភាព។ ពិនិត្យលិខិតរបស់អ្នកពី Health Care Options សម្រាប់កាលបរិច្ឆេទនៃការធានារ៉ាប់រងរបស់អ្នក។

អ្នកអាចបញ្ចប់ការធានារ៉ាប់រង Anthem របស់អ្នក ហើយជ្រើសរើសគម្រោងសុខភាពផ្សេងទៀតនៅពេលណាក៏បាន។ សម្រាប់ជំនួយក្នុងការជ្រើសរើសគម្រោងថ្មី ចូរទូរសព្ទទៅ Health Care Options តាមរយៈលេខ **1-800-430-4263 (TTY 1-800-430-7077 ឬ 711)**។ ឬចូលទៅកាន់គេហទំព័រ [www.healthcareoptions.dhcs.ca.gov](http://www.healthcareoptions.dhcs.ca.gov)។ អ្នកក៏អាចស្នើសុំឱ្យបញ្ចប់ Medi-Cal របស់អ្នកបានផងដែរ។

Anthem គឺជាគម្រោងសុខភាពសម្រាប់សមាជិក Medi-Cal នៅក្នុងខោនធី Los Angeles៖ ស្វែងរកការិយាល័យក្នុងតំបន់របស់អ្នកតាមរយៈគេហទំព័រ <http://www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx>។

សិទ្ធិទទួលបាន Anthem អាចបញ្ចប់ប្រសិនបើមានចំណុចណាមួយខាងក្រោមនេះគឺជាការពិត៖

- អ្នកផ្លាស់ទីចេញពីខោនធី Los Angeles
- អ្នកលែងមាន Medi-Cal ទៀតហើយ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- អ្នកប្រែជាមានសិទ្ធិទទួលបានកម្មវិធីលើកលែងដែលតម្រូវឱ្យអ្នកចុះឈ្មោះក្នុង Medi-Cal នៃថ្លៃចំណាយតាមសេវា (FFS)
- អ្នកនៅក្នុងគុក ឬពន្ធនាគារ

ប្រសិនបើអ្នកបាត់បង់ការធានារ៉ាប់រង Medi-Cal របស់ Anthem របស់អ្នក អ្នកនៅតែអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការធានារ៉ាប់រងលើ Medi-Cal សម្រាប់ FFS។ ប្រសិនបើអ្នកមិនប្រាកដថាអ្នកនៅតែទទួលបានការធានារ៉ាប់រងដោយ Anthem ឬអត់នោះទេ ចូរទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

### ការពិចារណាពិសេសសម្រាប់ជនជាតិដើមអាមេរិកាំងក្នុងការថែទាំក្រោមការគ្រប់គ្រង

ជនជាតិដើមអាមេរិកាំងមានសិទ្ធិក្នុងការមិនចុះឈ្មោះក្នុងគម្រោងថែទាំក្រោមការគ្រប់គ្រងដោយ Medi-Cal។ បុព្វករអាចចាកចេញពីគម្រោងថែទាំក្រោមការគ្រប់គ្រងដោយ Medi-Cal របស់ពួកគេ ហើយត្រឡប់ទៅកាន់ FFS Medi-Cal វិញនៅពេលណាមួយ និងសម្រាប់ហេតុផលណាមួយ។

ប្រសិនបើអ្នកជាជនជាតិដើមអាមេរិកាំង អ្នកមានសិទ្ធិទទួលបានសេវាថែទាំសុខភាពនៅកន្លែងអ្នកផ្តល់សេវាថែទាំសុខភាពជនជាតិដើមអាមេរិកាំង (IHCP)។ អ្នកក៏អាចស្ថិតនៅជាមួយ ឬលុបឈ្មោះចេញ (ដកចេញ) ពី Anthem ខណៈពេលកំពុងទទួលបានសេវាថែទាំសុខភាពពីទីតាំងទាំងនេះ។

ដើម្បីស្វែងយល់បន្ថែមអំពីការចុះឈ្មោះ និងលុបឈ្មោះ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

Anthem ត្រូវតែផ្តល់ការសម្របសម្រួលការថែទាំសម្រាប់អ្នក រួមទាំងការគ្រប់គ្រងការថែទាំក្រៅបណ្តាញ។

ប្រសិនបើអ្នកស្នើសុំទទួលយកសេវាមកពី IHCP ហើយមិនមាន IHCP នៅក្នុងបណ្តាញទេ នោះ

Anthem ត្រូវតែជួយអ្នកស្វែងរក IHCP ក្រៅបណ្តាញ។ ដើម្បីស្វែងយល់បន្ថែម ចូរអាន “បណ្តាញអ្នកផ្តល់សេវា” នៅក្នុងជំពូកទី 3 នៃសៀវភៅណែនាំនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

## របៀបដែលគម្រោងរបស់អ្នកដំណើរការ

Anthem គឺជាគម្រោងថែទាំសុខភាពក្រោមការគ្រប់គ្រងដែលបានចុះកិច្ចសន្យាជាមួយ DHCS។

Anthem ធ្វើការជាមួយវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀតនៅក្នុងតំបន់សេវាកម្មរបស់ Anthem ដើម្បីផ្តល់ការថែទាំសុខភាពដល់សមាជិករបស់យើង។ ក្នុងនាមជាសមាជិកនៃ

Anthem អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មមួយចំនួនដែលបានផ្តល់ជូនតាមរយៈ FFS Medi-Cal។ ទាំងនេះរួមមានឱសថតាមវេជ្ជបញ្ជា ឱសថដែលមិនតាមវេជ្ជបញ្ជា និងសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រមួយចំនួនសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យតាមរយៈ Medi-Cal Rx។

មជ្ឈមណ្ឌលថែទាំអតិថិជន នឹងប្រាប់អ្នកពីរបៀបដែល Anthem ដំណើរការ របៀបទទួលបានការថែទាំដែលអ្នកត្រូវការ របៀបកំណត់កាលវិភាគណាត់ជួបអ្នកផ្តល់សេវាក្នុងអំឡុងម៉ោងធ្វើការ របៀបស្នើសុំសេវាបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារដោយឥតគិតថ្លៃ ឬព័ត៌មានជាលាយលក្ខណ៍អក្សរជាទម្រង់ជំនួស និងរបៀបស្វែងរកថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាដឹកជញ្ជូនដែរឬទេ។

ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ អ្នកក៏អាចស្វែងរកព័ត៌មានមជ្ឈមណ្ឌលថែទាំអតិថិជនតាមអនឡាញនៅ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

## ការផ្លាស់ប្តូរគម្រោងសុខភាព

អ្នកអាចចាកចេញពី Anthem ហើយចូលរួមក្នុងគម្រោងសុខភាពផ្សេងទៀតនៅក្នុងខោនធីដែលអ្នកនៅពេលណាក៏បាន។ ក្នុងការជ្រើសរើសគម្រោងថ្មី ចូរទូរសព្ទទៅ Health Care Options តាមរយៈលេខ **1-800-430-4263 (TTY 1-800-430-7077 ឬ 711)**។ អ្នកអាចហៅទូរសព្ទនៅចន្លោះពីម៉ោង



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

8 ត្រីក ទៅម៉ោង 6 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ឬចូលទៅកាន់គេហទំព័រ

<https://www.healthcareoptions.dhcs.ca.gov>

វាចំណាយពេលរហូតដល់ទៅ 30 ថ្ងៃ ឬច្រើនជាងនេះ ដើម្បីដំណើរការសំណើរបស់អ្នកក្នុងការចាកចេញពី Anthem ហើយចុះឈ្មោះក្នុងគម្រោងផ្សេងទៀតនៅក្នុងខោនធីរបស់អ្នក។ ដើម្បីស្វែងយល់ពីស្ថានភាពនៃសំណើរបស់អ្នក ចូរទូរសព្ទទៅ Health Care Options តាមរយៈលេខ **1-800-430-4263**

**(TTY 1-800-430-7077 ឬ 711)**។

ប្រសិនបើអ្នកចង់ចាកចេញពី Anthem ឱ្យបានឆាប់ជាងនេះ អ្នកអាចទូរសព្ទទៅ Health Care Options ដើម្បីស្នើសុំការលុបឈ្មោះចេញលឿន (រហ័ស)។

សមាជិកដែលអាចស្នើសុំការលុបឈ្មោះចេញលឿនរួមមានជាអាទិ៍ កុមារដែលទទួលសេវាកម្មក្រោមកម្មវិធីចិញ្ចឹមបីបាច់កូន ឬជំនួយក្នុងការសុំកូនយកមកចិញ្ចឹម សមាជិកដែលមានតម្រូវការថែទាំសុខភាពពិសេស និងសមាជិកដែលបានចុះឈ្មោះរួចហើយនៅក្នុង Medicare ឬ Medi-Cal ឬគម្រោងថែទាំក្រោមការគ្រប់គ្រងដោយពាណិជ្ជកម្ម។

អ្នកអាចស្នើសុំចាកចេញពី Anthem ដោយទាក់ទងទៅការិយាល័យសុខាភិបាល និងសេវាមនុស្សជាតិប្រចាំខោនធីនៅក្នុងតំបន់របស់អ្នក។ ស្វែងរកការិយាល័យក្នុងតំបន់របស់អ្នកតាមរយៈ៖

<http://www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx>.

ឬទូរសព្ទទៅកាន់ Health Care Options តាមរយៈលេខ **1-800-430-4263**

**(TTY 1-800-430-7077 ឬ 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ត្រីក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



# សិស្សដែលផ្លាស់ទីលំនៅទៅកាន់ខោនធីឌីមួយទៀត ឬក្រៅរដ្ឋ California

អ្នកអាចទទួលបានការថែទាំក្នុងគ្រាអាសន្ន និងការថែទាំបន្ទាន់នៅគ្រប់ទីកន្លែងក្នុង U.S. រួមទាំងដែនដីសហរដ្ឋអាមេរិកផងដែរ។ សេវាថែទាំជាប្រចាំ និងបង្ការរោគមានការរ៉ាប់រងតែនៅក្នុងខោនធីដែលអ្នករស់នៅប៉ុណ្ណោះ។ ប្រសិនបើអ្នកជាសិស្សដែលផ្លាស់ទីលំនៅទៅខោនធីឌីនៅក្នុងរដ្ឋ California ដើម្បីចូលរៀនថ្នាក់ឧត្តមសិក្សា រួមទាំងមហាវិទ្យាល័យ Anthem នឹងរ៉ាប់រងលើបន្ទប់សង្គ្រោះបន្ទាន់ និងសេវាថែទាំបន្ទាន់នៅក្នុងខោនធីឌីរបស់អ្នក។ អ្នកក៏អាចទទួលបានការថែទាំជាប្រចាំ ឬការថែទាំបែបបង្ការនៅក្នុងខោនធីឌីរបស់អ្នកផងដែរ ប៉ុន្តែអ្នកត្រូវតែជូនដំណឹងដល់ MCP របស់អ្នក។ ចូរអានបន្ថែមនៅខាងក្រោម។

ប្រសិនបើអ្នកបានចុះឈ្មោះចូល Medi-Cal ហើយជាសិស្សនៅក្នុងខោនធីផ្សេងក្រៅពីខោនធី California ដែលអ្នករស់នៅ អ្នកមិនចាំបាច់ដាក់ពាក្យសុំ Medi-Cal នៅក្នុងខោនធីនោះទេ។

ប្រសិនបើអ្នកផ្លាស់ទីលំនៅបណ្តោះអាសន្នចេញពីផ្ទះ ដើម្បីក្លាយជាសិស្សនៅក្នុងខោនធីមួយផ្សេងទៀតនៅក្នុងរដ្ឋ California អ្នកមានជម្រើសពីរ។ អ្នកអាច៖

- ប្រាប់បុគ្គលិកសិទ្ធិទទួលបានរបស់អ្នកនៅ នាយកដ្ឋានសេវាសង្គមសាធារណៈប្រចាំខោនធី Los Angeles ដោយការទូរសព្ទទៅលេខ **1-866-613-3777** ឬចូលទៅគេហទំព័រ <http://dpss.lacounty.gov> ថាអ្នកកំពុងផ្លាស់ប្តូរទីលំនៅជាបណ្តោះអាសន្ន ដើម្បីចូលរៀននៅសាលាសម្រាប់ថ្នាក់ឧត្តមសិក្សា និងផ្តល់អាសយដ្ឋានរបស់អ្នកនៅក្នុងខោនធីឌីឱ្យទៅពួកគេ។ ខោនធីនឹងធ្វើបច្ចុប្បន្នភាពកំណត់ត្រាករណីជាមួយអាសយដ្ឋានថ្មីព្រមទាំងលេខកូដខោនធីរបស់អ្នក ។ អ្នកត្រូវតែធ្វើដូចនេះ ប្រសិនបើអ្នកចង់បន្តទទួលបានការថែទាំជាប្រចាំ ឬការថែទាំបង្ការខណៈពេលដែលអ្នករស់នៅក្នុងខោនធីឌី។ ប្រសិនបើ Anthem មិនបម្រើសេវាកម្មនៅខោនធីដែលអ្នកនឹងចូលរៀននៅមហាវិទ្យាល័យទេ អ្នកប្រហែលជាត្រូវផ្លាស់ប្តូរគម្រោងសុខភាព។ សម្រាប់សំណួរ និងដើម្បីការពារការពន្យារពេលក្នុងការចូលរួមគម្រោងសុខ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។


ភាពថ្មី ទូរស័ព្ទទៅកាន់ Health Care Options តាមរយៈលេខ **1-800-430-4263**  
(TTY **1-800-430-7077** ឬ **711**)។

ឬ

- ប្រសិនបើ Anthem មិនបម្រើខោនធីឌីដែលអ្នកចូលរៀននៅមហាវិទ្យាល័យ ហើយអ្នកមិនផ្លាស់ប្តូរគម្រោងសុខភាពរបស់អ្នកទៅជាតំបន់ដែលបម្រើខោនធីនោះទេ អ្នកនឹងទទួលបានតែបន្ទប់សង្គ្រោះបន្ទាន់ និងសេវាថែទាំបន្ទាន់សម្រាប់លក្ខខណ្ឌមួយចំនួននៅក្នុងខោនធីឌីប៉ុណ្ណោះ។ ដើម្បីស្វែងយល់បន្ថែម សូមអានជំពូកទី 3 “របៀបទទួលបានការថែទាំ”។ សម្រាប់ការថែទាំសុខភាពជាប្រចាំ ឬការបង្ការរោគ អ្នកនឹងត្រូវប្រើបណ្តាញអ្នកផ្តល់សេវារបស់ Anthem ដែលមានទីតាំងនៅក្នុងខោនធីដែលមេត្រូវសាររស់នៅ។

ប្រសិនបើអ្នកចាកចេញពីរដ្ឋ California ជាបណ្តោះអាសន្នដើម្បីក្លាយជាសិស្សនៅក្នុងរដ្ឋមួយផ្សេងទៀត ហើយអ្នកចង់រក្សាការធានារ៉ាប់រង Medi-Cal របស់អ្នក ចូរទាក់ទងបុគ្គលិកផ្នែកសិទ្ធិទទួលបានរបស់អ្នកតាមរយៈ នាយកដ្ឋានសេវាសង្គមសាធារណៈប្រចាំខោនធី Los Angeles។ ដរាបណាអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ Medi-Cal នឹងរ៉ាប់រងលើសេវាក្នុងគ្រាអាសន្ន និងការថែទាំបន្ទាន់នៅក្នុងរដ្ឋមួយផ្សេងទៀត។ ប្រសិនបើ Anthem យល់ព្រមលើសេវាកម្ម ហើយវេជ្ជបណ្ឌិត និងមន្ទីរពេទ្យបំពេញតាមច្បាប់របស់ Medi-Cal នោះ Medi-Cal ក៏នឹងធានារ៉ាប់រងលើការថែទាំក្នុងគ្រាអាសន្ន ដែលតម្រូវឱ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេស Canada និង Mexico ផងដែរ។

សេវាថែទាំជាប្រចាំ និងបង្ការរោគ រួមទាំងឱសថមានវេជ្ជបញ្ជា មិនត្រូវបានរ៉ាប់រងនៅពេលដែលអ្នកស្ថិតនៅក្រៅរដ្ឋ California នោះទេ។ អ្នកនឹងមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal ទេ។ Anthem នឹងមិនបង់ប្រាក់សម្រាប់ការថែទាំសុខភាពរបស់អ្នកទេ។ ប្រសិនបើអ្នកចង់បាន Medicaid នៅក្នុងរដ្ឋមួយផ្សេងទៀត អ្នកនឹងត្រូវដាក់ពាក្យនៅក្នុងរដ្ឋនោះ។ Medi-Cal មិនធានារ៉ាប់រងលើសេវាថែទាំសុខភាពក្នុងគ្រាអាសន្ន បន្ទាន់ ឬសេវាថែទាំសុខភាពផ្សេងទៀតនៅក្រៅសហរដ្ឋអាមេរិក ទេ លើកលែងតែប្រទេស Canada និង Mexico ដូចដែលបានកត់ត្រានៅក្នុងជំពូកទី 3។

 ទូរស័ព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរស័ព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

## ការបន្តការថែទាំ


### ការបន្តការថែទាំសម្រាប់អ្នកផ្តល់សេវាក្រៅបណ្តាញ

ក្នុងនាមជាសមាជិកនៃ Anthem អ្នកនឹងទទួលបានការថែទាំសុខភាពរបស់អ្នកពីអ្នកផ្តល់សេវា នៅក្នុងបណ្តាញរបស់ Anthem។ ដើម្បីស្វែងយល់ថាតើអ្នកផ្តល់សេវាថែទាំសុខភាពស្ថិតនៅក្នុង បណ្តាញរបស់ Anthem សូមអានបញ្ជីអ្នកផ្តល់សេវារបស់អ្នកតាមអនឡាញនៅលើគេហទំព័រ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។ អ្នកផ្តល់សេវាដែលមិនបានរាយនាមនៅក្នុងបញ្ជីឈ្មោះអាចនឹង មិនស្ថិតនៅក្នុងបណ្តាញរបស់ Anthem ទេ។

ក្នុងករណីខ្លះ អ្នកប្រហែលជាអាចទទួលបានការថែទាំពីអ្នកផ្តល់សេវាដែលមិនស្ថិតនៅក្នុងបណ្តាញរបស់ Anthem។ ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យផ្លាស់ប្តូរគម្រោងសុខភាពរបស់អ្នក ឬផ្លាស់ប្តូរពីថ្លៃចំណាយ តាមសេវា (FFS) ទៅការថែទាំក្រោមការគ្រប់គ្រង ឬអ្នកមានអ្នកផ្តល់សេវាដែលស្ថិតនៅក្នុងបណ្តាញ ប៉ុន្តែបច្ចុប្បន្ននេះស្ថិតនៅក្រៅបណ្តាញ អ្នកប្រហែលជាអាចរក្សាអ្នកផ្តល់សេវារបស់អ្នកបាន បើទោះបីជា ពួកគេមិនស្ថិតនៅក្នុងបណ្តាញរបស់ Anthem ក៏ដោយ។ នេះត្រូវបានហៅថាការបន្តការថែទាំ។

ប្រសិនបើអ្នកត្រូវការការថែទាំពីអ្នកផ្តល់សេវាដែលស្ថិតនៅក្រៅបណ្តាញ ចូរទូរសព្ទទៅ Anthem ដើម្បី ស្នើសុំការបន្តការថែទាំ។ អ្នកអាចទទួលបានការបន្តការថែទាំរហូតដល់ 12 ខែ ឬច្រើនជាងនេះប្រសិនបើ ទាំងអស់នេះគឺជាការពិត៖

- អ្នកមានទំនាក់ទំនងបន្តជាមួយអ្នកផ្តល់សេវាក្រៅបណ្តាញមុនពេលចុះឈ្មោះក្នុង Anthem
- អ្នកបានទៅជួបអ្នកផ្តល់សេវាក្រៅបណ្តាញសម្រាប់ករណីមិនមែនគ្រោះអាសន្នយ៉ាងហោចណាស់ ម្តងក្នុងអំឡុងពេល 12 ខែមុនពេលការចុះឈ្មោះរបស់អ្នកជាមួយនឹង Anthem
- អ្នកផ្តល់សេវាក្រៅបណ្តាញមានឆន្ទៈធ្វើការជាមួយ Anthem និងយល់ព្រមតាមតម្រូវការនៃកិច្ច សន្យា និងការទូទាត់សម្រាប់សេវាកម្មរបស់ Anthem

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- អ្នកផ្តល់សេវាក្រៅបណ្តាញបំពេញតាមស្តង់ដារវិជ្ជាជីវៈរបស់ Anthem
- អ្នកផ្តល់សេវាក្រៅបណ្តាញត្រូវបានចុះឈ្មោះ និងចូលរួមក្នុងកម្មវិធី Medi-Cal

ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកផ្តល់សេវារបស់អ្នកមិនចូលរួមក្នុងបណ្តាញរបស់ Anthem នៅចុងបញ្ចប់នៃរយៈពេល 12 ខែ មិនយល់ព្រមនឹងអត្រាការនៃបង់ប្រាក់ ឬមិនបំពេញតាមលក្ខខណ្ឌគុណភាពនៃការថែទាំរបស់ Anthem អ្នកនឹងត្រូវផ្លាស់ប្តូរទៅអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់ Anthem។ ដើម្បីពិភាក្សាអំពីជម្រើសរបស់អ្នក ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

Anthem មិនតម្រូវឱ្យផ្តល់ជូនការបន្តថែទាំសម្រាប់អ្នកផ្តល់សេវាក្រៅបណ្តាញសម្រាប់សេវាបន្ទាប់បន្សំ (ជំនួយ) មួយចំនួនដូចជាវិទ្យុសាស្ត្រ មន្ទីរពិសោធន៍ មជ្ឈមណ្ឌលលាងឈាម ឬមធ្យោបាយធ្វើដំណើរទេ។ អ្នកនឹងទទួលបានសេវាកម្មទាំងនេះជាមួយនឹងអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់ Anthem។

ដើម្បីស្វែងយល់បន្ថែមអំពីការបន្តការថែទាំ និងប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន។

### ការបញ្ចប់សេវាកម្មដែលមានការធានារ៉ាប់រងពីអ្នកផ្តល់សេវាក្រៅបណ្តាញ

ក្នុងនាមជាសមាជិកនៃ Anthem អ្នកនឹងទទួលបានការថែទាំសុខភាពរបស់អ្នកពីអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់ Anthem។ ប្រសិនបើអ្នកកំពុងត្រូវបានព្យាបាលសម្រាប់ស្ថានភាពសុខភាពជាក់លាក់នៅពេលដែលអ្នកចុះឈ្មោះជាមួយ Anthem ឬនៅពេលដែលអ្នកផ្តល់សេវារបស់អ្នកបានចាកចេញពីបណ្តាញរបស់ Anthem នោះអ្នកក៏ប្រហែលជាអាចទទួលបានសេវាកម្មរបស់ Medi-Cal ពីអ្នកផ្តល់សេវាក្រៅបណ្តាញផងដែរ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

## 2 | អំពីគម្រោងសុខភាពរបស់អ្នក

អ្នកអាចបន្តការថែទាំជាមួយអ្នកផ្តល់សេវាក្រៅបណ្តាញសម្រាប់រយៈពេលជាក់លាក់មួយ ប្រសិនបើអ្នកត្រូវការសេវាកម្មដែលមានការធានារ៉ាប់រងសម្រាប់ស្ថានភាពសុខភាពទាំងនេះ៖

ស្ថានភាពសុខភាព	រយៈពេល
ស្ថានភាពធ្ងន់ធ្ងរ (បញ្ហាវេជ្ជសាស្ត្រដែលត្រូវការការយកចិត្តទុកដាក់រហ័ស)	ដរាបណាស្ថានភាពជំងឺធ្ងន់ធ្ងររបស់អ្នកនៅតែបន្ត
ស្ថានភាពរាងកាយ និងអាកប្បកិរិយាវាវីធ្ងន់ធ្ងរ (បញ្ហា ថែទាំសុខភាព ធ្ងន់ធ្ងរដែលអ្នកមានជាយូរមកហើយ)	សម្រាប់រយៈពេលដែលត្រូវការដើម្បីបញ្ចប់ដំណើរការនៃការព្យាបាលរបស់អ្នក និងដើម្បីផ្លាស់ប្តូរអ្នកទៅវេជ្ជបណ្ឌិតថ្មីនៅក្នុងបណ្តាញរបស់ Anthem ដោយសុវត្ថិភាព
ការថែទាំផ្ទៃពោះ និងក្រោយពេលសម្រាល (ក្រោយសម្រាល)	ក្នុងអំឡុងពេលមានផ្ទៃពោះ និងរហូតដល់ 12 ខែ ក្រោយពេលមានផ្ទៃពោះ
សេវាសុខភាពផ្លូវចិត្តរបស់ម្តាយ	រហូតដល់ 12 ខែ ចាប់ពីការធ្វើរោគវិនិច្ឆ័យ ឬពីចុងបញ្ចប់នៃការមានផ្ទៃពោះ មួយណាដែលយូរជាង
ការថែទាំទារកទើបនឹងកើតចន្លោះពីកំណើតដល់អាយុ 36 ខែ	សម្រាប់រយៈពេលរហូតដល់ 12 ខែគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃការធានារ៉ាប់រង ឬកាលបរិច្ឆេទដែលកិច្ចសន្យារបស់អ្នកផ្តល់សេវាបញ្ចប់ដោយ Anthem
ជំងឺដំណាក់កាលចុងក្រោយ (បញ្ហាវេជ្ជសាស្ត្រដែលគំរាមកំហែងដល់អាយុជីវិត)	ដរាបណាស្ថានភាពជំងឺធ្ងន់ធ្ងររបស់អ្នកនៅតែបន្ត។ អ្នកនៅតែអាចទទួលបានសេវាកម្មលើសពី 12 ខែគិតចាប់ពីកាលបរិច្ឆេទដែលអ្នកបានចុះឈ្មោះជាមួយ Anthem ឬ នៅពេលដែលអ្នកផ្តល់សេវាលប់ធ្វើការជាមួយ Anthem។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។


<p>ការអនុវត្តការវះកាត់ ឬនីតិវិធីវេជ្ជសាស្ត្រផ្សេងទៀតពីអ្នកផ្តល់សេវាក្រៅបណ្តាញ ដរាបណាវាត្រូវបានរ៉ាប់រង ចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងទទួលបានការអនុញ្ញាតដោយ Anthem ជាផ្នែកនៃដំណើរការព្យាបាលដែលបានចងក្រងជាឯកសារ និងត្រូវបានណែនាំ និងចងក្រងជាឯកសារដោយអ្នកផ្តល់សេវា</p>	<p>ការវះកាត់ ឬនីតិវិធីវេជ្ជសាស្ត្រផ្សេងទៀតត្រូវតែធ្វើឡើងក្នុងរយៈពេល 180 ថ្ងៃ ចាប់ពីកាលបរិច្ឆេទបញ្ចប់កិច្ចសន្យារបស់អ្នកផ្តល់សេវា ឬ 180 ថ្ងៃ ចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការចុះឈ្មោះរបស់អ្នកជាមួយ Anthem</p>
--	---

សម្រាប់លក្ខខណ្ឌផ្សេងទៀតដែលអាចមានលក្ខណៈគ្រប់គ្រាន់ ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកផ្តល់សេវាក្រៅបណ្តាញមិនមានឆន្ទៈក្នុងការបន្តផ្តល់សេវាកម្ម ឬមិនយល់ព្រមតាមលក្ខខណ្ឌនៃកិច្ចសន្យា ការបង់ប្រាក់ ឬលក្ខខណ្ឌផ្សេងទៀតរបស់ Anthem សម្រាប់ការផ្តល់ការថែទាំ អ្នកនឹងមិនអាចទទួលបានការថែទាំបន្តពីអ្នកផ្តល់សេវាបានទេ។ អ្នកប្រហែលជាអាចបន្តទទួលបានសេវាកម្មពីអ្នកផ្តល់សេវាផ្សេងទៀតនៅក្នុងបណ្តាញរបស់ Anthem។

សម្រាប់ជំនួយក្នុងការជ្រើសរើសអ្នកផ្តល់សេវាដែលមានកិច្ចសន្យាដើម្បីបន្តការថែទាំរបស់អ្នក ឬប្រសិនបើអ្នកមានសំណួរ ឬបញ្ហាក្នុងការទទួលបានសេវាធានារ៉ាប់រងពីអ្នកផ្តល់សេវាដែលលែងស្ថិតនៅក្នុងបណ្តាញរបស់ Anthem ចូរទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជន តាមរយៈលេខ**1-888-285-7801 (TTY 711)**។

Anthem មិនតម្រូវឱ្យផ្តល់ការបន្តការថែទាំសម្រាប់សេវាកម្មដែល Medi-Cal មិនរ៉ាប់រង ឬដែលមិនទទួលបានការធានារ៉ាប់រងក្រោមកិច្ចសន្យារបស់ Medi-Cal ជាមួយនឹង DHCS ទេ។ ដើម្បីស្វែងយល់បន្ថែមអំពីការបន្តការថែទាំ សិទ្ធិទទួលបានសេវា និងសេវាកម្មដែលមាន ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

# ថ្លៃចំណាយ

## ថ្លៃចំណាយរបស់សមាជិក

Anthem បម្រើដល់មនុស្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal។ ក្នុងករណីភាគច្រើន សមាជិករបស់ Anthem មិន ចាំបាច់បង់ថ្លៃសេវាដែលមានការធានារ៉ាប់រង ថ្លៃធានារ៉ាប់រង ឬប្រាក់កាត់ កងនោះទេ។

ប្រសិនបើអ្នកជាជនជាតិដើមអាមេរិកាំង អ្នកមិនចាំបាច់បង់ថ្លៃចុះឈ្មោះ ថ្លៃធានារ៉ាប់រង ប្រាក់កាត់កង ការបង់ប្រាក់រួម ការចែករំលែកថ្លៃចំណាយ ឬការគិតថ្លៃស្រដៀងគ្នាផ្សេងទៀតទេ។ MCP មិនត្រូវគិត ថ្លៃពីសមាជិកដែលជាជនជាតិដើមអាមេរិកាំងណាមួយដែលទទួលបានទំនិញ ឬសេវាកម្មដោយផ្ទាល់ពី IHCP ឬតាមរយៈការបញ្ជូនបន្តទៅកាន់ IHCP ឬកាត់បន្ថយការបង់ប្រាក់ដោយសារតែ IHCP ដោយ ចំនួនទឹកប្រាក់នៃថ្លៃចុះឈ្មោះ ថ្លៃធានារ៉ាប់រង ប្រាក់កាត់កង ការបង់ប្រាក់រួម ការចែករំលែកថ្លៃចំណាយ ឬការគិតថ្លៃស្រដៀងគ្នាណាមួយឡើយ។

ប្រសិនបើអ្នកបានចុះឈ្មោះក្នុងកម្មវិធីធានារ៉ាប់រងសុខភាពកុមារនៃរដ្ឋ California (CCHIP) នៅក្នុងខេត្ត Santa Clara, San Francisco ឬ San Mateo ឬបានចុះឈ្មោះក្នុង Medi-Cal សម្រាប់គ្រួសារ អ្នកអាចមានថ្លៃធានារ៉ាប់រងប្រចាំខែ និងការបង់ប្រាក់រួមគ្នា។

លើកលែងតែការថែទាំក្នុងគ្រោះអាសន្ន ការថែទាំបន្ទាន់ ឬការថែទាំដោយសម្ងាត់ អ្នកត្រូវតែទទួលបានការ យល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem មុនពេលអ្នកទៅជួបអ្នកផ្តល់សេវាក្រៅបណ្តាញរបស់ Anthem។ ប្រសិនបើអ្នកមិនទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ហើយអ្នកទៅរកអ្នក ផ្តល់សេវាថែទាំនៅខាងក្រៅបណ្តាញសម្រាប់ការថែទាំដែលមិនមែនជាការថែទាំក្នុងគ្រោះអាសន្ន ការថែទាំ បន្ទាន់ ឬការថែទាំសម្ងាត់ទេនោះ អ្នកប្រហែលជាត្រូវបង់ប្រាក់សម្រាប់ការថែទាំដែលអ្នកបានទទួលពីអ្នក ផ្តល់សេវានោះ។ សម្រាប់បញ្ជីសេវាដែលមានការធានារ៉ាប់រង ចូរអានជំពូកទី 4 “អត្ថប្រយោជន៍ និងសេវា កម្ម” នៅក្នុងសៀវភៅណែនាំនេះ។ អ្នកក៏អាចស្វែងរកបញ្ជីឈ្មោះអ្នកផ្តល់សេវានៅលើគេហទំព័ររបស់ Anthem តាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

### សម្រាប់សមាជិកដែលមានការថែទាំរយៈពេលវែង និងចំណែកនៃថ្លៃចំណាយ


អ្នកប្រហែលជាត្រូវបង់ចំណែកនៃថ្លៃចំណាយជារៀងរាល់ខែសម្រាប់សេវាថែទាំរយៈពេលវែងរបស់អ្នក។ ចំនួនទឹកប្រាក់នៃចំណែកនៃថ្លៃចំណាយរបស់អ្នកអាស្រ័យទៅលើចំណូល និងធនធានរបស់អ្នក។ ជារៀងរាល់ខែ អ្នកនឹងបង់វិក្កយបត្រថែទាំសុខភាពផ្ទាល់ខ្លួនរបស់អ្នក រួមមានជាអាទិ៍ វិក្កយបត្រសេវាគាំទ្ររយៈពេលវែង (LTSS) រហូតដល់ចំនួនទឹកប្រាក់ដែលអ្នកបានបង់ស្មើនឹងចំណែកនៃថ្លៃចំណាយរបស់អ្នក។ បន្ទាប់មក Anthem នឹងរាប់រងលើការថែទាំរយៈពេលវែងរបស់អ្នក សម្រាប់ខែនោះ។ អ្នកនឹងមិនទទួលបានការធានារ៉ាប់រងពីគម្រោង Anthem នោះទេ រហូតទាល់តែអ្នកបានបង់ចំណែកនៃថ្លៃចំណាយសម្រាប់ការថែទាំរយៈពេលវែងទាំងស្រុងរបស់អ្នកសម្រាប់ខែនោះ។

### របៀបដែលអ្នកផ្តល់សេវាទទួលបានការទូទាត់

Anthem បង់ប្រាក់ឱ្យអ្នកផ្តល់សេវាតាមវិធីទាំងនេះ៖

- ការទូទាត់សម្រាប់មនុស្សម្នាក់ក្នុងមួយខែ
  - Anthem ទូទាត់ប្រាក់ជូនអ្នកផ្តល់សេវាមួយចំនួននូវចំនួនទឹកប្រាក់ដែលបានកំណត់ជារៀងរាល់ខែសម្រាប់សមាជិករបស់ Anthem ម្នាក់ៗ។ នេះត្រូវបានគេហៅថា ការទូទាត់សម្រាប់មនុស្សម្នាក់ក្នុងមួយខែ។ Anthem និងអ្នកផ្តល់សេវាធ្វើការជាមួយគ្នាដើម្បីសម្រេចលើចំនួនការបង់ប្រាក់។
- ការទូទាត់ FFS
  - អ្នកផ្តល់សេវាមួយចំនួនផ្តល់ការថែទាំដល់សមាជិករបស់ Anthem ហើយបន្ទាប់មកផ្ញើវិក្កយបត្រទៅឱ្យ Anthem សម្រាប់សេវាកម្មដែលពួកគេបានផ្តល់ជូន។ នេះត្រូវបានគេហៅថាការទូទាត់ FFS។ Anthem និងអ្នកផ្តល់សេវាធ្វើការជាមួយគ្នាដើម្បីសម្រេចថាតើសេវាកម្មនីមួយៗមានតម្លៃប៉ុន្មាន។

ដើម្បីស្វែងយល់បន្ថែម អំពីរបៀបដែល Anthem បង់ថ្លៃអ្នកផ្តល់សេវា ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



- កម្មវិធីប្រាក់លើកទឹកចិត្តដល់អ្នកផ្តល់សេវា
  - គម្រោង Anthem មានកម្មវិធីលើកទឹកចិត្តដល់អ្នកផ្តល់សេវាដែលត្រូវបានបង្កើតឡើង ដើម្បីកែលម្អការថែទាំ និងបទពិសោធន៍របស់អ្នកជាមួយនឹងអ្នកផ្តល់សេវារបស់គម្រោង Anthem។ កម្មវិធីទាំងនេះជួយធ្វើការកែលម្អ៖
    - គុណភាពនៃការថែទាំ
    - សេវាកម្មដែលបានផ្តល់ជូន
    - ការពេញចិត្តរបស់សមាជិក

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីទាំងនេះ ចូរទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។

### ប្រសិនបើអ្នកទទួលបានវិក្កយបត្រពីអ្នកផ្តល់សេវាថែទាំសុខភាព

សេវាដែលមានការរ៉ាប់រងគឺជាសេវាថែទាំសុខភាពដែល Anthem ត្រូវតែបង់ប្រាក់។ ប្រសិនបើអ្នកទទួលបានវិក្កយបត្រគិតប្រាក់សម្រាប់ថ្លៃសេវាគាំទ្រ ការបង់ប្រាក់រួម ឬថ្លៃចុះឈ្មោះសម្រាប់សេវាដែលមានការធានារ៉ាប់រង សូមកុំបង់ប្រាក់សម្រាប់វិក្កយបត្រនោះ។ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនភ្លាមៗ តាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកទទួលបានវិក្កយបត្រពីឱសថស្ថានសម្រាប់ឱសថមានវេជ្ជបញ្ជា សម្ភារផ្គត់ផ្គង់ ឬអាហារបំប៉ន ចូរទូរសព្ទទៅផ្នែកបម្រើសេវាអតិថិជនរបស់ Medi-Cal Rx តាមរយៈលេខ **1-800-977-2273** 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើប្រាស់ TTY អាចទូរសព្ទទៅលេខ **711** ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច អ្នកក៏អាចចូលទៅកាន់គេហទំព័រ Medi-Cal Rx តាមរយៈ <https://medi-calrx.dhcs.ca.gov/home/> បានផងដែរ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

### ការស្នើសុំគម្រោង Anthem ឱ្យសងអ្នកវិញសម្រាប់ការចំណាយ

ប្រសិនបើអ្នកបានបង់ថ្លៃសេវាកម្មដែលអ្នកបានទទួលរួចហើយ អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានសំណង (សងប្រាក់វិញ) ប្រសិនបើអ្នកបំពេញតាម រាល់លក្ខខណ្ឌទាំងអស់នេះ៖

- សេវាកម្មដែលអ្នកទទួលបានគឺជាសេវាកម្មដែលមានការធានារ៉ាប់រងដែល Anthem ទទួលខុសត្រូវក្នុងការបង់ប្រាក់។ គម្រោង Anthem នឹងមិនសងអ្នកវិញសម្រាប់សេវាកម្មដែល Anthem មិនធានារ៉ាប់រងនោះទេ ។
- អ្នកទទួលបានសេវាដែលមានការធានារ៉ាប់រង បន្ទាប់ពីអ្នកក្លាយជាសមាជិកដែលមានសិទ្ធិទទួលបានរបស់ Anthem។
- អ្នកស្នើសុំឱ្យបង់សងវិញក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអ្នកបានទទួលសេវាដែលមានការធានារ៉ាប់រង។
- អ្នកបង្ហាញភស្តុតាងថា អ្នកបានបង់ថ្លៃសេវាដែលមានការធានារ៉ាប់រង ដូចជាបង្កាន់ដែលម្ចាស់អ្នកផ្តល់សេវា។
- អ្នកបានទទួលសេវាដែលមានការធានារ៉ាប់រងពីអ្នកផ្តល់សេវាដែលបានចុះឈ្មោះរបស់ Medi-Cal នៅក្នុងបណ្តាញរបស់ Anthem។ អ្នកមិនចាំបាច់បំពេញតាមលក្ខខណ្ឌនេះទេ ប្រសិនបើអ្នកទទួលបានការថែទាំក្នុងគ្រាអាសន្ន សេវាកម្មផែនការគ្រួសារ ឬសេវាកម្មផ្សេងទៀតដែល Medi-Cal អនុញ្ញាតឱ្យអ្នកផ្តល់សេវាក្រៅបណ្តាញអនុវត្តដោយគ្មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។
- ប្រសិនបើសេវាដែលមានការធានារ៉ាប់រងជាធម្មតាតម្រូវឱ្យមានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) អ្នកត្រូវផ្តល់ភស្តុតាងពីអ្នកផ្តល់សេវាដែលបង្ហាញអំពីតម្រូវការវេជ្ជសាស្ត្រសម្រាប់សេវាដែលមានការធានារ៉ាប់រង។

Anthem នឹងប្រាប់អ្នកថាតើពួកគេនឹងសងប្រាក់អ្នកវិញនៅក្នុងលិខិតមួយដែលមានឈ្មោះថា សេចក្តីជូនដំណឹងអំពីវិធាការ (NOA)។ ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌខាងលើទាំងអស់ អ្នកផ្តល់សេវាដែលបានចុះឈ្មោះរបស់ Medi-Cal គួរតែសងអ្នកវិញសម្រាប់ចំនួនទឹកប្រាក់ពេញលេញដែលអ្នកបានបង់។ ប្រសិនបើអ្នកផ្តល់សេវាបដិសេធមិនសងប្រាក់អ្នកវិញទេ Anthem នឹងសងប្រាក់អ្នកវិញសម្រាប់ចំនួនទឹកប្រាក់ពេញលេញដែលអ្នកបានបង់។ យើងត្រូវតែផ្តល់សំណងជូនអ្នកវិញក្នុងរយៈពេល 45 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានពាក្យទាមទារសំណង។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ប្រសិនបើអ្នកផ្តល់សេវាត្រូវបានចុះឈ្មោះនៅក្នុង Medi-Cal ប៉ុន្តែមិនមែនស្ថិតនៅក្នុងបណ្តាញរបស់ Anthem ហើយបដិសេធមិនសងប្រាក់អ្នកវិញ Anthem នឹងសងប្រាក់អ្នកវិញ ប៉ុន្តែរហូតដល់ចំនួន ទឹកប្រាក់ដែល FFS នៃ Medi-Cal នឹងបង់ប្រាក់។ Anthem នឹងបង់ប្រាក់សងអ្នកវិញសម្រាប់ចំនួន ទឹកប្រាក់ចេញពីហោប៉ៅពេញលេញសម្រាប់សេវាក្នុងគ្រាអាសន្ន សេវារៀបចំផែនការគ្រួសារ ឬសេវា កម្មវិធីផ្សេងទៀតដែល Medi-Cal អនុញ្ញាតឱ្យផ្តល់ជូនដោយអ្នកផ្តល់សេវាក្រៅបណ្តាញដោយគ្មានការ យល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។ ប្រសិនបើអ្នកមិនបំពេញតាមលក្ខខណ្ឌមួយនៃលក្ខខណ្ឌ ខាងលើទេ Anthem នឹងមិនសងប្រាក់អ្នកវិញទេ។

Anthem នឹងមិនសងប្រាក់អ្នកវិញទេ ប្រសិនបើ៖

- អ្នកបានស្នើសុំ និងទទួលបានសេវាកម្មដែលមិនត្រូវបានធានារ៉ាប់រងដោយ Medi-Cal ដូចជាសេវាកម្មកែសម្រួល
- សេវាកម្មនេះមិនមែនជាសេវាកម្មដែលត្រូវបានធានារ៉ាប់រងសម្រាប់ Anthem ទេ
- អ្នកមានចំណែកនៃថ្លៃចំណាយ Medi-Cal ដែលមិនបានបំពេញតាមលក្ខខណ្ឌ
- អ្នកបានទៅជួបវេជ្ជបណ្ឌិតដែលមិនទទួលយក Medi-Cal ហើយអ្នកបានចុះហត្ថលេខាលើ ទម្រង់បែបបទ ដែលនិយាយថាអ្នកចង់ជួបពិនិត្យ ហើយអ្នកនឹងបង់ប្រាក់តាមវិធីណាក៏ដោយ សម្រាប់សេវាកម្មដោយខ្លួនឯង
- អ្នកមានការបង់ប្រាក់រួមនៃ Medicare ផ្នែក D សម្រាប់វេជ្ជបញ្ជាត្រូវបានធានារ៉ាប់រងដោយគម្រោង Medicare ផ្នែក D របស់អ្នក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

# 3. របៀបទទួលបានការថែទាំ

## ការទទួលបានសេវាថែទាំសុខភាព

សូមអានព័ត៌មានខាងក្រោម ដូច្នោះអ្នកនឹងដឹងពីអ្នកណា ឬក្រុមណា ឬអ្នកផ្តល់សេវាថែទាំសុខភាពដែលអាចត្រូវបានទទួលបាន។

អ្នកអាចចាប់ផ្តើមទទួលបានសេវាថែទាំសុខភាពនៅកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការចុះឈ្មោះរបស់អ្នកនៅក្នុង

Anthem។ នាំយកប័ណ្ណសម្គាល់ខ្លួន (ID) នៃ Anthem ប័ណ្ណសម្គាល់អត្តប្រយោជន៍ (BIC) នៃ Medi-Cal និងប័ណ្ណធានារ៉ាប់រងសុខភាពផ្សេងទៀតរបស់អ្នកមកតាមខ្លួនជាមួយជានិច្ច។ មិនត្រូវញាតឱ្យនរណាម្នាក់ផ្សេងទៀតប្រើប័ណ្ណ BIC ឬ ប័ណ្ណសម្គាល់ Anthemរបស់អ្នកឡើយ។

សមាជិកថ្មីដែលមានត្រឹមតែការធានារ៉ាប់រងរបស់ Medi-Cal ត្រូវតែជ្រើសរើសអ្នកផ្តល់សេវាថែទាំបឋម (PCP) នៅក្នុងបណ្តាញរបស់ Anthem។ សមាជិកថ្មីដែលមានទាំង Medi-Calនិងការធានារ៉ាប់រងសុខភាពដ៏ទូលំទូលាយផ្សេងទៀតមិនចាំបាច់ជ្រើសរើស PCP ទេ។

បណ្តាញរបស់ Anthem គឺជាក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងអ្នកផ្តល់សេវាផ្សេងទៀតដែលធ្វើការជាមួយនឹង Anthem។ អ្នកត្រូវជ្រើសរើស PCP ក្នុងរយៈពេល 30 ថ្ងៃ ចាប់ពីពេលដែលអ្នកក្លាយជាសមាជិករបស់ Anthem។ ប្រសិនបើអ្នកមិនជ្រើសរើស PCP ទេ នោះ Anthem នឹងជ្រើសរើសម្នាក់សម្រាប់អ្នក។ អ្នកអាចជ្រើសរើស PCP ដដែល ឬ PCP ផ្សេងសម្រាប់សមាជិកគ្រួសារទាំងអស់នៅក្នុង Anthem ដរាបណា PCP អាចរកបាន។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

ប្រសិនបើអ្នកមានវេជ្ជបណ្ឌិតដែលអ្នកចង់បន្តប្រើ ឬអ្នកចង់ស្វែងរក PCP ថ្មី ចូលទៅកាន់បញ្ជីឈ្មោះអ្នកផ្តល់សេវា សម្រាប់បញ្ជីនៃ PCP ទាំងអស់ និងអ្នកផ្តល់សេវាផ្សេងទៀតនៅក្នុងបណ្តាញរបស់ Anthem។ បញ្ជីឈ្មោះអ្នកផ្តល់សេវាមានព័ត៌មានផ្សេងៗដើម្បីជួយអ្នកក្នុងការជ្រើសរើស PCP ណាម្នាក់។ ប្រសិនបើអ្នកត្រូវការបញ្ជីឈ្មោះអ្នកផ្តល់សេវា ចូរទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ អ្នកក៏អាចស្វែងរកបញ្ជីឈ្មោះអ្នកផ្តល់សេវានៅលើគេហទំព័ររបស់ Anthem តាមរយៈ **[anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)**។

ប្រសិនបើអ្នកមិនអាចទទួលបានការថែទាំដែលអ្នកត្រូវការពីអ្នកផ្តល់សេវាដែលចូលរួមក្នុងបណ្តាញរបស់ Anthem នោះទេ PCP របស់អ្នក ឬអ្នកឯកទេសនៅក្នុងបណ្តាញរបស់ Anthem ត្រូវតែស្នើសុំ Anthem ឱ្យយល់ព្រមបញ្ជូនអ្នកទៅជួបអ្នកផ្តល់សេវាក្រៅបណ្តាញ។ នេះត្រូវបានហៅថាការបញ្ជូនបន្ត។ អ្នកមិនត្រូវការការបញ្ជូនព្យាបាលបន្តដើម្បីទៅកាន់អ្នកផ្តល់សេវាក្រៅបណ្តាញក្នុងការទទួលបានសេវាថែទាំសម្ងាត់ ដែលមានរាយបញ្ជីនៅក្រោមចំណងជើង “ការថែទាំសម្ងាត់” នៅពេលក្រោយនៅក្នុងជំពូកនេះឡើយ។

សូមអានផ្នែកដែលនៅសល់នៃជំពូកនេះ ដើម្បីស្វែងយល់បន្ថែមអំពី PCP បញ្ជីឈ្មោះអ្នកផ្តល់សេវា និងបណ្តាញអ្នកផ្តល់សេវា។

កម្មវិធី **Medi-Cal Rx** ផ្តល់ជូនការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជាសម្រាប់ **អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ**។ ដើម្បីស្វែងយល់បន្ថែម សូមអាន “កម្មវិធី និងសេវាកម្មរបស់ Medi-Cal ផ្សេងទៀត” នៅក្នុងជំពូកទី 4។

### អ្នកផ្តល់សេវាថែទាំបឋម (PCP)

អ្នកផ្តល់សេវាថែទាំបឋម (PCP) របស់អ្នកគឺជាអ្នកផ្តល់សេវាដែលមានអាជ្ញាបណ្ណដែលអ្នកទៅជួបពិនិត្យសម្រាប់ការថែទាំសុខភាពភាគច្រើនរបស់អ្នក។ PCP របស់អ្នកក៏ជួយអ្នកទទួលបានការថែទាំប្រភេទ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **[anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)**។

ផ្សេងទៀតដែលអ្នកត្រូវការផងដែរ។ អ្នកត្រូវតែជ្រើសរើស PCP ក្នុងរយៈពេល 30 ថ្ងៃនៃការចុះឈ្មោះ ក្នុងគម្រោង Anthem។ ដោយអាស្រ័យលើអាយុ និងភេទរបស់អ្នក អ្នកអាចជ្រើសរើសគ្រូពេទ្យទូទៅ ផ្នែកសម្ភព/រោគស្ត្រី (OB/GYN) គ្រូពេទ្យប្រចាំគ្រួសារ គ្រូពេទ្យព្យាបាលជំងឺទូទៅ គ្រូពេទ្យកុមារជា PCP របស់អ្នក។

គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា (NP) ជំនួយការគ្រូពេទ្យ (PA) ឬពេទ្យធូបដែលជាគិលានុបដ្ឋាយិកាដែលមានការទទួលស្គាល់ក៏អាចធ្វើជា PCP របស់អ្នកផងដែរ។ ប្រសិនបើអ្នកជ្រើសរើស NP, PA ឬពេទ្យធូបដែលមានការទទួលស្គាល់ណាម្នាក់ អ្នកអាចទទួលបានការចាត់តាំងវេជ្ជបណ្ឌិតម្នាក់ ឱ្យមើលការខុសត្រូវលើការថែទាំរបស់អ្នក។ ប្រសិនបើអ្នកស្ថិតនៅទាំងក្នុង Medicare និង Medi-Cal ឬប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពជំនួលទូលាយផ្សេងទៀត អ្នកមិនចាំបាច់ជ្រើសរើស PCP ទេ។


អ្នកអាចជ្រើសរើស អ្នកផ្តល់សេវាថែទាំសុខភាពជនជាតិដើមអាមេរិក (IHCP) មជ្ឈមណ្ឌលសុខភាព ដែលមានការទទួលស្គាល់ពីសហព័ន្ធ (FQHC) ឬ គ្លីនិកសុខភាពជនបទ (RHC) ជា PCP របស់អ្នក។ ដោយអាស្រ័យលើប្រភេទអ្នកផ្តល់សេវា អ្នកអាចជ្រើសរើស PCP មួយសម្រាប់ខ្លួនអ្នក និងសមាជិក គ្រួសារផ្សេងទៀតរបស់អ្នកដែលជាសមាជិករបស់ Anthem ដរាបណា PCP អាចរកបាន។

**ចំណាំ៖** ជនជាតិដើមអាមេរិកក៏អាចជ្រើសរើស IHCP ជា PCP របស់ពួកគេ បើទោះបីជា IHCP មិនមាននៅក្នុងបណ្តាញរបស់ Anthem ក៏ដោយ។

ប្រសិនបើអ្នកមិនជ្រើសរើស PCP ក្នុងរយៈពេល 30 ថ្ងៃនៃការចុះឈ្មោះទេ Anthem នឹងចាត់តាំងអ្នក ទៅជួប PCP។ ប្រសិនបើអ្នកត្រូវបានចាត់តាំងឱ្យ PCP ហើយចង់ផ្លាស់ប្តូរ ទូរសព្ទទៅ មជ្ឈមណ្ឌល ថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ ការផ្លាស់ប្តូរកើតឡើងនៅថ្ងៃទីមួយ នៃខែបន្ទាប់។

PCP របស់អ្នកនឹង៖

- ចាប់ផ្តើមយល់ដឹងអំពីប្រវត្តិសុខភាព និងតម្រូវការរបស់អ្នក
- រក្សាកំណត់ត្រាសុខភាពរបស់អ្នក

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ផ្តល់ជូនអ្នកនូវការថែទាំសុខភាពបែបបង្ការ និងជាប្រចាំដែលអ្នកត្រូវការ
- ផ្ទេរ (បញ្ជូន) អ្នកទៅជួបអ្នកឯកទេសណាម្នាក់ ប្រសិនបើអ្នកត្រូវការ
- រៀបចំសម្រាប់ការថែទាំនៅមន្ទីរពេទ្យ ប្រសិនបើអ្នកត្រូវការ

អ្នកអាចរកមើលនៅក្នុងបញ្ជីឈ្មោះអ្នកផ្តល់សេវាដើម្បីស្វែងរក PCP នៅក្នុងបណ្តាញរបស់ Anthem។ បញ្ជីឈ្មោះអ្នកផ្តល់សេវាមានបញ្ជីនៃ IHCP FQHC និង RHC ដែលធ្វើការជាមួយ Anthem។

អ្នកស្វែងរកបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់ Anthem លើអនឡាញតាមរយៈ:

**anthem.com/ca/medi-cal**។ ឬអ្នកអាចស្នើសុំឱ្យធ្វើបញ្ជីឈ្មោះអ្នកផ្តល់សេវាតាមប្រៃសណីយ៍

ទៅអ្នកដោយទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជន តាមរយៈលេខ **1-888-285-7801 (TTY 711)**។

អ្នកក៏អាចទូរសព្ទដើម្បីស្វែងយល់ថាតើ PCP ដែលអ្នកចង់បាន នឹងទទួលយកអ្នកជំងឺថ្មីដែរឬទេ។

### ជម្រើសវេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាផ្សេងទៀត

អ្នកដឹងអំពីតម្រូវការថែទាំសុខភាពរបស់អ្នកច្បាស់បំផុត ដូច្នេះវាជារឿងល្អបំផុតដែលអ្នកជ្រើសរើស PCP របស់អ្នក។ វារឿងល្អបំផុតដែលត្រូវនៅជាមួយ PCP តែម្នាក់ ដូច្នេះពួកគេអាចស្វែងយល់អំពីតម្រូវការថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកផ្លាស់ប្តូរទៅ PCP ថ្មី អ្នកអាចផ្លាស់ប្តូរបានគ្រប់ពេល។ អ្នកត្រូវតែជ្រើសរើស PCP ដែលមាននៅក្នុងបណ្តាញអ្នកផ្តល់សេវារបស់ Anthem ហើយដែលទទួលយកអ្នកជំងឺថ្មី។

ជម្រើសថ្មីរបស់អ្នកនឹងក្លាយជា PCP របស់អ្នកនៅថ្ងៃទីមួយនៃខែបន្ទាប់ ក្រោយពីអ្នកធ្វើការផ្លាស់ប្តូរ។

ដើម្បីផ្លាស់ប្តូរ PCP របស់អ្នក ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ

**1-888-285-7801 (TTY 711)**។ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង

7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក ឬចូលទៅគេហទំព័រ **anthem.com/ca/medi-cal**។

Anthem អាចផ្លាស់ប្តូរ PCP របស់អ្នក ប្រសិនបើ PCP មិនទទួលយកអ្នកជំងឺថ្មី បានចាកចេញ

ពីបណ្តាញរបស់ Anthem មិនផ្តល់ការថែទាំដល់អ្នកជំងឺក្នុងខ្នងអាយុរបស់អ្នក ឬប្រសិនបើមាន



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ការព្រួយបារម្ភអំពីគុណភាពជាមួយ PCP ដែលមិនត្រូវបានដោះស្រាយ។ Anthem ឬ PCP របស់អ្នកក៏អាចស្នើសុំឱ្យអ្នកផ្លាស់ប្តូរទៅ PCP ថ្មី ប្រសិនបើអ្នកមិនអាចចុះសម្រុងជាមួយ ឬយល់ស្របជាមួយ PCP របស់អ្នក ឬប្រសិនបើអ្នកខកខាន ឬយឺតយ៉ាវក្នុងការណាត់ជួប។ ប្រសិនបើ Anthem ត្រូវការផ្លាស់ប្តូរ PCP របស់អ្នក Anthem នឹងប្រាប់អ្នកជាលាយលក្ខណ៍អក្សរ។

ប្រសិនបើ PCP របស់អ្នកផ្លាស់ប្តូរ អ្នកនឹងទទួលបានលិខិតមួយច្បាប់ និងបណ្ណសម្គាល់សមាជិក Anthem ថ្មីតាមរយៈប្រៃសណីយ៍។ វានឹងមានឈ្មោះរបស់ PCP ថ្មីរបស់អ្នក។ ទូរសព្ទទៅកាន់មជ្ឈមណ្ឌលថែទាំអតិថិជន ប្រសិនបើអ្នកមានសំណួរអំពីការទទួលបានបណ្ណសម្គាល់ថ្មី។

អ្វីដែលត្រូវគិតនៅពេលជ្រើសរើស PCP:

- តើ PCP ថែទាំ កុមារដែរឬទេ?
- តើ PCP ធ្វើការនៅគ្លីនិកដែលខ្ញុំចូលចិត្តប្រើដែរឬទេ?
- តើការិយាល័យនៃ PCP របស់ខ្ញុំនៅជិតផ្ទះរបស់ខ្ញុំ ឬកន្លែងធ្វើការ ឬ សាលាកូនរបស់ខ្ញុំដែរឬទេ?
- តើការិយាល័យរបស់ PCP នៅជិតកន្លែងដែលខ្ញុំរស់នៅ ហើយងាយស្រួលក្នុងការទៅកាន់ការិយាល័យរបស់ PCP ដែរឬទេ?
- តើវេជ្ជបណ្ឌិត និងបុគ្គលិកនិយាយភាសារបស់ខ្ញុំដែរឬទេ?
- តើ PCP ធ្វើការជាមួយមន្ទីរពេទ្យដែលខ្ញុំចូលចិត្តដែរឬទេ?
- តើ PCP ផ្តល់សេវាកម្មដែលខ្ញុំត្រូវការដែរឬទេ?
- តើម៉ោងធ្វើការនៃការិយាល័យរបស់ PCP ស្របនឹងកាលវិភាគរបស់ខ្ញុំដែរឬទេ?
- តើ PCP ធ្វើការជាមួយអ្នកឯកទេសដែលខ្ញុំប្រើដែរឬទេ?



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



### ការណាត់ជួបអំពីបញ្ហាសុខភាពលើកដំបូង (IHA)

ក្នុងនាមជាសមាជិកថ្មីម្នាក់ Anthem ណែនាំអ្នកឱ្យជួបពិនិត្យជាមួយ PCP ថ្មីរបស់អ្នកក្នុងរយៈពេល 120 ថ្ងៃសម្រាប់ការណាត់ជួបអំពីបញ្ហាសុខភាពលើកដំបូង (IHA)។ គោលបំណងរបស់ IHA គឺដើម្បីជួយដល់ PCP របស់អ្នកក្នុងការស្វែងយល់អំពីប្រវត្តិនៃការថែទាំ និងតម្រូវការសុខភាពរបស់អ្នក។ PCP របស់អ្នកអាចសួរអ្នកនូវសំណួរអំពីប្រវត្តិសុខភាពរបស់អ្នក ឬអាចស្នើសុំឱ្យអ្នកបំពេញកម្រងសំណួរ។ PCP របស់អ្នកក៏នឹងប្រាប់អ្នកអំពីការប្រឹក្សាយោបល់អំពីការអប់រំសុខភាព និងសិក្សាដែលអាចជួយអ្នកបានផងដែរ។


នៅពេលអ្នកទូរសព្ទទៅកំណត់កាលវិភាគណាត់ជួបជាមួយ IHA របស់អ្នក ប្រាប់បុគ្គលដែលឆ្លើយទូរសព្ទថា អ្នកគឺជាសមាជិករបស់Anthem។ ចូរផ្តល់លេខសម្គាល់ Anthem របស់អ្នក។

ចូរយកបណ្ណសម្គាល់ BIC និងបណ្ណសម្គាល់ Anthem របស់អ្នកសម្រាប់ការណាត់ជួបរបស់អ្នក។ វាជាគំនិតល្អដែលនាំយកនូវបញ្ជីថ្នាំ និងសំណួររបស់អ្នកទៅជាមួយអ្នកសម្រាប់ការជួបពិនិត្យរបស់អ្នក។ ត្រូវត្រៀមខ្លួនក្នុងការពិគ្រោះជាមួយ PCP របស់អ្នកអំពីតម្រូវការថែទាំសុខភាព និងក្តីបារម្ភរបស់អ្នក។ ត្រូវប្រាកដថាបានទូរសព្ទទៅកាន់ការិយាល័យនៃ PCP របស់អ្នកប្រសិនបើអ្នកនឹងយឺតយ៉ាវ ឬមិនអាចទៅបានតាមការណាត់របស់អ្នក។

សម្រាប់សំណួរអំពី IHA ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

### ការថែទាំជាប្រចាំ

ការថែទាំជាប្រចាំ គឺជាការថែទាំសុខភាពជាទៀងទាត់។ វារួមបញ្ចូលទាំងការថែទាំបង្ការ ក៏អាចហៅម្យ៉ាងទៀតថា ការថែទាំសុខុមាលភាព ឬការថែទាំបានយ៉ាងល្អ។ វាជួយឱ្យអ្នកនៅតែមានសុខភាពល្អ និងជួយថែរក្សាអ្នកកុំឱ្យឈឺ។ ការថែទាំបង្ការរាប់បញ្ចូលទាំងការត្រួតពិនិត្យសុខភាពជាទៀងទាត់ និងការអប់រំ និងការប្រឹក្សាយោបល់អំពីសុខភាព។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

Anthem សូមណែនាំថាកុំមានទទួលបានការថែទាំជាប្រចាំ និងបង្ការជាពិសេស។ សមាជិករបស់ Anthem អាចទទួលបានការណែនាំអំពីសេវាបង្ការមុនពេលកំណត់ទាំងអស់ដែលត្រូវបានណែនាំ ដោយ បណ្ឌិតសភាកុមារវិទ្យាអាមេរិក និងមជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid។ ការត្រួតពិនិត្យទាំងនេះរួមមានការត្រួតពិនិត្យការស្តាប់ និងការមើលឃើញ ដែលអាចជួយធានាបាន នូវការអភិវឌ្ឍ និងការរៀនសូត្រប្រកបដោយសុខុមាលភាព។ សម្រាប់បញ្ជីសេវាកម្មដែលណែនាំ ដោយគ្រូពេទ្យកុមារ សូមអានគោលការណ៍ណែនាំ “អនាគតក្លឹស្វាង” ពីបណ្ឌិតសភាកុមារវិទ្យាអាមេរិកនៅលើគេហទំព័រ [https://downloads.aap.org/AAP/PDF/periodicity\\_schedule.pdf](https://downloads.aap.org/AAP/PDF/periodicity_schedule.pdf)។

ការថែទាំជាប្រចាំក៏រួមបញ្ចូលទាំងការថែទាំនៅពេលអ្នកឈឺផងដែរ។ Anthem ធានារ៉ាប់រងលើការថែទាំ ជាប្រចាំពី PCP របស់អ្នក។

PCP របស់អ្នកនឹង៖

- ផ្តល់ជូនអ្នកនូវការថែទាំសុខភាពជាប្រចាំភាគច្រើន រួមទាំងការពិនិត្យសុខភាព ការចាក់ថ្នាំ បង្ការ ការព្យាបាល វេជ្ជបញ្ជា និងដំបូន្មានវេជ្ជសាស្ត្រជាទៀងទាត់
- រក្សាកំណត់ត្រាសុខភាពរបស់អ្នក
- ផ្ទេរ (បញ្ជូន) អ្នកទៅជួបអ្នកឯកទេស ប្រសិនបើត្រូវការ
- ណែនាំមានការពិនិត្យការស្នើអ៊ុច ការថតឆ្លុះមើលសុដន់ ឬការធ្វើតេស្តនៅមន្ទីរពិសោធន៍ ប្រសិនបើអ្នកត្រូវការវា

នៅពេលអ្នកត្រូវការការថែទាំជាប្រចាំ អ្នកនឹងទូរសព្ទទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកដើម្បីធ្វើការណាត់ជួប។ ត្រូវប្រាកដថាទូរសព្ទទៅ PCP របស់អ្នកមុនពេលអ្នកទទួលបានការថែទាំសុខភាពលុះត្រាតែវាមាន ភាពអាសន្ន។ សម្រាប់ករណីអាសន្ន ចូរទូរសព្ទទៅលេខ **911** ឬទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដែល នៅជិតបំផុត។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

ដើម្បីស្វែងយល់បន្ថែមអំពីការថែទាំសុខភាព និងសេវាទាំងឡាយដែលគម្រោងរបស់អ្នកធានារ៉ាប់រង និងអ្វីដែលគម្រោងមិនធានារ៉ាប់រង ចូរអានជំពូកទី 4 “អត្ថប្រយោជន៍ និងសេវាកម្ម” និងជំពូកទី 5 “ការថែទាំសុខុមាលភាពកុមារ និងយុវជន” នៅក្នុងសៀវភៅណែនាំនេះ។

រាល់អ្នកផ្តល់សេវា Anthem ទាំងអស់អាចប្រើប្រាស់ជំនួយ និងសេវាកម្មដើម្បី ទំនាក់ទំនងជាមួយជនពិការ។ ពួកគេក៏អាចទំនាក់ទំនងជាមួយអ្នកជាភាសា ឬទម្រង់ផ្សេងទៀតបានផងដែរ។ សូមប្រាប់អ្នកផ្តល់សេវារបស់អ្នក ឬ Anthem អំពីអ្វីដែលអ្នកត្រូវការ។

### បណ្តាញអ្នកផ្តល់សេវា

បណ្តាញអ្នកផ្តល់សេវារបស់ Medi-Cal គឺជាក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងអ្នកផ្តល់សេវាផ្សេងទៀត ដែលធ្វើការជាមួយ Anthem ដើម្បីផ្តល់សេវាដែលមានការធានារ៉ាប់រងរបស់ Medi-Cal ដល់សមាជិក Medi-Cal។

Anthem គឺជាគម្រោងថែទាំសុខភាពក្រោមការគ្រប់គ្រង។ អ្នកត្រូវតែទទួលបានសេវាកម្មដែលមាន ការធានារ៉ាប់រងភាគច្រើនរបស់អ្នកតាមរយៈAnthem ពីអ្នកផ្តល់សេវាក្នុងបណ្តាញរបស់យើង។ អ្នក អាចទៅជួបអ្នកផ្តល់សេវាក្រៅបណ្តាញដោយគ្មានការបញ្ជូនបន្ត ឬការយល់ព្រមជាមុនសម្រាប់ការ ថែទាំក្នុងគ្រាអាសន្ន ឬសម្រាប់សេវាកម្មផែនការគ្រួសារ។ អ្នកក៏អាចទៅជួបអ្នកផ្តល់សេវាក្រៅបណ្តា ញសម្រាប់ការថែទាំបន្ទាន់នៅក្រៅតំបន់ នៅពេលអ្នកស្ថិតនៅក្នុងតំបន់ដែលយើងមិនបម្រើសេវាកម្ម។ អ្នកត្រូវតែមានការបញ្ជូនបន្ត ឬការយល់ព្រមជាមុនសម្រាប់សេវាកម្មក្រៅបណ្តាញផ្សេងទៀតទាំងអស់ ឬសេវាកម្មទាំងនោះនឹងមិនត្រូវបានធានារ៉ាប់រងទេ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**ចំណាំ៖** ជនជាតិដើមអាមេរិកាំងអាចជ្រើសរើស IHCP ជា PCP របស់ពួកគេ បើទោះបីជា IHCP មិនមាននៅក្នុងបណ្តាញរបស់ Anthem ក៏ដោយ។

ប្រសិនបើ PCP របស់អ្នក មន្ទីរពេទ្យ ឬអ្នកផ្តល់សេវាផ្សេងទៀតមានការជំទាស់ផ្នែកសីលធម៌ក្នុងការផ្តល់ ឱ្យអ្នកនូវសេវាកម្មដែលមានការធានារ៉ាប់រង ដូចជាការធ្វើផែនការគ្រួសារ ឬការពន្ធុតកូន ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមរយៈលេខ **1-888-285-7801 (TTY 711)**។ សម្រាប់ព័ត៌មានបន្ថែម អំពីការជំទាស់ខាងសីលធម៌ ចូរអាន “ការជំទាស់ផ្នែកសីលធម៌” ពេលក្រោយនៅជំពូកនេះ។

ប្រសិនបើអ្នកផ្តល់សេវារបស់អ្នកមានការជំទាស់ផ្នែកសីលធម៌ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានការ ធានារ៉ាប់រងដល់អ្នក ពួកគេអាចជួយអ្នកស្វែងរកអ្នកផ្តល់សេវាផ្សេងទៀតដែលនឹងផ្តល់ឱ្យអ្នកនូវសេវាកម្ម ដែលអ្នកត្រូវការ។ Anthem ក៏អាចជួយអ្នកស្វែងរកអ្នកផ្តល់សេវាដែលនឹងអនុវត្តសេវាកម្មផងដែរ។

### អ្នកផ្តល់សេវាក្នុងបណ្តាញ

អ្នកនឹងប្រើប្រាស់អ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់ Anthem សម្រាប់តម្រូវការថែទាំសុខភាពភាគច្រើន របស់អ្នក។ អ្នកនឹងទទួលបានការថែទាំបង្ការ និងជាប្រចាំពីអ្នកផ្តល់សេវាក្នុងបណ្តាញ។ អ្នកក៏នឹងប្រើអ្នក ឯកទេស មន្ទីរពេទ្យ និងអ្នកផ្តល់សេវាផ្សេងៗទៀតនៅក្នុងបណ្តាញរបស់ Anthem ផងដែរ។

ដើម្បីទទួលបានបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់អ្នកផ្តល់សេវាក្នុងបណ្តាញ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំ អតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ អ្នកក៏អាចស្វែងរកបញ្ជីឈ្មោះអ្នកផ្តល់សេ វាលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។ ដើម្បីទទួលបានច្បាប់ចម្លងនៃបញ្ជីឱសថក្នុង កិច្ចសន្យា ចូរទូរសព្ទទៅ Medi-Cal Rx តាមរយៈលេខ **1-800-977-2273 (TTY 1-800-977-2273)** ហើយចុចលេខ **7 ឬ 711**។ ឬចូលទៅកាន់គេហទំព័ររបស់ Medi-Cal Rx តាមរយៈ <https://medi-calrx.dhcs.ca.gov/home/>។

អ្នកត្រូវតែទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem មុនពេលអ្នកទៅជួបអ្នកផ្តល់ សេវាក្រៅបណ្តាញរបស់ Anthem រួមទាំងនៅក្នុងតំបន់សេវាកម្មរបស់ Anthem លើកលែងតែក្នុងករណី ទាំងនេះ៖



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- ប្រសិនបើអ្នកត្រូវការថែទាំក្នុងគ្រាអាសន្ន ចូរទូរសព្ទទៅលេខ 911 ឬទៅមន្ទីរពេទ្យដែលនៅជិតអ្នកបំផុត។
- ប្រសិនបើអ្នកនៅខាងក្រៅតំបន់សេវាកម្មរបស់ Anthem ហើយត្រូវការការថែទាំបន្ទាន់ សូមទៅកាន់មណ្ឌលថែទាំបន្ទាន់ណាមួយ។
- ប្រសិនបើអ្នកត្រូវការសេវាផែនការគ្រួសារ សូមទៅជួបអ្នកផ្តល់សេវារបស់ Medi-Cal ណាមួយដោយគ្មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។
- ប្រសិនបើអ្នកត្រូវការសេវាសុខភាពផ្លូវចិត្ត សូមទៅជួបអ្នកផ្តល់សេវាក្នុងបណ្តាញ ឬអ្នកផ្តល់សេវាក្នុងគម្រោងសុខភាពផ្លូវចិត្តប្រចាំខោនធី ដោយគ្មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

ប្រសិនបើអ្នកមិនស្ថិតក្នុងករណីណាមួយដែលបានរាយខាងលើ ហើយអ្នកមិនទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) មុនពេលទទួលបានការថែទាំពីអ្នកផ្តល់សេវាក្រៅបណ្តាញ អ្នកអាចទទួលខុសត្រូវចំពោះការបង់ប្រាក់សម្រាប់ការថែទាំណាមួយដែលអ្នកបានទទួលពីអ្នកផ្តល់សេវាក្រៅបណ្តាញ។

### អ្នកផ្តល់សេវាក្រៅបណ្តាញ ដែលស្ថិតនៅក្នុងតំបន់សេវាកម្ម

អ្នកផ្តល់សេវាក្រៅបណ្តាញគឺជាអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានកិច្ចព្រមព្រៀងដើម្បីធ្វើការជាមួយ Anthem។ លើកលែងតែការថែទាំក្នុងគ្រាអាសន្ន អ្នកប្រហែលត្រូវបង់ប្រាក់សម្រាប់ការថែទាំណាមួយដែលអ្នកទទួលបានពីអ្នកផ្តល់សេវាក្រៅបណ្តាញ។ ប្រសិនបើអ្នកត្រូវការសេវាថែទាំសុខភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រដែលមិនមាននៅក្នុងបណ្តាញ អ្នកប្រហែលជាអាចទទួលបានសេវាទាំងនេះពីអ្នកផ្តល់សេវាក្រៅបណ្តាញដោយមិនគិតថ្លៃចំពោះអ្នកទេ។

Anthem អាចយល់ព្រមឱ្យអ្នកទទួលបានការបញ្ជូនបន្តទៅអ្នកផ្តល់សេវាក្រៅបណ្តាញ ប្រសិនបើសេវាដែលអ្នកត្រូវការមិនមាននៅក្នុងបណ្តាញ ឬមានទីតាំងនៅឆ្ងាយពីផ្ទះរបស់អ្នក។ ប្រសិនបើយើងផ្តល់ជូនអ្នកនូវការបញ្ជូនបន្តទៅអ្នកផ្តល់សេវាក្រៅបណ្តាញ យើងនឹងបង់ថ្លៃជូនសម្រាប់ការថែទាំរបស់អ្នក។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

សម្រាប់ការថែទាំបន្ទាន់នៅក្នុងតំបន់សេវាកម្មរបស់ Anthem អ្នកត្រូវតែទៅជួបអ្នកផ្តល់សេវាថែទាំបន្ទាន់ នៅក្នុងបណ្តាញរបស់ Anthem ។ អ្នកមិនត្រូវការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ដើម្បីទទួលបានការថែទាំបន្ទាន់ពីអ្នកផ្តល់សេវាក្នុងបណ្តាញនោះឡើយ។ អ្នកត្រូវទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ដើម្បីទទួលបានការថែទាំបន្ទាន់ពីអ្នកផ្តល់សេវាក្រៅបណ្តាញនៅក្នុងតំបន់សេវាកម្មរបស់ Anthem។

ប្រសិនបើអ្នកទទួលបានការថែទាំបន្ទាន់ពីអ្នកផ្តល់សេវាក្រៅបណ្តាញនៅក្នុងតំបន់សេវាកម្មរបស់ Anthem អ្នកប្រហែលជាត្រូវបង់ប្រាក់សម្រាប់ការថែទាំនោះ។ អ្នកអាចអានបន្ថែមអំពីការថែទាំក្នុងគ្រាអាសន្ន ការថែទាំបន្ទាន់ និងសេវាថែទាំសម្ងាត់នៅក្នុងជំពូកនេះ។

**ចំណាំ៖** ប្រសិនបើអ្នកជាជនជាតិដើមអាមេរិកកាំង អ្នកអាចទទួលបានការថែទាំតាមរយៈ IHCP នៅក្រៅបណ្តាញអ្នកផ្តល់សេវារបស់យើងដោយមិនមានការបញ្ជូនបន្តទេ។ IHCP ក្រៅបណ្តាញក៏អាចបញ្ជូនបន្តសមាជិកជាជនជាតិដើមអាមេរិកកាំងទៅអ្នកផ្តល់សេវាក្នុងបណ្តាញដោយមិនតម្រូវឱ្យមានការបញ្ជូនបន្តពី PCP ក្នុងបណ្តាញជាមុនឡើយ។

ប្រសិនបើអ្នកត្រូវការជំនួយជាមួយសេវាកម្មក្រៅបណ្តាញ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

### ក្រៅតំបន់សេវាកម្ម

ប្រសិនបើអ្នកនៅក្រៅតំបន់សេវាកម្មរបស់ Anthem (ខោនធី Los Angeles) ហើយត្រូវការការថែទាំដែលមិនមែនជាករណីអាសន្ន ឬបន្ទាន់ ចូរទូរសព្ទទៅ PCP របស់អ្នកភ្លាមៗ។ ឬទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ សមាជិកដែលត្រូវការការថែទាំដែលមិនមែនគ្រាអាសន្ន ឬមិនបន្ទាន់នៅខាងក្រៅតំបន់សេវា L.A. Care (ខោនធី Los Angeles) និង/ឬបណ្តាញអ្នកផ្តល់សេវា ត្រូវតែមានការយល់ព្រមជាមុន មុនពេលទទួលបានសេវា។ សូមទូរសព្ទទៅ PCP របស់អ្នក ឬមជ្ឈមណ្ឌលថែទាំអតិថិជនរបស់ Anthem។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។


សម្រាប់ការថែទាំគ្រោះអាសន្ន សូមទូរសព្ទទៅលេខ **911** ឬទៅបន្ទប់សង្គ្រោះបន្ទាន់ ដែលនៅជិតបំផុត។ Anthem រ៉ាប់រងការថែទាំក្នុងគ្រោះអាសន្នក្រៅបណ្តាញ។ ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ប្រទេស Canada ឬ Mexico ហើយត្រូវការថែទាំក្នុងគ្រោះអាសន្នដែលតម្រូវឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Anthem នឹងធានារ៉ាប់រងការថែទាំរបស់អ្នក។ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅក្រៅប្រទេសក្រៅពីប្រទេស Canada ឬ Mexico ហើយត្រូវការការថែទាំក្នុងគ្រោះអាសន្ន ការថែទាំបន្ទាន់ ឬសេវាថែទាំសុខភាពណាមួយ Anthem នឹងមិនធានារ៉ាប់រងលើការថែទាំរបស់អ្នកទេ។

ប្រសិនបើអ្នកបានបង់ថ្លៃសម្រាប់ការថែទាំក្នុងគ្រោះអាសន្នដែលតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេស Canada ឬ Mexico អ្នកអាចស្នើសុំ Anthem ឱ្យបង់ប្រាក់ជូនអ្នកវិញ។ Anthem នឹងពិនិត្យឡើងវិញនូវសំណើរបស់អ្នក។

ប្រសិនបើអ្នកស្ថិតនៅក្នុងរដ្ឋមួយផ្សេងទៀត ឬស្ថិតនៅក្នុងដែនដីរបស់ US ដូចជា American Samoa, Guam, Northern Mariana Islands, Puerto Rico ឬ US Virgin Islands អ្នកត្រូវបានធានារ៉ាប់រងសម្រាប់ការថែទាំក្នុងគ្រោះអាសន្ន។ មិនមែនគ្រប់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់សុទ្ធតែទទួលយក Medicaid នោះទេ។ (Medi-Cal គឺជាអ្វីដែល Medicaid ត្រូវបានគេហៅនៅក្នុងរដ្ឋ California តែប៉ុណ្ណោះ)។ ប្រសិនបើអ្នកត្រូវការការថែទាំក្នុងគ្រោះអាសន្ននៅខាងក្រៅរដ្ឋ California ចូរប្រាប់ទៅមន្ទីរពេទ្យ ឬវេជ្ជបណ្ឌិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានថាអ្នកមាន Medi-Cal ហើយជាសមាជិករបស់ Anthem។

ចូរស្នើសុំឱ្យមន្ទីរពេទ្យចម្លងបណ្តុះបណ្តាល Anthem របស់អ្នក។ ប្រាប់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតឱ្យចេញវិក្កយបត្រគិតប្រាក់ពី Anthem។ ប្រសិនបើអ្នកទទួលបានវិក្កយបត្រសម្រាប់សេវាកម្មដែលអ្នកបានទទួលនៅក្នុងរដ្ឋមួយផ្សេងទៀត ចូរទូរសព្ទទៅ Anthem ភ្លាមៗ។ យើងនឹងធ្វើការជាមួយមន្ទីរពេទ្យ និង/ឬវេជ្ជបណ្ឌិតដើម្បីរៀបចំឱ្យ Anthem បង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក។

---

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកនៅក្រៅរដ្ឋ California ហើយមានតម្រូវការក្នុងគ្រាអាសន្ន ដើម្បីបើកឱសថមានវេជ្ជបញ្ជា សម្រាប់អ្នកជំងឺមិនសម្រាកនៅក្នុងមន្ទីរពេទ្យ សូមឱ្យឱសថស្ថានទូរសព្ទទៅ Medi-Cal Rx តាមរយៈលេខ **1-800-977-2273**។

**ចំណាំ៖** ជនជាតិដើមអាមេរិកាំងអាចទទួលបានសេវាកម្មនៅឯ IHCP ក្រៅបណ្តាញ។

កម្មវិធីសេវាកុមាររដ្ឋ California (CCS) គឺជាកម្មវិធីរដ្ឋ ដែលព្យាបាលកុមារដែលមានអាយុក្រោម 21 ឆ្នាំ ដែលមានបញ្ហាសុខភាព ជំងឺ ឬជំងឺរ៉ាំរ៉ៃជាក់លាក់ និងបំពេញតាមវិធានរបស់កម្មវិធី CCS។ ប្រសិនបើអ្នកត្រូវការសេវាថែទាំសុខភាពសម្រាប់ស្ថានភាពរដ្ឋសាស្ត្រដែលមានសិទ្ធិទទួល CCS ហើយ Anthem មិនមានក្រុមអ្នកឯកទេស CCS នៅក្នុងបណ្តាញដែលអាចផ្តល់ការថែទាំដែលអ្នកត្រូវការ អ្នកអាចទៅជួបអ្នកផ្តល់សេវានៅខាងក្រៅបណ្តាញអ្នកផ្តល់សេវាដោយមិនគិតថ្លៃចំណាយសម្រាប់អ្នក។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី CCS សូមអានជំពូកទី 4 “អត្ថប្រយោជន៍ និងសេវាកម្ម” នៅក្នុង សៀវភៅណែនាំនេះ។

ប្រសិនបើអ្នកមានសំណួរអំពីការថែទាំក្រៅបណ្តាញ ឬក្រៅតំបន់សេវា សូមទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំ អតិថិជនតាមរយៈលេខ តាមរយៈលេខ **1-888-285-7801 (TTY 711)**។ ប្រសិនបើការិយាល័យត្រូវ បានបិទ ហើយអ្នកត្រូវការជំនួយពីអ្នកតំណាង ចូរទូរសព្ទទៅលេខខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមរយៈលេខ **1-800-224-0336 (TTY 711)**។

ប្រសិនបើអ្នកត្រូវការការថែទាំបន្ទាន់ក្រៅតំបន់សេវារបស់ Anthem ចូរទៅកាន់មន្ទីរថែទាំបន្ទាន់ដែលនៅ ជិតបំផុត។ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅក្រៅ សហរដ្ឋអាមេរិក ហើយត្រូវការការថែទាំបន្ទាន់ Anthem នឹងមិនធានារ៉ាប់រងលើការថែទាំរបស់អ្នកទេ។ សម្រាប់ព័ត៌មានបន្ថែមអំពីការថែទាំបន្ទាន់ សូមអាន “ការថែទាំបន្ទាន់” នៅពេលក្រោយនៅក្នុងជំពូកនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។



### MCP គំរូដែលបានផ្ទេរសិទ្ធិ

Anthem ធ្វើការជាមួយវេជ្ជបណ្ឌិត អ្នកឯកទេស ឱសថស្ថាន មន្ទីរពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាព ដទៃទៀតមួយចំនួនធំ។ អ្នកផ្តល់សេវាមួយចំនួនទាំងនេះ ធ្វើការនៅក្នុងបណ្តាញ ជួនកាលត្រូវបានគេហៅថា “ក្រុមវេជ្ជសាស្ត្រ” ឬ “សមាគមអ្នកអនុវត្តវិជ្ជាជីវៈឯករាជ្យ (IPA)”។ អ្នកផ្តល់សេវាទាំងនេះ ក៏អាចជាប់កិច្ចសន្យាដោយផ្ទាល់ជាមួយនឹង Anthem ផងដែរ។

អ្នកផ្តល់សេវាថែទាំបឋម (PCP) របស់អ្នកនឹងបញ្ជូនអ្នកទៅកាន់អ្នកឯកទេស និងសេវាកម្មដែលមានទំនាក់ទំនងជាមួយក្រុមវេជ្ជសាស្ត្រ IPA ឬជាមួយ Anthem របស់នាង/គាត់។ ប្រសិនបើអ្នកទៅជួបអ្នកឯកទេសរួចហើយ ចូរពិភាក្សាជាមួយ PCP របស់អ្នក ឬទូរស័ព្ទទៅកាន់ មជ្ឈមណ្ឌលថែទាំអតិថិជន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក តាមរយៈលេខ **1-888-285-7801 (TTY 711)**។ មជ្ឈមណ្ឌលថែទាំអតិថិជន នឹងជួយដល់អ្នកក្នុងការជួបជាមួយអ្នកផ្តល់សេវានោះ ប្រសិនបើអ្នកមានសិទ្ធិទទួលបានការបន្តការថែទាំសុខភាព។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផ្នែកនៃការបន្តការថែទាំនៅក្នុងសៀវភៅណែនាំនេះ។

### របៀបដែលការថែទាំក្រោមការគ្រប់គ្រងដំណើរការ

Anthem គឺជាគម្រោងថែទាំក្រោមការគ្រប់គ្រង។ Anthem ផ្តល់ការថែទាំដល់សមាជិកដែលរស់នៅ ឬធ្វើការនៅក្នុងខោនធី Los Angeles។ នៅក្នុងការថែទាំក្រោមការគ្រប់គ្រង PCP របស់អ្នក អ្នកឯកទេស គ្លីនិក មន្ទីរពេទ្យ និងអ្នកផ្តល់សេវាផ្សេងទៀតធ្វើការរួមគ្នាដើម្បីថែទាំអ្នក។

Anthem ធ្វើកិច្ចសន្យាជាមួយក្រុមវេជ្ជសាស្ត្រដើម្បីផ្តល់ការថែទាំដល់សមាជិករបស់ Anthem។ ក្រុមវេជ្ជសាស្ត្រត្រូវបានបង្កើតឡើងដោយមានវេជ្ជបណ្ឌិតដែលជា PCP និងអ្នកឯកទេស។ ក្រុមវេជ្ជសាស្ត្រធ្វើការជាមួយអ្នកផ្តល់សេវាផ្សេងទៀតដូចជាមន្ទីរពិសោធន៍ និងអ្នកផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ។ ក្រុមវេជ្ជសាស្ត្រក៏មានទំនាក់ទំនងជាមួយនឹងមន្ទីរពេទ្យផងដែរ។ ពិនិត្យមើលបណ្ណសម្គាល់ Anthem របស់អ្នកសម្រាប់ឈ្មោះនៃ PCP ក្រុមវេជ្ជសាស្ត្រ និងមន្ទីរពេទ្យរបស់អ្នក។



ទូរស័ព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរស័ព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

នៅពេលអ្នកចូលរួមជាមួយ Anthem អ្នកជ្រើសរើស ឬត្រូវបានចាត់តាំងទៅ PCP។ PCP របស់អ្នកគឺជាផ្នែកនៃក្រុមវេជ្ជសាស្ត្រ។ PCP របស់អ្នក និងក្រុមវេជ្ជសាស្ត្រគ្រប់គ្រងការថែទាំសម្រាប់តម្រូវការវេជ្ជសាស្ត្រទាំងអស់របស់អ្នក។ PCP របស់អ្នកអាចបញ្ជូនអ្នកបន្តទៅកាន់អ្នកឯកទេស ឬការធ្វើតេស្តនៅមន្ទីរពិសោធន៍តាមវេជ្ជបញ្ជា និងការថតកាំរស្មីអ៊ិច។ ប្រសិនបើអ្នកត្រូវការសេវាកម្មដែលតម្រូវឱ្យមានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) Anthem ឬក្រុមវេជ្ជសាស្ត្ររបស់អ្នកនឹងពិនិត្យឡើងវិញនូវការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ហើយសម្រេចចិត្តថាតើត្រូវយល់ព្រមលើសេវាកម្មដែរឬទេ។

ក្នុងករណីភាគច្រើន អ្នកត្រូវទៅជួបអ្នកឯកទេស និងអ្នកមានវិជ្ជាជីវៈខាងសុខភាពផ្សេងទៀតដែលធ្វើការជាមួយក្រុមវេជ្ជសាស្ត្រដូចគ្នានឹង PCP របស់អ្នក។ លើកលែងតែករណីសង្គ្រោះបន្ទាន់ អ្នកក៏ត្រូវតែទទួលបានការថែទាំនៅមន្ទីរពេទ្យពីមន្ទីរពេទ្យដែលមានទំនាក់ទំនងជាមួយក្រុមវេជ្ជសាស្ត្ររបស់អ្នកផងដែរ។

ជូនកាល អ្នកប្រហែលជាត្រូវការសេវាកម្មដែលមិនមានពីអ្នកផ្តល់សេវានៅក្នុងក្រុមវេជ្ជសាស្ត្រ។ ក្នុងករណីនោះ PCP របស់អ្នកនឹងបញ្ជូនអ្នកបន្តទៅអ្នកផ្តល់សេវាដែលស្ថិតនៅក្នុងក្រុមវេជ្ជសាស្ត្រផ្សេងទៀត ឬនៅខាងក្រៅបណ្តាញ។ PCP របស់អ្នកនឹងស្នើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) សម្រាប់អ្នកទៅជួបអ្នកផ្តល់សេវានេះ។

ក្នុងករណីភាគច្រើន អ្នកត្រូវតែសុំការអនុញ្ញាតជាមុនពី PCP ក្រុមវេជ្ជសាស្ត្ររបស់អ្នក ឬ Anthem មុនពេលអ្នកអាចទៅជួបអ្នកផ្តល់សេវាក្រៅបណ្តាញ ឬអ្នកផ្តល់សេវាដែលមិនមែនជាផ្នែកនៃក្រុមវេជ្ជសាស្ត្ររបស់អ្នក។ អ្នកមិនបាច់ត្រូវការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) សម្រាប់សេវាសង្គ្រោះបន្ទាន់ សេវារៀបចំផែនការគ្រួសារ ឬសេវាសុខភាពផ្លូវចិត្តក្នុងបណ្តាញនោះទេ។

**សមាជិកដែលមានទាំង Medicare និង Medi-Cal**

ដោយសារតែអ្នកមានការធានារ៉ាប់រងពី Medicare ការថែទាំជាទៀងទាត់ (ល្អិតល្អន់) របស់អ្នកត្រូវបានធានារ៉ាប់រងតាមរយៈគម្រោង Medicare របស់អ្នក។ អ្នកជ្រើសរើស អ្នកផ្តល់សេវាថែទាំបឋម ជាមួយគម្រោង Medicare របស់អ្នក។ សូមមើលភស្តុតាងនៃការធានារ៉ាប់រងសម្រាប់គម្រោង Medicare របស់អ្នកដើម្បីស្វែងយល់អំពីតួនាទីរបស់អ្នកផ្តល់សេវាថែទាំបឋម អ្នកដែលអាចជា អ្នកផ្តល់សេវាថែទាំបឋម របៀប



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ផ្លាស់ប្តូរ អ្នកផ្តល់សេវាថែទាំបឋមរបស់អ្នក និងរបៀបទទួលបានការថែទាំ។ ភស្តុតាងនៃការធានារ៉ាប់រងរបស់ Medicare MCO ក៏នឹងមានព័ត៌មានលម្អិតអំពី Medicare និងអត្ថប្រយោជន៍អំពីឱសថតាមវេជ្ជបញ្ជារបស់អ្នក និងរបៀបដែលពួកគេធ្វើការរួមគ្នាជាមួយអត្ថប្រយោជន៍ Medicaid របស់អ្នក។ ប្រសិនបើអ្នកមានការធានារ៉ាប់រង Medicare ជាមួយអ្នកធានារ៉ាប់រង Medicare ផ្សេងទៀត សូមមើលសៀវភៅណែនាំ និងព័ត៌មានដែលពួកគេបានផ្ញើឱ្យអ្នក។

**តើខ្ញុំត្រូវនាំយកអ្វីខ្លះទៅជាមួយខ្ញុំសម្រាប់ការណាត់ជួបវេជ្ជបណ្ឌិតរបស់ខ្ញុំ?**

នៅពេលអ្នកទៅការិយាល័យវេជ្ជបណ្ឌិតសម្រាប់ការណាត់ជួបរបស់អ្នក សូមនាំយក៖

- បណ្ណសម្គាល់ Medicare ធម្មតារបស់អ្នក ឬបណ្ណសម្គាល់គម្រោង Medicare Advantage របស់អ្នក
- ប្រសិនបើគម្រោង Medicare របស់អ្នកគឺជាគម្រោង MCO Advantage សូមបង្ហាញបណ្ណសម្គាល់ MCO Advantage របស់អ្នក
- បណ្ណសម្គាល់ Medi-Cal របស់អ្នក
- ឱសថណាមួយដែលអ្នកកំពុងប្រើ
- កំណត់ត្រាអំពីការចាក់ថ្នាំបង្ការរបស់អ្នក

**វេជ្ជបណ្ឌិត**

អ្នកនឹងជ្រើសរើសវេជ្ជបណ្ឌិតពីបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់ Anthem ជា PCP របស់អ្នក។ វេជ្ជបណ្ឌិតដែលអ្នកជ្រើសរើសត្រូវតែជាអ្នកផ្តល់សេវាក្នុងបណ្តាញ។ ដើម្បីទទួលបានច្បាប់ចម្លងបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់អ្នកផ្តល់សេវា Anthem ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ

**1-888-285-7801 (TTY 711)**។ ឬស្វែងរកច្បាប់ចម្លងនេះនៅលើអនឡាញតាមរយៈ

**[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។

ប្រសិនបើអ្នកកំពុងជ្រើសរើស PCP របស់អ្នក អ្នកក៏គួរតែទូរសព្ទទៅកាន់ PCP ដែលអ្នកចង់បានដើម្បីធ្វើឱ្យប្រាកដថាពួកគេនឹងទទួលយកអ្នកជំងឺថ្មី។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។

ប្រសិនបើអ្នកធ្លាប់មានវេជ្ជបណ្ឌិតណាម្នាក់ មុនពេលអ្នកក្លាយជាសមាជិករបស់ Anthem ហើយវេជ្ជបណ្ឌិតនោះមិនមែនជាផ្នែកមួយនៃបណ្តាញរបស់ Anthem ទេ អ្នកប្រហែលជាអាចរក្សាទុកវេជ្ជបណ្ឌិតនោះសម្រាប់រយៈពេលកំណត់ណាមួយបាន។ នេះត្រូវបានហៅថាការបន្តការថែទាំ។ អ្នកអាចអានបន្ថែមអំពីការបន្តការថែទាំនៅក្នុងសៀវភៅណែនាំនេះ។ ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។


ប្រសិនបើអ្នកត្រូវការអ្នកឯកទេស PCP របស់អ្នកនឹងបញ្ជូនអ្នកបន្តទៅកាន់អ្នកឯកទេសក្នុងបណ្តាញរបស់ Anthem។ អ្នកឯកទេសខ្លះមិនតម្រូវឱ្យមានការបញ្ជូនបន្តទេ។ សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ជូនបន្តសូមអាន “ការបញ្ជូនបន្ត” នៅពេលក្រោយនៅក្នុងជំពូកនេះ។

សូមចងចាំថា ប្រសិនបើអ្នកមិនជ្រើសរើស PCP មួយទេ Anthem នឹងជ្រើសរើសមួយសម្រាប់អ្នក លុះត្រាតែអ្នកមានការធានារ៉ាប់រងសុខភាពដ៏ទូលំទូលាយផ្សេងទៀតបន្ថែមពីលើ Medi-Cal។ អ្នកដឹងអំពីតម្រូវការថែទាំសុខភាពរបស់អ្នកច្បាស់បំផុត ដូច្នេះវាជារឿងល្អបំផុតដែលអ្នកជ្រើសរើសខ្លួនឯង។ ប្រសិនបើអ្នកស្ថិតនៅទាំងក្នុង Medicare និង Medi-Cal ឬប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពដ៏ទូលំទូលាយផ្សេងទៀត អ្នកមិនចាំបាច់ជ្រើសរើស PCP ពី Anthem ទេ។

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរ PCP របស់អ្នក អ្នកត្រូវតែជ្រើសរើស PCP មួយពីបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់ Anthem។ ត្រូវប្រាកដថា PCP នឹងទទួលយកអ្នកជំងឺថ្មី។ ដើម្បីផ្លាស់ប្តូរ PCP របស់អ្នក ចូរទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)** ឬចូរទៅ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

### មន្ទីរពេទ្យ

នៅក្នុងការសង្គ្រោះបន្ទាន់ ចូរទូរសព្ទទៅកាន់លេខ **911** ឬទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។ ប្រសិនបើវាមិនស្ថិតនៅក្នុងករណីអាសន្នទេ ហើយអ្នកត្រូវការការថែទាំនៅមន្ទីរពេទ្យ PCP របស់អ្នក នឹងសម្រេចថាតើអ្នកត្រូវទៅមន្ទីរពេទ្យណាមួយ។ អ្នកនឹងត្រូវទៅកាន់មន្ទីរពេទ្យដែល PCP របស់អ្នកប្រើ

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

និងស្ថិតនៅក្នុងបណ្តាញអ្នកផ្តល់សេវារបស់ Anthem។ បញ្ជីឈ្មោះអ្នកផ្តល់សេវារាយឈ្មោះមន្ទីរពេទ្យ នៅក្នុងបណ្តាញរបស់ Anthem។

### អ្នកឯកទេសសុខភាពរបស់ស្ត្រី

អ្នកអាចទៅជួបអ្នកឯកទេសសុខភាពរបស់ស្ត្រីនៅក្នុងបណ្តាញរបស់ Anthem សម្រាប់ភាពចាំបាច់លើការ ថែទាំដែលមានការធានារ៉ាប់រងដើម្បីផ្តល់សេវាថែទាំជាប្រចាំរបស់ស្ត្រី។ អ្នកមិនត្រូវការការបញ្ជូនបន្ត ឬការ អនុញ្ញាតពី PCP របស់អ្នកដើម្បីទទួលបានសេវាកម្មទាំងនេះទេ។ សម្រាប់ជំនួយក្នុងការស្វែងរកអ្នកឯក ទេសសុខភាពស្ត្រី អ្នកអាចទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ អ្នកអាចទូរសព្ទទៅខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមលេខ **1-800-224-0336 (TTY 711)**។

### បញ្ជីឈ្មោះអ្នកផ្តល់សេវា

បញ្ជីឈ្មោះអ្នកផ្តល់សេវារបស់ Anthem រាយឈ្មោះអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់ Anthem។ បណ្តាញគឺជាក្រុមអ្នកផ្តល់សេវា ដែលធ្វើការជាមួយ Anthem។

បញ្ជីឈ្មោះអ្នកផ្តល់សេវារបស់Anthem រាយឈ្មោះមន្ទីរពេទ្យ PCP អ្នកឯកទេស គ្រូពេទ្យជាគិលានុប ដ្ឋាយិកា ពេទ្យឆ្មបជាគិលានុបដ្ឋាយិកា ជំនួយការគ្រូពេទ្យ អ្នកផ្តល់សេវាផែនការគ្រួសារ FQHC អ្នកផ្តល់ សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ សេវា និងការគាំទ្ររយៈពេលវែងក្រោមការ គ្រប់គ្រង (MLTSS) មជ្ឈមណ្ឌលផ្តល់កំណើតទារកក្រៅមន្ទីរពេទ្យ (FBC) IHCP និង RHC។

បញ្ជីឈ្មោះអ្នកផ្តល់សេវាមានឈ្មោះអ្នកផ្តល់សេវាក្នុងបណ្តាញ អ្នកឯកទេស អាសយដ្ឋាន លេខទូរសព្ទ ម៉ោងធ្វើការ និងភាសានិយាយរបស់ Anthem។ វាប្រាប់ថាតើអ្នកផ្តល់សេវានោះនឹងទទួលអ្នកជំងឺថ្មីដែរឬ ទេ។ វាក៏ផ្តល់ជូននូវលទ្ធភាពប្រើប្រាស់ជារូបវន្តសម្រាប់អគារផងដែរ ដូចជា ចំណត ច្រកផ្លូវពីជាន់មួយទៅ ជាន់មួយទៀត ជណ្តើរមានបង្គាន់ដៃ និងបន្ទប់ទឹកដែលមានទ្វារធំទូលាយ និងរចនាសម្រាប់ចាប់តោង។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ដើម្បីស្វែងយល់បន្ថែមអំពីការអប់រំ ការបណ្តុះបណ្តាល និងវិញ្ញាបនបត្រពីក្រុមប្រឹក្សាភិបាល ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

អ្នកអាចស្វែងរកបញ្ជីឈ្មោះអ្នកផ្តល់សេវាលើអនឡាញតាមរយៈ [lacare.org](http://lacare.org)។

ប្រសិនបើអ្នកត្រូវការបញ្ជីឈ្មោះអ្នកផ្តល់សេវាដែលបានបោះពុម្ព ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមរយៈលេខ **1-888-285-7801 (TTY 711)**។

អ្នកអាចស្វែងរកបញ្ជីឱសថស្ថានដែលធ្វើការជាមួយ Medi-Cal Rx នៅក្នុងបញ្ជីឱសថស្ថានរបស់ Medi-Cal Rx នៅ៖ <https://medi-calrx.dhcs.ca.gov/home/>។ អ្នកក៏អាចស្វែងរកឱសថស្ថានដែលនៅជិតអ្នកដោយការទូរសព្ទទៅ Medi-Cal Rx តាមរយៈលេខ **1-800-977-2273 (TTY 1-800-977-2273)** ហើយ ចុចលេខ 7 ឬលេខ 711។

### លទ្ធភាពទទួលបានការថែទាំទាន់ពេលវេលា

អ្នកផ្តល់សេវាក្នុងបណ្តាញរបស់អ្នកត្រូវតែផ្តល់លទ្ធភាពទទួលបានការថែទាំទាន់ពេលវេលាដោយផ្អែកលើតម្រូវការថែទាំសុខភាពរបស់អ្នក។ ជាអប្បបរមា ពួកគេត្រូវតែផ្តល់ជូនអ្នកនូវការណាត់ជួបដែលបានរាយក្នុងពេលវេលាកំណត់នៅក្នុងតារាងខាងក្រោម។

ប្រភេទនៃការណាត់ជួប	អ្នកគួរតែអាចទទួលបានការណាត់ជួបនៅក្នុង៖
ការណាត់ជួបសម្រាប់ការថែទាំបន្ទាន់ដែលមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)	48 ម៉ោង
ការណាត់ជួបសម្រាប់ការថែទាំបន្ទាន់ដែលមិនទាមទារការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)	96 ម៉ោង



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រភេទនៃការណាត់ជួប	អ្នកគួរតែអាចទទួលបានការណាត់ជួបនៅក្នុង៖
ការណាត់ជួបសម្រាប់ការថែទាំបឋម (ជាប្រចាំ) មិនបន្ទាន់	10 ថ្ងៃនៃថ្ងៃធ្វើការ
ការណាត់ជួបអ្នកឯកទេស (ជាប្រចាំ) មិនបន្ទាន់	15 ថ្ងៃនៃថ្ងៃធ្វើការ
ការណាត់ជួបសម្រាប់ការថែទាំជាមួយអ្នកផ្តល់សេវាសុខភាពផ្លូវចិត្ត (ជាប្រចាំ) មិនបន្ទាន់	10 ថ្ងៃនៃថ្ងៃធ្វើការ
ការណាត់ជួបសម្រាប់ការថែទាំតាមដានជាមួយអ្នកផ្តល់សេវាសុខភាពផ្លូវចិត្ត (ជាប្រចាំ) មិនបន្ទាន់	រយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការចំពោះការណាត់ជួបចុងក្រោយ
ការណាត់ជួប (ជាប្រចាំ) មិនបន្ទាន់ សម្រាប់សេវា (ជំនួយ) បន្ទាប់បន្សំសម្រាប់រោគវិនិច្ឆ័យ ឬការព្យាបាលរហូស ជំងឺ ឬអាការសុខភាពផ្សេងទៀត	15 ថ្ងៃនៃថ្ងៃធ្វើការ

ស្តង់ដារនៃពេលវេលារង់ចាំផ្សេងទៀត	អ្នកគួរតែអាចទទួលបានការភ្ជាប់ទំនាក់ទំនងក្នុង៖
ពេលវេលារង់ចាំតាមទូរសព្ទរបស់មជ្ឈមណ្ឌលថែទាំអតិថិជនក្នុងម៉ោងធ្វើការធម្មតា	10 នាទី
ពេលវេលារង់ចាំតាមទូរសព្ទសម្រាប់ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7	រយៈពេល 30 នាទី (ភ្ជាប់ទំនាក់ទំនងជាមួយគិលានុបដ្ឋាយិកា)

ជូនកាល ការរង់ចាំយូរជាងនេះសម្រាប់ការថែទាំមិនមែនជាបញ្ហានោះ។ អ្នកផ្តល់សេវារបស់អ្នកអាចផ្តល់ឱ្យអ្នកនូវពេលវេលារង់ចាំយូរជាងនេះ ប្រសិនបើវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកទេនោះ។ វាត្រូវតែបានកត់សម្គាល់នៅក្នុងកំណត់ត្រារបស់អ្នកថា ពេលវេលារង់ចាំយូរជាងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់សុខ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

ភាពរបស់អ្នកនោះទេ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកចង់រង់ចាំការណាត់ជួបនៅពេលក្រោយដែលសមស្របនឹងកាលវិភាគរបស់អ្នកជាងនេះ ឬទៅជួបអ្នកផ្តល់សេវាផ្សេងទៀតតាមជម្រើសរបស់អ្នក អ្នកផ្តល់សេវារបស់អ្នក ឬ Anthem របស់អ្នកនឹងគោរពបំណងប្រាថ្នារបស់អ្នក។

វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំកាលវិភាគជាក់លាក់សម្រាប់សេវាបង្ការ ការថែទាំតាមដានសម្រាប់ស្ថានភាពដែលកំពុងបន្ត ឬការបញ្ជូនបន្តទៅអ្នកឯកទេស ដោយអាស្រ័យលើតម្រូវការរបស់អ្នក។

ចូរប្រាប់យើងខ្ញុំថា តើអ្នកត្រូវការសេវាអ្នកបកប្រែផ្ទាល់មាត់នៅពេលអ្នកទូរសព្ទទៅ Anthem ឬនៅពេលអ្នកទទួលបានសេវាដែលមានការធានារ៉ាប់រងដែរឬទេ។ សេវាអ្នកបកប្រែផ្ទាល់មាត់ រួមទាំងភាសាសញ្ញាអាចរកបានដោយមិនគិតថ្លៃសម្រាប់អ្នក។ យើងមិនលើកទឹកចិត្តយ៉ាងដាច់ខាតចំពោះការប្រើប្រាស់អនឺតិជន ឬសមាជិកគ្រួសារជាអ្នកបកប្រែផ្ទាល់មាត់។ ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មអ្នកបកប្រែផ្ទាល់មាត់ដែលយើងផ្តល់ជូន ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកត្រូវការសេវាអ្នកបកប្រែផ្ទាល់មាត់ រួមទាំងភាសាសញ្ញា នៅឱសថស្ថាននៃ Medi-Cal Rx ចូរទូរសព្ទទៅផ្នែកបម្រើសេវាអតិថិជននៃ Medi-Cal Rx តាមរយៈលេខ **1-800-977-2273** បាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកប្រើប្រាស់ TTY អាចទូរសព្ទទៅលេខ **711** ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច។

### រយៈពេលធ្វើដំណើរ ឬចម្ងាយទៅកន្លែងថែទាំ

Anthem ត្រូវអនុវត្តតាមស្តង់ដារពេលវេលាធ្វើដំណើរ ឬចម្ងាយសម្រាប់ការថែទាំរបស់អ្នក។ ស្តង់ដារទាំងនោះ ជួយធ្វើឱ្យប្រាកដថា អ្នកអាចទទួលបានការថែទាំដោយពុំចាំបាច់ធ្វើដំណើររយៈពេលយូរ ឬឆ្ងាយពេកពីកន្លែងដែលអ្នករស់នៅ។ ស្តង់ដារចម្ងាយ និងពេលធ្វើដំណើរអាស្រ័យលើខោនធីដែលអ្នករស់នៅ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។



ប្រសិនបើ Anthem មិនអាចផ្តល់ការថែទាំជូនអ្នកក្នុងស្តង់ដារជាមួយ និងពេលធ្វើដំណើរទាំងនេះទេ DHCS អាចអនុញ្ញាតឱ្យមានស្តង់ដារមួយផ្សេងទៀតហៅថា ស្តង់ដារលទ្ធភាពជំនួស។ សម្រាប់ស្តង់ដារពេលវេលា ឬចម្ងាយរបស់ Anthem សម្រាប់កន្លែងដែលអ្នករស់នៅ សូមចូលមើល [lacare.org](http://lacare.org)។ ឬទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកត្រូវការការថែទាំពីអ្នកផ្តល់សេវាដែលមានទីតាំងនៅឆ្ងាយពីកន្លែងដែលអ្នករស់នៅ ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ**1-888-285-7801 (TTY 711)**។ ពួកគេអាចជួយអ្នករកការថែទាំពីអ្នកផ្តល់សេវាដែលនៅជិតអ្នកជាង។ ប្រសិនបើ Anthem មិនអាចស្វែងរកការថែទាំសម្រាប់អ្នកពីអ្នកផ្តល់សេវាដែលនៅជិតជាងអ្នកទេ អ្នកអាចស្នើសុំ Anthem ឱ្យរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់អ្នកដើម្បីទៅជួបអ្នកផ្តល់សេវារបស់អ្នក ទោះបីជាអ្នកផ្តល់សេវានោះស្ថិតនៅឆ្ងាយពីកន្លែងដែលអ្នករស់នៅក៏ដោយ។

ប្រសិនបើអ្នកត្រូវការជំនួយជាមួយអ្នកផ្តល់សេវាតាមឱសថស្ថាន ចូរទូរសព្ទទៅ Medi-Cal Rx តាមរយៈលេខ **1-800-977-2273 (TTY 1-800-977-2273)** ហើយចុចលេខ **7** ឬលេខ **711**។

វាត្រូវបានចាត់ទុកថានៅឆ្ងាយ ប្រសិនបើអ្នកមិនអាចទៅជួបអ្នកផ្តល់សេវានោះនៅក្នុងស្តង់ដារជាមួយ និងពេលធ្វើដំណើររបស់ Anthem សម្រាប់ខោនធីរបស់អ្នក ដោយមិនគិតពីស្តង់ដារលទ្ធភាពជំនួសណាមួយ ដែល Anthem អាចប្រើសម្រាប់លេខកូដតំបន់របស់អ្នកនោះឡើយ។

## ការណាត់ជួប

នៅពេលអ្នកត្រូវការការថែទាំសុខភាព៖

- ចូរទូរសព្ទទៅ PCP របស់អ្នក
- សូមត្រៀមលេខបណ្ណសម្គាល់ Anthem របស់អ្នកឱ្យបានរួចរាល់នៅពេលកំពុងទូរសព្ទ
- ផ្ញើសារទុកដោយមានឈ្មោះ និងលេខទូរសព្ទរបស់អ្នក ប្រសិនបើការិយាល័យបិទ




ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ចូរយកបណ្ណសម្គាល់ BIC និងបណ្ណសម្គាល់ Anthem របស់អ្នកសម្រាប់ការណាត់ជួបរបស់អ្នក។
- ស្នើសុំមធ្យោបាយធ្វើដំណើរទៅកាន់ការណាត់ជួបរបស់អ្នក ប្រសិនបើចាំបាច់
- ស្នើសុំជំនួយផ្នែកភាសា ឬការបកប្រែភាសាផ្ទាល់មាត់ដែលចាំបាច់ មុនពេលការណាត់ជួបរបស់អ្នក ដើម្បីទទួលបានសេវាកម្មនៅចំពេលជួបពិនិត្យរបស់អ្នក
- ត្រូវមកឱ្យទាន់ពេលវេលាសម្រាប់ការណាត់ជួបរបស់អ្នក មកដល់មុនពីរបីនាទីដើម្បីចុះឈ្មោះបំពេញទម្រង់បែបបទ និងឆ្លើយសំណួរណាមួយដែល PCP របស់អ្នកអាចសួរ
- ទូរសព្ទមកភ្លាមៗ ប្រសិនបើអ្នកមិនអាចមកតាមការណាត់ជួបរបស់អ្នក ឬយឺតយ៉ាវ
- សូមត្រៀមសំណួរ និងព័ត៌មានអំពីថ្នាំរបស់អ្នកឱ្យបានរួលរាល់

ប្រសិនបើអ្នកមានករណីអាសន្ន ចូរទូរសព្ទទៅលេខ **911** ឬទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដែលនៅជិតបំផុត។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការសម្រេចចិត្តថាតើអ្នកត្រូវការការថែទាំបន្ទាន់ដោយរបៀបណាហើយ PCP របស់អ្នកមិនមានពេលនិយាយជាមួយអ្នកបានទេ ចូរទូរសព្ទទៅខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមរយៈលេខ **1-800-224-0336 (TTY 711)**។

### ការទៅកាន់ការណាត់ជួបរបស់អ្នក

ប្រសិនបើអ្នកមិនមានវិធីដើម្បីទៅ និងមកពីការណាត់ជួបរបស់អ្នកសម្រាប់សេវាកម្មដែលមានការធានារ៉ាប់រងទេនោះ Anthem អ្នកអាចជួយរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់អ្នកបាន។ អាស្រ័យលើស្ថានភាពរបស់អ្នក អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់មធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ ឬមធ្យោបាយធ្វើដំណើរមិនមែនផ្នែកវេជ្ជសាស្ត្រ។ សេវាមធ្យោបាយធ្វើដំណើរទាំងនេះមិនមែនសម្រាប់ភាពអាសន្នទេ ហើយអាចមានសម្រាប់អ្នកដោយមិនគិតថ្លៃ។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកមានករណីអាសន្ន ចូរទូរសព្ទទៅលេខ **911**។ មធ្យោបាយធ្វើដំណើរអាចរកបានសម្រាប់សេវាកម្ម និងការណាត់ជួបដែលមិនទាក់ទងនឹងការថែទាំក្នុងគ្រាអាសន្ន។ ពួកគេអាចមានសម្រាប់អ្នកដោយឥតគិតថ្លៃ។

ដើម្បីស្វែងយល់បន្ថែម សូមអាន “អត្ថប្រយោជន៍នៃមធ្យោបាយធ្វើដំណើរសម្រាប់ស្ថានភាពដែលមិនមែនភាពអាសន្ន” ខាងក្រោម។

## ការលុបចោល និងកំណត់កាលវិភាគឡើងវិញ

ប្រសិនបើអ្នកមិនអាចទៅតាមការណាត់ជួបបានទេ ចូរទូរសព្ទទៅការិយាល័យរបស់អ្នកផ្តល់សេវារបស់អ្នកភ្លាមៗ។ វេជ្ជបណ្ឌិតភាគច្រើនសុំឱ្យអ្នកទូរសព្ទទៅឱ្យបាន 24 ម៉ោង (1 ថ្ងៃធ្វើការ) មុនពេលការណាត់ជួបរបស់អ្នក ប្រសិនបើអ្នកត្រូវលុបចោលការណាត់នោះ។ ប្រសិនបើអ្នកខកខានការណាត់ជួបម្តងហើយម្តងទៀត វេជ្ជបណ្ឌិតរបស់អ្នកអាចបញ្ឈប់ផ្តល់ការថែទាំដល់អ្នក ហើយអ្នកនឹងត្រូវស្វែងរកវេជ្ជបណ្ឌិតថ្មី។

## ការទូទាត់ប្រាក់

អ្នក **មិន** ចាំបាច់បង់ថ្លៃសេវាដែលមានការរ៉ាប់រងទេ លុះត្រាតែអ្នកមានចំណែកនៃថ្លៃចំណាយសម្រាប់ការថែទាំរយៈពេលវែង។ ដើម្បីស្វែងយល់បន្ថែម សូមអាន “សម្រាប់សមាជិកដែលមានការថែទាំរយៈពេលវែង និងចំណែកនៃថ្លៃចំណាយ” នៅក្នុងជំពូកទី 2។ ក្នុងករណីភាគច្រើន អ្នកនឹងមិនទទួលបានវិក្កយបត្រគិតប្រាក់ពីអ្នកផ្តល់សេវាឡើយ។ អ្នកត្រូវតែបង្ហាញប័ណ្ណសម្គាល់ Anthem និងប័ណ្ណសម្គាល់ BIC នៃ Medi-Cal របស់អ្នក នៅពេលអ្នកទទួលបានសេវាថែទាំសុខភាព ឬវេជ្ជបញ្ជាណាមួយ ដូច្នេះអ្នកផ្តល់សេវារបស់អ្នកដឹងថាត្រូវចេញវិក្កយបត្រឱ្យអ្នកណា។ អ្នកអាចនឹងទទួលបាន ឯកសារពន្យល់អំពីអត្ថប្រយោជន៍ (EOB) ឬសេចក្តីថ្លែងការណ៍ពីអ្នកផ្តល់សេវារបស់អ្នក។ EOB និងសេចក្តីថ្លែងការណ៍ ពុំមែនជាវិក្កយបត្រទេ។




ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកទទួលបានវិក្កយបត្រ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ ប្រសិនបើអ្នកទទួលបានវិក្កយបត្រមួយសម្រាប់វេជ្ជបញ្ជា សូមទូរសព្ទទៅ Medi-Cal Rx តាមរយៈលេខ **1-800-977-2273 (TTY 1-800-977-2273)** ហើយចុចលេខ **7** ឬលេខ **711**។ ឬចូលទៅកាន់គេហទំព័ររបស់ Medi-Cal Rx តាមរយៈ <https://medi-calrx.dhcs.ca.gov/home/>។

ប្រាប់ពី Anthem ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានគិតថ្លៃ កាលបរិច្ឆេទសេវាកម្ម និងមូលហេតុនៃ វិក្កយបត្រនេះ។ អ្នកមិនចាំបាច់បង់ប្រាក់ឱ្យអ្នកផ្តល់សេវាសម្រាប់ចំនួនទឹកប្រាក់ដែលបានដាក់ដោយ Anthem សម្រាប់សេវាដែលមានការធានារ៉ាប់រងណាមួយឡើយ។ អ្នកត្រូវតែទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem មុនពេលអ្នកទៅជួបអ្នកផ្តល់សេវាក្រៅបណ្តាញ លើកលែងតែនៅពេល៖

- ក្នុងករណីដែលអ្នកត្រូវការសេវាសង្គ្រោះបន្ទាន់ សូមចុចទៅលេខ 911 ឬទៅមន្ទីរពេទ្យដែល នៅជិតបំផុត
- អ្នកត្រូវការសេវារៀបចំផែនការគ្រួសារ ឬសេវាកម្មទាក់ទងនឹងការធ្វើតេស្តរកមេរោគឆ្លងតាម ការរួមភេទ ក្នុងករណីនេះអ្នកអាចទៅកាន់អ្នកផ្តល់សេវា Medi-Cal ណាមួយដោយមិនចាំបាច់ មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)ឡើយ
- អ្នកត្រូវការសេវាសុខភាពផ្លូវចិត្ត ក្នុងករណីនេះ អ្នកអាចទៅកាន់អ្នកផ្តល់សេវាក្នុងបណ្តាញ ឬទៅកាន់អ្នកផ្តល់គម្រោងសុខភាពផ្លូវចិត្តតាមខោនធីដោយគ្មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)

ប្រសិនបើអ្នកទទួលបានការថែទាំពីអ្នកផ្តល់សេវាក្រៅបណ្តាញ ហើយអ្នកមិនបានទទួលការយល់ព្រមជា មុន (ការអនុញ្ញាតជាមុន) ពី L.A. Care ទេនោះ អ្នកប្រហែលជាត្រូវបង់ប្រាក់សម្រាប់ការថែទាំដែលអ្នកបាន ទទួល។ ប្រសិនបើអ្នកត្រូវការការថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រពីអ្នកផ្តល់សេវាក្រៅបណ្តាញ ពីព្រោះការ ថែទាំនោះមិនមាននៅក្នុងបណ្តាញ Anthem នោះអ្នកនឹងមិនចាំបាច់បង់ប្រាក់ទេ ដរាបណាការថែទាំគឺជា សេវាកម្ម Medi-Cal ដែលមានការធានារ៉ាប់រង ហើយអ្នកបានទទួលការយល់ព្រមជាមុន (ការអនុញ្ញាតជា

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

មុន) ពី Anthem សម្រាប់បញ្ហានេះ។ ដើម្បីស្វែងយល់បន្ថែមអំពីការថែទាំក្នុងគ្រាអាសន្ន ការថែទាំបន្ទាន់ និងសេវាបែបសម្ងាត់ សូមមើលចំណងជើងទាំងនោះនៅក្នុងជំពូកនេះ។

ប្រសិនបើអ្នកទទួលបានវិក្កយបត្រទឹកប្រាក់ ឬត្រូវបានស្នើសុំឱ្យបង់ប្រាក់រួមដែលអ្នកមិនគិតថាអ្នកត្រូវបង់ នោះ សូមទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកបង់វិក្កយបត្រ ហើយអ្នកអាចដាក់ពាក្យទាមទារសំណងជាមួយ Anthem បាន។ អ្នកនឹងត្រូវប្រាប់ Anthem ជាលាយលក្ខណ៍អក្សរថាហេតុអ្វីបានជាអ្នកត្រូវបង់ ប្រាក់សម្រាប់ទំនិញ ឬសេវានោះ។ Anthem នឹងសម្រេចចិត្តថាតើអ្នកអាចទទួលបានប្រាក់មកវិញដែរឬទេ។

សម្រាប់សំណួរ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើអ្នកទទួលបានសេវាកម្មនៅក្នុងប្រព័ន្ធកិច្ចការអតីតយុទ្ធជន ឬទទួលបានសេវាដែលមិនមាន ការធានារ៉ាប់រង ឬគ្មានការអនុញ្ញាត ដែលនៅខាងក្រៅរដ្ឋ California អ្នកអាចនឹងទទួលខុសត្រូវលើ ការទូទាត់ប្រាក់។

Anthem នឹងមិនសងប្រាក់អ្នកវិញទេ ប្រសិនបើ៖

- សេវាកម្មមិនត្រូវបានធានារ៉ាប់រងពី Medi-Cal ដូចជាសេវាកែសម្រួលជាដើម
- អ្នកមានចំណែកនៃថ្លៃចំណាយ Medi-Cal ដែលមិនបានបំពេញតាមលក្ខខណ្ឌ
- អ្នកបានទៅជួបវេជ្ជបណ្ឌិតដែលមិនទទួលយក Medi-Cal ហើយអ្នកបានចុះហត្ថលេខាលើ ទម្រង់បែបបទ ដែលនិយាយថាអ្នកចង់ជួបពិនិត្យ ហើយអ្នកនឹងបង់ប្រាក់តាមវិធីណាក៏ដោយ សម្រាប់សេវាកម្មដោយខ្លួនឯង
- អ្នកបានស្នើសុំគម្រោងបង់សងវិញសម្រាប់ការបង់ប្រាក់រួមសម្រាប់វេជ្ជបញ្ជា ដែលត្រូវបាន ធានារ៉ាប់រងដោយគម្រោង Medicare ផ្នែក D របស់អ្នក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

## ការបញ្ជូនបន្ត


ប្រសិនបើអ្នកត្រូវការអ្នកឯកទេសសម្រាប់ការថែទាំរបស់អ្នក PCP របស់អ្នក ឬអ្នកឯកទេសផ្សេងទៀតនឹងផ្តល់ឱ្យអ្នកនូវការបញ្ជូនបន្តទៅកាន់អ្នកឯកទេសនោះ។ អ្នកឯកទេសគឺជាអ្នកផ្តល់សេវាដែលផ្តោតលើសេវាថែទាំសុខភាពមួយប្រភេទ។ វេជ្ជបណ្ឌិតដែលបញ្ជូនអ្នកបន្តនោះនឹងធ្វើការជាមួយអ្នកដើម្បីជ្រើសរើសអ្នកឯកទេស។ ដើម្បីជួយធ្វើឱ្យប្រាកដថាអ្នកអាចទៅជួបអ្នកឯកទេសទាន់ពេលវេលា DHCS កំណត់ពេលវេលាសម្រាប់សមាជិកដើម្បីទទួលបានការណាត់ជួប។ ពេលវេលាកំណត់ទាំងនេះត្រូវបានរាយក្នុង “លទ្ធភាពទទួលបានការថែទាំទាន់ពេលវេលា” នៅក្នុងសៀវភៅណែនាំនេះ។ ការិយាល័យ PCP របស់អ្នកអាចជួយអ្នករៀបចំការណាត់ជួបជាមួយនឹងអ្នកឯកទេសបាន។

សេវាកម្មផ្សេងទៀតដែលត្រូវការការបញ្ជូនបន្តរួមមាន និតិវិធីព្យាបាលក្នុងការិយាល័យវេជ្ជបណ្ឌិត ការថតកាំរស្មីអ៊ិច និងការធ្វើតេស្តនៅមន្ទីរពិសោធន៍។

PCPរបស់អ្នកអាចផ្តល់ជូនអ្នកនូវទម្រង់បែបបទដែលត្រូវយកទៅកាន់វេជ្ជបណ្ឌិតឯកទេស។ វេជ្ជបណ្ឌិតឯកទេសនឹងបំពេញទម្រង់បែបបទនោះ ហើយបញ្ជូនវាត្រឡប់មកកាន់ PCP របស់អ្នកវិញ។ វេជ្ជបណ្ឌិតឯកទេសនឹងព្យាបាលអ្នកក្នុងរយៈពេលមួយដែលគេយល់ថាអ្នកត្រូវការការព្យាបាល។

ប្រសិនបើអ្នកមានបញ្ហាសុខភាពអ្វីមួយ ដែលត្រូវការការថែទាំវេជ្ជសាស្ត្រពិសេសរយៈពេលវែង អ្នកអាចនឹងត្រូវការការបញ្ជូនបន្តជាអចិន្ត្រៃយ៍។ នេះមានន័យថា អ្នកអាចទៅកាន់វេជ្ជបណ្ឌិតឯកទេសដដែលនោះលើសពីមួយលើកដោយពុំចាំបាច់ទទួលបានការបញ្ជូនបន្តជារៀងរាល់លើក។

ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានការបញ្ជូនបន្តជាអចិន្ត្រៃយ៍ ឬចង់បានច្បាប់ចម្លងគោលការណ៍បញ្ជូនបន្តរបស់ Anthem សូមទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

អ្នកមិនចាំបាច់ត្រូវការនូវការបញ្ជូនបន្តទេសម្រាប់៖

- ការជួបពិនិត្យជាមួយនឹង PCP
- ការទៅជួបពិនិត្យផ្នែកសម្ភព/រោគស្ត្រី (OB/GYN)
- ជំនួបមើលថែបន្ទាន់ ឬករណីអាសន្ន
- សេវាមានលក្ខណៈសម្ងាត់សម្រាប់មនុស្សពេញវ័យដូចជា ការថែទាំការបំពានលើផ្លូវភេទ។
- សេវាកម្មរៀបចំផែនការគ្រួសារ (ដើម្បីស្វែងយល់បន្ថែម សូមទូរសព្ទទៅការិយាល័យព័ត៌មានផែនការគ្រួសារ និងសេវាបញ្ជូនបន្តតាមលេខ 1-800-942-1054)
- ការធ្វើតេស្ត និងការពិគ្រោះយោបល់អំពីមេរោគអេដស៍ (12 ឆ្នាំឡើងទៅ)។
- សេវាកម្មជំងឺកាមរោគ (12 ឆ្នាំ ឡើងទៅ)។
- សេវាកម្មព្យាបាលដោយចាប់សរសៃ និងសន្លាក់ (ការបញ្ជូនបន្តអាចត្រូវបានទាមទារនៅពេលផ្តល់ដោយ FQHC ក្រៅបណ្តាញ RHC និង IHCP)
- ការវាយតម្លៃសុខភាពផ្លូវចិត្តដំបូង
- ការព្យាបាលសុខភាពផ្លូវចិត្តដែលកំពុងបន្ត

អនីតិជនក៏អាចទទួលបានសេវាសុខភាពផ្លូវចិត្ត សេវាបែបសម្ងាត់ និងសេវាបញ្ជាប្រើប្រាស់សារធាតុញៀនសម្រាប់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យជាក់លាក់ផងដែរ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ។ ដើម្បីស្វែងយល់បន្ថែម សូមអាន “សេវាមានការយល់ព្រមសម្រាប់អនីតិជន” នៅក្នុងជំពូកនេះ និង “សេវាព្យាបាលបញ្ហានៃការប្រើសារធាតុញៀន” នៅក្នុងជំពូកទី 4 នៃសៀវភៅណែនាំនេះ។

### ការបញ្ជូនបន្តតាមច្បាប់សមធម៌ថែទាំជំងឺមហារីករដ្ឋ California

ការព្យាបាលជំងឺមហារីកដ៏ស្មុគស្មាញនេះ គឺផ្អែកលើកត្តា ជាច្រើន។ បញ្ហាទាំងនោះរួមមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការទទួលបាន ការព្យាបាលទាន់ពេលវេលាពីគ្រូពេទ្យឯកទេសជំងឺមហារីក ប្រសិនបើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកស្មុគស្មាញច្បាប់សមធម៌ថែទាំជំងឺមហារីករដ្ឋ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

California ប្តឹងអនុញ្ញាតឱ្យអ្នកស្នើសុំការបញ្ជូនបន្តពីវេជ្ជបណ្ឌិតរបស់អ្នកដើម្បីទទួលបានការព្យាបាលពី មជ្ឈមណ្ឌលផ្នែកវេជ្ជសាស្ត្រជំងឺមហារីកក្នុងបណ្តាញដែលបានកំណត់ដោយវិទ្យាស្ថានមហារីកជាតិ (NCI) - កម្មវិធីស្រាវជ្រាវជំងឺមហារីកសហគមន៍ NCI (NCORP) - ទីតាំងសាខា ឬមជ្ឈមណ្ឌលសិក្សា ជំងឺមហារីកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។

ប្រសិនបើ Anthem មិនមានមជ្ឈមណ្ឌលជំងឺមហារីកដែលបានចាត់តាំង នៅក្នុងបណ្តាញទេនោះ Anthem នឹងអនុញ្ញាតឱ្យអ្នកធ្វើការស្នើសុំការបញ្ជូនបន្ត ដើម្បីទទួលបានការព្យាបាលជំងឺមហារីកពី មជ្ឈមណ្ឌល ក្រៅបណ្តាញមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងនេះនៅរដ្ឋ California ប្រសិនបើមជ្ឈមណ្ឌលក្រៅបណ្តា ញមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងនោះ និង Anthem យល់ព្រមលើការទូទាត់លុះត្រាតែអ្នកជ្រើសរើស អ្នកផ្តល់សេវាព្យាបាលជំងឺមហារីកផ្សេងទៀត។

ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកនោះ សូមទាក់ទង Anthem ដើម្បីស្វែងយល់ ថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មពីមជ្ឈមណ្ឌលជំងឺមហារីកមួយក្នុងចំណោម មជ្ឈមណ្ឌលទាំងនេះដែរឬទេ។

ត្រៀមខ្លួនដើម្បីឈប់ជក់បារីបានហើយឬនៅ? ដើម្បីស្វែងយល់អំពីសេវាកម្មជា ភាសាអង់គ្លេស ចូរទូរសព្ទទៅលេខ 1-800-300-8086។ សម្រាប់ភាសាអេ ស្ប៉ាញ សូមទូរសព្ទទៅលេខ 1-800-600-8191។  
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ [www.kickitca.org](http://www.kickitca.org)។

### ការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)

សម្រាប់ប្រភេទការថែទាំមួយចំនួន PCP ឬវេជ្ជបណ្ឌិតឯកទេសរបស់អ្នកនឹងត្រូវស្នើសុំ Anthem ឱ្យអនុញ្ញាតមុនពេលអ្នកទទួលបានការថែទាំ។ នេះត្រូវបានគេហៅថា ការស្នើសុំការយល់ព្រមជាមុន



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



ឬការអនុញ្ញាតជាមុន។ នេះមានន័យថា Anthemត្រូវតែប្រាកដថាការថែទាំគឺចាំបាច់ខាងវេជ្ជសាស្ត្រ (ត្រូវការចាំបាច់)។

សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រត្រូវមានលក្ខណៈសមហេតុផល និងចាំបាច់ដើម្បីការពារអាយុជីវិតរបស់អ្នក ការពារអ្នកពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬពិការភាព ឬកាត់បន្ថយការឈឺចាប់ធ្ងន់ធ្ងរពីជំងឺ ឬការរងរបួសដែល បានធ្វើរោគវិនិច្ឆ័យឃើញ។ សម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ សេវា Medi-Calរួមបញ្ចូល ទាំងការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដើម្បីព្យាបាល ឬជួយសម្រាលជំងឺ ឬស្ថានភាពរាងកាយ ឬផ្លូវចិត្ត។

សេវាខាងក្រោមនេះត្រូវការការយល់ព្រមជាមុនជានិច្ច (ការអនុញ្ញាតជាមុន) សូម្បីតែអ្នកទទួលបានវាពី អ្នកផ្តល់សេវាណាម្នាក់នៅក្នុងបណ្តាញក៏ដោយ ៖

- ការសម្រាកនៅមន្ទីរពេទ្យ ប្រសិនបើមិនមែនជាគ្រាអាសន្ន។
- សេវានានានៅក្រៅតំបន់សេវារបស់ Anthem ប្រសិនបើមិនមែនជាការថែទាំក្នុងគ្រាអាសន្ន ឬបន្ទាន់ទេនោះ
- ការវះកាត់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ
- ការថែទាំរយៈពេលវែង ឬសេវាគិលានុបដ្ឋាយិកាជំនាញនៅមន្ទីរព្យាបាល
- ការព្យាបាលឯកទេស ការថែទាំរូបភាព ការធ្វើតេស្ត និងនីតិវិធី
- សេវាដឹកជញ្ជូនវេជ្ជសាស្ត្រនៅពេលដែលវាមិនមែនជាករណីអាសន្ន។
- ការវះកាត់ប្តូរសរីរាង្គចាំបាច់

សេវាថែទាំសង្គ្រោះបន្ទាន់មិនតម្រូវឱ្យមានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) នោះទេ។

នៅក្រោមក្រមសុខភាព និងសុវត្ថិភាព ផ្នែក 1367.01(h)(1) Anthem មានរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការពីពេលដែល Anthem ទទួលបានន័ត្តមានសមហេតុផលដែលចាំបាច់ដើម្បីសម្រេចចិត្ត (យល់ព្រម ឬបដិសេធ) ការស្នើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។ សម្រាប់សំណើដែល



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

អ្នកផ្តល់សេវាបានធ្វើ ឬនៅពេលដែល គម្រោង Anthem រកឃើញថាការអនុវត្តតាមពេលវេលាស្តង់ដារអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ឬសុខភាព ឬសមត្ថភាពរបស់អ្នកក្នុងការទទួលបាន ការថែរក្សា ឬទទួលបានមុខងារអតិបរិមា គម្រោង Anthem នឹងធ្វើការសម្រេចចិត្ត (រហ័ស) លើការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) យ៉ាងឆាប់រហ័ស។

Anthem នឹងជូនដំណឹងឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមដែលស្ថានភាពសុខភាពរបស់អ្នកអាចនឹងត្រូវការ ហើយមិនឱ្យលើសពី 72 ម៉ោង ក្រោយពីទទួលបានការស្នើសុំសេវាឡើយ។


បុគ្គលិកគ្លីនិក ឬវេជ្ជសាស្ត្រ ដូចជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងឱសថការីពិនិត្យមើលសំណើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

Anthem មិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកត្រួតពិនិត្យក្នុងការបដិសេធ ឬយល់ព្រមលើការធានារ៉ាប់រង ឬសេវាកម្មតាមមធ្យោបាយណាមួយឡើយ។ ប្រសិនបើ Anthem មិនយល់ព្រមចំពោះសំណើ Anthemនឹងធ្វើលិខិតអំពីសេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) មួយច្បាប់ដល់អ្នក។ NOA នឹងប្រាប់អ្នកពីរបៀបដាក់បណ្តឹងឧទ្ធរណ៍ ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចនេះ។

Anthem នឹងទាក់ទងអ្នកប្រសិនបើ Anthem ត្រូវការព័ត៌មានបន្ថែមឬពេលវេលាបន្ថែមដើម្បីពិនិត្យមើលសំណើរបស់អ្នក។

អ្នកមិនត្រូវការការអនុម័តជាមុន (ការអនុម័តមុន) សម្រាប់ការថែទាំក្នុងគ្រាអាសន្នទេ ទោះបីជាវានៅក្រៅបណ្តាញ ឬក្រៅតំបន់សេវារបស់អ្នកក៏ដោយ។ ការនេះរួមមាន ការឈឺពោះសម្រាល និងការសម្រាល ប្រសិនបើអ្នកមានផ្ទៃពោះ។ អ្នកមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) សម្រាប់សេវាថែទាំសម្ងាត់មួយចំនួននោះទេ។ ដើម្បីស្វែងយល់បន្ថែមអំពីសេវាថែទាំសម្ងាត់ សូមចូលទៅអាន “ការថែទាំសម្ងាត់” នៅខាងក្រោមក្នុងជំពូកនេះ។

សម្រាប់សំណួរអំពីការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

## យោបល់ទីពីរ

ពីរ អំពីការថែទាំដែលអ្នកផ្តល់សេវារបស់អ្នកនិយាយថា អ្នកត្រូវការ ឬអំពីរោគវិនិច្ឆ័យ ឬផែនការព្យាបាលរបស់អ្នក។ ឧទាហរណ៍ អ្នកអាចនឹងចង់បានយោបល់ទីពីរ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាការធ្វើរោគវិនិច្ឆ័យរបស់អ្នកត្រឹមត្រូវ អ្នកមិនប្រាកដថាអ្នកត្រូវការការព្យាបាល ឬការវះកាត់តាមវេជ្ជបញ្ជា ឬអ្នកបានព្យាយាមគោរពតាមផែនការព្យាបាល ហើយវាពុំមានប្រសិទ្ធភាព។

ប្រសិនបើអ្នកចង់ទទួលបានមតិទីពីរ យើងនឹងបញ្ជូនអ្នកទៅកាន់អ្នកផ្តល់សេវានៅក្នុងបណ្តាញដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលអាចផ្តល់ឱ្យអ្នកនូវមតិទីពីរបាន។ សម្រាប់ជំនួយក្នុងការជ្រើសរើសអ្នកផ្តល់សេវា ទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

Anthem នឹងទូទាត់សម្រាប់យោបល់ទីពីរ ប្រសិនបើអ្នក ឬអ្នកផ្តល់សេវាក្នុងបណ្តាញរបស់អ្នកស្នើសុំវា ហើយអ្នកទទួលបានយោបល់ទីពីរពីអ្នកផ្តល់សេវាក្នុងបណ្តាញ។ អ្នកមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem ដើម្បីទទួលបានយោបល់ទីពីរពីអ្នកផ្តល់សេវាក្នុងបណ្តាញនោះទេ។ អ្នកផ្តល់សេវាក្នុងបណ្តាញរបស់អ្នកអាចជួយអ្នកឱ្យទទួលបានការបញ្ជូនបន្តសម្រាប់យោបល់ទីពីរ ប្រសិនបើអ្នកត្រូវការ។

ប្រសិនបើមិនមានអ្នកផ្តល់សេវាក្នុងបណ្តាញរបស់ Anthem ដែលអាចផ្តល់ឱ្យអ្នកនូវមតិយោបល់ទីពីរទេនោះ Anthem នឹងបង់ប្រាក់សម្រាប់យោបល់ទីពីរពីអ្នកផ្តល់សេវាក្រៅបណ្តាញ។ Anthem នឹងប្រាប់អ្នកក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកផ្តល់សេវាដែលអ្នកជ្រើសរើសសម្រាប់មតិយោបល់ទីពីរត្រូវបានយល់ព្រម។ ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ ធ្ងន់ខ្លាំង ឬប្រឈមនឹងការគំរាមកំហែងភ្លាមៗ និងធ្ងន់ធ្ងរចំពោះសុខភាពរបស់អ្នក រួមមាន ប៉ុន្តែមិនកំណត់ត្រឹម ការបាត់បង់អាយុជីវិត អវៈយវៈ ឬផ្នែកដ៏សំខាន់នៃរាងកាយ ឬមុខងាររាងកាយនោះ Anthem នឹងប្រាប់អ្នកក្នុងរយៈពេល 72 ម៉ោង។

ប្រសិនបើ Anthem បដិសេធសំណើរបស់អ្នកសម្រាប់មតិទីពីរនោះ អ្នកអាចដាក់បណ្តឹងសាទុក្ខបាន។ ដើម្បីស្វែងយល់បន្ថែមអំពីបណ្តឹងសាទុក្ខ សូមអាន “បណ្តឹងតវ៉ា” នៅក្នុងជំពូកទី 6 នៃសៀវភៅណែនាំនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

## ការថែទាំដែលមានលក្ខណៈសម្ងាត់

### សេវាមានការយល់ព្រមសម្រាប់អនីតិជន

ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកអាចទទួលបានសេវាកម្មមួយចំនួនដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាល។ សេវាកម្មទាំងនេះត្រូវបានគេហៅថាសេវាមានការយល់ព្រមសម្រាប់អនីតិជន។

អ្នកអាចទទួលបានសេវាកម្មទាំងនេះដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលរបស់អ្នក៖

- សេវាទាក់ទងនឹងបទល្មើសផ្លូវភេទ រួមទាំងការថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល
- ការមានផ្ទៃពោះ
- ការរៀបចំផែនការគ្រួសារ និងការពន្យារកំណើត
- សេវារំលូតកូន

ប្រសិនបើអ្នកមានអាយុ 12 ឆ្នាំ ឬចាស់ជាងនេះ អ្នកក៏អាចទទួលបានសេវាកម្មទាំងនេះដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលរបស់អ្នក៖

- សេវាថែទាំសុខភាពផ្លូវចិត្តអ្នកអ្នកជំងឺក្រៅ សម្រាប់៖
  - ការបំពានផ្លូវភេទ
  - ទំនាក់ទំនងផ្លូវភេទនៃអ្នកជាប់សាច់ឈាមគ្នា
  - ការរំលោភបំពានផ្លូវការ
  - ការរំលោភបំពានលើកុមារ
  - នៅពេលអ្នកមានគំនិតធ្វើបាបខ្លួនឯង ឬដល់អ្នកដទៃ
- ការបង្ការ ការធ្វើតេស្ត ការព្យាបាលមេរោគអេដស៍ (HIV)/ជំងឺអេដស៍ (AIDS)
- ការបង្ការ ការធ្វើតេស្ត ការព្យាបាលជំងឺកាមរោគ
- ការព្យាបាលបញ្ហានៃការប្រើប្រាស់សារធាតុញៀន



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

- ដើម្បីស្វែងយល់បន្ថែម សូមអាន “សេវាព្យាបាលបញ្ហានៃការប្រើសារធាតុញៀន” នៅក្នុងជំពូកទី 4 នៃសៀវភៅណែនាំនេះ។

សម្រាប់ការធ្វើតេស្តការមានផ្ទៃពោះ សេវារៀបចំផែនការគ្រួសារ ការពន្យារកំណើត ឬសេវាជំងឺកាមរោគ វេជ្ជបណ្ឌិត ឬគ្លីនិកមិនចាំបាច់នៅក្នុងបណ្តាញរបស់ Anthem ឡើយ។ អ្នកអាចជ្រើសរើសអ្នកផ្តល់សេវារបស់ Medi-Cal ណាមួយ ហើយទៅរកពួកគេសម្រាប់សេវាកម្មទាំងនេះ ដោយគ្មានការបញ្ជូនបន្ត ឬការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

សម្រាប់សេវាមានការយល់ព្រមសម្រាប់អនីតិជនដែលមិនមែនជាសេវាសុខភាពផ្លូវចិត្តឯកទេស អ្នកអាចទៅកាន់អ្នកផ្តល់សេវាក្នុងបណ្តាញដោយគ្មានការបញ្ជូនបន្ត និងដោយគ្មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។ PCP របស់អ្នកមិនចាំបាច់បញ្ជូនអ្នកបន្តទេ ហើយអ្នកមិនចាំបាច់ទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem ដើម្បីទទួលបានសេវាផ្តល់ការយល់ព្រមអនីតិជនដែលមានការធានារ៉ាប់រងនោះទេ។

សេវាមានការយល់ព្រមសម្រាប់អនីតិជនដែលជាសេវាសុខភាពផ្លូវចិត្តឯកទេសមិនត្រូវបានធានារ៉ាប់រងនេះទេ។ សេវាសុខភាពផ្លូវចិត្តឯកទេសត្រូវបានធានារ៉ាប់រងដោយគម្រោងសុខភាពផ្លូវចិត្តប្រចាំខោនធីសម្រាប់ខោនធីដែលអ្នករស់នៅ។

អនីតិជនអាចនិយាយជាមួយអ្នកតំណាងជាលក្ខណៈឯកជនអំពីកង្វល់សុខភាពរបស់ពួកគេដោយទូរសព្ទទៅកាន់ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមរយៈលេខ **1-800-224-0336 (TTY 711)**។

Anthem នឹងមិនធ្វើព័ត៌មានអំពីការទទួលបានសេវាសម្ងាត់ទៅឱ្យពួកម្តាយ ឬអាណាព្យាបាលឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបស្នើសុំការទំនាក់ទំនងសម្ងាត់ទាក់ទងនឹងសេវាកម្មសម្ងាត់ សូមអាន “សេចក្តីជូនដំណឹងអំពីការអនុវត្តឯកជនភាព” នៅក្នុងជំពូកទី 7 នៃសៀវភៅណែនាំនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

### សេវាថែទាំសម្ងាត់សម្រាប់មនុស្សពេញវ័យ

ក្នុងនាមជាមនុស្សពេញវ័យម្នាក់មានអាយុ 18 ឆ្នាំឡើងទៅ អ្នកអាចជាមិនចង់ទៅជួប PCP របស់អ្នកសម្រាប់ការថែទាំសម្ងាត់ ឬលក្ខណៈឯកជនមួយចំនួនឡើយ។ អ្នកអាចជ្រើសរើសវេជ្ជបណ្ឌិត ឬគ្លីនិកណាមួយសម្រាប់ការថែទាំប្រភេទទាំងនេះ៖

- ការរៀបចំផែនការគ្រួសារ និងការពន្យារកំណើត រួមទាំងការក្រៀមសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ
- ការធ្វើតេស្ត និងពិគ្រោះភាពមានផ្ទៃពោះ
- ការធ្វើតេស្ត និងបង្ការមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)
- ការបង្ការ ការធ្វើតេស្ត ការព្យាបាលជំងឺកាមរោគ
- ការថែទាំការបំពានផ្លូវភេទ
- សេវាវិលតកូនសម្រាប់អ្នកជំងឺមិនស្នាក់នៅព្យាបាល

សម្រាប់ការថែទាំសម្ងាត់ វេជ្ជបណ្ឌិត ឬគ្លីនិកមិនចាំបាច់ស្ថិតនៅក្នុងបណ្តាញរបស់ Anthem នោះទេ។ អ្នកអាចជ្រើសរើសទៅកាន់អ្នកផ្តល់សេវារបស់ Medi-Cal ណាមួយសម្រាប់សេវាកម្មទាំងនេះដោយគ្មានការបញ្ជូនបន្ត ឬការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem។ ប្រសិនបើអ្នកបានទទួលការថែទាំដែលមិនត្រូវបានរាយនាមនៅទីនេះថាជាការថែទាំសម្ងាត់ពីអ្នកផ្តល់សេវាក្រៅបណ្តាញ អ្នកប្រហែលជាត្រូវបង់ប្រាក់សម្រាប់ការថែទាំនោះ។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកវេជ្ជបណ្ឌិត ឬគ្លីនិកសម្រាប់សេវាកម្មទាំងនេះ ឬជំនួយក្នុងការទទួលបានសេវាកម្មទាំងនេះ (រួមទាំងមធ្យោបាយធ្វើដំណើរ) សូមទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។ ឬសូមទូរសព្ទទៅខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមលេខ **1-800-224-0336 (TTY 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

Anthem នឹងមិនបង្ហាញព័ត៌មានវេជ្ជសាស្ត្រទាក់ទងនឹងសេវាសម្ងាត់ដល់សមាជិកផ្សេងទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអ្នកដែលជាសមាជិកដែលទទួលបានការថែទាំនោះទេ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបស្នើសុំការទំនាក់ទំនងសម្ងាត់ទាក់ទងនឹងសេវាកម្មសម្ងាត់ សូមអាន “សេចក្តីជូនដំណឹងអំពីការអនុវត្តឯកជនភាព” នៅក្នុងជំពូកទី 7។

### ការជំទាស់ផ្នែកសីលធម៌

អ្នកផ្តល់សេវាមួយចំនួនមានការជំទាស់ផ្នែកសីលធម៌ចំពោះសេវាដែលបានធានារ៉ាប់រងមួយចំនួន។ ពួកគេមានសិទ្ធិមិនផ្តល់ជូនសេវា ដែលបានធានារ៉ាប់រងមួយចំនួន ប្រសិនបើពួកគេមិនឯកភាពនឹងសេវាទាំងនេះ។ ប្រសិនបើអ្នកផ្តល់សេវារបស់អ្នកមានការជំទាស់ខាងសីលធម៌ ពួកគេនឹងជួយអ្នកស្វែងរកអ្នកផ្តល់សេវាផ្សេងទៀតសម្រាប់សេវាកម្មដែលត្រូវការ។ Anthem ក៏អាចជួយអ្នកស្វែងរកអ្នកផ្តល់សេវាផងដែរ។ មន្ទីរពេទ្យ និងអ្នកផ្តល់សេវាមួយចំនួនមិនផ្តល់សេវាកម្មមួយ ឬច្រើនក្នុងចំណោមសេវាកម្មទាំងនេះទេ បើទោះបីជាសេវាកម្មទាំងនេះត្រូវបានធានារ៉ាប់រងដោយ Medi-Cal ក៏ដោយ៖

- ផែនការគ្រួសារ
- សេវាពន្យារកំណើតរួមទាំងការពន្យារកំណើតករណីបន្ទាន់
- ការពន្យារកំណើតអចិន្ត្រៃយ៍ រួមទាំងការដាក់កងក្នុងស្បូន នៅពេលឈឺពោះសម្រាល និងពេលសម្រាល
- ការព្យាបាលឱ្យមានកូន
- ការរំលូតកូន

ដើម្បីប្រាកដថាអ្នកជ្រើសរើសអ្នកផ្តល់សេវាដែលអាចផ្តល់ឱ្យអ្នកនូវការថែទាំដែលអ្នក និងគ្រួសាររបស់អ្នកត្រូវការ សូមទូរសព្ទទៅវេជ្ជបណ្ឌិត ក្រុមវេជ្ជសាស្ត្រ សមាគមអនុវត្តវិជ្ជាជីវៈឯករាជ្យ ឬគ្លីនិកដែលអ្នកចង់បាន។ ឬទូរសព្ទទៅ Anthem តាមលេខ **1-888-285-7801 (TTY 711)**។ សួរថាតើអ្នកផ្តល់សេវាអាច ហើយនឹងផ្តល់សេវាកម្មដែលអ្នកត្រូវការដែរឬទេ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

សេវាទាំងនេះមានចំពោះអ្នក។ Anthem នឹងធ្វើឱ្យប្រាកដថាអ្នក និងសមាជិកគ្រួសាររបស់អ្នកអាច ប្រើអ្នកផ្តល់សេវា (វេជ្ជបណ្ឌិត មន្ទីរពេទ្យ គ្លីនិក) ដែលនឹងផ្តល់ឱ្យអ្នកនូវការថែទាំដែលអ្នកត្រូវការ។ ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយក្នុងការស្វែងរកអ្នកផ្តល់សេវា សូមទូរសព្ទទៅ Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)**។

## ការថែទាំបន្ទាន់

ការថែទាំបន្ទាន់មិនមែនសម្រាប់ស្ថានភាពអាសន្ន ឬគំរាមកំហែងដល់អាយុជីវិតឡើយ។ សេវាទាំងនេះ គឺជាសេវាដែលអ្នកត្រូវការដើម្បីទប់ស្កាត់ការខូចខាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកពីជំងឺ របួស ឬផល វិបាកនៃស្ថានភាពណាមួយ ដែលអ្នកធ្លាប់ឆ្លងកាត់រួចមកហើយ។ ការណាត់ជួបអំពីការថែទាំបន្ទាន់ភាគ ច្រើនមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) នោះទេ។ ប្រសិនបើអ្នកស្នើសុំការណាត់ជួប អំពីការថែទាំបន្ទាន់ អ្នកនឹងទទួលបានការណាត់ជួបក្នុងរយៈពេល 48 ម៉ោង។ ប្រសិនបើសេវាកម្មថែទាំ បន្ទាន់ដែលអ្នកត្រូវការទាមទារឱ្យមានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) អ្នកនឹងទទួលបានការ ណាត់ជួបក្នុងរយៈពេល 96 ម៉ោងបន្ទាប់ពីការស្នើសុំរបស់អ្នក។

សម្រាប់ការថែទាំបន្ទាន់ សូមទូរសព្ទទៅ PCP របស់អ្នក។ ប្រសិនបើអ្នកមិនអាចទាក់ទង PCP របស់អ្នក សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។ ឬអ្នកអាច ទូរសព្ទទៅខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមរយៈលេខ **1-800-224-0336 (TTY 711)** ដើម្បីស្វែង យល់ពីកម្រិតនៃការថែទាំដែលល្អបំផុតសម្រាប់អ្នក។

ប្រសិនបើអ្នកត្រូវការការថែទាំបន្ទាន់ក្រៅតំបន់ សូមទៅកាន់មន្ទីរថែទាំបន្ទាន់ដែលនៅជិតបំផុត។

តម្រូវការការថែទាំបន្ទាន់អាចជា៖

- ផ្តាសាយ
- ឈឺបំពង់ក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។



- គ្រុនក្តៅ
- ឈឺត្រចៀក
- គ្រុចសាច់ដុំ
- សេវាសម្ភព

អ្នកត្រូវតែទទួលបានសេវាថែទាំបន្ទាន់ពីអ្នកផ្តល់សេវាក្នុងបណ្តាញ នៅពេលអ្នកនៅក្នុងតំបន់សេវារបស់ Anthem។ អ្នកមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) សម្រាប់ការថែទាំបន្ទាន់ពីអ្នកផ្តល់សេវាក្នុងបណ្តាញនៅក្នុងតំបន់សេវារបស់ Anthem ឡើយ។ ប្រសិនបើអ្នកស្ថិតនៅក្រៅតំបន់សេវារបស់ Anthem ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិក អ្នកមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ដើម្បីទទួលបានការថែទាំបន្ទាន់នោះទេ។

សូមទៅកាន់មន្ទីរថែទាំបន្ទាន់ដែលនៅជិតបំផុត។ Medi-Cal មិនធានារ៉ាប់រងលើសេវាថែទាំបន្ទាន់នៅខាងក្រៅ United States។ ប្រសិនបើអ្នកកំពុងធ្វើដំណើរនៅខាងក្រៅសហរដ្ឋអាមេរិក ហើយត្រូវការការថែទាំបន្ទាន់ នោះយើងនឹងមិនធានារ៉ាប់រងលើការថែទាំរបស់អ្នកទេ។

ប្រសិនបើអ្នកត្រូវការការថែទាំសុខភាពផ្លូវចិត្តជាបន្ទាន់ សូមទូរសព្ទទៅគម្រោងសុខភាពផ្លូវចិត្តប្រចាំខោនធីរបស់អ្នក ឬមជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ ទូរសព្ទទៅគម្រោងសុខភាពផ្លូវចិត្តប្រចាំខោនធីរបស់អ្នក ឬអង្គការសុខភាពអាកប្បកិរិយាដែលមាននៅក្នុងគម្រោង Anthem របស់អ្នកបានគ្រប់ពេលវេលា 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។ ដើម្បីស្វែងរកលេខទូរសព្ទឥតគិតថ្លៃរបស់ខោនធីទាំងអស់តាមអនឡាញ សូមចូលទៅកាន់៖ <http://www.dhcs.ca.gov/individuals/Pages/MHPContactList.aspx>។

ប្រសិនបើអ្នកទទួលបានឱសថដែលជាផ្នែកមួយនៃការជួបពិនិត្យការថែទាំបន្ទាន់ដែលមានការធានារ៉ាប់រងរបស់អ្នក Anthem នឹងធានារ៉ាប់រងឱសថទាំងនោះដែលជាផ្នែកមួយនៃការជួបពិនិត្យដែលមានការធានារ៉ាប់រងរបស់អ្នក។ ប្រសិនបើអ្នកផ្តល់សេវាថែទាំបន្ទាន់របស់អ្នកផ្តល់ឱ្យអ្នកនូវវេជ្ជបញ្ជាដើម្បីយកទៅឱស



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ថវិកា Medi-Cal Rx នឹងសម្រេចថាតើវាត្រូវបានធានារ៉ាប់រងដែរឬទេ។ ដើម្បីស្វែងយល់បន្ថែមអំពី Medi-Cal Rx សូមអាន “ឱសថមានវេជ្ជបញ្ជាដែលធានារ៉ាប់រងដោយ Medi-Cal Rx” នៅក្នុង “កម្មវិធី និងសេវាកម្ម Medi-Cal ផ្សេងទៀត” នៅក្នុងជំពូកទី 4។

## ការថែទាំក្នុងគ្រាអាសន្ន

សម្រាប់ការថែទាំគ្រាអាសន្ន សូមទូរសព្ទទៅលេខ **911** ឬទៅបន្ទប់សង្គ្រោះបន្ទាន់ (ER) ដែលនៅជិតបំផុត។ សម្រាប់ការថែទាំក្នុងគ្រាអាសន្ន អ្នកមិនត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem នោះទេ។

នៅខាងក្នុងសហរដ្ឋអាមេរិក រួមទាំងដែនដីសហរដ្ឋអាមេរិកណាមួយ អ្នកមានសិទ្ធិប្រើមន្ទីរពេទ្យណាមួយ ឬសេវាផ្សេងទៀតសម្រាប់ការថែទាំក្នុងគ្រាអាសន្ន។

ប្រសិនបើអ្នកស្ថិតនៅក្រៅសហរដ្ឋអាមេរិក មានតែការថែទាំក្នុងគ្រាអាសន្នដែលត្រូវការការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេស Canada និង Mexico ប៉ុណ្ណោះដែលត្រូវបានធានារ៉ាប់រង។ ការថែទាំក្នុងគ្រាអាសន្ន និងការថែទាំផ្សេងទៀតនៅក្នុងប្រទេសផ្សេងទៀតមិនត្រូវបានធានារ៉ាប់រងនោះទេ។

ការថែទាំក្នុងគ្រាអាសន្នគឺសម្រាប់ស្ថានភាពវេជ្ជសាស្ត្រដែលគំរាមកំហែងដល់អាយុជីវិត។ ការថែទាំនេះគឺសម្រាប់ជំងឺ ឬរបួសណាមួយ ដែលមនុស្សសាមញ្ញ (សមហេតុសមផល) ណាម្នាក់ (មិនមែនជាអ្នកមានវិជ្ជាជីវៈផ្នែកថែទាំសុខភាព) ដែលមានចំណេះដឹងមធ្យមផ្នែកសុខភាព និងឱសថអាចរំពឹងថា ប្រសិនបើអ្នកមិនទទួលបានការថែទាំភ្លាមៗទេនោះ អ្នកនឹងដាក់សុខភាពរបស់អ្នក (ឬសុខភាពរបស់ទារកមិនទាន់កើតរបស់អ្នក) ឱ្យប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ នេះរួមបញ្ចូលទាំងហានិភ័យនៃការខូចខាតធ្ងន់ធ្ងរដល់មុខងាររាងកាយ សរីរាង្គរាងកាយ ឬផ្នែករាងកាយរបស់អ្នក។ ឧទាហរណ៍ទាំងនេះរួមមាន ប៉ុន្តែមិនកំណត់ត្រឹម៖



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ការឈឺពោះសម្រាលយ៉ាងសកម្ម
- បាក់ឆ្អឹង
- ការឈឺចាប់ធ្ងន់ធ្ងរ
- ឈឺទ្រូង
- ពិបាកដកដង្ហើម
- រលាកធ្ងន់ធ្ងរ
- ការប្រើឱសថលើសកម្រិត
- ដួលសន្លប់
- ហូរឈាមធ្ងន់ធ្ងរ
- អាការៈសង្គ្រោះបន្ទាន់ផ្នែកចិត្តសាស្ត្រ ដូចជាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ឬគំនិតចង់ធ្វើអត្តឃាត (នេះអាចត្រូវបានធានារ៉ាប់រងដោយគម្រោងសុខភាពផ្លូវចិត្តរបស់ខោនធី)

កុំទៅកាន់បន្ទប់ ER សម្រាប់ការថែទាំជាប្រចាំ ឬការថែទាំដែលមិនចាំបាច់ភ្លាមៗ។ អ្នកគួរទទួលបានការថែទាំជាប្រចាំពី PCPរបស់អ្នកដែលស្គាល់អ្នកបានច្បាស់បំផុត។ ប្រសិនបើអ្នកមិនប្រាកដថាតើស្ថានភាពជំងឺរបស់អ្នកស្ថិតនៅក្នុងការគ្រោះអាសន្នដែរឬយ៉ាងណានោះ សូមទូរសព្ទទៅកាន់ PCP របស់អ្នក។ អ្នកអាចទូរសព្ទទៅខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមលេខ **1-800-224-0336 (TTY 711)**។

ប្រសិនបើអ្នកត្រូវការការថែទាំបន្ទាន់នៅឆ្ងាយពីផ្ទះ សូមទៅបន្ទប់សង្គ្រោះបន្ទាន់ (ER) ដែលនៅជិតបំផុតបើទោះបីជាវាមិនស្ថិតនៅក្នុងបណ្តាញរបស់ Anthem ក៏ដោយ។ ប្រសិនបើអ្នកទៅកាន់បន្ទប់ ER សូមស្នើសុំពួកគេឱ្យទូរសព្ទទៅ Anthem។ អ្នក ឬមន្ទីរពេទ្យដែលទទួលឱ្យអ្នកសម្រាកព្យាបាលហៅទូរសព្ទទៅ Anthem ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីអ្នកទទួលបានការថែទាំក្នុងគ្រោះអាសន្ន។ ប្រសិនបើអ្នកកំពុងធ្វើដំណើរនៅខាងក្រៅសហរដ្ឋអាមេរិក ក្រៅពីទៅប្រទេស Canada ឬ Mexico ហើយត្រូវការការថែទាំក្នុងគ្រោះអាសន្ន Anthem នឹងមិនធានារ៉ាប់រងលើការថែទាំរបស់អ្នកឡើយ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ប្រសិនបើអ្នកត្រូវការការដឹកជញ្ជូនក្នុងករណីអាសន្ន សូមហៅមកកាន់លេខ **911**។ អ្នកមិនចាំបាច់សួរ PCP របស់អ្នក ឬ Anthem មុនពេលអ្នកទៅកាន់បន្ទប់ ER ឡើយ។

ប្រសិនបើអ្នកត្រូវការការថែទាំនៅក្នុងមន្ទីរពេទ្យក្រៅបណ្តាញបន្ទាប់ពីស្ថានភាពអាសន្នរបស់អ្នក (ការថែទាំក្រោយពេលសុខភាពមានស្ថេរភាព) មន្ទីរពេទ្យនឹងទូរសព្ទទៅកាន់ Anthem។

**សូមចងចាំថា៖** កុំទូរសព្ទទៅលេខ **911** លុះត្រាតែវាជាករណីអាសន្ន។ ទទួលការថែទាំក្នុងគ្រាអាសន្ន សម្រាប់តែក្នុងគ្រាអាសន្នបន្ទាន់ប៉ុណ្ណោះ មិនមែនសម្រាប់ការថែទាំជាប្រចាំ ឬជំងឺកម្រិតស្រាលដូចជា ផ្តាសាយ ឬឈឺបំពង់កឡើយ។ ប្រសិនបើវាជាករណីអាសន្ន សូមហៅទូរសព្ទទៅកាន់លេខ **911** ឬទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដែលនៅជិតបំផុត។

ខ្សែទូរសព្ទគិលានុបដ្ឋាយិកា **24/7** របស់ Anthem ផ្តល់ឱ្យអ្នកនូវព័ត៌មាន និងជំនួយវេជ្ជសាស្ត្រដោយឥតគិតថ្លៃបាន **24** ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃនៃឆ្នាំ។ សូមទូរសព្ទទៅលេខ **1-800-224-0336 (TTY 711)** បាន **24** ម៉ោងក្នុងមួយថ្ងៃ **7** ថ្ងៃក្នុងមួយសប្តាហ៍។

## ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7

ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 របស់ Anthem អាចផ្តល់ឱ្យអ្នកនូវព័ត៌មាន និងជំនួយវេជ្ជសាស្ត្រដោយឥតគិតថ្លៃបាន **24** ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃនៃឆ្នាំ។ ឬសូមទូរសព្ទទៅខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 តាមលេខ **1-800-224-0336 (TTY 711)** ទៅកាន់៖

- ពិភាក្សាជាមួយគិលានុបដ្ឋាយិកាដែលនឹងឆ្លើយសំណួរវេជ្ជសាស្ត្រនានា ផ្តល់ការណែនាំអំពីការថែទាំ និងជួយអ្នកក្នុងការសម្រេចចិត្តថាតើអ្នកគួរតែទៅជួបអ្នកផ្តល់សេវាថែទាំភ្លាមៗឬយ៉ាងណា។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ទទួលបានជំនួយជាមួយលក្ខខណ្ឌវេជ្ជសាស្ត្រ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺហឺត រួមទាំងជំនួយថែទាំអ្នកផ្តល់សេវាប្រភេទណាដែលត្រឹមនឹងស្ថានភាពរបស់អ្នក។

ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 **មិនអាចជួយលើការណាត់ជួបគ្លីនិក** ឬការបើកឱសថបន្ថែមបានទេ។ សូមទូរសព្ទទៅការិយាល័យរបស់អ្នកផ្តល់សេវារបស់អ្នក ប្រសិនបើអ្នកត្រូវការជំនួយជាមួយបញ្ហាទាំងនេះ។ គិលានុបដ្ឋាយិកានឹងជួយអ្នកជាភាសារបស់អ្នកដោយមិនគិតថ្លៃពីអ្នក។ លេខខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7 របស់អ្នកត្រូវបានរាយនៅលើបណ្ណសម្គាល់គម្រោងសុខភាពរបស់អ្នក។


### សេចក្តីបង្គាប់ជាមុន

សេចក្តីបង្គាប់ជាមុនគឺជាទម្រង់បែបបទផ្លូវច្បាប់មួយ។ អ្នកអាចរាយបញ្ជីលើទម្រង់បែបបទនៃការថែទាំសុខភាពអ្វីខ្លះដែលអ្នកចង់បាន ករណីដែលអ្នកមិនអាចនិយាយ ឬធ្វើការសម្រេចចិត្តនៅពេលក្រោយ។ អ្នកក៏អាចរាយបញ្ជីការថែទាំអ្វីខ្លះដែលអ្នកមិនចង់បាន។ អ្នកអាចរាយឈ្មោះនរណាម្នាក់ដូចជា ប្តី ឬប្រពន្ធ ដើម្បីធ្វើការសម្រេចចិត្តសម្រាប់ការថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នកមិនអាចសម្រេចចិត្តបាន។

អ្នកអាចទទួលបានទម្រង់ផ្តល់សិទ្ធិតំណាងអ្នកសម្រេចជំនួសនៅក្នុងឱសថស្ថាន មន្ទីរពេទ្យ ការិយាល័យច្បាប់ និងការិយាល័យវេជ្ជបណ្ឌិត។ អ្នកអាចនឹងត្រូវបង់ថ្លៃសម្រាប់ទម្រង់បែបបទនេះ។ អ្នកក៏អាចស្វែងរកនិងជោនឡូតទម្រង់បែបបទនេះដោយឥតគិតថ្លៃតាមអនឡាញបានដែរ។ អ្នកអាចស្នើសុំឱ្យគ្រួសាររបស់អ្នក PCP ឬនរណាម្នាក់ដែលអ្នកជឿទុកចិត្តជួយអ្នកក្នុងការបំពេញទម្រង់បែបបទនេះ។

អ្នកមានសិទ្ធិក្នុងការទទួលបានការដាក់សេចក្តីបង្គាប់ជាមុនរបស់អ្នកនៅក្នុងកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នក។ អ្នកមានសិទ្ធិផ្លាស់ប្តូរ ឬលុបចោលសេចក្តីបង្គាប់ជាមុនរបស់អ្នកគ្រប់ពេលវេលា។

អ្នកមានសិទ្ធិស្វែងយល់អំពីការផ្លាស់ប្តូរច្បាប់អំពីសេចក្តីបង្គាប់ជាមុន។ Anthem នឹងប្រាប់អ្នកអំពីការផ្លាស់ប្តូរច្បាប់រដ្ឋមិនលើសពី 90 ថ្ងៃបន្ទាប់ពីការផ្លាស់ប្តូរ។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ដើម្បីស្វែងយល់បន្ថែម អ្នកអាចទូរសព្ទទៅលេខ Anthem តាមរយៈលេខ **1-888-285-7801**  
(TTY 711)។

---

## ការបរិច្ចាគសរីរាង្គ និងជាលិកា

អ្នកអាចសង្គ្រោះជីវិតបានជាច្រើន ដោយការក្លាយជាអ្នកបរិច្ចាគសរីរាង្គ ឬជាលិកា។ ប្រសិនបើអ្នកស្ថិតនៅ  
ចន្លោះអាយុ 15 និង 18 ឆ្នាំ អ្នកអាចក្លាយជាអ្នកបរិច្ចាគ ដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពី  
ឪពុកម្តាយ ឬអាណាព្យាបាលអ្នក។ អ្នកអាចប្តូរចិត្តរបស់អ្នកអំពីការក្លាយជាអ្នកបរិច្ចាគសរីរាង្គបានគ្រប់  
ពេលវេលា។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការបរិច្ចាគសរីរាង្គ ឬជាលិកា សូមពិគ្រោះជាមួយ PCP  
របស់អ្នក។ អ្នកអាចទូរសព្ទទៅគេហទំព័រក្រសួងសុខាភិបាល និងសេវាមនុស្សជាតិសហរដ្ឋអាមេរិកតាមរយៈ  
[www.organdonor.gov](http://www.organdonor.gov)។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem  
នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។  
ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California  
តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

# 4. អត្ថប្រយោជន៍ និងសេវាកម្ម

## អ្វីខ្លះដែលគម្រោងសុខភាពរបស់អ្នកធានារ៉ាប់រង

ជំពូកនេះពន្យល់ពីសេវាកម្មដែលមានការធានារ៉ាប់រងរបស់អ្នកក្នុងនាមជាសមាជិករបស់ Anthem។ សេវាដែលមានការធានារ៉ាប់រងរបស់អ្នក ពុំគិតថ្លៃឡើយ ឱ្យតែវាមានភាពចាំបាច់តាមក្បួនវេជ្ជសាស្ត្រ ហើយត្រូវបានផ្តល់ជូនដោយអ្នកផ្តល់សេវាក្នុងបណ្តាញ។ អ្នកត្រូវតែស្នើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ប្រសិនបើការថែទាំគឺនៅក្រៅបណ្តាញ លើកលែងតែសេវាសម្ងាត់មួយចំនួន និងការថែទាំក្នុងគ្រាអាសន្ន។ គម្រោងសុខភាពរបស់អ្នកអាចធានារ៉ាប់រងលើសេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រពីអ្នកផ្តល់សេវាក្រៅបណ្តាញ ប៉ុន្តែអ្នកត្រូវតែស្នើសុំ Anthem ឱ្យយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) សម្រាប់រឿងនេះ។

សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រត្រូវមានលក្ខណៈសមហេតុផល និងចាំបាច់ដើម្បីការពារអាយុជីវិតរបស់អ្នក ការពារអ្នកពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬពិការភាព ឬកាត់បន្ថយការឈឺចាប់ធ្ងន់ធ្ងរពីជំងឺ ឬការរងរបួសដែលបានធ្វើរោគវិនិច្ឆ័យឃើញ។ សម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ សេវា Medi-Cal រួមបញ្ចូលទាំងការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដើម្បីព្យាបាល ឬជួយសម្រាលជំងឺ ឬស្ថានភាពផ្លូវចិត្ត ឬរាងកាយ។ សម្រាប់បន្ថែមអំពីសេវាដែលមានការធានារ៉ាប់រងរបស់អ្នក សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

សមាជិកដែលមានអាយុក្រោម 21 ឆ្នាំទទួលបានអត្ថប្រយោជន៍ និងសេវាកម្មបន្ថែមនានា។ ដើម្បីស្វែងយល់បន្ថែម សូមអានជំពូកទី 5 «ការថែទាំសុខភាពកុមារ និងយុវជន»។

អត្ថប្រយោជន៍សុខភាពជាមូលដ្ឋានមួយចំនួនដែល Anthem ផ្តល់ជូនមានរាយនាមខាងក្រោម។ អត្ថប្រយោជន៍ដែលមានផ្កាយ (\*) ត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **[anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)**។



- ការចាក់ម្ជុលវិទ្យាសាស្ត្រ\*
- សេវា និងការព្យាបាលសុខភាពតាមផ្ទះ (ការព្យាបាលរយៈពេលខ្លី) ដល់អាការៈស្រួចស្រាវ
- ការចាក់ថ្នាំបង្ការជំងឺសម្រាប់មនុស្សពេញវ័យ (ការចាក់វ៉ាក់សាំង)
- ការធ្វើតេស្តអាឡែហ្ស៊ី និងការចាក់
- សេវាវេជ្ជសាស្ត្របង្ក្រាបបន្ទាន់សម្រាប់ករណីសង្គ្រោះបន្ទាន់
- សេវាអ្នកជំនាញថ្នាំស្តីក
- ការបង្ការជំងឺហឺត
- ការព្យាបាលការស្តាប់\*
- ការព្យាបាលសុខភាពអាកប្បកិរិយា\*
- ការធ្វើតេស្តជីវសាស្ត្រ
- ការស្តារនីតិសម្បទារបេះដូង
- សេវាកម្មព្យាបាលដោយចាប់សរសៃ និងសន្ទាក់\*
- ការព្យាបាលដោយធាតុគីមី និងដោយវិទ្យុសកម្ម
- ការវាយតម្លៃសុខភាពការយល់ដឹង
- សេវាបុគ្គលិកសុខភាពសហគមន៍
- សេវាសុខភាពធ្មេញ - មានកំណត់ (អនុវត្តដោយអ្នកមានវិជ្ជាជីវៈ/អ្នកផ្តល់សេវាថែទាំបឋម (PCP) នៅក្នុងការិយាល័យវេជ្ជសាស្ត្រ
- សេវាកម្មលាងឈាមសម្រាប់អ្នកជំងឺខូចតម្រោងនោម
- សេវាផ្តល់ប្រឹក្សាសម្រាប់ស្ត្រីមានផ្ទៃពោះ
- បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME)\*
- សេវាថែទាំទាំងមួយ និងកូន
- ការទៅព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់
- អាហាររូបត្ថម្ភតាមរយៈបំពង់អាហារ និងតាមរយៈសរសៃឈាម\*
- ការទៅជួប និងការប្រឹក្សានៅការិយាល័យរៀបចំផែនការគ្រួសារ (អ្នកអាចទៅរកអ្នកផ្តល់សេវាដែលមិនចូលរួមក្នុងគម្រោង)
- សេវាកម្ម និងឧបករណ៍ស្តារលទ្ធភាពពលកម្ម\*
- ឧបករណ៍ជំនួយការស្តាប់
- ការថែទាំសុខភាពតាមផ្ទះ\*
- ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ\*
- ការថែទាំព្យាបាល និងវះកាត់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ\*



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- សេវាមន្ទីរពិសោធន៍ និងវិទ្យាសាស្ត្រ\*
- ការព្យាបាល និងសេវាកម្មសុខភាពតាមផ្ទះ រយៈពេលវែង\*
- ការថែទាំមាតុភាព និងទារកទើបនឹងកើត
- ការវះកាត់ប្តូរសរីរាង្គទ្រង់ទ្រាយធំ\*
- ការព្យាបាលដោយសកម្មភាពការងារ\*
- អ័រតូទិក/អវៈយវៈសិប្បនិម្មិត\*
- សម្ភារបង្ហូរលាមក និងទឹកនោម
- សេវាអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ
- សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺសម្រាក ក្រៅមន្ទីរពេទ្យ
- ការវះកាត់អ្នកជំងឺសម្រាកក្រីមន្ទីរពេទ្យ\*
- ការថែទាំអ្នកជំងឺបំបាត់ការឈឺចាប់\*
- ការជួបពិនិត្យជាមួយនឹង PCP
- សេវាជំងឺកុមារ
- ការព្យាបាលដោយចលនា\*
- សេវាព្យាបាលជើង (ប្រអប់ជើង)\*
- ការស្តារនីតិសម្បទាស្និត
- ការពិនិត្យលំដាប់ហ្វូនទាំងស្រុងឆាប់រហ័ស
- សេវាកម្ម និងឧបករណ៍ស្តារនីតិសម្បទា\*
- សេវាថែទាំជំនាញ
- ការជួបពិគ្រោះវេជ្ជបណ្ឌិតឯកទេស
- ការព្យាបាលការនិយាយស្តី\*
- សេវាវះកាត់
- សេវាពិគ្រោះអំពីឱសថ/សុខភាពពីចម្ងាយ
- សេវាប្តូរភេទ\*
- ការថែទាំបន្ទាន់
- សេវាពិនិត្យភ្នែក\*
- សេវាសុខភាពស្ត្រី

និយមន័យ និងការពិពណ៌នាអំពីសេវាកម្ម ដែលធានារ៉ាប់រងមាននៅក្នុងជំពូកទី 8 “លេខ និងពាក្យ សំខាន់ៗដែលត្រូវដឹង”។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រត្រូវមានលក្ខណៈសមហេតុផល និងចាំបាច់ដើម្បីការពារ អាយុជីវិតរបស់អ្នក ការពារអ្នកពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬពិការភាព ឬកាត់បន្ថយការ ឈឺចាប់ធ្ងន់ធ្ងរពីជំងឺ ឬការរងរបួសដែលបានធ្វើរោគវិនិច្ឆ័យឃើញ។

សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្ររួមមានសេវាទាំងនោះ ដែលចាំបាច់សម្រាប់ការលូត លាស់ និងការអភិវឌ្ឍសមស្របតាមវ័យ ឬដើម្បីបង្កើត រក្សា ឬទទួលបានសមត្ថ ភាពមុខងាររាងកាយឡើងវិញ។

សម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ សេវាមួយមានភាពចាំបាច់ផ្នែកវេជ្ជ សាស្ត្រ ប្រសិនបើវាចាំបាច់ដើម្បីកែតម្រូវ ឬបន្ថយបន្ថយភាពខុសប្រក្រតី និងជំងឺផ្លូវ កាយ និងផ្លូវចិត្ត ឬលក្ខខណ្ឌនៅក្រោមអត្ថប្រយោជន៍ ការពិនិត្យ រោគវិនិច្ឆ័យ និង ការព្យាបាលពីវ័យក្មេង និងតាមកាលវេលា (EPSDT) របស់សហព័ន្ធ។ នេះរាប់ បញ្ចូលទាំងការថែទាំ ដែលចាំបាច់ដើម្បីព្យាបាល ឬជួយសម្រាលស្ថានភាពជំងឺផ្លូវ កាយ ឬផ្លូវចិត្ត ឬរក្សាស្ថានភាពសមាជិក ដើម្បីកុំឱ្យវាកាន់តែដុះដាលទៅៗ។

សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រមិនរាប់បញ្ចូល៖

- ការព្យាបាលដែលមិនទាន់បានធ្វើតេស្ត ឬគេកំពុងធ្វើតេស្តនៅឡើយ
- សេវាកម្ម ឬរបស់របរដែលគេមិនទទួលស្គាល់ជាទូទៅថាមានប្រសិទ្ធភាព
- សេវាកម្មនៅក្រៅវគ្គព្យាបាលធម្មតា និងរយៈពេលនៃការព្យាបាល ឬសេវាកម្មដែលមិនមានគោលការណ៍ណែនាំអំពីការព្យាបាល
- សេវាកម្មសម្រាប់ភាពងាយស្រួលរបស់អ្នកថែទាំ ឬអ្នកផ្តល់សេវា



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**Anthem** សម្របសម្រួលជាមួយកម្មវិធីផ្សេងទៀតដើម្បីប្រាកដថាអ្នកទទួលបានសេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រទាំងអស់ ទោះបីជាសេវាទាំងនោះត្រូវបានធានារ៉ាប់រងដោយកម្មវិធីផ្សេងទៀត និងមិនមែនជា Anthem ក៏ដោយ។

សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្ររួមមានសេវាដែលត្រូវបានធានារ៉ាប់រង សមហេតុផល និងចាំបាច់ដើម្បី៖

- ការពារជីវិត
- ការពារជំងឺចម្បងៗ ឬពិការភាពចម្បងៗ
- កាត់បន្ថយការឈឺចាប់ធ្ងន់ធ្ងរ
- សម្រេចបាននូវការលូតលាស់ និងការអភិវឌ្ឍស្របតាមអាយុ ឬ
- ទទួលបាន រក្សាបាន និងទទួលបានសមត្ថភាពមុខងារមកវិញ

សម្រាប់សមាជិកដែលមានអាយុតិចជាង 21 ឆ្នាំ សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្ររួមមានសេវាដែលមានការធានារ៉ាប់រងទាំងអស់ ដែលបានរាយបញ្ជីខាងលើ និងការថែទាំសុខភាពចាំបាច់ផ្សេងទៀត សេវាធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធានការផ្សេងទៀតដើម្បីកែតម្រូវ ឬកែលម្អពិការភាព និងជំងឺផ្លូវកាយ និងផ្លូវចិត្ត និងលក្ខខណ្ឌនានា តាមការទាមទារដោយ អត្ថប្រយោជន៍ ការពិនិត្យ រោគវិនិច្ឆ័យ និងការព្យាបាលពីវ័យក្មេង និងតាមកាលវេលា (EPSDT) របស់សហព័ន្ធ។

EPSDT ផ្តល់សេវាកម្មបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់ទារកនៃគ្រួសារដែលមានចំណូលទាប កុមារ និងមនុស្សវ័យជំទង់ដែលមានអាយុក្រោម 21 ឆ្នាំ។ EPSDT ធានារ៉ាប់រងលើសេវាច្រើនជាងអត្ថប្រយោជន៍សម្រាប់មនុស្សពេញវ័យ។ វាត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យប្រាកដថាកុមារទទួលបានការរកឃើញ និងការថែទាំទាន់ពេលវេលាដើម្បីការពារ ឬធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាសុខភាព។ គោលដៅរបស់ EPSDT គឺដើម្បីធ្វើឱ្យប្រាកដថាកុមារគ្រប់រូបទទួល



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

បានការថែទាំសុខភាពដែលពួកគេត្រូវការនៅពេលដែលពួកគេត្រូវការវា – ការថែទាំ ត្រឹមត្រូវចំពោះកុមារត្រឹមត្រូវនៅពេលវេលាត្រឹមត្រូវនៅក្នុងមជ្ឈដ្ឋានត្រឹមត្រូវ។

Anthem នឹងសម្របសម្រួលជាមួយកម្មវិធីផ្សេងទៀតដើម្បីធ្វើឱ្យប្រាកដថាអ្នកទទួលបានសេវាចាំបាច់ ផ្នែកវេជ្ជសាស្ត្រទាំងអស់ ទោះបីជាកម្មវិធីផ្សេងទៀតដែលធានារ៉ាប់រងលើសេវាកម្មទាំងនោះហើយ Anthem មិនបានធានារ៉ាប់រងក៏ដោយ។ សូមអាន “កម្មវិធី និងសេវាកម្ម Medi-Cal ផ្សេងទៀត” នៅ ក្នុងជំពូកនេះ។

## អត្ថប្រយោជន៍ Medi-Cal ដែលត្រូវបានធានារ៉ាប់រងដោយ Anthem សេវាអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ (របៀបប្រើប្រាស់)

### ការចាក់ថ្នាំបង្ការមនុស្សពេញវ័យ

អ្នកអាចទទួលបានការចាក់ថ្នាំបង្ការមនុស្សពេញវ័យ (ការចាក់វ៉ាក់សាំង) ពីអ្នកផ្តល់សេវាក្នុងបណ្តាញ ដោយគ្មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។ Anthem ធានារ៉ាប់រងលើការចាក់វ៉ាក់សាំងដែល បានណែនាំដោយគណៈកម្មាធិការប្រឹក្សាយោបល់លើការអនុវត្តការចាក់ថ្នាំបង្ការ (ACIP) នៃ មជ្ឈមណ្ឌល បង្ការនិងគ្រប់គ្រងជំងឺ (CDC) រួមទាំងការចាក់វ៉ាក់សាំងដែលអ្នកត្រូវការនៅពេលអ្នកធ្វើដំណើរ។

អ្នកក៏អាចទទួលបានសេវាចាក់ថ្នាំបង្ការ (ចាក់វ៉ាក់សាំង)សម្រាប់មួយចំនួននៅតាមឱស្តានតាមរយៈ Medi-Cal Rx។ ដើម្បីស្វែងយល់បន្ថែមអំពី Medi-Cal Rx សូមអាន “កម្មវិធី Medi-Cal និងសេវាកម្មផ្សេងទៀត” នៅក្នុងជំពូកនេះ។

### ការថែទាំលើអាវឡេហ្សឺ

Anthem ធានារ៉ាប់រងលើការធ្វើតេស្ត និងការព្យាបាលអាវឡេហ្សឺ រួមមាន ថ្នាំបំបាត់អាវឡេហ្សឺ ការព្យាបាល ដោយបន្ថយសមត្ថភាពប្រព័ន្ធការពាររាងកាយ ឬការព្យាបាលដោយបង្កើនសមត្ថភាពប្រព័ន្ធការពាររាងកាយ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**សេវាអ្នកជំនាញថ្នាំស្តីក**

Anthem ធានារ៉ាប់រងលើសេវាថ្នាំសន្លប់ ដែលមានភាពចាំបាច់តាមវេជ្ជសាស្ត្រ នៅពេលអ្នកទទួលការថែទាំជាអ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ។ នេះអាចរួមបញ្ចូលការប្រើថ្នាំសន្លប់សម្រាប់ដំណើរការនៃការព្យាបាលធ្មេញនៅពេលដែលផ្តល់ដោយគ្រូពេទ្យឯកទេសខាងថ្នាំសន្លប់ ដែលអាចទាមទារការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

**សេវាកម្មព្យាបាលដោយចាប់សរសៃនិងសន្លាក់**

Anthem ធានារ៉ាប់រងលើសេវាកម្មព្យាបាលដោយចាប់សរសៃនិងសន្លាក់ដែលកំណត់ចំពោះការព្យាបាលផ្ទឹងខ្នងដោយការរៀបចំដោយដៃ។ សេវាកម្មព្យាបាលដោយចាប់សរសៃនិងសន្លាក់មានកំណត់ចំនួនអតិបរមា 2 សេវាក្នុងមួយខែ ឬការរួមបញ្ចូលគ្នានៃ 2 សេវាក្នុងមួយខែពីសេវាដូចខាងក្រោម៖ ការចាក់ម្ជុលវិទ្យាសាស្ត្រ ជំងឺផ្នែកត្រចៀក ការព្យាបាលដោយសកម្មភាពការងារ និងការព្យាបាលការនិយាយស្តី។ ដែនកំណត់មិនអនុវត្តចំពោះកុមារដែលមានអាយុក្រោម 21 ឆ្នាំទេ។ Anthem អាចយល់ព្រមជាមុនលើសេវាកម្មផ្សេងទៀតតាមការចាំបាច់តាមវេជ្ជសាស្ត្រ។

សមាជិកទាំងនេះមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាព្យាបាលដោយចាប់សរសៃនិងសន្លាក់៖

- កុមារអាយុក្រោម 21 ឆ្នាំ
- ស្ត្រីមានផ្ទៃពោះរហូតដល់ដាច់ខែ រាប់បញ្ចូលទាំង 60 ថ្ងៃ ក្រោយពេលមានផ្ទៃពោះ
- អ្នកស្នាក់នៅក្នុងមន្ទីរថែទាំជំនាញ មន្ទីរថែទាំមធ្យម ឬមន្ទីរថែទាំជំងឺស្រាល
- សមាជិកទាំងអស់នៅពេលដែលសេវាត្រូវបានផ្តល់ជូននៅនាយកដ្ឋានអ្នកជំងឺមិនសម្រាកនៅមន្ទីរពេទ្យក្នុងខោនធី គ្លីនិកអ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ មណ្ឌលសុខភាពដែលមានការទទួលស្គាល់ពីសហព័ន្ធ (FQHC) ឬគ្លីនិកសុខភាពជនបទ (RHC) នៅក្នុងបណ្តាញរបស់ Anthem។ មិនមែនគ្រប់មណ្ឌលសុខភាព FQHC គ្លីនិក RHC ឬមន្ទីរពេទ្យតាមខោនធីទាំងអស់សុទ្ធតែផ្តល់សេវាព្យាបាលដោយចាប់សរសៃនិងសន្លាក់នោះទេ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**ការវាយតម្លៃសុខភាពការយល់ដឹង**

Anthem ធានារ៉ាប់រងលើការវាយតម្លៃសុខភាពការយល់ដឹងប្រចាំឆ្នាំសម្រាប់សមាជិកដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ ដែលមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការវាយតម្លៃស្រដៀងគ្នាដែលជាផ្នែកមួយនៃការជួបពិនិត្យសុខុមាលភាពប្រចាំឆ្នាំក្រោមកម្មវិធី Medicare។ ការវាយតម្លៃសុខភាពនៃការយល់ដឹងស្វែងរកសញ្ញានៃការកើតជំងឺអន់ថយសតិស្មារតី ឬភាពវិកលចរិត។

**សេវាបុគ្គលិកសុខភាពសហគមន៍**

Anthem ធានារ៉ាប់រងលើសេវាកម្មបុគ្គលិកសុខភាពតាមសហគមន៍ (CHW) សម្រាប់បុគ្គលនៅពេលដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ដែលមានអាជ្ញាបណ្ណផ្សេងទៀត ដើម្បីការពារពីជំងឺ ពិការភាព និងស្ថានភាពសុខភាពផ្សេងទៀត ឬការវិវឌ្ឍរបស់ពួកគេ ពន្យារអាយុជីវិត និងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងប្រសិទ្ធភាព។ សេវាកម្មអាចរួមមាន៖

- ការអប់រំ និងការបណ្តុះបណ្តាលអំពីសុខភាព រួមមានការគ្រប់គ្រង និងការការពារពីជំងឺរ៉ាំរ៉ៃ ឬជំងឺឆ្លង សុខភាពអាកប្បកិរិយា សុខភាពនៅជុំវិញពេលសម្រាលកូន និងស្ថានភាពសុខភាពមាត់ធ្មេញ និងការការពារពីការប្តូរស្បែកផ្សេងៗ
- ការលើកកម្ពស់សុខភាព និងការបណ្តុះបណ្តាល រួមមានការកំណត់គោលដៅ និងការបង្កើតផែនការសកម្មភាព ដើម្បីដោះស្រាយការការពារ និងការគ្រប់គ្រងជំងឺ

**សេវាលាងឈាមសម្រាប់អ្នកជំងឺខូចតម្រាងនោម**

Anthem ធានារ៉ាប់រងលើសេវាកម្មព្យាបាលការលាងឈាម។ Anthem ធានារ៉ាប់រងលើសេវាលាងឈាមដោយប្រើម៉ាស៊ីន (ការលាងឈាមរ៉ាំរ៉ៃ) ផងដែរ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកដាក់សំណើ ហើយ Anthem យល់ព្រមសំណើនេះ។

ការធានារ៉ាប់រងដែល Medi-Cal មិនរាប់បញ្ចូល៖

- ផ្លាស្ទិកភាព ភាពងាយស្រួល ឬបរិក្ខារប្រណិត ការផ្គត់ផ្គង់ និងលក្ខណៈពិសេស



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- ឧបករណ៍ដែលមិនមែនវេជ្ជសាស្ត្រ ដូចជាម៉ាស៊ីនភ្លើង ឬគ្រឿងបន្លាស់បន្សំសម្រាប់ធ្វើបរិក្ខារលាង ឈាមនៅតាមផ្ទះដែលអាចចល័តបានក្នុងការធ្វើដំណើរ

**សេវាផ្តល់ប្រឹក្សាសម្រាប់ស្ត្រីមានផ្ទៃពោះ**

Anthem ធានារ៉ាប់រងលើសេវាផ្តល់ប្រឹក្សាសម្រាប់ស្ត្រីមានផ្ទៃពោះ សម្រាប់សមាជិកដែលមានផ្ទៃពោះ ឬមានផ្ទៃពោះក្នុងឆ្នាំកន្លងទៅ នៅពេលដែលត្រូវបានណែនាំដោយគ្រូពេទ្យ ឬអ្នកព្យាបាលដែលមានអាជ្ញាបណ្ណ។ Medi-Cal មិនធានារ៉ាប់រងលើសេវាសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់នោះទេ។ អ្នកផ្តល់ប្រឹក្សាសម្រាប់ស្ត្រីមានផ្ទៃពោះគឺជាអ្នកដែលផ្តល់ការអប់រំសុខភាព ការតស៊ូមតិ និងការគាំទ្រផ្នែករាងកាយ អារម្មណ៍ និងមិនមែនជាផ្នែកវេជ្ជសាស្ត្រសម្រាប់មនុស្សមានផ្ទៃពោះ មុនពេល អំឡុងពេល និងក្រោយពេលសម្រាលកូន រួមទាំងការគាំទ្រក្នុងអំឡុងពេលលូតកូន ការសម្រាលកូន និងការរំលូតកូនផងដែរ។

**សេវាថែទាំទាំងមួយ និងកូន**

Anthem ធានារ៉ាប់រងលើសេវាថែទាំអាកប្បកិរិយាសម្រាប់ម្តាយ និងកូន(DBH) សម្រាប់សមាជិក និងអ្នកថែទាំរបស់ពួកគេ។ Dyad គឺអ្នកថែទាំកូន និងឪពុកម្តាយរបស់ពួកគេ។ ការថែទាំទាំងមួយ និងកូន ផ្តល់សេវាដល់ឪពុកម្តាយឬអ្នកថែទាំ និងកូនជាមួយគ្នា។ វាផ្តោតលើសុខុមាលភាពគ្រួសារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍកុមារប្រកបដោយសុខភាពល្អ និងសុខភាពផ្លូវចិត្ត។

សេវាថែទាំទាំងមួយ និងកូនរួមមានការជួបពិនិត្យសុខភាពកុមារ DBH សេវាជំនួយសហគមន៍ពេញលេញ សេវាជំនួយផ្លូវចិត្ត-អប់រំទាំងមួយ និងកូន សេវាមាតាបិតា ឬអ្នកថែទាំទាំងមួយ និងកូន ការបណ្តុះបណ្តាលគ្រួសារទាំងមួយ និងកូន និងការប្រឹក្សាសម្រាប់ការអភិវឌ្ឍកុមារ និងសេវាសុខភាពផ្លូវចិត្តរបស់ម្តាយ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។



**ការវះកាត់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ**

Anthem ធានារ៉ាប់រងលើការវះកាត់អ្នកជំងឺសម្រាប់នៅក្រោមន្ទីរពេទ្យ។ សម្រាប់ការវះកាត់មួយចំនួន អ្នកនឹងត្រូវទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) មុនពេលទទួលបានសេវាកម្មទាំងនោះ។ ការវះកាត់ដើម្បីធ្វើរោគវិនិច្ឆ័យ និងនីតិវិធីព្យាបាលអ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ ឬប្រតិបត្តិវិធីព្យាបាលលើ ធ្មេញត្រូវបានចាត់ទុកថាជាជម្រើស។ អ្នកត្រូវតែទទួលបានយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

**សេវាគ្រូពេទ្យព្យាបាល**

Anthem ធានារ៉ាប់រងលើសេវាកម្មគ្រូពេទ្យព្យាបាលដែលចាំបាច់ខាងវេជ្ជសាស្ត្រ។

**សេវាព្យាបាលជើង (ប្រអប់ជើង)**

Anthem ធានារ៉ាប់រងលើសេវាកម្មព្យាបាលជើងដែលចាំបាច់ខាងវេជ្ជសាស្ត្រ ដូចជាការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រអប់ជើងមនុស្សដោយប្រើអគ្គិសនី ដោយវះកាត់ ដោយមេកានិច និងដោយដៃ។ នេះរួម បញ្ចូលទាំងការព្យាបាលសម្រាប់កជើង និងសម្រាប់សរសៃពួរដែលភ្ជាប់ទៅនឹងជើង។ វាក៏រួមបញ្ចូលផង ដែរនូវការព្យាបាលដោយមិនវះកាត់លើសាច់ដុំ និងសរសៃពួរនៃជើងដែលគ្រប់គ្រងមុខងាររបស់ជើង។

**ការព្យាបាល**

Anthem ធានារ៉ាប់រងទៅលើការព្យាបាលផ្សេងៗ រួមមានដូចជា៖

- ការព្យាបាលដោយប្រើគីមី
- ការព្យាបាលដោយប្រើកាំរស្មី

**ការថែទាំមាតុភាព និងទារកទើបនឹងកើត**

Anthem ធានារ៉ាប់រងលើសេវាថែទាំមាតា និងទារកទើបកើតទាំងនេះ៖

- សេវាមជ្ឈមណ្ឌលផ្តល់កំណើតដល់ទារក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- ឧបករណ៍បូមទឹកដោះ និងបរិក្ខារផ្គត់ផ្គង់ផ្សេងៗ
- ការអប់រំ និងជំនួយក្នុងការបំបៅកូនដោយទឹកដោះម្តាយ
- ពេទ្យឆ្មបដែលមានអាជ្ញាបណ្ណ (CNM)
- ការថែទាំពេលសម្រាល និងក្រោយពេលសម្រាល
- រោគវិនិច្ឆ័យជំងឺវិប្បនគក៍ និងការពិគ្រោះយោបល់
- សេវាផ្តល់ប្រឹក្សាសម្រាប់ស្ត្រីមានផ្ទៃពោះ
- ពេទ្យឆ្មបដែលមានអាជ្ញាបណ្ណ (LM)
- សេវាសុខភាពផ្លូវចិត្តរបស់ម្តាយ
- ការថែទាំទារកទើបនឹងកើត
- ការថែទាំមុនពេលសម្រាលកូន

### សេវាពិគ្រោះសុខភាពពីចម្ងាយ

សេវាពិគ្រោះសុខភាពពីចម្ងាយគឺជាមធ្យោបាយមួយក្នុងការទទួលបានសេវាកម្មដោយមិនមានទីតាំងដូចគ្នានឹងអ្នកផ្តល់សេវាកម្មរបស់អ្នក។ សេវាពិគ្រោះសុខភាពពីចម្ងាយអាចពាក់ព័ន្ធនឹងការសន្ទនាផ្ទាល់ជាមួយអ្នកផ្តល់សេវារបស់អ្នកតាមទូរសព្ទ វីដេអូ ឬមធ្យោបាយផ្សេងទៀត។ ឬសេវាពិគ្រោះសុខភាពពីចម្ងាយអាចពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានជាមួយអ្នកផ្តល់សេវារបស់អ្នកដោយមិនមានការជជែកបន្តពិភាក្សាដោយបន្តផ្ទាល់។ អ្នកអាចទទួលបានសេវាកម្មជាច្រើនតាមរយៈសេវាពិគ្រោះសុខភាពពីចម្ងាយ។

សេវាពិគ្រោះសុខភាពពីចម្ងាយ ប្រហែលជាមិនមានសម្រាប់សេវាកម្ម ដែលមានការធានារ៉ាប់រងទាំងអស់នោះទេ។ អ្នកអាចទាក់ទងអ្នកផ្តល់សេវារបស់អ្នកដើម្បីស្វែងយល់ថាតើសេវាកម្មអ្វីខ្លះដែលអ្នកអាចទទួលបានតាមរយៈសេវាពិគ្រោះសុខភាពពីចម្ងាយ។ វាមានសារៈសំខាន់ណាស់ដែលអ្នក និងអ្នកផ្តល់សេវារបស់អ្នកយល់ស្របថាការប្រើប្រាស់សេវាពិគ្រោះសុខភាពពីចម្ងាយសម្រាប់សេវាកម្មគឺសមស្របសម្រាប់



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

អ្នក។ អ្នកមានសិទ្ធិទទួលបានសេវាកម្មដោយផ្ទាល់។ អ្នកមិនតម្រូវឱ្យប្រើសេវាពិគ្រោះសុខភាពពីចម្ងាយ ទោះបីជាអ្នកផ្តល់សេវារបស់អ្នកយល់ព្រមថាវាសមស្របសម្រាប់អ្នកក៏ដោយ។

## សេវាសុខភាពផ្លូវចិត្ត

### សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ

Anthem ធានារ៉ាប់រងលើការវាយតម្លៃសុខភាពផ្លូវចិត្តដំបូងដោយមិនចាំបាច់ត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។ អ្នកអាចទទួលបានការវាយតម្លៃសុខភាពផ្លូវចិត្តនៅពេលណាក៏បានពីអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តដែលមានអាជ្ញាបណ្ណនៅក្នុងបណ្តាញរបស់ Anthem ដោយគ្មានការបញ្ជូនបន្ត។ PCP ឬអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តរបស់អ្នកអាចធ្វើការបញ្ជូនបន្តសម្រាប់ការពិនិត្យសុខភាពផ្លូវចិត្តបន្ថែមទៅកាន់គ្រូពេទ្យឯកទេសក្នុងបណ្តាញរបស់ Anthem ដើម្បីសម្រេចពីកម្រិតការថែទាំដែលអ្នកត្រូវការ។ ប្រសិនបើលទ្ធផលនៃការពិនិត្យសុខភាពផ្លូវចិត្តរបស់អ្នករកឃើញថាអ្នកមានទុក្ខព្រួយកម្រិតស្រាល ឬមធ្យម ឬមានមុខងារផ្លូវចិត្ត អាមេណ៍ ឬអាកប្បកិរិយាខ្សោយ Anthem អាចផ្តល់សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នក។ Anthem ធានារ៉ាប់រងសេវាសុខភាពផ្លូវចិត្ត ដូចជា៖

- ការវាយតម្លៃ និងការព្យាបាលសុខភាពផ្លូវចិត្តជាបុគ្គល និងជាក្រុម (ការព្យាបាលប្រើចិត្តវិទ្យា)
- ការធ្វើតេស្តតាមផ្នែកចិត្តសាស្ត្រ នៅពេលដែលមានការបញ្ជាក់តាមបែបវេជ្ជសាស្ត្រដើម្បីធ្វើការវាយតម្លៃស្ថានភាពសុខភាពផ្លូវចិត្ត
- ការអភិវឌ្ឍចំនេះដឹងដើម្បីបង្កើនការប្រុងប្រយ័ត្ន ការចងចាំ និងការដោះស្រាយបញ្ហា
- សេវាអ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យក្នុងគោលបំណងត្រួតពិនិត្យការព្យាបាលដោយការប្រើប្រាស់ឱសថ
- សេវាការពិសោធន៍នៃអ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ
- ឱសថសម្រាប់ការពិសោធន៍ដែលមិនត្រូវបានធានារ៉ាប់រងនៅក្រោមបញ្ជីឱសថកិច្ចសន្យា Medi-Cal Rx (<https://medi-calrx.dhcs.ca.gov/home/>) ការផ្គត់ផ្គង់ និងអាហារបំប៉ន
- ការប្រឹក្សាខាងផ្នែកចិត្តវិទ្យា



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

- ការព្យាបាលជាលក្ខណៈគ្រួសារដែលមានសមាជិកគ្រួសារយ៉ាងតិច 2 នាក់  
ឧទាហរណ៍ការព្យាបាលបែបគ្រួសាររួមមាន៖
  - ការព្យាបាលផ្លូវចិត្តសាស្ត្ររវាងឪពុកម្តាយ និងកូន (អាយុពី 0 ដល់ 5)
  - ការព្យាបាលបែបអន្តរកម្មរវាងឪពុកម្តាយ និងកូន (អាយុចាប់ពី 2 ទៅដល់ 12 ឆ្នាំ)
  - ការព្យាបាលដោយការយល់ដឹង - អាកប្បកិរិយា (មនុស្សពេញវ័យ)

សម្រាប់ជំនួយក្នុងការស្វែងរកព័ត៌មានបន្ថែមអំពីសេវាសុខភាពផ្លូវចិត្តដែលផ្តល់ដោយ Anthem សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

ប្រសិនបើការព្យាបាលដែលអ្នកត្រូវការសម្រាប់បញ្ហាសុខភាពផ្លូវចិត្តមិនមាននៅក្នុងបណ្តាញរបស់ Anthem ឬ PCP ឬអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តរបស់អ្នក មិនអាចផ្តល់ការថែទាំដែលអ្នកត្រូវការក្នុងពេលវេលាដែលបានរាយខាងលើក្នុង “ការទទួលបានការថែទាំទាន់ពេលវេលា” Anthem នឹងធានារ៉ាប់រង និងជួយអ្នកឱ្យទទួលបានសេវាកម្មក្រៅបណ្តាញ។

ប្រសិនបើការពិនិត្យសុខភាពផ្លូវចិត្តរបស់អ្នកបង្ហាញថាអ្នកអាចមានពិការភាពកម្រិតខ្ពស់ជាងនេះ ហើយត្រូវការសេវាសុខភាពផ្លូវចិត្តឯកទេស (SMHS) PCP របស់អ្នក អ្នកផ្តល់សេវាសុខភាពផ្លូវចិត្តរបស់អ្នកអាចបញ្ជូនបន្តអ្នកទៅកាន់គម្រោងសុខភាពផ្លូវចិត្តប្រចាំខោនធី ដើម្បីទទួលបានការថែទាំដែលអ្នកត្រូវការ។

ដើម្បីស្វែងយល់បន្ថែម សូមអាន “កម្មវិធី Medi-Cal និងសេវាកម្មផ្សេងទៀត” នៅទំព័រទី 86 ក្រោម “សេវាកម្មសុខភាពផ្លូវចិត្តឯកទេស”។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

### ការថែទាំក្នុងគ្រាអាសន្ន

#### *សេវាអ្នកជំងឺសម្រាកក្នុង និងក្រៅមន្ទីរពេទ្យដែលត្រូវការដើម្បីព្យាបាលការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ*

Anthem ធានារ៉ាប់រងលើសេវាកម្មទាំងអស់ដែលចាំបាច់ដើម្បីព្យាបាលការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក (រួមទាំងដែនដីដូចជា Puerto Rico, កោះ US Virgin Islands ជាដើម)។ Anthem ក៏ធានារ៉ាប់រងលើការថែទាំក្នុងគ្រាអាសន្នដែលតម្រូវឱ្យមានការសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងប្រទេស Canada ឬ Mexico ផងដែរ។ ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ គឺជាស្ថានភាពវេជ្ជសាស្ត្រមួយដែលមានការឈឺចាប់ធ្ងន់ធ្ងរ ឬរបួសធ្ងន់ធ្ងរ។ ស្ថានភាពនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ដែល ប្រសិនបើវាមិនទទួលបានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រភ្លាមៗទេនោះ បុគ្គលដែលមានប្រុងប្រយ័ត្ន (សមហេតុផល) បុគ្គលដែលមានចំណេះដឹងមធ្យមអំពីផ្នែកសុខភាព(មិនមែនអ្នកជំនាញថែទាំសុខភាព) អាចរំពឹងថាវានឹងបណ្តាលឱ្យមាន៖

- ហានិភ័យខ្ពស់ចំពោះសុខភាពរបស់អ្នក ឬ
- គ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមុខងាររាងកាយរបស់អ្នក
- ការខូចមុខងារសរីរាង្គ ឬផ្នែកណាមួយរាងកាយយ៉ាងធ្ងន់ធ្ងរ ឬ
- ហានិភ័យធ្ងន់ធ្ងរនៅក្នុងករណីដែលស្ត្រីមានផ្ទៃពោះកំពុងឈឺពោះសម្រាលកូន មានន័យថា ការឈឺពោះនៅក្នុងអំឡុងពេលដែលលក្ខខណ្ឌខាងក្រោមនេះនឹងកើតឡើង៖
  - ពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ជូនបន្តអ្នកប្រកបដោយសុវត្ថិភាពទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតមុនពេលសម្រាល។
  - ការផ្ទេរអ្នកជំងឺបន្តអាចបង្កការគំរាមកំហែងចំពោះសុខភាព ឬសុវត្ថិភាពរបស់អ្នក ឬចំពោះទារកក្នុងផ្ទៃរបស់អ្នក។

ប្រសិនបើអ្នកផ្តល់សេវាបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផ្តល់ឱ្យអ្នកនូវការផ្គត់ផ្គង់ឱសថមានវេជ្ជបញ្ជារបស់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យរហូតដល់ 72 ម៉ោងដែលជាផ្នែកមួយនៃការព្យាបាលរបស់អ្នក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

Anthem នឹងធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជាដែលជាផ្នែកមួយនៃសេវាសង្គ្រោះបន្ទាន់ដែលត្រូវបានធានារ៉ាប់រងរបស់អ្នក។ ប្រសិនបើអ្នកផ្តល់សេវាបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផ្តល់ឱ្យអ្នកនូវវេជ្ជបញ្ជាដែលអ្នកត្រូវយកទៅឱសថស្ថានអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យដើម្បីបើកថ្នាំ នោះ Medi-Cal Rx នឹងធានារ៉ាប់រងលើវេជ្ជបញ្ជានោះ។

ប្រសិនបើឱសថការីនៅឱសថស្ថានសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យផ្តល់ឱ្យអ្នកនូវការផ្គត់ផ្គង់ឱសថក្នុងគ្រាអាសន្ន ការផ្គត់ផ្គង់ក្នុងគ្រាអាសន្ននោះនឹងត្រូវបានធានារ៉ាប់រងដោយ Medi-Cal Rx មិនមែន Anthem នោះឡើយ។ ប្រសិនបើឱសថស្ថានត្រូវការជំនួយក្នុងការផ្តល់ឱ្យអ្នកនូវការផ្គត់ផ្គង់ឱសថក្នុងគ្រាអាសន្ន សូមឱ្យពួកគេទូរសព្ទទៅ Medi-Cal Rx តាមលេខ **1-800-977-2273**។

សេវាការដឹកជញ្ជូនពេលមានអាសន្ន Anthem ធានារ៉ាប់រងលើសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ដើម្បីជួយអ្នកឱ្យទៅដល់មជ្ឈមណ្ឌលថែទាំដែលនៅជិតបំផុតក្នុងគ្រាអាសន្ន។ ការនេះមានន័យថា ស្ថានភាពរបស់អ្នកមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ដែលមធ្យោបាយផ្សេងៗក្នុងការទៅកាន់ទីកន្លែងគាំពារ អាចនឹងបង្កហានិភ័យចំពោះសុខភាព ឬអាយុជីវិតរបស់លោកអ្នក។ ពុំមានសេវាដែលមានការធានារ៉ាប់រងនៅក្រៅសហរដ្ឋអាមេរិក នោះទេ លើកលែងតែសេវាសង្គ្រោះបន្ទាន់ ដែលទាមទារឱ្យអ្នកត្រូវនៅក្នុងមន្ទីរពេទ្យនៅប្រទេសកាណាដា ឬប្រទេសមិកស៊ិក។ ប្រសិនបើអ្នកទទួលបានសេវារថយន្តសង្គ្រោះបន្ទាន់នៅក្នុងប្រទេសកាណាដា ឬមិកស៊ិក ហើយអ្នកមិនត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងអំឡុងពេលនៃការថែទាំនោះទេ Anthem នឹងមិនធានារ៉ាប់រងលើសេវារថយន្តសង្គ្រោះបន្ទាន់របស់អ្នកនោះឡើយ។

**ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ និងបំបាត់ការឈឺចាប់**

Anthem ធានារ៉ាប់រងទៅលើការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ និងបំបាត់ការឈឺចាប់សម្រាប់កុមារ និងមនុស្សពេញវ័យ ដែលជួយកាត់បន្ថយភាពមិនស្រួលផ្នែករាងកាយ អារម្មណ៍សង្គម និងស្មារតី។ មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅមិនអាចទទួលបានសេវា



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

វាថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ និងថែទាំបំបាត់ការឈឺចាប់ក្នុងពេលតែមួយបានទេ។

**ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ**

ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយគឺជាអត្ថប្រយោជន៍សម្រាប់សមាជិកដែលមានជំងឺដំណាក់កាលចុងក្រោយ។ ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយតម្រូវឱ្យមាជិកមានអាយុកាលរំពឹងថាវាសំបូរបាន 6 ខែ ឬតិចជាងនេះឡើយ។ វាគឺជាការអន្តរាគមន៍មួយដែលផ្តោតជាចម្បងទៅលើការគ្រប់គ្រងការឈឺចាប់ និងពេកសញ្ញាជាជាងទៅលើការព្យាបាលដើម្បីពន្យារជីវិត។

ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយរួមបញ្ចូល៖

- សេវាកម្មថែទាំអ្នកជំងឺ
- សេវាព្យាបាលដោយចលនា ដោយសកម្មភាពការងារ ឬការនិយាយស្តី
- សេវាសង្គមវេជ្ជសាស្ត្រ
- សេវាជំនួយការសុខភាពនៅតាមផ្ទះ និងសេវាមេផ្ទះ
- សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ
- សេវាសម្រាប់ឱសថ និងជីវសាស្ត្រមួយចំនួន (ខ្លះអាចរកបានតាមរយៈ: Medi-Cal Rx)
- សេវាប្រឹក្សាយោបល់
- ការបន្តសេវាថែទាំអ្នកជំងឺ 24 ម៉ោងក្នុងមួយថ្ងៃ អំឡុងពេលមានវិបត្តិ និងទៅតាមភាពចាំបាច់ក្នុងការរក្សាឱ្យសមាជិកមានជំងឺដំណាក់កាលចុងក្រោយនៅផ្ទះ
- ការថែទាំសម្រាកព្យាបាលសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យរហូតដល់ប្រាំថ្ងៃជាប់ៗគ្នានៅពេលស្ថិតក្នុងមន្ទីរពេទ្យ មន្ទីរថែទាំសុខភាពដែលមានជំនាញ ឬមន្ទីរថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

- ការថែទាំអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យរយៈពេលខ្លីសម្រាប់ការគ្រប់គ្រងការឈឺចាប់ ឬការគ្រប់គ្រងរោគសញ្ញានៅក្នុងមន្ទីរពេទ្យ មន្ទីរថែទាំសុខភាពដែលមានជំនាញ ឬមន្ទីរថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ

**ការថែទាំបំបាត់ការឈឺចាប់**

ការថែទាំបំបាត់ការឈឺចាប់អ្នកជំងឺគឺជាការថែទាំដែលផ្តោតទៅលើអ្នកជំងឺ និងគ្រួសារ ដោយកែលំអគុណភាពនៃជីវិតដោយការគិតគូរទុកជាមុន ការបង្ការ និងការព្យាបាលការឈឺចាប់។ ការថែទាំបំបាត់ការឈឺចាប់ ពុំទាមទារឱ្យសមាជិកមានអាយុកាលរំពឹងវាស់បានប្រាំមួយខែ ឬតិចជាងនេះឡើយ។ ការថែទាំបំបាត់ការឈឺចាប់អ្នកជំងឺអាចត្រូវបានផ្តល់ជូននៅពេលដំណាលគ្នានឹងការថែទាំព្យាបាលជំងឺផងដែរ។

ការថែទាំបំបាត់ការឈឺចាប់អ្នកជំងឺរួមមាន៖

- គម្រោងថែទាំជាមុន
- ការវាយតម្លៃលើការថែទាំបំបាត់ការឈឺ និងពិគ្រោះយោបល់
- គម្រោងនៃការថែទាំ រួមទាំងការថែទាំបំបាត់ការឈឺចាប់ និងការព្យាបាលដែលមានការអនុញ្ញាតទាំងអស់។
- គម្រោងនៃក្រុមថែទាំរួមមានជាអាទិ៍៖
  - វេជ្ជបណ្ឌិតផ្នែកឱសថ ឬជំងឺពុកឆ្អឹង
  - ជំនួយការគ្រូពេទ្យ
  - គិលានុបដ្ឋាយិកាដែលបានចុះបញ្ជី
  - គិលានុបដ្ឋាយិកាដែលមានវិជ្ជាជីវៈដែលមានអាជ្ញាបណ្ណ ឬគ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា
  - បុគ្គលិកផ្នែកសង្គមកិច្ច
  - អ្នកបួស



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។



- ការសម្របសម្រួលការថែទាំ
- ការគ្រប់គ្រងការឈឺចាប់ និងរោគសញ្ញា
- សេវាសុខភាពផ្លូវចិត្ត និងសេវាសង្គមផ្នែកវេជ្ជសាស្ត្រ

មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅមិនអាចទទួលបានទាំងការថែទាំបំបាត់ការឈឺចាប់ និងការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយក្នុងពេលតែមួយបានទេ។ ប្រសិនបើអ្នកកំពុងទទួលបានការថែទាំបំបាត់ការឈឺចាប់ ហើយមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ អ្នកអាចស្នើសុំផ្លាស់ប្តូរទៅជាការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយបានគ្រប់ពេលវេលា។

### ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ

#### *សេវាអ្នកជំនាញថ្នាំស្លឹក*

Anthem ធានារ៉ាប់រងលើសេវាវេជ្ជសាស្ត្រដែលត្រូវការអ្នកជំនាញថ្នាំស្លឹក អំឡុងពេលស្នាក់នៅមន្ទីរពេទ្យដែលមានការធានារ៉ាប់រង។ អ្នកជំនាញថ្នាំស្លឹក គឺជាអ្នកផ្តល់សេវាម្នាក់ដែលមានឯកទេសខាងផ្តល់ថ្នាំស្លឹកដល់អ្នកជំងឺ។ ថ្នាំស្លឹក គឺជាប្រភេទថ្នាំម្យ៉ាងដែលប្រើប្រាស់ក្នុងអំឡុងពេលនៃការព្យាបាលផ្នែកវេជ្ជសាស្ត្រឬសុខភាពធ្មេញមួយចំនួន។

#### *សេវាក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ*

Anthem រ៉ាប់រងទៅលើការថែទាំអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ ដែលមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រនៅពេលអ្នកទទួលបានការអនុញ្ញាតឱ្យមកកាន់មន្ទីរពេទ្យនោះ។

#### *ការពិនិត្យលំដាប់ហ្វែនទាំងស្រុងឆាប់រហ័ស*

ការពិនិត្យលំដាប់ហ្វែនទាំងស្រុងឆាប់រហ័ស (RWGS) គឺជាអត្ថប្រយោជន៍ដែលមានការធានារ៉ាប់រងសម្រាប់សមាជិក Medi-Cal ណាម្នាក់ដែលមានអាយុមួយឆ្នាំ ឬតិចជាងមួយឆ្នាំ ហើយកំពុងទទួលបាន



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

សេវាក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ វារួមបញ្ចូលទាំងការពិនិត្យលំដាប់វិញ្ញាណបុគ្គល ការពិនិត្យលំដាប់វិញ្ញាណឪពុកម្តាយ ឬឪពុកម្តាយ និងកូនរបស់ពួកគេ និងការពិនិត្យលំដាប់វិញ្ញាណឆាប់រហ័សខ្លាំង។

RWGS គឺជាវិធីមួយក្នុងការធ្វើរោគវិនិច្ឆ័យស្ថានភាពទាន់ពេលវេលាទៅនឹងផលប៉ះពាល់ដល់ការថែទាំក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) របស់កុមារដែលមានអាយុមួយឆ្នាំ ឬតិចជាងនេះ។ ប្រសិនបើកូនរបស់អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មរបស់កុមាររដ្ឋ California (CCS) សេវាកម្ម CCS អាចធានារ៉ាប់រងលើការស្នាក់នៅមន្ទីរពេទ្យ និង RWGS បាន។

**សេវាវះកាត់**

Anthem ធានារ៉ាប់រងលើការវះកាត់ដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដែលធ្វើឡើងនៅក្នុងមន្ទីរពេទ្យ។

**កម្មវិធីបន្តការថែទាំក្រោយពេលសម្រាលកូន (PPCE)**

Anthem ធានារ៉ាប់រងលើការថែទាំក្រោយពេលសម្រាលកូនរហូតដល់ 12 ខែ បន្ទាប់ពីចុងបញ្ចប់នៃការមានផ្ទៃពោះដោយមិនគិតពីប្រាក់ចំណូល សញ្ជាតិ ឬស្ថានភាពអន្តោប្រវេសន៍។ មិនចាំបាច់ធ្វើអ្វីផ្សេងទៀតទេ។

**សេវា (ការព្យាបាល) និងឧបករណ៍ស្តារនីតិសម្បទា និងអភិវឌ្ឍសមត្ថភាព**

អត្ថប្រយោជន៍នេះរួមមានសេវាកម្ម និងឧបករណ៍ ដើម្បីជួយមនុស្សដែលមានរបួស ពិការភាព ឬមានជំងឺរ៉ាំរ៉ៃដើម្បីទទួលបានវិញ្ញាណផ្លូវចិត្ត និងរាងកាយ។

Anthem ធានារ៉ាប់រងលើសេវាស្តារនីតិសម្បទា និងអភិវឌ្ឍសមត្ថភាពដែលបានពិពណ៌នានៅក្នុងផ្នែកនេះ ប្រសិនបើលក្ខខណ្ឌតម្រូវការខាងក្រោមទាំងអស់ត្រូវបានបំពេញ៖

- សេវាកម្មទាំងនេះគឺមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ
- សេវាកម្មទាំងនេះគឺដើម្បីដោះស្រាយស្ថានភាពសុខភាព



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- សេវាកម្មទាំងនេះគឺដើម្បីជួយអ្នករក្សា ស្វែងយល់ ឬកែលម្អជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ
- អ្នកទទួលបានសេវាកម្មនៅមណ្ឌលក្នុងបណ្តាញ លុះត្រាតែវេជ្ជបណ្ឌិតក្នុងបណ្តាញយល់ថាវាចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្រាប់អ្នកក្នុងការទទួលបានសេវាកម្មនៅកន្លែងផ្សេងទៀត ឬមណ្ឌលក្នុងបណ្តាញមិនមានសម្រាប់ព្យាបាលស្ថានភាពសុខភាពរបស់អ្នកទេនោះ

**Anthem ធានារ៉ាប់រងលើសេវាស្តារនីតិសម្បទា និងអភិវឌ្ឍសមត្ថភាពទាំងនេះ៖**

**ការចាក់ម្ជុលវិទ្យាសាស្ត្រ**

Anthem ធានារ៉ាប់រងលើសេវាចាក់ម្ជុលវិទ្យាសាស្ត្រដើម្បីបង្ការ ផ្លាស់ប្តូរ ឬបន្ធូរបន្ថយការងើបអំពីការឈឺចាប់ធ្ងន់ធ្ងរ រ៉ាំរ៉ៃដែលកំពុងបន្តកើតមានដែលបណ្តាលមកពីស្ថានភាពវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ជាទូទៅ។

សេវាចាក់ម្ជុលវិទ្យាសាស្ត្រសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ ដោយមាន ឬគ្មានការរំញ័រនៃចម្កុលអគ្គិសនី ត្រូវបានកំណត់ចំនួន 2 សេវាកម្មក្នុងមួយខែ រួមផ្សំជាមួយនឹងសេវាព្យាបាលការស្តាប់ ព្យាបាលដោយចាប់សរសៃ និងសន្លាក់ ព្យាបាលដោយសកម្មភាពការងារ និងព្យាបាលការនិយាយស្តី នៅពេលដែលបានផ្តល់ដោយវេជ្ជបណ្ឌិត ពេទ្យធូញ គ្រូពេទ្យឯកទេសផ្នែកជើង ឬគ្រូពេទ្យឯកទេសចាក់ម្ជុលវិទ្យាសាស្ត្រ។ ដែនកំណត់មិនអនុវត្តចំពោះកុមារដែលមានអាយុក្រោម 21 ឆ្នាំទេ។ Anthem អាចយល់ព្រមជាមុន (អនុញ្ញាតជាមុន) នូវសេវាកម្មបន្ថែមទៀតតាមភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

**ការព្យាបាលការស្តាប់ (សុខភាពត្រចៀក)**

Anthem ធានារ៉ាប់រងលើសេវាកម្មព្យាបាលការស្តាប់។ ការព្យាបាលការស្តាប់សម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យត្រូវបានកំណត់ចំនួន 2 សេវាកម្មក្នុងមួយខែ រួមផ្សំជាមួយនឹងសេវាចាក់ម្ជុលវិទ្យាសាស្ត្រ ព្យាបាលដោយចាប់សរសៃ និងសន្លាក់ ព្យាបាលដោយសកម្មភាពការងារ និងព្យាបាលការនិយាយស្តី



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

(ការកំណត់នេះមិនអនុវត្តចំពោះកុមារដែលមានអាយុក្រោម 21 ឆ្នាំទេ)។ Anthem អាចយល់ព្រមជាមុន (អនុញ្ញាតជាមុន) នូវសេវាកម្មបន្ថែមទៀតតាមភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

**ការព្យាបាលសុខភាពអាកប្បកិរិយា**

Anthem ធានារ៉ាប់រងលើសេវាព្យាបាលសុខភាពអាកប្បកិរិយា (BHT) សម្រាប់សមាជិកមានអាយុក្រោម 21 ឆ្នាំ តាមរយៈអត្ថប្រយោជន៍របស់ EPSDT។ សេវា BHT រួមបញ្ចូលទាំងសេវាកម្ម និងកម្មវិធីព្យាបាលដូចជា ការវិភាគអាកប្បកិរិយាដែលបានអនុវត្ត និងកម្មវិធីអន្តរាគមន៍អាកប្បកិរិយាផ្នែកលើកស្តុតាងដែលអភិវឌ្ឍ ឬស្តារឡើងវិញនូវមុខងាររបស់មនុស្សដែលមានអាយុក្រោម 21 ឆ្នាំក្នុងកម្រិតអតិបរមាដែលអាចអនុវត្តបាន។

សេវា BHT បង្រៀនជំនាញផ្សេងៗដោយប្រើការអង្កេត និងការពង្រឹងអាកប្បកិរិយា ឬតាមរយៈការផ្តល់តម្រុយក្នុងការបង្រៀនជាដំហាននីមួយៗរបស់អាកប្បកិរិយាដែលបានកំណត់គោលដៅ។ សេវា BHT គឺផ្អែកលើកស្តុតាងដែលអាចជឿជាក់បាន។ សេវា BHT ទាំងនោះមិនមែនជាការពិសោធន៍ទេ។ ឧទាហរណ៍ អំពីសេវា BHT រួមមានដូចជា ការធ្វើអន្តរាគមន៍អាកប្បកិរិយា កញ្ចប់អន្តរាគមន៍អាកប្បកិរិយាលើការយល់ដឹង ការព្យាបាលអាកប្បកិរិយាដ៏ទូលំទូលាយ និងការវិភាគអាកប្បកិរិយាដែលបានអនុវត្ត។

សេវា BHT ត្រូវតែជាការចាំបាច់ផ្នែកវេជ្ជសាស្ត្រ ត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត ឬគ្រូពេទ្យចិត្តសាស្ត្រដែលមានអាជ្ញាបណ្ណដែលត្រូវបានយល់ព្រមដោយគម្រោង ហើយត្រូវបានផ្តល់ជូនតាមវិធីដែលអនុវត្តគម្រោងព្យាបាលដែលបានយល់ព្រម។

**ការស្តារនីតិសម្បទាបេះដូង**

Anthem ធានារ៉ាប់រងលើសេវាស្តារនីតិសម្បទាបេះដូងអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ។




ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME)**

Anthem ធានារ៉ាប់រងលើការទិញ ឬជួលការផ្គត់ផ្គង់ ឧបករណ៍ DME និងសេវាកម្មផ្សេងទៀតដោយមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ជំនួយការគ្រូពេទ្យ គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា ឬអ្នកឯកទេសគិលានុបដ្ឋាយិកាតាមគ្លីនិក។ ទំនិញ DME ដែលមានវេជ្ជបញ្ជាអាចត្រូវបានធានារ៉ាប់រងទៅតាមភាពចាំបាច់តាមផ្នែកវេជ្ជសាស្ត្រ ដើម្បីរក្សាមុខងារផ្នែករាងកាយដែលចាំបាច់សម្រាប់សកម្មភាពរស់នៅប្រចាំថ្ងៃ ឬដើម្បីបង្ការពិការភាពរាងកាយសំខាន់ៗ។

ជាទូទៅ Anthem មិនធានារ៉ាប់រងចំពោះ៖

- ផាសុកភាព ភាពងាយស្រួល ឬបរិក្ខារប្រណិត លក្ខណៈពិសេស និងសម្ភារផ្គត់ផ្គង់ លើកលែងតែម៉ាស៊ីនបូមទឹកដោះសម្រាប់លក់រាយ ដូចដែលបានពិពណ៌នាក្នុងជំពូកនេះនៅក្រោម “ម៉ាស៊ីនបូមទឹកដោះ និងសម្ភារផ្គត់ផ្គង់” ក្នុង “ការថែទាំមាតុភាព និងទារកទើបនឹងកើត”
- ទំនិញដែលមិនមានបំណងរក្សាសកម្មភាពធម្មតានៃការរស់នៅប្រចាំថ្ងៃ ដូចជាឧបករណ៍ហាត់ប្រាណ រួមទាំងឧបករណ៍ដែលមានបំណងផ្តល់ការគាំទ្របន្ថែមសម្រាប់សកម្មភាពកម្សាន្ត ឬកីឡា។
- គ្រឿងបរិក្ខារអនាម័យ លើកលែងតែផ្នែកវេជ្ជសាស្ត្រចាំបាច់សម្រាប់សមាជិកក្រោមអាយុ 21 ឆ្នាំ
- ទំនិញដែលមិនមែនជាផ្នែកវេជ្ជសាស្ត្រដូចជា អាងងូតទឹកស្អុយ ឬជណ្តើរយន្ត
- ការកែប្រែផ្ទះ ឬរថយន្តរបស់អ្នក
- ឧបករណ៍សម្រាប់ធ្វើតេស្តឈាម ឬសារធាតុក្នុងរាងកាយផ្សេងទៀត (ឧបករណ៍តាមដានជាតិស្ករក្នុងឈាមសម្រាប់ជំងឺទឹកនោមផ្អែម ឧបករណ៍តាមដានជាតិស្ករជាបន្តបន្ទាប់ បន្ទះតេស្ត និងកូនកាំបិតដែលត្រូវបានធានារ៉ាប់រងដោយ Medi-Cal Rx)
- ឧបករណ៍អេឡិចត្រូនិកសម្រាប់ពិនិត្យមើលបេះដូង ឬសួត លើកលែងតែឧបករណ៍តាមដានការដកដង្ហើមរបស់ទារក

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ការជួសជុល ឬការជំនួសឧបករណ៍ដោយសារការបាត់បង់ ការលួច ឬការប្រើប្រាស់ខុស លើកលែងតែនៅពេលដែលមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំប៉ុណ្ណោះ
- ទំនិញផ្សេងទៀតដែលជាទូទៅមិនត្រូវបានប្រើជាចម្បងសម្រាប់ការថែទាំសុខភាព

ក្នុងករណីមួយចំនួន ទំនិញទាំងនេះអាចត្រូវបានអនុញ្ញាតនៅពេលដែលវេជ្ជបណ្ឌិតរបស់អ្នកដាក់បញ្ជូនសំណើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

**អាហាររូបត្ថម្ភតាមរយៈបំពង់អាហារ និងតាមរយៈសរសៃឈាម**

វិធីសាស្ត្រនៃការផ្តល់អាហាររូបត្ថម្ភទៅកាន់រាងកាយទាំងនេះត្រូវបានប្រើនៅពេលស្ថានភាពជំងឺបង្ការអ្នកពីការបរិភោគអាហារតាមធម្មតា។ រូបមន្តអាហាររូបត្ថម្ភតាមរយៈបំពង់អាហារ និងផលិតផលអាហាររូបត្ថម្ភតាមរយៈសរសៃឈាមអាចត្រូវបានធានារ៉ាប់រងតាមរយៈ Medi-Cal Rx នៅពេលដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ Anthem ក៏ធានារ៉ាប់រងលើបំពង់បូម និងបំពង់បង្ហូរតាមរយៈបំពង់អាហារ និងតាមរយៈសរសៃឈាម នៅពេលដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

**ឧបករណ៍ជំនួយការស្តាប់**

Anthem ធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់ ប្រសិនបើអ្នកត្រូវបានធ្វើតេស្តសម្រាប់ការបាត់បង់ការស្តាប់ ឧបករណ៍ជំនួយការស្តាប់គឺមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ ហើយអ្នកមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតរបស់អ្នក។ ការធានារ៉ាប់រងត្រូវបានកំណត់ចំពោះជំនួយដែលមានតម្លៃទាបបំផុតដែលបំពេញតាមតម្រូវការផ្នែកវេជ្ជសាស្ត្ររបស់អ្នក។ Anthem នឹងធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់មួយ លុះត្រាតែជំនួយសម្រាប់ត្រចៀកនីមួយៗដែលចាំបាច់សម្រាប់លទ្ធផលល្អប្រសើរជាងអ្វីដែលអ្នកអាចទទួលបានដោយជំនួយមួយ។

ឧបករណ៍ជំនួយការស្តាប់សម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ៖



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ក្នុងរខានដី Los Angeles ច្បាប់រដ្ឋតម្រូវឱ្យកុមារដែលត្រូវការឧបករណ៍ជំនួយការស្តាប់ត្រូវបញ្ជូនបន្តទៅកាន់កម្មវិធីសេវាកម្មកុមាររដ្ឋ California (CCS) ដើម្បីសម្រេចថាតើកុមារមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ CCS ដែរឬទេ។ ប្រសិនបើកុមារមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ CCS នោះ CCS នឹងធានារ៉ាប់រងលើថ្លៃចំណាយសម្រាប់ឧបករណ៍ជំនួយការស្តាប់ដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ ប្រសិនបើកុមារមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ CCS ទេ នោះយើងនឹងធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់ដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដែលជាផ្នែកមួយនៃការធានារ៉ាប់រងរបស់ Medi-Cal។

ឧបករណ៍ជំនួយការស្តាប់សម្រាប់សមាជិកដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ។

នៅក្រោម Medi-Cal យើងធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់នីមួយៗដែលមានដូចខាងក្រោម៖

- ផ្នែកដាក់ជាប់ត្រចៀកនៃឧបករណ៍ជំនួយការស្តាប់ដែលត្រូវការដាក់ឱ្យសមស្រប
- កញ្ចប់ថ្មស្តង់ដារមួយ
- ការទៅជួបពិនិត្យដើម្បីឱ្យប្រាកដថាជំនួយដំណើរការត្រឹមត្រូវ
- ការទៅជួបពិនិត្យដើម្បីសម្អាត និងការដាក់ឧបករណ៍ជំនួយការស្តាប់របស់អ្នកឱ្យសមស្រប
- ជួសជុលឧបករណ៍ស្តាប់របស់អ្នក

នៅក្រោម Medi-Cal យើងនឹងធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់ដែលជំនួស ប្រសិនបើ៖

- ការបាត់បង់ការស្តាប់របស់អ្នកគឺថាឧបករណ៍ជំនួយការស្តាប់បច្ចុប្បន្នរបស់អ្នកមិនអាចកែតម្រូវបានទេ
- ឧបករណ៍ស្តាប់របស់អ្នកបានបាត់ ត្រូវបានលួច ឬខូច ហើយមិនអាចជួសជុលបាន នោះវាមិនមែនជាកំហុសរបស់អ្នកទេ។ អ្នកត្រូវតែផ្តល់ឱ្យយើងនូវកំណត់ចំណាំដែលប្រាប់យើងខ្ញុំអំពីរបៀបដែលបញ្ហានេះបានកើតឡើង

សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ Medi-Cal មិនរួមបញ្ចូល៖

- ការផ្លាស់ប្តូរថ្មឧបករណ៍ជំនួយការស្តាប់



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**សេវាសុខភាពតាមផ្ទះ**

Anthem ធានារ៉ាប់រងលើសេវាសុខភាពដែលបានផ្តល់ជូននៅក្នុងផ្ទះរបស់អ្នក នៅពេលយល់ឃើញថា មានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតរបស់អ្នក ឬដោយជំនួយការ គ្រូពេទ្យ គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា ឬអ្នកឯកទេសគិលានុបដ្ឋាយិកាគ្លីនិក។

សេវាសុខភាពតាមផ្ទះត្រូវបានកំណត់ចំពោះសេវាកម្មដែល Medi-Cal ធានារ៉ាប់រង រួមមាន៖

- ការថែទាំពីគិលានុបដ្ឋាយិកាជំនាញក្រៅម៉ោង
- ជំនួយការសុខភាពតាមផ្ទះក្រៅម៉ោង
- ការព្យាបាលដោយចលនា ដោយសកម្មភាពការងារ និងដោយការនិយាយស្តីប្រកបដោយជំនាញ
- សេវាសង្គមវេជ្ជសាស្ត្រ
- ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ

**សម្ភារផ្គត់ផ្គង់ បរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ**

Anthem ធានារ៉ាប់រងលើសម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រដែលត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត ជំនួយការ គ្រូពេទ្យ គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា និងអ្នកឯកទេសគិលានុបដ្ឋាយិកាគ្លីនិក។ សម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រមួយចំនួនត្រូវបានធានារ៉ាប់រងតាមរយៈ Medi-Cal Rx នៃថ្ងៃចំណាយតាមសេវា (FFS) ហើយមិនមែនដោយ Anthem នោះទេ។ នៅពេល FFS ធានារ៉ាប់រងលើសម្ភារផ្គត់ផ្គង់ អ្នកផ្តល់សេវានឹងចេញវិក្កយបត្រឱ្យ Medi-Cal។

Medi-Cal មិនធានារ៉ាប់រងលើ៖

- របស់របរប្រើប្រាស់ក្នុងផ្ទះទូទៅរួមមានជាអាទិ៍៖
  - សារធាតុស្អិត (គ្រប់ប្រភេទ)
  - អាល់កុលដូតសំអាត
  - គ្រឿងសម្អាង




ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



- ជុំសំឡី និងសំឡីផ្កិតសំណាក
- មេរៀងផាត់
- កន្សែងជូត
- រុក្ខជាតិ Witch hazel
- ឱសថប្រើប្រាស់ក្នុងផ្ទះទូទៅរួមមានជាអាទិ៍៖
  - ក្រមួន Petrolatum ពណ៌ស
  - ប្រេងលាបសម្រាប់ស្បែកស្ងួត និងឡេ
  - ផលិតផលផ្សំពី talc និង talc
  - ភ្នាក់ងារអុកស៊ីតកម្មដូចជា អ៊ីដ្រូសែនមានជាតិ peroxide
  - Carbamide peroxide និង sodium perborate
- សាប៊ូកក់សក់គ្មានវេជ្ជបញ្ជា
- ការត្រៀមថ្នាំលាបលើស្បែកដែលមានសារធាតុអាស៊ីត benzoic និងឱសថក្រមួនសាលីស៊ីលីក អាស៊ីតក្រែមសាលីស៊ីលីកអាស៊ីត ឱសថក្រមួន ឬវត្ថុរាវ និងថ្នាំដែលមានសារធាតុស៊ីអុកស៊ីដ
- ទំនិញផ្សេងទៀតដែលជាទូទៅមិនត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការថែទាំសុខភាព និងដែលត្រូវបានប្រើប្រាស់ជាទៀងទាត់ និងជាចម្បងដោយបុគ្គលដែលមិនមានជាតិម្រូវ ការផ្នែកវេជ្ជសាស្ត្រជាក់លាក់សម្រាប់ពួកគេ

**ការព្យាបាលដោយសកម្មភាពការងារ**

Anthem ធានារ៉ាប់រងលើសេវាព្យាបាលដោយសកម្មភាពការងារ រួមទាំងការវាយតម្លៃលើសេវាព្យាបាលដោយសកម្មភាពការងារ រៀបចំផែនការព្យាបាល ណែនាំ និងពិគ្រោះយោបល់។ សេវាព្យាបាលដោយសកម្មភាពការងារត្រូវបានកំណត់ចំនួន 2 សេវាកម្មក្នុងមួយខែ រួមផ្សំជាមួយនឹងសេវាចាក់មូលវិទ្យាសាស្ត្រព្យាបាលការស្តាប់ ព្យាបាលដោយចាប់សរសៃ និងសន្លាក់ និងព្យាបាលការនិយាយស្តី (ការកំណត់នេះ

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

មិនអនុវត្តចំពោះកុមារដែលមានអាយុក្រោម 21 ឆ្នាំទេ។ Anthem អាចយល់ព្រមជាមុន (អនុញ្ញាត ជាមុន) នូវសេវាកម្មបន្ថែមទៀតតាមភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

**អំតូទិក/អវៈយវៈសិប្បនិម្មិត**

Anthem ធានារ៉ាប់រងលើឧបករណ៍ អំតូទិក និងសិប្បនិម្មិត និងសេវាដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងចេញវេជ្ជាដោយវេជ្ជបណ្ឌិត គ្រូពេទ្យឯកទេសផ្នែកជើង ពេទ្យធ្មេញ ឬអ្នកផ្តល់សេវាវេជ្ជសាស្ត្រដែល មិនមែនជាគ្រូពេទ្យរបស់អ្នក។ ពួកវារួមមានទាំងឧបករណ៍ជំនួយការស្តាប់ សុដន់សិប្បនិម្មិត/អាវទ្រនាប់ សម្រាប់ស្ត្រីដែលវះកាត់យកសុដន់ចេញ ឈុតសម្លៀកបំពាក់រឹតឱ្យតឹងណែន និងគ្រឿងសិប្បនិម្មិតដើម្បី ស្តារមុខងារ ឬផ្លាស់ប្តូរផ្នែកណាមួយនៃរាងកាយ ឬដើម្បីគាំទ្រផ្នែកណាមួយនៃរាងកាយដែលចុះខ្សោយ ឬខូចទ្រង់ទ្រាយ។

**សម្ភារបង្ហូរលាមក និងទឹកនោម**

Anthem ធានារ៉ាប់រងលើប្លោកបង្ហូរលាមក ទីយូបង្ហូរទឹកនោម ប្លោកបង្ហូរទឹកនោម សម្ភារបង្ហូរទឹកនោម និងការវិទ្យុ។ នេះមិនរាប់បញ្ចូលសម្ភារផ្គត់ផ្គង់ដែលសម្រាប់សុភាព ឬភាពងាយស្រួល ឬឧបករណ៍ ប្រណិត ឬលក្ខណៈពិសេសនោះទេ។

**ការព្យាបាលដោយចលនា**

Anthem ធានារ៉ាប់រងលើសេវាព្យាបាលដោយចលនាដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ រួមទាំងការវាយតម្លៃលើ សេវាព្យាបាលដោយចលនា រៀបចំផែនការព្យាបាល ការព្យាបាល ការណែនាំ ប្រឹក្សាយោបល់ និងការ លាបថ្នាំលើដងខ្លួន។

**ការស្តារនីតិសម្បទាស្នូត**

Anthem ធានារ៉ាប់រងលើការស្តារនីតិសម្បទាស្នូត ដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងចេញវេជ្ជបញ្ជាដោយ វេជ្ជបណ្ឌិត។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

### សេវាក្នុងមណ្ឌលថែទាំសុខភាពជំនាញ

Anthem ធានារ៉ាប់រងលើសេវាក្នុងមណ្ឌលថែទាំសុខភាពជំនាញដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ ប្រសិនបើអ្នកមានពិការភាព ហើយត្រូវការការថែទាំកម្រិតខ្ពស់។ សេវាកម្មទាំងនេះរួមមានបន្ទប់ និងអាហារក្នុងមណ្ឌលដែលមានអាជ្ញាបណ្ណជាមួយនឹងការថែទាំសុខភាពជំនាញ 24 ម៉ោងក្នុងមួយថ្ងៃ។

### ការព្យាបាលការនិយាយស្តី

Anthem ធានារ៉ាប់រងលើការព្យាបាលការនិយាយស្តីដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ សេវាព្យាបាលការនិយាយស្តីត្រូវបានកំណត់ចំនួន 2 សេវាកម្មក្នុងមួយខែ រួមផ្សំជាមួយនឹងសេវាចាក់ម្ជុលវិទ្យាសាស្ត្រព្យាបាលការស្តាប់ ព្យាបាលដោយចាប់សរសៃ និងសន្លាក់ ព្យាបាលដោយសកម្មភាពការងារ។ ដែនកំណត់មិនអនុវត្តចំពោះកុមារដែលមានអាយុក្រោម 21 ឆ្នាំទេ។ Anthem អាចយល់ព្រមជាមុន (អនុញ្ញាតជាមុន) នូវសេវាកម្មបន្ថែមទៀតតាមភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

### សេវាប្តូរភេទ

Anthem ធានារ៉ាប់រងលើសេវាប្តូរភេទ (សេវាវះកាត់កែភេទ) នៅពេលដែលពួកវាចាំបាច់ផ្នែកវេជ្ជសាស្ត្រ ឬនៅពេលដែលសេវាទាំងនោះបំពេញតាមវិធានសម្រាប់ការវះកាត់ស្ថាបនាឡើងវិញ។

### ការសាកល្បងព្យាបាល

Anthem ធានារ៉ាប់រងលើថ្លៃចំណាយក្នុងការថែទាំអ្នកជំងឺជាប្រចាំសម្រាប់អ្នកជំងឺដែលត្រូវបានទទួលយកក្នុងការសាកល្បងព្យាបាល រួមទាំងការសាកល្បងព្យាបាលជំងឺមហារីក ដែលបានចុះបញ្ជីសម្រាប់សហរដ្ឋអាមេរិកតាមរយៈគេហទំព័រ <https://clinicaltrials.gov>។ Medi-Cal Rx ជាកម្មវិធី FFS នៃ Medi-Cal ធានារ៉ាប់រងឱសថមានវេជ្ជបញ្ជាសម្រាប់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យភាគច្រើន។ ដើម្បីស្វែងយល់បន្ថែមសូមអាន “ឱសថមានវេជ្ជបញ្ជាសម្រាប់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ” នៅក្នុងជំពូកនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

## សេវាក្នុងមន្ទីរពិសោធន៍ និងវិទ្យាសាស្ត្រ

Anthem ធានារ៉ាប់រងលើសេវាពិសោធន៍ និងការថតកាំរស្មីអ៊ិចសម្រាប់អ្នកជំងឺសម្រាកក្រោមមន្ទីរពេទ្យ និងអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យនៅពេលមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ និតិវិធីថតកម្រិតខ្ពស់ មានដូចជាការស្កែន CT, MRI និងការស្កែន PET ដែលត្រូវបានធានារ៉ាប់រង អាស្រ័យលើភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

## សេវាបង្ការ និងសុខុមាលភាព និងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ

គម្រោងធានារ៉ាប់រងលើ៖

- វ៉ាក់សាំងបង្ការដែលត្រូវបានណែនាំឱ្យអនុវត្តដោយគណៈកម្មាធិការប្រឹក្សាសម្រាប់ការចាក់ថ្នាំបង្ការ
- សេវាកម្មរៀបចំផែនការគ្រួសារ
- អនុសាសន៍របស់មជ្ឈមណ្ឌលសិក្សាជំងឺកុមារ Bright Futures អាមេរិក ([https://downloads.aap.org/AAP/PDF/periodicity\\_schedule.pdf](https://downloads.aap.org/AAP/PDF/periodicity_schedule.pdf))
- ការពិនិត្យមើលបទពិសោធន៍ក្នុងវ័យកុមារភាពអវិជ្ជមាន (ACE)
- សេវាបង្ការជំងឺហឺត
- សេវាបង្ការសម្រាប់ស្ត្រីដែលផ្តល់ការណែនាំដោយ មហាវិទ្យាល័យសម្ព័ន្ធ និងរោគស្ត្រីអាមេរិក
- ជួយបញ្ឈប់ការជក់បារី ដែលគេហៅម្យ៉ាងទៀតថា សេវាបញ្ឈប់ការជក់បារី
- សេវាបង្ការ ដែលផ្តល់ការណែនាំដោយក្រុមការងារសេវាបង្ការ United States កម្រិត A និងកម្រិត B

សេវារៀបចំផែនការគ្រួសារត្រូវបានផ្តល់ជូនដល់សមាជិកដែលស្ថិតក្នុងវ័យពេញដើម្បីអនុញ្ញាតឱ្យពួកគេជ្រើសរើសចំនួន និងគម្លាតនៃការមានកូន។ សេវាកម្មទាំងនេះរួមបញ្ចូលទាំងវិធីសាស្ត្រពន្យារកំណើតទាំងអស់ ដែលត្រូវបានអនុញ្ញាតដោយ FDA។ PCP របស់ Anthem និងអ្នកឯកទេស OB/GYN អាចរកបានសម្រាប់សេវារៀបចំផែនការគ្រួសារ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

សម្រាប់សេវារៀបចំផែនការគ្រួសារ អ្នកក៏អាចជ្រើសរើសវេជ្ជបណ្ឌិត ឬគ្លីនិករបស់ Medi-Cal ដែលមិន មានទំនាក់ទំនងជាមួយ Anthem ដោយមិនចាំបាច់ទទួលបានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ពី Anthem នោះទេ។ សេវាពីអ្នកផ្តល់សេវាក្រៅបណ្តាញដែលមិនពាក់ព័ន្ធនឹងការរៀបចំផែនការគ្រួសារ អាចនឹងមិនត្រូវបានធានារ៉ាប់រងទេ។ ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

Anthem ក៏ធានារ៉ាប់រងលើកម្មវិធីគ្រប់គ្រងជំងឺរ៉ាំរ៉ៃដែលផ្តោតលើលក្ខខណ្ឌដូចខាងក្រោម៖

- ជំងឺទឹកនោមផ្អែម
- ជំងឺសរសៃឈាមបេះដូង
- ជំងឺហឺត/COPD
- ជំងឺធ្លាក់ទឹកចិត្ត

សម្រាប់ព័ត៌មានអំពីការថែទាំបង្ការសម្រាប់យុវជនដែលមានអាយុចាប់ពី 20 ឆ្នាំឡើងទៅ សូមអានជំពូកទី 5 “ការថែទាំសុខមាលភាពកុមារ និងយុវជន”។

### កម្មវិធីបង្ការជំងឺទឹកនោមផ្អែម

កម្មវិធីបង្ការជំងឺទឹកនោមផ្អែម (DPP) គឺជាកម្មវិធីផ្លាស់ប្តូររបៀបរស់នៅដោយផ្អែកលើភស្តុតាង។ កម្មវិធី រយៈពេល 12 ខែនេះផ្តោតលើការផ្លាស់ប្តូររបៀបរស់នៅ។ វាត្រូវបានរៀបចំឡើងដើម្បីបង្ការ ឬពន្យារពេល ចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ក្នុងចំណោមបុគ្គលដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ ទឹកនោមផ្អែម។ សមាជិកដែលបំពេញតាមលក្ខណៈវិនិច្ឆ័យអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ឆ្នាំ ទីពីរ។ កម្មវិធីនេះផ្តល់ជូននូវការអប់រំ និងការគាំទ្រជាក្រុម។ បច្ចេកទេសរួមមានជាអាទិ៍៖

- ការផ្តល់ការបង្ហាត់បង្រៀនជាដៃគូ
- ការបង្រៀនអំពីការត្រួតពិនិត្យដោយខ្លួនឯង និងការដោះស្រាយបញ្ហា
- ការផ្តល់ការលើកទឹកចិត្ត និងមតិកែលម្អ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- ការផ្តល់សម្ភារឧបទេសដើម្បីគាំទ្រគោលដៅ
- ការតាមដានការឡើងទម្ងន់ជាប្រចាំដើម្បីជួយសម្រេចគោលដៅ

សមាជិកត្រូវតែបំពេញតាមវិធានជាក់លាក់ក្នុងការចូលរួមក្នុងកម្មវិធី DPP។ ចូរទូរសព្ទទៅកាន់ Anthem ដើម្បីស្វែងយល់ថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីដែរឬទេ។

### សេវាវះកាត់ស្ថាបនាឡើងវិញ

Anthem ធានារ៉ាប់រងលើការវះកាត់ដើម្បីកែតម្រូវ ឬជួសជុលរចនាសម្ព័ន្ធខុសប្រក្រតីនៃរាងកាយ ដើម្បីកែលម្អ ឬបង្កើតលក្ខណៈខាងក្រៅធម្មតាទៅកម្រិតមួយដែលអាចធ្វើទៅបាន។ រចនាសម្ព័ន្ធខុសប្រក្រតីនៃរាងកាយគឺបណ្តាលមកពីពិការភាពពីកំណើត ខុសប្រក្រតីនៃការលូតលាស់ ការប៉ះទង្គិចផ្លូវចិត្ត ការឆ្លងមេរោគ ជុំសាច់ ជំងឺ ឬការព្យាបាលជំងឺដែលបណ្តាលឱ្យបាត់បង់រចនាសម្ព័ន្ធរាងកាយ ដូចជាការវះកាត់សុដន់ចេញ។ ការកំណត់ និងការលើកលែងមួយចំនួនអាចត្រូវបានអនុវត្ត។

### សេវាពិនិត្យវិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀន

Anthem ធានារ៉ាប់រងលើ៖

- ការពិនិត្យសារធាតុស្រវឹង និងសារធាតុញៀន ការវាយតម្លៃ ការធ្វើអន្តរាគមន៍ខ្លីៗ និងការបញ្ជូនបន្តទៅកាន់ការព្យាបាល (SABIRT)

សម្រាប់ការធានារ៉ាប់រងលើការព្យាបាលតាមរយៈខោនធី សូមអាន “សេវាព្យាបាលវិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀន” ខាងក្រោមនៅក្នុងជំពូកនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

### អត្ថប្រយោជន៍ផ្នែកសុខភាពភ្នែក

Anthem ធានារ៉ាប់រងលើ៖

- ការពិនិត្យភ្នែកជាប្រចាំម្តងរៀងរាល់ 24 ខែ ការពិនិត្យភ្នែកញឹកញាប់ជាងមុនត្រូវបានធានារ៉ាប់រងប្រសិនបើចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្រាប់សមាជិកដូចជាអ្នកដែលមានជំងឺទឹកនោមផ្អែម
- វ៉ែនតា (ស៊ុម និងកញ្ចក់) ម្តងរៀងរាល់ 24 ខែជាមួយនឹងវេជ្ជបញ្ជាដែលមានសុពលភាព
- ការផ្លាស់ប្តូរវ៉ែនតាក្នុងរយៈពេល 24 ខែ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកផ្លាស់ប្តូរ ឬវ៉ែនតារបស់អ្នកត្រូវបានបាត់ ត្រូវបានគេលួច ឬខូច និងមិនអាចជួសជុលបាន ហើយវាមិនមែនជាកំហុសរបស់អ្នកទេនោះ។ អ្នកត្រូវតែផ្តល់ឱ្យយើងខ្ញុំនូវកំណត់ចំណាំដែលប្រាប់យើងអំពីរបៀបដែលវ៉ែនតារបស់អ្នកត្រូវបានបាត់ គេលួច ឬខូច។
- ឧបករណ៍មើលឃើញទាប សម្រាប់អ្នកដែលមានពិការភាពក្នុងការមើលឃើញ ដែលមិនអាចកែបានដោយវ៉ែនតាស្តង់ដារ កែវដាក់ក្នុងភ្នែក ឱសថ ឬការវះកាត់ដែលរំខានដល់សមត្ថភាពរបស់មនុស្សក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃ (ដូចជាការថយចុះនៃភ្នែកដែលទាក់ទងនឹងអាយុ)។
- កែវដាក់ក្នុងភ្នែកដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ ការធ្វើតេស្តកែវដាក់ក្នុងភ្នែក និងកែវដាក់ក្នុងភ្នែកអាចនឹងត្រូវបានធានារ៉ាប់រង ប្រសិនបើការប្រើប្រាស់វ៉ែនតាមិនអាចទៅរួច ដោយសារជំងឺភ្នែក ឬលក្ខខណ្ឌផ្សេងទៀត (ដូចជាការមិនមានត្រចៀក)។ លក្ខខណ្ឌវេជ្ជសាស្ត្រដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កែវដាក់ក្នុងភ្នែកពិសេសរួមមានជាអាទិ៍ ជំងឺគ្មានអ៊ីរីស ពីកំណើត ការបាត់បង់កញ្ចក់ភ្នែក និងដុំលើក្តាសពាសកែវភ្នែក។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

### អត្ថប្រយោជន៍អំពីមធ្យោបាយធ្វើដំណើរសម្រាប់ស្ថានភាពដែលមិនមែនជាគ្រោះអាសន្ន

អ្នកអាចទទួលបានមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ ប្រសិនបើអ្នកមានតម្រូវការផ្នែកវេជ្ជសាស្ត្រ ដែលមិនអនុញ្ញាតឱ្យអ្នកប្រើថយន្ត រថយន្តក្រុង ឬតាក់ស៊ីទៅតាមការណាត់ជួបរបស់អ្នក។ អ្នកអាចទទួលបានមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រសម្រាប់សេវាដែលមានការធានារ៉ាប់រង និង Medi-Cal បានធានារ៉ាប់រងលើការណាត់ជួបឱសថស្ថាន។ អ្នកអាចស្នើសុំមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រដោយស្នើសុំពីវេជ្ជបណ្ឌិត ពេទ្យធ្មេញ គ្រូពេទ្យឯកទេសផ្នែកជើង ឬអ្នកផ្តល់សេវាសុខភាពផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀនសម្រាប់មធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រនោះ។ អ្នកផ្តល់សេវារបស់អ្នកនឹងធ្វើការសម្រេចចិត្តលើប្រភេទនៃមធ្យោបាយធ្វើដំណើរដែលត្រឹមត្រូវដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក។

ប្រសិនបើពួកគេយល់ថា អ្នកត្រូវការមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រនោះ ពួកគេនឹងចេញវេជ្ជបញ្ជាជូនដោយបំពេញទម្រង់បែបបទ ហើយដាក់បញ្ជូនទៅ Anthem។ នៅពេលទទួលបានការយល់ព្រម ការយល់ព្រមនោះមានសុពលភាពរហូតដល់ 12 ខែ អាស្រ័យលើតម្រូវការផ្នែកវេជ្ជសាស្ត្រ។ អ្នកអាចទទួលបានការធ្វើដំណើរច្រើនតាមដែលអ្នកត្រូវការ នៅពេលដែលបានទទួលការយល់ព្រម។ វេជ្ជបណ្ឌិតរបស់អ្នកនឹងត្រូវវាយតម្លៃលើតម្រូវការផ្នែកវេជ្ជសាស្ត្ររបស់អ្នកសារឡើងវិញ សម្រាប់មធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ ហើយយល់ព្រមម្តងទៀតចំពោះរៀងរាល់ 12 ខែម្តង។

មធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រគឺជាថយន្តសង្គ្រោះបន្ទាន់ រថយន្តវ៉ែនសម្រាប់អ្នកជំងឺមិនស្ថិតក្នុងភាពអាសន្ន រថយន្តវ៉ែនសម្រាប់អ្នកជំងឺប្រើរទេះរុញ ឬការដឹកជញ្ជូនតាមផ្លូវអាកាស។ Anthem អនុញ្ញាតឱ្យមានមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រដែលមានតម្លៃទាបបំផុតសម្រាប់តម្រូវការផ្នែកវេជ្ជសាស្ត្ររបស់អ្នក នៅពេលដែលអ្នកត្រូវការធ្វើដំណើរទៅកាន់ការណាត់ជួបរបស់អ្នក។ នោះមានន័យថា ជាឧទាហរណ៍ ប្រសិនបើអ្នកអាចធ្វើដំណើរតាមរថយន្តវ៉ែនដែលមានរទេះរុញដោយសារស្ថានភាពរាងកាយ និងវេជ្ជសាស្ត្រ Anthem នឹងមិនបង់ប្រាក់សម្រាប់រថយន្តសង្គ្រោះបន្ទាន់ទេ។ អ្នកមានសិទ្ធិទទួលបានតែ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



ការធ្វើដំណើរតាមអាកាសប្រសិនបើស្ថានភាពជំងឺរបស់អ្នកធ្វើឱ្យមធ្យោបាយនៃការធ្វើដំណើរតាមផ្លូវគោក ដែលមិនអាចកើតមានឡើង។

អ្នកនឹងទទួលបានមធ្យោបាយធ្វើដំណើរវេជ្ជសាស្ត្រ ប្រសិនបើ៖

- វាមានភាពចាំបាច់សម្រាប់ស្ថានភាពរាងកាយ ឬវេជ្ជសាស្ត្រដោយមានការអនុញ្ញាតជាលា លក្ខណ៍អក្សរពីវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាផ្សេងទៀត ដោយសារស្ថានភាពរាងកាយ ឬវេជ្ជ សាស្ត្រ អ្នកមិនអាចប្រើប្រាស់ឡានក្រុង តាក់ស៊ី រថយន្ត រថយន្តរ៉ឺន ដើម្បីធ្វើដំណើរទៅកាន់ ការណាត់ជួបរបស់អ្នកបានទេ។
- អ្នកត្រូវការជំនួយពីអ្នកបើកបរទៅ និងមកពីផ្ទះ យានជំនិះ ឬកន្លែងព្យាបាលដោយសារតែ ពិការភាពផ្លូវកាយ ឬផ្លូវចិត្ត

ដើម្បីស្នើសុំមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រដែលវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាសម្រាប់ ការណាត់ជួប ដែលមិនមែនជាករណីបន្ទាន់ (ជាប្រចាំ) ចូរទូរសព្ទទៅកាន់ Anthem តាមរយៈលេខ **1-888-285-7801** ឬលេខ **1-877-931-4755 (TTY 866-288-3133)** យ៉ាងហោចណាស់ប្រាំថ្ងៃ នៃថ្ងៃធ្វើការ (ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) មុនពេលការណាត់ជួបរបស់អ្នក។ សម្រាប់ការណាត់ជួបក្នុងករណី បន្ទាន់ ចូរទូរសព្ទឱ្យបានឆាប់តាមដែលអាចធ្វើបាន។ សូមត្រៀមបណ្ណសម្គាល់សមាជិករបស់អ្នកឱ្យបាន រួចរាល់នៅពេលអ្នកធ្វើការហៅទូរសព្ទ។ សម្រាប់ស្ថានភាពនៅលើមធ្យោបាយធ្វើដំណើរដែលបានកំណត់ កាលរបស់អ្នក អ្នកអាចទាក់ទងទៅបណ្តាញទូរសព្ទផ្តល់ជំនួយសម្រាប់ការធ្វើដំណើរតាមរយៈលេខ **1-877-931-4756 (TTY 866-288-3133)**។

**ដែនកំណត់នៃមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ**

Anthem ផ្តល់ជូននូវមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រដែលមានតម្លៃទាបបំផុតដែលបំពេញតាមតម្រូវ ការផ្នែកវេជ្ជសាស្ត្ររបស់អ្នក ទៅកាន់អ្នកផ្តល់សេវាដែលនៅជិតបំផុតពីផ្ទះរបស់អ្នកដែលជាកន្លែងដែល មានការណាត់ជួប។ អ្នកមិនអាចទទួលបានមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្របានទេ ប្រសិនបើ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

Medi-Cal មិនធានារ៉ាប់រងលើសេវាដែលអ្នកកំពុងទទួលបាន ឬវាមិនមែនជាការណាត់ជួបរបស់ឱសថស្ថានដែលមានការធានារ៉ាប់រងពី Medi-Cal នោះទេ។ មានបញ្ជីសេវាកម្មដែលមានការធានារ៉ាប់រងនៅក្នុងសៀវភៅណែនាំសមាជិកនេះ។

ប្រសិនបើ Medi-Cal ធានារ៉ាប់រងលើប្រភេទការណាត់ជួប ប៉ុន្តែមិនមែនតាមរយៈគម្រោងសុខភាព Anthem នឹងមិនធានារ៉ាប់រងលើមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រទេ ប៉ុន្តែអាចជួយអ្នកកំណត់កាលវិភាគធ្វើដំណើររបស់អ្នកជាមួយ Medi-Cal បាន។ មធ្យោបាយធ្វើដំណើរមិនត្រូវបានធានារ៉ាប់រងនៅខាងក្រៅបណ្តាញ ឬតំបន់សេវាកម្មទេ លុះត្រាតែមានការអនុញ្ញាតជាមុនពី Anthem។ ដើម្បីស្វែងយល់បន្ថែម ឬដើម្បីស្នើសុំមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ ចូរទូរសព្ទទៅកាន់ Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)** ឬលេខ **1-877-931-4755 (TTY 866-288-3133)**។

**ថ្លៃចំណាយចំពោះសមាជិក**

មិនគិតថ្លៃទេ នៅពេលដែល Anthem រៀបចំមធ្យោបាយធ្វើដំណើរ។

**របៀបទទួលបានមធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រ**

អត្ថប្រយោជន៍របស់អ្នករួមមានការទទួលបានការធ្វើដំណើរទៅកាន់ការណាត់ជួបរបស់អ្នក នៅពេលដែលការណាត់ជួបគឺសម្រាប់សេវាដែលមានការធានារ៉ាប់រងដោយ Medi-Cal ហើយអ្នកមិនមានមធ្យោបាយធ្វើដំណើរណាមួយនោះ។ អ្នកអាចទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃចំពោះអ្នកនៅពេលដែលអ្នកបានព្យាយាមគ្រប់វិធីផ្សេងទៀតដើម្បីទទួលបានមធ្យោបាយធ្វើដំណើរដូចជា៖

- ការធ្វើដំណើរទៅ និងមកពីការណាត់ជួបសម្រាប់សេវារបស់ Medi-Cal ដែលបានអនុញ្ញាតដោយអ្នកផ្តល់សេវារបស់អ្នក ឬ
- ការទទួលយកវេជ្ជបញ្ជា និងសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ

Anthem អនុញ្ញាតឱ្យអ្នកប្រើថយន្ត តាក់ស៊ី ថយន្តក្រុង ឬមធ្យោបាយធ្វើដំណើរសាធារណៈ ឬឯកជនផ្សេងទៀតដើម្បីទៅកាន់ការណាត់ជួបផ្នែកវេជ្ជសាស្ត្ររបស់អ្នកសម្រាប់សេវាដែលមានការធានារ៉ាប់រងពី



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

Medi-Cal ។ Anthem នឹងធានារ៉ាប់រងលើថ្លៃចំណាយដែលទាបបំផុតនៃប្រភេទមធ្យោបាយធ្វើដំណើរ មិនមែនវេជ្ជសាស្ត្រដែលបំពេញតាមតម្រូវការរបស់អ្នក។ ពេលខ្លះ Anthem អាចផ្តល់សំណងដល់អ្នកវិញ (បង់ប្រាក់សងអ្នកវិញ) សម្រាប់ការធ្វើដំណើរក្នុងយានជំនិះឯកជនដែលអ្នករៀបចំ។

Anthem ត្រូវតែយល់ព្រមលើបញ្ហានេះមុនពេលអ្នកទទួលបានការធ្វើដំណើរនោះ។

អ្នកត្រូវតែប្រាប់យើងខ្ញុំអំពីមូលហេតុដែលអ្នកមិនអាចធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរផ្សេងទៀត ដូចជាតាមឡានក្រុងជាដើម។ អ្នកអាចទូរសព្ទ អ៊ីមែល ឬប្រាប់យើងខ្ញុំដោយផ្ទាល់។ ប្រសិនបើអ្នកមាន លទ្ធភាពប្រើប្រាស់មធ្យោបាយធ្វើដំណើរ ឬអាចបើកបរបានដោយខ្លួនឯងទៅកាន់ការណាត់ជួប នោះ Anthem អ្នកនឹងមិនផ្តល់សំណងដល់អ្នកវិញទេ។ អត្ថប្រយោជន៍នេះគឺសម្រាប់តែសមាជិកដែលមិន មានលទ្ធភាពប្រើប្រាស់មធ្យោបាយធ្វើដំណើរប៉ុណ្ណោះ។

សម្រាប់ការផ្តល់សំណងគិតតាមចម្ងាយម៉ាយល៍ អ្នកត្រូវតែដាក់បញ្ជូនច្បាប់ចម្លងរបស់អ្នកបើកបរ៖

- បណ្ណបើកបរ
- ការចុះបញ្ជីយានជំនិះ និង
- ភស្តុតាងនៃការធានារ៉ាប់រងរថយន្ត

ដើម្បីស្នើសុំការធ្វើដំណើរសម្រាប់សេវាកម្មដែលត្រូវបានអនុញ្ញាត ចូរទូរសព្ទទៅកាន់ Anthem តាមរយៈ លេខ **1-888-285-7801 (TTY 711)** ឬលេខ **1-877-931-4755 (TTY 866-288-3133)** យ៉ាងហោច ណាស់ ប្រាំថ្ងៃ នៃថ្ងៃធ្វើការ (ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) មុនពេលការណាត់ជួបរបស់អ្នក។ ឬទូរសព្ទឱ្យ បានឆាប់តាមដែលអ្នកអាចធ្វើទៅបាន នៅពេលដែលអ្នកមានការណាត់ជួបបន្ទាន់។ សូមត្រៀមបណ្ណ សម្គាល់សមាជិករបស់អ្នកឱ្យបានរួចរាល់នៅពេលអ្នកធ្វើការហៅទូរសព្ទ។ សម្រាប់ស្ថានភាពនៅលើ មធ្យោបាយធ្វើដំណើរដែលបានកំណត់របស់អ្នក អ្នកអាចទាក់ទងទៅបណ្តាញទូរសព្ទផ្តល់ ជំនួយសម្រាប់ការធ្វើដំណើរតាមរយៈលេខ **1-877-931-4756**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**ចំណាំ:** ជនជាតិដើមអាមេរិកកាំងក៏អាចទាក់ទងគ្លីនិកសុខភាពជនជាតិដើមអាមេរិកកាំងក្នុងតំបន់របស់ ពួកគេបានផងដែរ ដើម្បីស្នើសុំមធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រ។

**ដែនកំណត់នៃមធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រ**

Anthem ផ្តល់ជូននូវមធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រដែលមានតម្លៃទាបបំផុតដែលបំពេញតាម តម្រូវការរបស់អ្នកទៅកាន់អ្នកផ្តល់សេវាដែលនៅជិតបំផុតពីផ្ទះរបស់អ្នកដែលជាកន្លែងដែលមានការ ណាត់ជួប។ សមាជិកដែលមិនអាចបើកបរបានដោយខ្លួនឯង ឬត្រូវបានផ្តល់សំណងដោយផ្ទាល់សម្រាប់ មធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រ។ ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

**មធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រមិនត្រូវបានអនុវត្តទេ ប្រសិនបើ:**

- រថយន្តសង្គ្រោះបន្ទាន់ រថយន្តវ៉ែនសម្រាប់អ្នកជំងឺមិនស្ថិតក្នុងគ្រាអាសន្ន រថយន្តវ៉ែនសម្រាប់ អ្នកជំងឺប្រើរទេះរុញ ឬទម្រង់ផ្សេងទៀតនៃមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រដែលមានភាព ចាំបាច់ផ្នែកវេជ្ជសាស្ត្រ ដើម្បីទទួលបានសេវាដែលត្រូវបានធានារ៉ាប់រងដោយ Medi-Cal
- អ្នកត្រូវការជំនួយពីអ្នកបើកបរទៅ និងមកពីទីលំនៅឋាន យានជំនិះ ឬកន្លែងព្យាបាល ដោយសារតែស្ថានភាពរាងកាយ ឬវេជ្ជសាស្ត្រ
- អ្នកកំពុងជិះរទេះរុញ ហើយមិនអាចចូល និងចេញពីយានជំនិះដោយគ្មានជំនួយពីអ្នកបើកបរ។
- Medi-Cal មិនធានារ៉ាប់រងលើសេវាកម្មនេះទេ

**ថ្លៃចំណាយចំពោះសមាជិក**

មិនគិតថ្លៃទេ នៅពេលដែល Anthem រៀបចំមធ្យោបាយធ្វើដំណើរមិនមែនវេជ្ជសាស្ត្រ។

**ការចំណាយលើការធ្វើដំណើរ**

ក្នុងករណីចំនួន ប្រសិនបើអ្នកត្រូវធ្វើដំណើរទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតដែលមិនមាននៅជិតផ្ទះ របស់អ្នក Anthemអាចធានារ៉ាប់រងការចំណាយលើការធ្វើដំណើរដូចជា អាហារ ការស្នាក់នៅសណ្ឋាគារ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

និងការចំណាយដែលពាក់ព័ន្ធផ្សេងទៀតដូចជា ចំណតរថយន្ត ថ្លៃសេវាជាដើម។ ពួកវាក៏អាចត្រូវបាន ធានារ៉ាប់រងសម្រាប់អ្នកដែលនឹងធ្វើដំណើរជាមួយអ្នកដើម្បីជួយអ្នកជាមួយការណាត់ជួបរបស់អ្នក ឬអ្នកដែលនឹងបរិច្ចាគសរីរាង្គឱ្យអ្នកសម្រាប់ការប្តូរសរីរាង្គ។ អ្នកត្រូវស្នើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) សម្រាប់សេវាទាំងនេះដោយទាក់ទងមកកាន់ Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)** ឬលេខ **1-877-931-4755 (TTY 866-288-3133)**។

### សេវាសុខភាពធ្មេញ

Medi-Cal ប្រើប្រាស់គម្រោងការថែទាំសុខភាពធ្មេញក្រោមការគ្រប់គ្រងដើម្បីផ្តល់សេវាសុខភាពធ្មេញ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ Health Care Options តាមរយៈគេហទំព័រ <http://dhcs.ca.gov/mymedi-cal>។ អ្នកអាចបន្តទទួលបានសេវាសុខភាពធ្មេញសម្រាប់ថ្លៃចំណាយ តាមសេវា ឬអ្នកអាចជ្រើសរើសគម្រោង ការថែទាំសុខភាពធ្មេញក្រោមការគ្រប់គ្រង។ ក្នុងការជ្រើស រើស ឬផ្លាស់ប្តូរគម្រោងសុខភាពធ្មេញ ចូរទូរសព្ទទៅ Health Care Options តាមរយៈលេខ **1-800-430-4263**។ អ្នកអាចមិនត្រូវបានចុះឈ្មោះនៅក្នុងគម្រោង PACE ឬ SCAN ហើយគម្រោង ការថែទាំសុខភាពធ្មេញក្រោមការគ្រប់គ្រងក្នុងពេលតែមួយទេ។

សេវាសុខភាពធ្មេញរបស់ Medi-Cal ត្រូវបានផ្តល់ជូនដោយ កម្មវិធីថែទាំសុខភាពធ្មេញក្រោមការគ្រប់គ្រង ដោយ Medi-Cal។ សម្រាប់ជំនួសក្នុងការស្វែងរកពេទ្យធ្មេញ ឬជំនួយក្នុងការទទួលបានសេវាសុខភាពធ្មេញ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

Medi-Cal ធានារ៉ាប់រងលើសេវាសុខភាពធ្មេញ រួមមាន៖

- ការធ្វើរោគវិនិច្ឆ័យ និងការធ្វើអនាម័យបង្ការជំងឺធ្មេញ ដូចជា ការពិនិត្យ ការថតកាំរស្មីអ៊ិច និងការសម្អាតធ្មេញ
- សេវាសង្គ្រោះបន្ទាន់សម្រាប់គ្រប់គ្រងការឈឺចាប់
- ការដកធ្មេញ
- ការប៉ះបំពេញប្រហោងធ្មេញ
- ការព្យាបាលចង្កូរប្រូសធ្មេញ (ធ្មេញមុខ/ធ្មេញក្រោយ)
- ការស្រោបធ្មេញ (ជួសជុលការស្រោបធ្មេញ/ពិសោធន៍)
- ការឆ្លុះសម្អាតក្រមុំ និងការសម្អាតគល់ធ្មេញ
- ក្រាសធ្មេញពាក់ពេញលេញ និងដោយផ្នែក
- ការពត់តម្រង់ធ្មេញសម្រាប់កុមារដែលមានលក្ខណៈសមស្រប
- សារធាតុក្លុយអរ

ប្រសិនបើអ្នកមានសំណួរ ឬចង់ស្វែងយល់បន្ថែមអំពីសេវាសុខភាពធ្មេញ ចូរទូរសព្ទមកកាន់ កម្មវិធីសុខភាពធ្មេញរបស់ Medi-Cal តាមរយៈលេខ **1-800-322-6384 (TTY 1-800-735-2922 ឬ 711)**។

អ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់កម្មវិធីសុខភាពធ្មេញរបស់ Medi-Cal តាមរយៈ

<https://smilecalifornia.org/>។

ប្រសិនបើអ្នកមានសំណួរ ឬចង់ស្វែងយល់បន្ថែមអំពីសេវាសុខភាពធ្មេញ ហើយត្រូវបានចុះឈ្មោះក្នុងគម្រោងការថែទាំសុខភាពធ្មេញក្រោមការគ្រប់គ្រងសូមទូរសព្ទទៅកាន់គម្រោងការថែទាំសុខភាពធ្មេញក្រោមការគ្រប់គ្រងដែលបានចាត់តាំង។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

# អត្ថប្រយោជន៍ និងកម្មវិធីដែលមានការធានារ៉ាប់រងរបស់ Anthem ផ្សេងទៀត


## សេវាបង្ការជំងឺហ្វឹត

Anthem ជួយឱ្យមានការអប់រំសុខភាព និងការរុករកអំពីការពិតជាមូលដ្ឋាននៃជំងឺហ្វឹត ការប្រើប្រាស់ឧបករណ៍គ្រប់គ្រងរយៈពេលវែងត្រឹមត្រូវ និងឱសថសង្គ្រោះរហ័ស បច្ចេកទេសគ្រប់គ្រងខ្លួនឯងដោយផ្អែកលើកសុភាព និងជំនាញ និងវិធានតាមដានខ្លួនឯងដើម្បីកាត់បន្ថយ ឬគ្រប់គ្រងការប៉ះពាល់បរិស្ថានដែលធ្វើឱ្យរោគសញ្ញាជំងឺហ្វឹតកាន់តែធ្ងន់ធ្ងរ។

## LiveHealth® Online

សមាជិករបស់ Anthem អាចចូលប្រើ LiveHealth Online 24/7 ដោយប្រើទូរសព្ទស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័រ។ LiveHealth Online ភ្ជាប់អ្នកជំងឺជាមួយវេជ្ជបណ្ឌិតដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សាដែលគាំទ្រដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាអំពីការប្រើថ្នាំ ហើយឱ្យពួកគេផ្ញើថ្នាំទៅកាន់ឱសថស្ថានរបស់អ្នក។ មានតែសារធាតុដែលគ្មានការគ្រប់គ្រងប៉ុណ្ណោះដែលអាចចេញវេជ្ជបញ្ជាបាន។

សមាជិកអាចប្រើប្រាស់ LiveHealth Online 24/7 តាមការទូរសព្ទទៅលេខ 1-888-548-3432 (TTY 711) តាមការទាញយកកម្មវិធីទូរសព្ទចល័ត LiveHealth Online ដោយឥតគិតថ្លៃ ឬតាមការចូលទៅកាន់គេហទំព័រ [livehealthonline.com](http://livehealthonline.com) ដើម្បីចុះឈ្មោះ។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

4 | អត្ថប្រយោជន៍ និងសេវាកម្ម

ព័ត៌មានលម្អិតអំពីកម្មវិធី LiveHealth Online	វេជ្ជសាស្ត្រ LiveHealth Online	វិទ្យាផ្នែកវិកចរិក LiveHealth Online	ផ្នែកចិត្តសាស្ត្រ LiveHealth Online
ប្រភេទអ្នកផ្តល់សេវា	វេជ្ជបណ្ឌិតដែលមាន ការទទួលស្គាល់ពីក្រុម ប្រឹក្សាភិបាល	វេជ្ជបណ្ឌិតដែលមាន ការទទួលស្គាល់ពីក្រុម ប្រឹក្សាភិបាល	គ្រូពេទ្យចិត្តសាស្ត្រ (PHD) និងអ្នក ព្យាបាលដែលមានអា ជ្ញាបណ្ណ (បុគ្គលិក សង្គមកិច្ចកម្រិតអនុ បណ្ឌិត)
អត្ថប្រយោជន៍ដែល បានផ្តល់ឱ្យ		ការប្រើប្រាស់ឱសថ ប្រសិនបើចាំបាច់ ព្យាបាល	ការប្រើប្រាស់ឱសថ ប្រសិនបើចាំបាច់ត្រូវ មានការវាយតម្លៃ ក្រោយការចាប់ផ្តើ មព្យាបាល
ភាពអាចរកបាន	តាមតម្រូវការ 24/7/365	ការណាត់ជួបពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ នៅគ្រប់តំបន់ ម៉ោងទាំងអស់	ការណាត់ជួបពីម៉ោង 7 ព្រឹក ដល់ម៉ោង 11:00 យប់



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។



4 | អត្ថប្រយោជន៍ និងសេវាកម្ម

រយៈពេលនៃការជួបពិនិត្យ	10 នាទី	30 ទៅ 45 នាទី សម្រាប់ការវាយតម្លៃលើកដំបូង 15 នាទីសម្រាប់វគ្គតាមដាន ប្រសិនបើចាំបាច់ចំពោះការពិនិត្យការប្រើប្រាស់ថ្នាំឡើងវិញ។	45 នាទី
ម៉ោងរង់ចាំជាមធ្យម	ប្រហែល 10 នាទី	14 ថ្ងៃ ឬតិចជាងនេះ	4 ថ្ងៃ ឬតិចជាងនេះ
អាយុដែលត្រូវទទួលសេវា	គ្មានការកំណត់អាយុឡើយ វេជ្ជបណ្ឌិតកំណត់បានថាតើអ្នកជំងឺអាចត្រូវបានព្យាបាលបែបនិម្មិតដៃឬអត់	18 ឆ្នាំ ឡើងទៅ	10 ឆ្នាំឡើងទៅ
តម្លៃ	ភាពងាយស្រួលក្នុងការទទួលបានការថែទាំនៅផ្ទះ។ ម៉ោងបង្ការការជួបពិនិត្យ ER ដែលចំណាយពេលយូរសម្រាប់ស្ថានភាពជំងឺមិនបន្ទាន់។	បង្កើនលទ្ធភាពទទួលបានអ្នកផ្តល់សេវាសុខភាពអាកប្បកិរិយានៅផ្ទះ	បង្កើនលទ្ធភាពទទួលបានអ្នកផ្តល់សេវាសុខភាពអាកប្បកិរិយានៅផ្ទះ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**ស្ថានភាពដែលត្រូវបានព្យាបាលជាទូទៅ**

- ការដាច់រយៈ រហូសតិចតួច ជំងឺលើសឈាម
- ជំងឺហឺត
- អាឡែហ្ស៊ី/រលាកច្រមុះដោយសារអាឡែហ្ស៊ី
- ឈឺខ្នង
- ក្អក/ផ្កាសសាយ
- ជំងឺទឹកនោមផ្អែម/រោគខ្វះជាតិស្ករ
- រាគ
- ឈឺត្រចៀក
- គ្រុនក្តៅ ផ្កាសសាយធំ/គ្រុនផ្កាសាយ
- ឈឺក្បាល/រោគប្រកាំង (ឈឺមួយចំហៀងក្បាល)
- ជំងឺនោម ឬជុះដោយមិនដឹងខ្លួន
- ជំងឺដេកមិនលក់
- ចង់ក្អួត/ក្អួត
- ភ្នែកឡើងក្រហម និងឆ្លងជំងឺភ្នែក
- ការរំខានដោយការឡើងកន្ទួល/ស្បែក
- ការឆ្លងមេរោគក្នុងរន្ធច្រមុះ
- ឈឺក/ជំងឺរលាកបំពង់ក
- គ្រុច និងថ្លោះ

**អាការជំងឺអាកប្បកិរិយាដែលត្រូវបានព្យាបាលជាទូទៅ រួមមាន៖**

- ការភ័យបារម្ភ
- ភាពខូចសណ្តាប់ធ្នាប់នៃស្មារតី (Bipolar disorder)
- ការព្យាបាលជំងឺ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

- ជំងឺធ្លាក់ទឹកចិត្ត
- ជំងឺកើតទុក្ខ
- ជំងឺឆាប់ក័យ
- បញ្ហាឌីពុកម្តាយ
- ជំងឺបាក់ស្បាត
- ជំងឺគិតហើយធ្វើដដែលៗ
- បញ្ហាទំនាក់ទំនងស្នេហា
- ជំងឺស្រ្តីស

LiveHealth Online ផ្តល់ជូនការព្យាបាលជាប់រហូតដោយប្រើអ្នកផ្តល់សេវាព្យាបាលសុខភាពអាកប្បកិរិយាដដែល។

**ដែនកំណត់នៃ LiveHealth Online**

LiveHealth Online មិនផ្តល់ជូន៖

- ការថែទាំវេជ្ជសាស្ត្រជាប់រហូត ឬបង្ការ
- ការបញ្ជាឱ្យមានការពិនិត្យក្នុងមន្ទីរពិសោធន៍
- លទ្ធភាពទទួលបានការថែទាំពីអ្នកឯកទេស
- សមាជិកគួរតែធ្វើការណាត់ជួបជាមួយ PCP របស់ពួកគេជាជម្រើសដំបូង សម្រាប់ការថែទាំមិនមែនក្នុងគ្រាអាសន្ន។

**ការផ្ទៀងផ្ទាត់សមាជិកភាព Anthem សម្រាប់ LiveHealth Online**

លេខសម្គាល់សមាជិក Anthem ត្រូវតែបន្ថែមទៅគណនី LiveHealth Online ដើម្បីទទួលសេវាដោយមិនគិតថ្លៃ។ សមាជិកត្រូវតែមានអាយុ 18 ឆ្នាំដើម្បីបើកគណនី LiveHealth Online ផ្ទាល់ខ្លួនរបស់ពួកគេ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ឪពុកម្តាយអាចបន្ថែមលេខសម្គាល់សមាជិក Anthem របស់កូនទៅក្នុងគណនីផ្ទាល់ខ្លួនបាន។

សមាជិកអាចអញ្ជើញភ្ញៀវឱ្យចូលរួមក្នុងការជួបពិនិត្យតាមវីដេអូផ្សាយបន្តផ្ទាល់របស់ពួកគេ៖

- សមាជិកគ្រួសារ
- អ្នកផ្តល់សេវាផ្សេងទៀត

សមាជិកអាចចែករំលែកសេចក្តីសង្ខេបអំពីកំណត់ត្រាវេជ្ជសាស្ត្រជាមួយ PCP របស់ពួកគេ ឬអ្នកផ្សេងទៀតណាម្នាក់ដោយប្រើអ៊ីមែល/ទូរសារ។

LiveHealth Online ផ្តល់ជូនការព្យាបាលជាប់រហូតដោយប្រើអ្នកផ្តល់សេវាព្យាបាលសុខភាពអាកប្បកិរិយាដដែល៖

សមាជិកអាចទទួលបានជំនួយ 24/7 តាមការទូរសព្ទទៅលេខ **1-888-548-3432 (TTY 711)** តាមការទាញយកកម្មវិធីទូរសព្ទចល័ត LiveHealth Online ដោយឥតគិតថ្លៃ ឬតាមការចូលទៅកាន់គេហទំព័រ [livehealthonline.com](http://livehealthonline.com) ដើម្បីចុះឈ្មោះ។

សម្រាប់ជំនួយអំពីការចេញវេជ្ជបញ្ជាបន្ទាន់ បន្ទាប់ពីការជួបពិនិត្យតាមអនឡាញ សមាជិកអាចទូរសព្ទមកកាន់លេខ **1-888-982-7956**។

### ការគាំទ្រ និងសេវាថែទាំរយៈពេលវែងក្រោមការគ្រប់គ្រង

Anthem ធានារ៉ាប់រងលើការគាំទ្រ និងសេវាថែទាំរយៈពេលវែងក្រោមការគ្រប់គ្រងសម្រាប់សមាជិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រភេទនៃមន្ទីរ ឬមណ្ឌលថែទាំសុខភាពរយៈពេលវែងដូចខាងក្រោម៖

- សេវាក្នុងមណ្ឌលថែទាំសុខភាពជំនាញដូចដែលបានអនុញ្ញាតដោយ Anthem
- សេវាក្នុងមណ្ឌលថែទាំជំងឺកម្រិតមធ្យម (រួមទាំងមនុស្សពេញវ័យ និងកុមារ) ដូចដែលបានអនុញ្ញាតដោយ Anthem
- សេវាតាមមណ្ឌល និងសហគមន៍ដូចដែលបានអនុញ្ញាតដោយ L.A. Care



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- សេវាសម្រាប់មនុស្សពេញវ័យតាមសហគមន៍ (CBAS)
- សេវាផ្តល់ការគាំទ្រនៅតាមផ្ទះ (IHSS)
- Anthem យល់ព្រមសម្រាប់សេវាក្នុងមណ្ឌលថែទាំកម្រិតមធ្យម រួមមាន៖
  - មណ្ឌលថែទាំកម្រិតមធ្យម/ជនពិការដែលកំពុងលូតលាស់ (ICF/DD)
  - មណ្ឌលថែទាំកម្រិតមធ្យម/ជនពិការដែលកំពុងលូតលាស់-អភិវឌ្ឍសមត្ថភាព (ICF/DD-H) និង
  - មណ្ឌលថែទាំកម្រិតមធ្យម/ជនពិការដែលកំពុងលូតលាស់-គិលានុបដ្ឋាយិកា (ICF/DD-N)


ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាថែទាំរយៈពេលវែង Anthem នឹងធ្វើឱ្យប្រាកដថា អ្នកត្រូវបានដាក់នៅក្នុងមន្ទីរ ឬមណ្ឌលថែទាំសុខភាពដែលផ្តល់នូវកម្រិតនៃការថែទាំដែលសមស្របបំផុតចំពោះតម្រូវការផ្នែកវេជ្ជសាស្ត្ររបស់អ្នក។

សម្រាប់សំណួរអំពីសេវាថែទាំរយៈពេលវែងក្រោមការគ្រប់គ្រង ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

### ការសម្របសម្រួលការថែទាំជាមូលដ្ឋាន

ការទទួលបានការថែទាំពីអ្នកផ្តល់សេវាផ្សេងៗគ្នាជាច្រើន ឬនៅក្នុងប្រព័ន្ធសុខភាពផ្សេងៗគ្នាគឺកំពុងមានបញ្ហាប្រឈម។ Anthem ចង់ធ្វើឱ្យប្រាកដថា សមាជិកទទួលបានសេវាដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រឱសថមានវេជ្ជបញ្ជា និងសេវាសុខភាពអាកប្បកិរិយាទាំងអស់។ Anthem អាចជួយសម្របសម្រួល និងគ្រប់គ្រងតម្រូវការសុខភាពរបស់អ្នកដោយមិនគិតថ្លៃសម្រាប់អ្នក។ ជំនួយនេះអាចរកបាន សូម្បីតែនៅពេលដែលកម្មវិធីផ្សេងទៀតធានារ៉ាប់រងលើសេវាកម្មទាំងនេះក៏ដោយ។

វាអាចជាការលំបាកក្នុងការស្វែងយល់អំពីរបៀបបំពេញតាមតម្រូវការថែទាំសុខភាពរបស់អ្នក បន្ទាប់ពីអ្នកចាកចេញពីមន្ទីរពេទ្យ ឬប្រសិនបើអ្នកទទួលបានការថែទាំនៅក្នុងប្រព័ន្ធផ្សេងៗគ្នា។ នេះគឺជាវិធីមួយចំនួនដែល Anthem អាចជួយសមាជិក៖

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានការណាត់ជួប ឬឱសថបន្ត បន្ទាប់ពីអ្នកត្រូវបានចាកចេញពីមន្ទីរពេទ្យនោះ Anthem អាចជួយអ្នកបាន។
- ប្រសិនបើអ្នកត្រូវការជំនួយក្នុងការណាត់ជួបដោយផ្ទាល់នោះ Anthem អាចជួយអ្នកឱ្យទទួលបានមធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃបាន។

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អំពីសុខភាពរបស់អ្នក ឬសុខភាពកូនរបស់អ្នក ចូរទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។

### ការគ្រប់គ្រងការថែទាំសុគតស្នាញ (CCM)

សមាជិកដែលមានតម្រូវការសុខភាពសុគតស្នាញ អាចមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាបន្ថែមដោយផ្ដោតលើការសម្របសម្រួលការថែទាំ។ Anthem ផ្តល់ជូនសេវាគ្រប់គ្រងការថែទាំសុគតស្នាញ (CCM) ដល់ប្រជាជនរួមមានជាអាទិ៍៖ កុមារដែលមានតម្រូវការថែទាំសុខភាពពិសេស អ្នកមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន សមាជិកដែលទទួលបាន LTSS សមាជិកដែលមានជំងឺតម្រងនោម ដំណាក់កាលចុងក្រោយ (ESRD) សមាជិកដែលមានសិទ្ធិប្រើប្រាស់អត្ថប្រយោជន៍នៃការប្តូរសរីរាង្គ សមាជិកដែលមានស្ថានភាពសុខភាពអាកប្បកិរិយា ឬវិបត្តិដោយការប្រើប្រាស់សារធាតុញៀន និងសមាជិកដែលមានជំងឺរ៉ាំរ៉ៃច្រើន។

សមាជិកដែលបានចុះឈ្មោះក្នុង CCM និង ការពង្រឹងការគ្រប់គ្រងលើការថែទាំ (សូមអានខាងក្រោម) មានអ្នកគ្រប់គ្រងការថែទាំដែលត្រូវបានចាត់តាំងនៅ Anthem ដែលអាចជួយមិនត្រឹមតែការគ្រប់គ្រងការថែទាំជាមូលដ្ឋានដែលបានពិពណ៌នាខាងលើប៉ុណ្ណោះទេ ប៉ុន្តែថែទាំមានជំនួយការថែទាំអន្តរកាលបន្ថែមដែលអាចរកបានប្រសិនបើអ្នកចាកចេញពីមន្ទីរពេទ្យ មណ្ឌលថែទាំសុខភាពជំនាញ មន្ទីរពេទ្យវិកលចរិត ឬការព្យាបាលតាមលំនៅឋាន។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

### ការពង្រឹងការគ្រប់គ្រងលើការថែទាំ (ECM)

Anthem ធានារ៉ាប់រងសេវា ECM សម្រាប់សមាជិកដែលមានតម្រូវការសុខស្ថានខ្លាំង។ ECM មានសេវាកម្មបន្ថែមដើម្បីជួយឱ្យអ្នកទទួលបានការថែទាំដែលអ្នកត្រូវការដើម្បីរក្សាសុខភាពឱ្យល្អ។ វាសម្របសម្រួលការថែទាំរបស់អ្នកពីវេជ្ជបណ្ឌិតផ្សេងគ្នា និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត។ ECM ជួយសម្របសម្រួលដល់ការថែទាំបឋម និងបែបបង្ការ ការថែទាំជំងឺធ្ងន់ធ្ងរ សុខភាពអាកប្បកិរិយា ការអភិវឌ្ឍសុខភាពមាត់ សេវាកម្ម និងការគាំទ្ររយៈពេលវែង (LTSS) តាមសហគមន៍ និងការបញ្ជូនបន្តទៅធនធានសហគមន៍។

ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ អ្នកអាចត្រូវបានគេទំនាក់ទំនងអំពីសេវាកម្មរបស់ ECM។ អ្នកក៏អាចទូរសព្ទទៅកាន់ Anthem ដើម្បីស្វែងយល់ថាតើអ្នកអាចទទួលបាន ECM នៅពេលណា។ ឬពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ពួកគេអាចស្វែងយល់ថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ ECM ឬបញ្ជូនអ្នកបន្តសម្រាប់សេវាគ្រប់គ្រងការថែទាំដែរឬទេ។

### សេវា ECM ដែលមានការធានារ៉ាប់រង

ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ ECM អ្នកនឹងមានក្រុមថែទាំផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងប្រធានគ្រប់គ្រងការថែទាំ។ បុគ្គលនេះនឹងពិភាក្សាជាមួយអ្នក និងវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ឱសថការី អ្នកគ្រប់គ្រងករណី អ្នកផ្តល់សេវាសង្គមកិច្ច និងអ្នកដទៃទៀតរបស់អ្នក។ ពួកគេធានាថាអ្នកគ្រប់គ្នាធ្វើការរួមគ្នាដើម្បីទទួលបានការថែទាំដែលអ្នកត្រូវការ។ ប្រធានគ្រប់គ្រងការថែទាំក៏អាចជួយអ្នកស្វែងរក និងដាក់ពាក្យស្នើសុំសេវាកម្មផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នកផងដែរ។ ECM រួមបញ្ចូល៖

- ការផ្សព្វផ្សាយ និងការចូលរួម
- ការវាយតម្លៃ និងការគ្រប់គ្រងលើការថែទាំដ៏ទូលំទូលាយ
- ការពង្រឹងការសម្របសម្រួលលើការថែទាំ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ការលើកកម្ពស់សុខភាព
- ការថែទាំអន្តរកាលដ៏ទូលំទូលាយ
- សេវាកម្មគាំទ្រសមាជិក និងគ្រួសារ
- ការបញ្ជូនបន្ត និងការសម្របសម្រួលការគាំទ្រពីសហគមន៍ និងសង្គម

ដើម្បីស្វែងយល់ថាតើ ECM អាចសមស្របសម្រាប់អ្នកដែរឬទេ សូមពិភាក្សាជាមួយអ្នកតំណាង Anthem ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

### ថ្លៃចំណាយចំពោះសមាជិក

មិនគិតថ្លៃចំពោះសមាជិកសម្រាប់សេវា ECM ទេ។

### ដកខ្លួនចេញ

ប្រសិនបើអ្នកសម្រេចចិត្តថា ការគ្រប់គ្រងលើការថែទាំដែលប្រសើរឡើង មិនសមស្របសម្រាប់អ្នកទេនោះ អ្នកអាចដកខ្លួនចេញបានគ្រប់ពេលវេលាដោយការជូនដំណឹងដល់ប្រធានគ្រប់គ្រងការថែទាំរបស់អ្នក ឬដោយទូរសព្ទទៅកាន់អ្នកតំណាងរបស់ Anthem របស់អ្នក។

### ជំនួយសហគមន៍

អ្នកអាចទទួលជំនួយនៅក្រោមគម្រោង ថែទាំលក្ខណៈបុគ្គលរបស់អ្នក។ ជំនួយសហគមន៍គឺសមស្របតាមវេជ្ជសាស្ត្រ និងមានតម្លៃសមរម្យសម្រាប់មជ្ឈដ្ឋាន និងសេវាកម្មផ្សេងៗចំពោះអ្នកដែលបានធានារ៉ាប់រងក្រោមគម្រោងរបស់រដ្ឋ Medi-Cal។ សេវាកម្មទាំងនេះគឺជាជម្រើសសម្រាប់សមាជិក។ ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ សេវាកម្មទាំងនេះអាចជួយអ្នកឱ្យរស់នៅដោយឯករាជ្យជាងមុន។ សេវាកម្មទាំងនេះមិនជំនួសអត្ថប្រយោជន៍ដែលអ្នកទទួលបានក្រោម Medi-Cal រួចហើយនោះទេ។ ជំនួយសហគមន៍អាចរួមមានជំនួយក្នុងការស្វែងរក ឬប្តូរក្បាលនៅឋាន អាហារដែលតម្រូវតាមវេជ្ជសាស្ត្រ ឬជំនួយផ្សេងទៀតសម្រាប់អ្នក ឬអ្នកថែទាំរបស់អ្នក ប្រសិនបើអ្នកត្រូវការជំនួយ ឬចង់ស្វែងយល់ថាតើ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



ជំនួយសហគមន៍អ្វីខ្លះអាចមានសម្រាប់អ្នក សូមទូរសព្ទទៅកាន់ជម្រកមណ្ឌលថែទាំអតិថិជនតាមលេខ **1-888-285-7801 (TTY 711)** ឬទូរសព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ មិនគិតថ្លៃចំពោះសមាជិកសម្រាប់សេវាជំនួយសហគមន៍ទេ។

ខាងក្រោមនេះគឺជាជំនួយសហគមន៍ដែលបានផ្តល់ជូនដោយAnthem៖

- **សេវាសម្របសម្រួលការផ្លាស់ប្តូរលំនៅឋាន និងសេវាទ្រទ្រង់ និងជួលលំនៅឋាន**
  - រួមបញ្ចូលទាំងសេវាក្នុងការជួយសមាជិកស្វែងរកលំនៅ និងរក្សាការជួលឱ្យមានសុវត្ថិភាព និងស្ថិរភាព។
- **អាហារអាហារសម្រន់តាមលក្ខណៈវេជ្ជសាស្ត្រ**
  - កម្មវិធីផ្តល់អាហារដល់ផ្ទះដែលមានបំណងក្នុងការធ្វើឱ្យលទ្ធផលសុខភាពប្រសើរឡើង និងដោះស្រាយឧបសគ្គដែលទាក់ទងនឹងអសន្តិសុខស្បៀងអាហារ។
- **ការថែទាំឱ្យជាសះស្បើយឡើងវិញ (ការសម្រាកលំហែព្យាបាល)**
  - ការថែទាំព្យាបាលរួមបញ្ចូលគ្នា និងការព្យាបាលរយៈពេលខ្លីសម្រាប់សមាជិកដែលលែងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវការជាសះស្បើយពីរបួស ឬជំងឺ (រួមទាំងស្ថានភាពសុខភាពអាកប្បកិរិយា)។
- **ប្រាក់កក់លំនៅឋាន**
  - ជួយក្នុងការកំណត់អត្តសញ្ញាណ សម្របសម្រួល ធានា ឬផ្តល់មូលនិធិដល់សេវាកម្មតែម្តង និងការកែប្រែដែលចាំបាច់ ដើម្បីឱ្យបុគ្គលម្នាក់អាចបង្កើតគ្រួសារជាមូលដ្ឋាន វាមិនបង្កើតជាបន្ទប់ និងកន្លែងស្នាក់នៅ។
- **មជ្ឈមណ្ឌលព្យាបាលសារធាតុស្រវឹង និងសារធាតុញៀន**
  - ទិសដៅជំនួយសម្រាប់សមាជិកដែលត្រូវបានរកឃើញថាស្រវឹងជាសាធារណៈហើយនឹងត្រូវដឹកជញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ឬពន្ធនាគារ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- **សេវាថែទាំផ្ទាល់ខ្លួន និងសេវាមេផ្ទះ**
  - គាំទ្រសមាជិកដែលត្រូវការជំនួយក្នុងសកម្មភាពប្រចាំថ្ងៃ ដូចជាការដូតទឹក ការស្លៀកពាក់ អនាម័យផ្ទាល់ខ្លួន ការចម្អិនអាហារ និងការបរិភោគ។
- **សេវាសម្រាកលំហែ**
  - សេវារយៈពេលខ្លីផ្តល់ជូនអ្នកថែទាំអ្នកដែលត្រូវការការត្រួតពិនិត្យបណ្តោះអាសន្នម្តងម្កាល ដើម្បីផ្តល់ការសម្រាកដល់អ្នកថែទាំ។
- **ការសម្របសម្រួលលទ្ធភាពទទួលបានបរិស្ថានជុំវិញ (ការកែប្រែផ្ទះ)**
  - ការសម្របខ្លួនទៅនឹងផ្ទះដើម្បីធានាសុខភាព និងសុវត្ថិភាពរបស់បុគ្គលម្នាក់ៗ ឬធ្វើឱ្យសមាជិកអាចរស់នៅដោយឯករាជ្យកាន់ប្រសើរឡើងនៅក្នុងផ្ទះ។
- **ការកាត់បន្ថយគ្រោះថ្នាក់ពីជំងឺហ៊ីត**
  - ផ្តល់នូវការកែប្រែរូបរាងកាយចំពោះបរិយាកាសក្នុងផ្ទះដែលចាំបាច់ដើម្បីធានាសុខភាពសុខុមាលភាព និងសុវត្ថិភាពរបស់សមាជិក ឬធ្វើឱ្យសមាជិកអាចរស់នៅក្នុងផ្ទះ និងដោយគ្មានករណីជំងឺហ៊ីតស្រួចស្រាវដែលអាចបណ្តាលឱ្យមានតម្រូវការសេវាសង្គ្រោះបន្ទាន់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
- **ការផ្លាស់ប្តូរមណ្ឌលថែទាំការបង្វែរទៅកន្លែងរស់នៅដែលមានជំនួយ**
  - ជួយសមាជិករស់នៅក្នុងសហគមន៍ដោយសម្របសម្រួលការផ្លាស់ប្តូរពីមណ្ឌលថែទាំត្រឡប់ទៅមជ្ឈដ្ឋានដូចជាគេហដ្ឋាន សហគមន៍ ឬការពារការចូលព្យាបាលនៅមណ្ឌលថែទាំសម្រាប់អ្នកដែលមានតម្រូវការដែលជិតមកដល់។
- **សេវាផ្លាស់ប្តូរទៅក្នុងសហគមន៍/ការផ្លាស់ប្តូរពីមណ្ឌលថែទាំទៅគេហដ្ឋាន**
  - ជួយសមាជិកក្នុងការរស់នៅក្នុងសហគមន៍ដើម្បីជៀសវាងការបង្កើតកន្លែងថែទាំបន្ថែមទៀតដោយផ្តល់នូវការចំណាយលើការដំឡើងដែលមិនកើតឡើងដដែលៗសម្រាប់



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

សមាជិកដែលផ្លាស់ប្តូរពីមណ្ឌលដែលមានអាជ្ញាប័ណ្ណទៅជាការរៀបចំការរស់នៅនៅក្នុង  
លំនៅឋានឯកជនវិញ។

- **កន្លែងស្នាក់នៅក្រោយពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរយៈពេលខ្លី**
  - ផ្តល់ឱ្យអ្នកដែលមិនមានលំនៅឋាន និងមានតម្រូវការផ្នែកសុខភាព ឬអាកប្បកិរិយាខ្ពស់  
ឱកាសដើម្បីបន្តការធ្វើឱ្យផ្នែកវេជ្ជសាស្ត្រ ផ្នែករីកលចរិក ឬការប្រើប្រាស់សារធាតុញៀន  
ប្រសើរឡើងក្លាមៗ បន្ទាប់ពីចាកចេញពីមជ្ឈដ្ឋានថែទាំសម្រាប់អ្នកជំងឺសម្រាក  
កោមន្ទីរពេទ្យ។
- **សេវាកម្មអភិវឌ្ឍន៍សមត្ថភាពពេលថ្ងៃ**
  - ផ្តល់សេវាកម្មនៅក្នុង ឬក្រៅផ្ទះរបស់បុគ្គលម្នាក់ ដើម្បីជួយពួកគេក្នុងការទទួលបាន រក្សា  
និងការលម្អការជួយខ្លួនឯង។ សង្គមការប្រឹក្សា និងជំនាញបន្សំដែលចាំបាច់ដើម្បីរស់  
នៅក្នុងសហគមន៍ដោយជោគជ័យ។

ប្រសិនបើអ្នកត្រូវការជំនួយ ឬចង់ស្វែងយល់ថាតើជំនួយសហគមន៍អ្វីខ្លះអាចមានសម្រាប់អ្នក សូមទូរសព្ទ  
ទៅកាន់មជ្ឈមណ្ឌលថែទាំអតិថិជនតាមលេខ **1-888-285-7801 (TTY 711)**។ ឬទូរសព្ទទៅកាន់អ្នក  
ផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

### ការវះកាត់ប្តូរសរីរាង្គចាំបាច់

#### *ការប្តូរសរីរាង្គសម្រាប់កុមារដែលមានអាយុក្រោម 21 ឆ្នាំ*

ក្នុងរខានដី Los Angeles ច្បាប់រដ្ឋតម្រូវឱ្យកុមារដែលត្រូវការឧបករណ៍ជំនួយការស្តាប់ត្រូវបញ្ជូនបន្តទៅ  
កាន់កម្មវិធីសេវាកម្មកុមាររដ្ឋ California (CCS) ដើម្បីសម្រេចថាតើកុមារមានលក្ខណសម្បត្តិគ្រប់គ្រាន់  
សម្រាប់ CCS ដែរឬទេ។ ប្រសិនបើកុមារមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ CCS នោះ CCS នឹង  
ធានារ៉ាប់រងលើថ្លៃចំណាយសម្រាប់ការប្តូរសរីរាង្គ និងសេវាកម្មដែលពាក់ព័ន្ធ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem  
នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។  
ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California  
តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើកុមារមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ទេនោះសម្រាប់ CCS Anthem នឹងបញ្ជូនបន្តកុមារទៅមជ្ឈមណ្ឌលប្តូរសេវារ៉ាប់រងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការវាយតម្លៃ។ ប្រសិនបើមជ្ឈមណ្ឌលប្តូរសេវារ៉ាប់រងបញ្ជាក់ថាការប្តូរនឹងត្រូវការជាចាំបាច់ និងមានសុវត្ថិភាព នោះ Anthem នឹងធានារ៉ាប់រងលើការប្តូរសេវារ៉ាប់រង និងសេវាកម្មដែលពាក់ព័ន្ធ។

Anthem ត្រូវតែបញ្ជូនបន្តកុមារដែលមានសិទ្ធិទទួលបានសេវាកម្មកុមាររដ្ឋ California ទៅមជ្ឈមណ្ឌលសថែទាំពិសេសដែលមានអនុញ្ញាតពី CCS ដើម្បីវាយតម្លៃក្នុងរយៈពេល 72 ម៉ោងនៅពេលវេជ្ជបណ្ឌិត អ្នកឯកទេសកុមារកំណត់កុមារថាបេក្ខជនដ៏មានសក្តានុពលសម្រាប់ការប្តូរសេវារ៉ាប់រង។ ប្រសិនបើ SCC បញ្ជាក់ថាការប្តូរនឹងត្រូវការជាចាំបាច់ និងមានសុវត្ថិភាព នោះ Anthem នឹងធានារ៉ាប់រងលើការប្តូរសេវារ៉ាប់រង និងសេវាកម្មដែលពាក់ព័ន្ធ។

**ការប្តូរសេវារ៉ាប់រងសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ**

ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកសម្រេចចិត្តថា អ្នកប្រហែលជាត្រូវការការប្តូរសេវារ៉ាប់រងដ៏សំខាន់មួយ Anthemនឹងបញ្ជូនអ្នកទៅកាន់មជ្ឈមណ្ឌលប្តូរសេវារ៉ាប់រងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការវាយតម្លៃ។ ប្រសិនបើមជ្ឈមណ្ឌលប្តូរសេវារ៉ាប់រងបញ្ជាក់ថាការប្តូរត្រូវការជាចាំបាច់ និងមានសុវត្ថិភាពសម្រាប់ស្ថានភាពសុខភាពរបស់អ្នក នោះ Anthem នឹងធានារ៉ាប់រងលើការប្តូរសេវារ៉ាប់រង និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។

ការវះកាត់ប្តូរសេវារ៉ាប់រងចាំបាច់ដែល Anthem ធានារ៉ាប់រងរួមមានជាអាទិ៍៖

- ខួរធ្មឹង
- បេះដូង
- បេះដូង/សួត
- តម្រងនោម
- តម្រងនោម/លំពែង
- ថ្លើម
- ថ្លើម/ពោះវៀនតូច
- សួត
- លំពែង
- ពោះវៀនតូច



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។


### កម្មវិធីថែទាំសុខភាពអ្នកគ្មានផ្ទះសំបែង

សមាជិកដែលជួបប្រទះភាពគ្មានផ្ទះសំបែងអាចទទួលបានសេវាដែលមានការធានារ៉ាប់រងពីអ្នកផ្តល់សេវាថែទាំសុខភាពអ្នកគ្មានផ្ទះសំបែងនៅក្នុងបណ្តាញអ្នកផ្តល់សេវារបស់ Anthem។ អ្នកផ្តល់សេវាឱសថសម្រាប់អ្នកគ្មានផ្ទះសំបែងគឺជាគ្រូពេទ្យថែទាំបឋមដែលមានអាជ្ញាបណ្ណ ឬមិនមែនគ្រូពេទ្យថែទាំបឋមនៅក្នុងបណ្តាញទេ។ សមាជិកដែលជួបប្រទះភាពគ្មានផ្ទះសំបែងប្រហែលជាអាចជ្រើសរើស អ្នកផ្តល់សេវាឱសថសម្រាប់ អ្នកគ្មានផ្ទះសំបែងរបស់ Anthem ដើម្បីធ្វើជាអ្នកផ្តល់សេវាថែទាំសុខភាពបឋម (PCP) របស់ពួកគេ ប្រសិនបើអ្នកផ្តល់សេវាឱសថសម្រាប់អ្នកគ្មានផ្ទះសំបែងបំពេញតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន PCP ហើយយល់ព្រមធ្វើជា PCP របស់សមាជិក។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីថែទាំសុខភាពសម្រាប់អ្នកគ្មានផ្ទះសំបែងរបស់Anthem សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

### មធ្យោបាយធ្វើដំណើរ និងការចំណាយលើការធ្វើដំណើរសម្រាប់ CCS

អ្នកប្រហែលជាអាចទទួលបានការដឹកជញ្ជូន អាហារ កន្លែងស្នាក់នៅ និងការចំណាយផ្សេងទៀតដូចជាចំណត ថ្លៃសេវាជាដើម។ ប្រសិនបើអ្នក ឬគ្រួសាររបស់អ្នកត្រូវការជំនួយក្នុងការណាត់ជួបពេទ្យទាក់ទងនឹងជំងឺដែលមានសិទ្ធិទទួលបាន CCS ហើយមិនមានធនធានផ្សេងទៀតដែលមាន។ អ្នកគួរតែទូរសព្ទទៅ Anthem ហើយស្នើសុំការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) មុនពេលអ្នកបង់ថ្លៃចំណាយចេញពីហោប៉ៅសម្រាប់ ការដឹកជញ្ជូន អាហារ និងកន្លែងស្នាក់នៅ។ Anthem ពិតបានផ្តល់ជូននូវការដឹកជញ្ជូនវេជ្ជសាស្ត្រទាំងមិនមែនផ្នែកវេជ្ជសាស្ត្រ និងមិនមែនការសង្គ្រោះបន្ទាន់ដូចបានកំណត់ចំណាំនៅក្នុងជំពូកទី 4 “អត្ថប្រយោជន៍ និងសេវាកម្ម”។

ប្រសិនបើមធ្យោបាយធ្វើដំណើរ ឬការចំណាយលើការធ្វើដំណើររបស់អ្នកត្រូវបានរកឃើញថាចាំបាច់ និង Anthem ផ្ទៀងផ្ទាត់ថាអ្នកបានព្យាយាមមធ្យោបាយធ្វើដំណើរតាមរយៈ Anthem អ្នកនឹងទទួលបានប្រាក់សំណងវិញពី

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

Anthem។ យើងត្រូវតែសងប្រាក់អ្នកវិញក្នុងរយៈពេល 60 តាមប្រតិទិនបន្ទាប់ពីដាក់បញ្ជូនបង្កាន់ដៃ និង កសុតាងដែលបានតម្រូវសម្រាប់ការចំណាយលើមធ្យោបាយធ្វើដំណើរ។

**សេវាកម្មតាមផ្ទះ និងសហគមន៍ (HCBS) នៅក្រៅសេវាកម្ម WCM**

ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីចុះឈ្មោះក្នុងការលើកលែង 1915(c) អ្នកប្រហែលជា អាចទទួលបានសេវាកម្មតាមផ្ទះ និងសហគមន៍ដែលមិនទាក់ទងនឹងលក្ខខណ្ឌនៃសិទ្ធិទទួលបាន CCS ប៉ុន្តែចាំបាច់សម្រាប់អ្នកដើម្បីស្នាក់នៅក្នុងមជ្ឈដ្ឋានសហគមន៍ជំនួសឱ្យស្ថាប័នវិញ។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវការការកែប្រែផ្ទះ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកក្នុងមជ្ឈដ្ឋានតាមសហគមន៍ Anthem មិនអាចបង់ថ្លៃចំណាយទាំងនោះជាលក្ខខណ្ឌដែលពាក់ព័ន្ធនឹង CCS នោះទេ។ ប៉ុន្តែប្រសិនបើ អ្នកបានចុះឈ្មោះក្នុងការលើកលែង 1915(c) ការកែប្រែផ្ទះអាចត្រូវបានធានារ៉ាប់រង ប្រសិនបើពួកវាមាន ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រដើម្បីការពារការរៀបចំពីស្ថាប័ន។

---

## កម្មវិធី និងសេវាកម្ម Medi-Cal ផ្សេងទៀត

សេវាកម្មផ្សេងៗដែលអ្នកអាចទទួលបានតាមរយៈកម្មវិធីរបស់ Medi-Cal នៃថ្លៃចំណាយតាមសេវា (FFS) ឬកម្មវិធីរបស់ Medi-Cal ផ្សេងទៀត

Anthem មិនធានារ៉ាប់រងលើសេវាកម្មមួយចំនួនទេ ប៉ុន្តែអ្នកនៅតែអាចទទួលបានសេវាកម្មទាំងនោះតាម រយៈ Medi-Cal សម្រាប់ FFS ឬកម្មវិធីរបស់ Medi-Cal ផ្សេងទៀត។ Anthem នឹងសម្របសម្រួល ជាមួយកម្មវិធីផ្សេងទៀតដើម្បីធ្វើឱ្យប្រាកដថាអ្នកទទួលបានសេវាដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រទាំងអស់ រួមទាំងសេវាកម្មដែលបានធានារ៉ាប់រងដោយកម្មវិធីមួយផ្សេងទៀត ហើយមិនមែនជា Anthem នោះទេ។ ផ្នែកនេះរាយនូវសេវាទាំងនេះមួយចំនួន។ ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

## ឱសថមានវេជ្ជបញ្ជារបស់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ

### ឱសថមានវេជ្ជបញ្ជាដែលត្រូវបានធានារ៉ាប់រងដោយ Medi-Cal Rx

ឱសថមានវេជ្ជបញ្ជាដែលផ្តល់ដោយឱសថស្ថានត្រូវបានធានារ៉ាប់រងដោយ Medi-Cal Rx ដែលជាកម្មវិធី Medi-Cal សម្រាប់ FFS។ Anthemអាចធានារ៉ាប់រងលើឱសថមួយចំនួនដែលអ្នកផ្តល់សេវាផ្តល់ឱ្យនៅក្នុងការិយាល័យវេជ្ជបណ្ឌិត ឬគ្លីនិក។ ប្រសិនបើអ្នកផ្តល់សេវារបស់អ្នកផ្តល់ឱសថមានវេជ្ជបញ្ជានៅក្នុងការិយាល័យវេជ្ជបណ្ឌិត មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលស្រវឹង ឬដោយអ្នកផ្តល់សេវាព្យាបាលស្រវឹងនៅផ្ទះ ឱសថទាំងនេះត្រូវបានចាត់ទុកថាជាឱសថដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ។

ប្រសិនបើអ្នកមានវិជ្ជាជីវៈផ្នែកថែទាំសុខភាពដែលមិនមានមូលដ្ឋាននៅឱសថស្ថានផ្តល់ឱសថ វាត្រូវបានធានារ៉ាប់រងក្រោមអត្ថប្រយោជន៍វេជ្ជសាស្ត្រ។ អ្នកផ្តល់សេវារបស់អ្នកអាចចេញវេជ្ជបញ្ជាឱ្យអ្នកប្រើឱសថដែលនៅក្នុងបញ្ជីឱសថក្នុងកិច្ចសន្យារបស់ Medi-Cal Rx។

ជូនកាល អ្នកត្រូវការឱសថដែលមិនមាននៅក្នុងបញ្ជីឱសថក្នុងកិច្ចសន្យា។ ឱសថទាំងនេះត្រូវការការយល់ព្រម មុនពេលអ្នកអាចបើកឱសថមានវេជ្ជបញ្ជានៅឱសថស្ថាន។ Medi-Cal Rx នឹងពិនិត្យ ហើយសម្រេចលើសំណើទាំងនេះក្នុងរយៈពេល 24 ម៉ោង។

- ឱសថការីនៅឱសថស្ថានរបស់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យរបស់អ្នកអាចផ្តល់ឱ្យអ្នកនូវការផ្គត់ផ្គង់ឱសថសង្គ្រោះបន្ទាន់សម្រាប់រយៈពេល 14 ថ្ងៃ ប្រសិនបើពួកគេគិតថាអ្នកត្រូវការវា។ Medi-Cal Rx នឹងបង់ថ្លៃឱសថសង្គ្រោះបន្ទាន់ដែលឱសថស្ថានរបស់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យបានផ្តល់ឱ្យ។
- Medi-Cal Rx អាចបដិសេធសំណើឱសថមិនសង្គ្រោះបន្ទាន់។ ប្រសិនបើពួកគេបដិសេធពួកគេនឹងផ្ញើលិខិតមកអ្នកដើម្បីប្រាប់អ្នកពីមូលហេតុ។ ពួកគេនឹងជម្រាបជូនអ្នកថាតើអ្នកមានជម្រើសអ្វីខ្លះ។ ដើម្បីស្វែងយល់បន្ថែម សូមអាន “បណ្តឹងតវ៉ា” នៅក្នុងជំពូកទី 6។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ដើម្បីស្វែងយល់ថាតើឱសថណាមួយមាននៅក្នុងបញ្ជីឱសថក្នុងកិច្ចសន្យា ឬដើម្បីទទួលបានច្បាប់ចម្លងនៃបញ្ជីឱសថក្នុងកិច្ចសន្យា ចូរទូរសព្ទទៅ Medi-Cal Rx តាមរយៈលេខ **1-800-977-2273** (TTY **1-800-977-2273**) ហើយចុចលេខ **7** ឬលេខ **711**។

ឬចូលទៅកាន់គេហទំព័ររបស់ Medi-Cal Rx តាមរយៈ <https://medi-calrx.dhcs.ca.gov/home/>។

**ឱសថស្ថាន**

ប្រសិនបើអ្នកកំពុងបើកឱសថតាមវេជ្ជបញ្ជា ឬបើកឱសថមានវេជ្ជបញ្ជាឡើងវិញ អ្នកត្រូវតែទទួលបានឱសថមានវេជ្ជបញ្ជារបស់អ្នកពីឱសថស្ថានណាមួយ ដែលធ្វើការជាមួយនឹង Medi-Cal Rx។ អ្នកអាចស្វែងរកបញ្ជីឱសថស្ថានដែលធ្វើការជាមួយ Medi-Cal Rx នៅក្នុងបញ្ជីឱសថស្ថានរបស់ Medi-Cal Rx នៅ៖

<https://medi-calrx.dhcs.ca.gov/home/>

អ្នកក៏អាចស្វែងរកឱសថស្ថានដែលនៅជិតអ្នក ឬឱសថស្ថានដែលអាចផ្ញើឱសថមានវេជ្ជបញ្ជារបស់អ្នកទៅអ្នក ដោយទូរសព្ទទៅ Medi-Cal Rx តាមលេខ **1-800-977-2273** (TTY **1-800-977-2273**) ហើយចុចលេខ **7** ឬលេខ **711**។

ពេលអ្នកបានជ្រើសរើសឱសថស្ថានមួយរួចហើយ សូមយកវេជ្ជបញ្ជាអ្នកទៅកាន់ឱសថស្ថាននោះ។ អ្នកផ្តល់សេវារបស់អ្នកក៏អាចនឹងបញ្ជូនវាទៅកាន់ឱសថស្ថានសម្រាប់អ្នកផងដែរ។ ផ្តល់ឱ្យឱសថស្ថាននូវវេជ្ជបញ្ជារបស់អ្នកជាមួយបណ្ណសម្គាល់អត្ថប្រយោជន៍ (BIC) របស់ Medi-Cal របស់អ្នក។ ត្រូវធ្វើឱ្យប្រាកដថា ឱសថស្ថានដឹងអំពីឱសថទាំងអស់ដែលអ្នកកំពុងប្រើប្រាស់ និងរាល់អាសយដ្ឋានដែលអ្នកមាន។ ប្រសិនបើអ្នកមានសំណួរផ្សេងៗអំពីវេជ្ជបញ្ជារបស់អ្នក សូមធ្វើឱ្យប្រាកដថា សូមសាកសួរឱសថការីជាមុនសិន។

សមាជិកក៏អាចទទួលបានសេវាកម្មធ្យោបាយធ្វើដំណើរពី Anthem ដើម្បីទៅឱសថស្ថាន។ ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មនៃមធ្យោបាយធ្វើដំណើរ សូមអាន “អត្ថប្រយោជន៍នៃមធ្យោបាយធ្វើដំណើរសម្រាប់ស្ថានភាពដែលមិនស្ថិតក្នុងការសង្គ្រោះបន្ទាន់” នៅជំពូកទី 4 ក្នុងសៀវភៅណែនាំសមាជិក។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801** (TTY **711**)។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។



### សេវាឯកទេសថែទាំសុខភាពផ្លូវចិត្ត

សេវាកម្មសុខភាពផ្លូវចិត្តមួយចំនួនត្រូវបានផ្តល់ជូនដោយគម្រោងសុខភាពផ្លូវចិត្តក្នុងខោនធីជំនួសឱ្យ Anthem វិញ។ ទាំងនេះរួមបញ្ចូលទាំងសេវាសុខភាពផ្លូវចិត្តឯកទេស (SMHS) សម្រាប់សមាជិករបស់ Medi-Cal ដែលបំពេញតាមវិធានដើម្បីទទួលបានសេវា SMHS។ SMHS អាចរួមបញ្ចូលសេវាសម្រាប់អ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ លំនៅឋាន និងអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យទាំងនេះ។

#### សេវាអ្នកជំងឺសម្រាកក្រោមន្ទីរពេទ្យ៖

- សេវាសុខភាពផ្លូវចិត្ត
- សេវាកម្មជំនួយការប្រើប្រាស់ឱសថ
- សេវាកម្មព្យាបាលកម្រិតខ្ពស់នៅពេលថ្ងៃ
- សេវាកម្មស្តារនីតិសម្បទានៅពេលថ្ងៃ
- សេវាអន្តរាគមន៍វិបត្តិ
- សេវារក្សាស្ថេរភាពវិបត្តិ
- ការគ្រប់គ្រងលើការថែទាំដែលបានកំណត់គោលដៅ
- សេវាព្យាបាលអាកប្បកិរិយាដែលត្រូវបានធានារ៉ាប់រងសម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ
- ការសម្របសម្រួលការថែទាំជំងឺធ្ងន់ធ្ងរ (ICC) ដែលត្រូវបានធានារ៉ាប់រងសម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ
- សេវាព្យាបាលជំងឺធ្ងន់ធ្ងរនៅផ្ទះ (IHBS) ដែលត្រូវបានធានារ៉ាប់រងសម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ
- សេវាព្យាបាលអាកប្បកិរិយាដោយជំរុញ (TFC) ដែលត្រូវបានធានារ៉ាប់រងសម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ
- សេវាកម្មជំនួយពីមិត្តភក្តិ (PSS) (ជាជម្រើស)

#### សេវាព្យាបាលនៅតាមផ្ទះ៖

- សេវាព្យាបាលសម្រាប់មនុស្សពេញវ័យដែលស្នាក់នៅតាមផ្ទះ
- សេវាព្យាបាលអ្នកស្នាក់នៅតាមផ្ទះដែលមានវិបត្តិ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

**សេវាសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ៖**

- សេវាក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាក
- សេវាក្នុងមណ្ឌលសុខភាពអ្នកជំងឺផ្លូវចិត្ត
- ក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្ត

ដើម្បីស្វែងយល់អំពីសេវាសុខភាពឯកទេសជំងឺផ្លូវចិត្ត ដែលគម្រោងសុខភាពផ្លូវចិត្តប្រចាំខោនធីផ្តល់ជូនអ្នកអាចទូរសព្ទមកកាន់គម្រោងសុខភាពផ្លូវចិត្តក្នុងខោនធីរបស់អ្នក។

ដើម្បីស្វែងរកលេខទូរសព្ទឥតគិតថ្លៃរបស់ខោនធីទាំងអស់តាមអនឡាញ សូមចូលទៅកាន់៖

[dhcs.ca.gov/individuals/Pages/MHPContactList.aspx](https://dhcs.ca.gov/individuals/Pages/MHPContactList.aspx)។ ប្រសិនបើ Anthem យល់ឃើញថា

អ្នកនឹងត្រូវការសេវាកម្មពីគម្រោងសុខភាពផ្លូវចិត្តរបស់ខោនធីនោះ Anthem នឹងជួយអ្នកឱ្យភ្ជាប់ទំនាក់ទំនងទៅនឹងសេវាកម្មពីគម្រោងសុខភាពផ្លូវចិត្តរបស់ខោនធី។

**សេវាព្យាបាលវិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀន**

Anthem លើកទឹកចិត្តសមាជិកដែលចង់បានជំនួយសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង ឬការប្រើប្រាស់សារធាតុញៀនផ្សេងទៀតដើម្បីទទួលបានការថែទាំ។ សេវាកម្មសម្រាប់ការប្រើប្រាស់សារធាតុញៀនអាចរកបានពី អ្នកផ្តល់សេវាថែទាំទូទៅ ដូចជាអ្នកផ្តល់សេវាថែទាំបឋម មន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ និងផ្នែកសង្គ្រោះបន្ទាន់ និងពីអ្នកផ្តល់សេវាឯកទេសព្យាបាលការប្រើប្រាស់សារធាតុញៀន។ ជាញឹកញាប់ គម្រោងសុខភាពអាកប្បកិរិយាប្រចាំខោនធីផ្តល់សេវាឯកទេស។

ដើម្បីស្វែងយល់បន្ថែមអំពីជម្រើសនៃការព្យាបាលសម្រាប់បញ្ហានៃការប្រើប្រាស់សារធាតុញៀន សូមហៅទូរសព្ទទៅ នាយកដ្ឋានសុខភាពសាធារណៈនៃខោនធី Los Angeles ផ្នែកការការពារ និងត្រួតពិនិត្យការប្រើប្រាស់សារធាតុញៀន (DPH, SAPC) តាមសេវាទូរសព្ទទាន់ហេតុការណ៍ (SASH) តាមរយៈលេខ **1-844-804-7500**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។


សមាជិក Anthem អាចមានការវាយតម្លៃដើម្បីផ្តល់ព័ត៌មានទៅនឹងសេវាកម្មដែលសមស្របនឹងតម្រូវការសុខភាពនិងចំណង់ចំណូលចិត្តរបស់ពួកគេ។ នៅពេលមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ សេវាកម្មដែលមានរួមបញ្ចូលទាំងការព្យាបាលអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ ការព្យាបាលនៅតាមផ្ទះ និងឱសថសម្រាប់វិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀន (ហៅផងដែរថា ការព្យាបាលដោយមានជំនួយផ្នែកឱសថ (MAT)) ដូចជាឱសថ buprenorphine, methadone និង naltrexone។

ខោនធីផ្តល់សេវាព្យាបាលវិបត្តិផ្លូវចិត្តដោយសារការប្រើប្រាស់សារធាតុញៀនដល់សមាជិករបស់ Medi-Cal ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាទាំងនេះ។ សមាជិកដែលត្រូវបានកំណត់អត្តសញ្ញាណសម្រាប់សេវាព្យាបាលវិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀនត្រូវបានបញ្ជូនបន្តទៅនាយកដ្ឋានប្រចាំខោនធីរបស់ពួកគេ ដើម្បីទទួលបានការព្យាបាល។ សម្រាប់បញ្ជីលេខទូរសព្ទរបស់ខោនធីទាំងអស់ សូមចូលទៅកាន់គេហទំព័រ [https://dhcs.ca.gov/individuals/Pages/SUD\\_County\\_Access\\_Lines.aspx](https://dhcs.ca.gov/individuals/Pages/SUD_County_Access_Lines.aspx)។

Anthem នឹងផ្តល់ ឬរៀបចំ MAT ដើម្បីត្រូវផ្តល់ជូនការថែទាំបឋម មន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងផ្នែកសង្គ្រោះបន្ទាន់ និងមជ្ឈដ្ឋានវេជ្ជសាស្ត្រផ្សេងទៀត។

សេវាព្យាបាលការប្រើប្រាស់សារធាតុញៀនទាំងនេះរួមមានជាអាទិ៍៖

- ការព្យាបាលសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ
- ការព្យាបាលសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យកម្រិតខ្ពស់
- ការគ្រប់គ្រងករណី
- ឱសថសម្រាប់ការព្យាបាលការញៀន
- ការគ្រប់គ្រងរោគសញ្ញាក្រោយការឈប់ប្រើប្រាស់សារធាតុញៀន (Detox)
- ការព្យាបាលនៅតាមផ្ទះ

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- សេវាកម្មគាំទ្រការធូរស្បើយ
- លំនៅឋានស្តារឡើងវិញ
- សេវាបន្សាបជាតិពុលសម្រាប់អ្នកជំងឺសម្រាកព្យាបាលដោយស្ម័គ្រចិត្ត  
ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យ

### សេវាកម្មរបស់កុមាររដ្ឋ California (CCS)

CCS គឺជាកម្មវិធី Medi-Cal ដែលព្យាបាលកុមារដែលមានអាយុក្រោម 21 ឆ្នាំ ដែលមានបញ្ហាសុខភាព ជំងឺ ឬជំងឺរ៉ាំរ៉ៃជាក់លាក់ និងអ្នកដែលបំពេញតាមវិធានរបស់កម្មវិធី CCS។ ប្រសិនបើ Anthem ឬ PCP របស់អ្នកជឿជាក់ថា កូនរបស់អ្នកមានលក្ខខណ្ឌដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ CCS ពួកគេ នឹងត្រូវបានបញ្ជូនទៅកម្មវិធី CCS ប្រចាំខោនធី ដើម្បីពិនិត្យមើលថាតើពួកគេមានលក្ខណសម្បត្តិ គ្រប់គ្រាន់ដែរឬទេ។

បុគ្គលិកកម្មវិធី CCS ប្រចាំខោនធីនឹងសម្រេចចិត្តថាតើកូនរបស់អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់កម្មវិធី CCS ដែរឬទេ។ Anthem មិនសម្រេចអំពីសិទ្ធិទទួលបានសេវាកម្មរបស់កម្មវិធី CCS នោះទេ។ ប្រសិនបើកូនរបស់អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការថែទាំប្រភេទនេះ អ្នកផ្តល់សេវារបស់កម្មវិធី CCS នឹងព្យាបាលគាត់សម្រាប់លក្ខខណ្ឌដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់កម្មវិធី CCS។ Anthem នឹងបន្តធានារ៉ាប់រងលើប្រភេទសេវាកម្មដែលមិនពាក់ព័ន្ធនឹងលក្ខខណ្ឌ របស់កម្មវិធី CCS ដូចជាកាយសម្បទា វ៉ាក់សាំង និងការពិនិត្យសុខុមាលភាពកុមារ។

Anthem មិនធានារ៉ាប់រងលើសេវាកម្មដែលកម្មវិធី CCS ធានារ៉ាប់រងនោះទេ។ ដើម្បីឱ្យកម្មវិធី CCS ធានារ៉ាប់រងលើសេវាកម្មទាំងនេះ កម្មវិធី CCS ត្រូវតែយល់ព្រមលើអ្នកផ្តល់សេវា សេវាកម្ម និងឧបករណ៍។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

កម្មវិធី CCS មិនធានារ៉ាប់រងលើគ្រប់ស្ថានភាពសុខភាពទាំងអស់ទេ។ កម្មវិធី CCS ធានារ៉ាប់រងលើស្ថានភាពសុខភាពភាគច្រើនដែលមានពិការផ្លូវកាយ ឬត្រូវការការព្យាបាលដោយឱសថ ការវះកាត់ ឬការស្តារនីតិសម្បទា (ស្តារនីតិសម្បទា)។ ឧទាហរណ៍នៃស្ថានភាពសុខភាពដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធី CCS រួមមានជាអាទិ៍៖

- ជំងឺបេះដូងពីកំណើត
- ជំងឺមហារីក
- ជុំសាច់
- ជំងឺឈាមក្រកក
- ជំងឺស្បែកស្នាំងកោសិកាឈាមក្រហមរាងកូចកណ្តៀវ
- ជំងឺក្រពេញទីរ៉ូអ៊ីដ
- ជំងឺទឹកនោមផ្អែម
- ជំងឺតម្រងនោមរ៉ាំរ៉ៃធ្ងន់ធ្ងរ
- ជំងឺថ្លើម
- ជំងឺពោះវៀន
- ជំងឺមាត់ឆែប/ក្រអូមមាត់ឆែប
- ជំងឺប្រេះឆ្អឹងខ្នង
- ជំងឺបាត់បង់សមត្ថភាពស្តាប់
- ជំងឺភ្នែកឡើងបាយ
- ជំងឺពិការខួរក្បាលដែលបញ្ឈប់លទ្ធផលសាច់ដុំ
- ជំងឺប្រកាច់ក្រោមកាលៈទេសៈមួយចំនួន
- ជំងឺរលាកសន្លាក់
- ជំងឺស្វិតសាច់ដុំ
- ជំងឺអេដស៍
- របួសក្បាល ខួរក្បាល ឬឆ្អឹងខ្នងធ្ងន់ធ្ងរ
- រលាកយ៉ាងធ្ងន់ធ្ងរ
- ធ្មេញរៀច មិនត្រង់ជួរធ្ងន់ធ្ងរ

Medi-Cal បង់ប្រាក់សម្រាប់សេវាកម្មរបស់កម្មវិធី CCS។ ប្រសិនបើកូនរបស់អ្នកមិនមានសិទ្ធិទទួលបានសេវាកម្មវិធី CCS ទេ ពួកគេនឹងបន្តទទួលបានការថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រពី Anthem។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី CCS សូមចូលទៅកាន់គេហទំព័រ <https://www.dhcs.ca.gov/services/ccs> ។ ឬទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801** (TTY 711) ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

### សេវាតាមផ្ទះ និងសហគមន៍ (HCBS) ក្រោមការលើកលែងនៃច្បាប់ 1915(c)

ការលើកលែងនៃច្បាប់ 1915(c) សម្រាប់ Medi-Cal ទាំងប្រាំមួយរបស់រដ្ឋ California អនុញ្ញាតឱ្យរដ្ឋផ្តល់សេវាកម្មដល់មនុស្សដែលនឹងត្រូវការការថែទាំនៅក្នុងមណ្ឌលថែទាំ ឬមន្ទីរពេទ្យនៅក្នុងមជ្ឈដ្ឋានតាមសហគមន៍ទៅតាមជម្រើសរបស់ពួកគេ។ Medi-Cal មានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសហព័ន្ធដែលអនុញ្ញាតឱ្យលើកលែងលើសេវាកម្មដែលត្រូវផ្តល់ជូននៅក្នុងផ្ទះឯកជន ឬនៅក្នុងមជ្ឈដ្ឋានសហគមន៍មានលក្ខណៈដូចផ្ទះ។ សេវាកម្មដែលបានផ្តល់ជូនក្រោមការលើកលែងមិនត្រូវចំណាយលើសពីកម្រិតថែទាំតាមស្ថាប័នជំនួសនោះទេ។ អ្នកទទួលបានការលើកលែងលើ HCBS ត្រូវតែមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal ពេញវិសាលភាព។ ការលើកលែងនៃច្បាប់ 1915(c) សម្រាប់ Medi-Cal ទាំងប្រាំមួយគឺ៖

- ការលើកលែងសម្រាប់ជំនួយក្នុងការរស់នៅ (ALW) រដ្ឋ California
- ការលើកលែងសម្រាប់កម្មវិធីកំណត់ដោយខ្លួនឯង (SDP) រដ្ឋ California សម្រាប់បុគ្គលដែលមានពិការភាពការលូតលាស់
- ការលើកលែងសម្រាប់សេវាកម្ម HCBS សម្រាប់ពលរដ្ឋ California ដែលមានពិការភាពការលូតលាស់ (HCBS-DD)
- ការលើកលែងសម្រាប់ជម្រើសសេវាកម្មតាមផ្ទះ និងសហគមន៍ផ្សេងទៀត (HCBA)
- កម្មវិធីលើកលែងរបស់ Medi-Cal (MCWP) ដែលពីមុនត្រូវបានគេហៅថាកម្មវិធីលើកលែងសម្រាប់មេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)
- កម្មវិធីសេវាកម្មពហុគោលបំណងសម្រាប់មនុស្សចាស់ (MSSP)



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីលើកលែងរបស់ Medi-Cal សូមចូលទៅកាន់គេហទំព័រ

<https://www.dhcs.ca.gov/services/Pages/HCBSWaiver.aspx>។ ឬ

ទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

### សេវាផ្តល់ការគាំទ្រនៅតាមផ្ទះ (IHSS)

កម្មវិធីសេវាផ្តល់ការគាំទ្រនៅតាមផ្ទះ (IHSS) ផ្តល់នូវជំនួយ ថែទាំផ្ទាល់ខ្លួន នៅតាមផ្ទះដល់មនុស្ស វ័យចំណាស់ ជនពិការភ្នែក និងជនពិការដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាជម្រើសជំនួសឱ្យការ ថែទាំនៅខាងក្រៅផ្ទះ។ វាអនុញ្ញាតឱ្យអ្នកទទួលសេវាស្នាក់នៅដោយសុវត្ថិភាពនៅក្នុងផ្ទះរបស់ពួកគេ។

ដើម្បីស្វែងយល់បន្ថែមអំពី IHSS ដែលមាននៅក្នុងខោនធីរបស់អ្នក សូមចូលទៅកាន់គេហទំព័រ

<https://www.cdss.ca.gov/inforesources/ihss>។ ឬទូរសព្ទទៅលេខ ទីភ្នាក់ងារសេវាសង្គមកិច្ចប្រចាំ

ខោនធីក្នុងតំបន់របស់អ្នក។

## សេវាកម្មដែលអ្នកមិនអាចទទួលបានតាមរយៈ Anthem ឬ Medi-Cal

Anthem និង Medi-Cal នឹងមិនធានារ៉ាប់រងលើសេវាកម្មមួយចំនួននោះទេ។ សេវាកម្មដែល Anthem ឬ Medi-Cal មិនធានារ៉ាប់រង រួមមានជាអាទិ៍៖

- ការបង្កកំណើតនៅក្រៅរាងកាយ (IVF) រួមមានជាអាទិ៍ការសិក្សា ឬនីតិវិធីអំពីភាពគ្មានកូនដើម្បីធ្វើរោគវិនិច្ឆ័យ ឬព្យាបាលភាពគ្មានកូន
- ការការពារភាពអាចមានកូន
- សេវាកម្មសិក្សាស្រាវជ្រាវ
- ការកែប្រែបរិស្ថានក្នុងផ្ទះ
- ការកែប្រែបរិស្ថានក្នុងយានជំនិះ
- ការវះកាត់កែសម្ផស្ស



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

Anthem អាចធានារ៉ាប់រងលើសេវាកម្មដែលមិនធានារ៉ាប់រង ប្រសិនបើវាចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ អ្នកផ្តល់សេវារបស់អ្នកត្រូវតែដាក់បញ្ជូនការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន) ទៅកាន់ Anthem ជាមួយនឹងមូលហេតុដែលអត្ថប្រយោជន៍មិនត្រូវបានធានារ៉ាប់រងគឺត្រូវការជាចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

ដើម្បីស្វែងយល់បន្ថែម ចូរទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801** (TTY 711)។

## ការវាយតម្លៃបច្ចេកវិទ្យាមានស្រាប់និងបច្ចេកវិទ្យាថ្មី

Anthem ធ្វើតាមការផ្លាស់ប្តូរ និងភាពជឿនលឿនក្នុងការថែទាំសុខភាព ដោយសិក្សាពីការព្យាបាលថ្មី ឱសថ នីតិវិធីព្យាបាល និងឧបករណ៍។ នេះត្រូវបានហៅថា “បច្ចេកវិទ្យាថ្មី”។ Anthem អនុវត្តតាមបច្ចេកវិទ្យាថ្មី ដើម្បីប្រាកដថាសមាជិកអាចទទួលបានការថែទាំប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ Anthem ត្រួតពិនិត្យបច្ចេកវិទ្យាថ្មីសម្រាប់វេជ្ជសាស្ត្រ និងនីតិវិធីព្យាបាលសុខភាពផ្លូវចិត្ត ឱសថ និងឧបករណ៍។ សំណើដើម្បីពិនិត្យមើលបច្ចេកវិទ្យាថ្មីអាចមកពីសមាជិក គ្រូពេទ្យព្យាបាល អង្គការ គ្រូពេទ្យ ត្រួតពិនិត្យរបស់ Anthem ឬបុគ្គលិកផ្សេងទៀត។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



# 5. ការថែទាំសុខុមាលភាព កុមារ និងយុវជន

សមាជិកកុមារ និងយុវជនដែលមានអាយុក្រោម 21 ឆ្នាំអាចនឹងទទួលបានសេវាសុខភាពពិសេស ភ្លាមៗ នៅពេលដែលពួកគេបានចុះឈ្មោះ។ នេះធ្វើឱ្យប្រាកដថាពួកគេទទួលបានការការពារត្រឹមត្រូវ សុខភាពធ្មេញ និងសុខភាពផ្លូវចិត្ត រួមទាំងសេវាការលូតលាស់ និងឯកទេស។ ជំពូកនេះនឹងពន្យល់ អំពីសេវាទាំងនេះ។

## សេវាព្យាបាលជំងឺកុមារ (កុមារដែលមានអាយុក្រោម 21 ឆ្នាំ)

សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ ត្រូវបានធានារ៉ាប់រងសម្រាប់ការថែទាំដែលត្រូវការ។ បញ្ជីខាង ក្រោមរួមមានសេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រដើម្បីព្យាបាល ឬថែទាំពិការភាព និងការវិនិច្ឆ័យជំងឺផ្លូវកាយ ឬផ្លូវចិត្ត។ សេវាដែលត្រូវបានធានារ៉ាប់រងរួមមានជាអាទិ៍៖

- ការជួបពិនិត្យអំពីសុខុមាលភាពកុមារ និងការពិនិត្យក្មេងជំទង់ (ការជួបពិនិត្យសំខាន់ៗ ដែលកុមារត្រូវការ)
- ការចាក់ថ្នាំបង្ការរោគ (ការចាក់វ៉ាក់សាំង)
- ការព្យាបាល និងការវាយតម្លៃសុខភាពអាកប្បកិរិយា
- ការព្យាបាល និងការវាយតម្លៃសុខភាពផ្លូវចិត្ត រួមមានការព្យាបាលផ្លូវចិត្តសាស្ត្រលក្ខណៈបុគ្គល ក្រុម និងគ្រួសារ (សេវាសុខភាពផ្លូវចិត្តឯកទេសត្រូវបានធានារ៉ាប់រងដោយខោនធី)



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

- ការពិនិត្យមើលបទពិសោធន៍ក្នុងវ័យកុមារភាពអវិជ្ជមាន (ACE)
- ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ រួមទាំងការពិនិត្យជាតិពុលដោយសារធាតុសំណក្នុងឈាម
- ការអប់រំសម្រាប់សុខភាព និងបែបបង្ការ
- សេវាសុខភាពភ្នែក
- សេវាសុខភាពធ្មេញ (ធានារ៉ាប់រងក្រោម Medi-Cal Dental)
- សេវាកម្មសុខភាពត្រចៀក (ដែលធានារ៉ាប់រងដោយ សេវាកម្មរបស់កុមាររដ្ឋ (CCS) សម្រាប់កុមារ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ Anthem នឹងធានារ៉ាប់រងលើសេវាកម្មសម្រាប់កុមារដែល មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ CCS)។

សេវាទាំងនេះត្រូវបានគេហៅថាសេវាពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមុនកាលកំណត់ និងតាមកាលកំណត់ (EPSDT)។ សេវា EPSDT ដែលត្រូវបានណែនាំដោយគោលការណ៍ណែនាំ Bright Futures របស់គ្រូពេទ្យឯកទេសជំងឺកុមារ ដើម្បីជួយអ្នក ឬកូនរបស់អ្នកឱ្យមានសុខភាពល្អ គឺត្រូវបានធានារ៉ាប់រងដោយឥតគិតថ្លៃសម្រាប់អ្នក។

ដើម្បីអានគោលការណ៍ណែនាំទាំងនេះ សូមចូលទៅកាន់គេហទំព័រ [https://downloads.aap.org/AAP/PDF/periodicity\\_schedule.pdf](https://downloads.aap.org/AAP/PDF/periodicity_schedule.pdf)។

## ការពិនិត្យសុខភាពកុមារឱ្យបានល្អ និងការថែទាំបែបបង្ការ

ការថែទាំបែបបង្ការមានការពិនិត្យសុខភាពជាទៀងទាត់ ការឆ្លុះពិនិត្យ ដើម្បីជួយវេជ្ជបណ្ឌិតរបស់អ្នក ស្វែងរកបញ្ហាទាន់ពេល និងសេវាកម្មប្រឹក្សាយោបល់ ដើម្បីរកឃើញជំងឺ រោគា ឬស្ថានភាពវេជ្ជសាស្ត្រ មុនពេលស្ថានភាពទាំងនោះបង្កជាបញ្ហា។ ការពិនិត្យជាទៀងទាត់ជួយអ្នក ឬវេជ្ជបណ្ឌិតនៃកូនរបស់អ្នករក មើលបញ្ហាណាមួយ។ បញ្ហាអាចរួមមានបញ្ហាវេជ្ជសាស្ត្រ ធ្មេញ ភ្នែក ត្រចៀក សុខភាពផ្លូវចិត្ត និងវិបត្តិផ្លូវ ចិត្តដោយការប្រើប្រាស់សារធាតុញៀន (គ្រឿងស្រវឹង ឬគ្រឿងញៀន) ណាមួយ។ Anthem ធានារ៉ាប់រង



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

លើការពិនិត្យដើម្បីពិនិត្យរកបញ្ហា (រួមទាំងការវាយតម្លៃកម្រិតជាតិសំណក្នុងឈាម) គ្រប់ពេលដែលមានតម្រូវការសម្រាប់បញ្ហាទាំងនោះ ទោះបីជាវាមិនស្ថិតក្នុងអំឡុងពេលពិនិត្យជាទៀងទាត់របស់អ្នកឬកូនរបស់អ្នកក៏ដោយ។

ការថែទាំបង្ការរោគក៏មានការចាក់ថ្នាំបង្ការសម្រាប់អ្នកឬកូនរបស់អ្នកត្រូវការ។ Anthem ត្រូវតែប្រាកដថាកុមារដែលបានចុះឈ្មោះទាំងអស់មានបច្ចុប្បន្នភាពជាមួយនឹងការចាក់ថ្នាំបង្ការទាំងអស់ដែលពួកគេត្រូវការនៅពេលពួកគេទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ។ សេវាកម្មថែទាំបែបបង្ការ និងការពិនិត្យផ្តល់ជូនដោយឥតគិតថ្លៃ និងមិនចាំបាច់មានការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

កូនរបស់អ្នកគួរតែទទួលបានការពិនិត្យសុខភាពនៅអាយុទាំងនេះ៖

- 2-4 ថ្ងៃបន្ទាប់ពីសម្រាល
- 12 ខែ
- អាយុ 1 ខែ
- 15 ខែ
- អាយុ 2 ខែ
- 18 ខែ
- 4 ខែ
- 24 ខែ
- 6 ខែ
- 30 ខែ
- 9 ខែ
- ម្តងក្នុងមួយឆ្នាំ ចាប់ពីអាយុ 3 ទៅ 20 ឆ្នាំ

ការពិនិត្យសុខុមាលភាពកុមាររួមមាន៖

- ប្រវត្តិសុខភាពពេញលេញ និងការពិនិត្យរាងកាយពីក្បាលដល់ចុងជើង
- ការចាក់ថ្នាំបង្ការសមស្របតាមអាយុ (រដ្ឋ California ធ្វើតាមកាលវិភាគរបស់មជ្ឈមណ្ឌលសិក្សាជំងឺកុមារ Bright Futures អាមេរិក៖ [https://downloads.aap.org/AAP/PDF/periodicity\\_schedule.pdf](https://downloads.aap.org/AAP/PDF/periodicity_schedule.pdf))
- ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ រួមទាំងការពិនិត្យជាតិពុលដោយសារធាតុសំណក្នុងឈាម
- ការអប់រំអំពីសុខភាព
- ការពិនិត្យសុខភាពភ្នែក និងសុខភាពត្រចៀក



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ការពិនិត្យសុខភាពមាត់
- ការវាយតម្លៃសុខភាពអាកប្បកិរិយា

ប្រសិនបើវេជ្ជបណ្ឌិតរកឃើញបញ្ហាសុខភាពផ្លូវកាយ ឬផ្លូវចិត្តរបស់អ្នក ឬកូនរបស់អ្នកក្នុងអំឡុងពេលពិនិត្យសុខភាព ឬពិនិត្យស្វែងរកជំងឺ អ្នក ឬកូនរបស់អ្នកអាចនឹងត្រូវការការថែទាំផ្នែកវេជ្ជសាស្ត្រ។

Anthem នឹងធានារ៉ាប់រងការថែទាំនោះដោយឥតគិតថ្លៃចំពោះអ្នក រួមមាន៖

- វេជ្ជបណ្ឌិត គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា និងការថែទាំក្នុងមន្ទីរពេទ្យ
- ការចាក់ថ្នាំបង្ការជំងឺឱ្យអ្នកមានសុខភាពល្អ
- រាងកាយ ការព្យាបាលដោយសកម្មភាពការងារ ដោយការនិយាយ/ភាសា
- សេវាសុខភាពតាមផ្ទះ រួមទាំងឧបករណ៍វេជ្ជសាស្ត្រ សម្ភារផ្គត់ផ្គង់ និងឧបករណ៍ប្រើប្រាស់
- ព្យាបាលបញ្ហាភ្នែក រួមបញ្ចូលទាំងវ៉ែនតា
- ការព្យាបាលបញ្ហាការស្តាប់ រួមទាំងឧបករណ៍ជំនួយការស្តាប់ នៅពេលដែលវាមិនត្រូវបានធានារ៉ាប់រងដោយ CCS
- ការព្យាបាលសុខភាពអាកប្បកិរិយាសម្រាប់ជំងឺអូទីស្ទ៊ីម និងពិការភាពការលូតលាស់ផ្សេងទៀត
- ផ្នែកគ្រប់គ្រងករណីជំងឺ និងការអប់រំសុខភាព
- ការវះកាត់កសាងសរីរាង្គឡើងវិញ ដែលជាការវះកាត់ដើម្បី កែតម្រូវ ឬជួសជុលរចនាសម្ព័ន្ធរាងកាយដែលខុសប្រក្រតី ដែលបណ្តាលមកពីភាពមិនគ្រប់លក្ខណៈពីកំណើត ភាពមិនប្រក្រតីក្នុងការលូតលាស់ រហូសស្នាម ជំងឺឆ្លង ដុំពកសាច់ ឬជំងឺផ្សេងទៀត ដើម្បីកែលម្អមុខងារ ឬបង្កើតនូវលក្ខណៈខាងក្រៅឱ្យធម្មតា



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

## ការពិនិត្យជាតិពុលដោយសារធាតុសំណក្នុងឈាម

កុមារទាំងអស់បានចុះឈ្មោះគួរតែធ្វើការពិនិត្យជាតិពុលដោយសារធាតុសំណក្នុងឈាមនៅអាយុ 12 ទៅ 24 ខែ ឬអាយុចន្លោះពី 36 ទៅ 72 ខែ ប្រសិនបើពួកគេមិនត្រូវបានធ្វើតេស្តពីមុន។ កុមារក៏ត្រូវបានពិនិត្យនៅពេលណាដែលវេជ្ជបណ្ឌិតជឿថាការផ្លាស់ប្តូរក្នុងជីវិតបានធ្វើឱ្យកុមារប្រឈមនឹងហានិភ័យ។

## ជួយក្នុងការទទួលបានសេវាថែទាំសុខុមាលភាពកុមារ និងយុវជន

Anthem នឹងជួយសមាជិកដែលមានអាយុក្រោម 21 ឆ្នាំ និងគ្រួសាររបស់ពួកគេទទួលបានសេវាកម្មដែលពួកគេត្រូវការ។ អ្នកសម្របសម្រួលការថែទាំរបស់ Anthem អាច៖

- ប្រាប់អ្នកអំពីសេវាកម្មដែលមាន
- ជួយស្វែងរកអ្នកផ្តល់សេវាក្នុងបណ្តាញ ឬអ្នកផ្តល់សេវាក្រៅបណ្តាញ នៅពេលចាំបាច់
- ជួយធ្វើការណាត់ជួប
- រៀបចំមធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ ដូច្នេះកុមារអាចទៅតាមការណាត់ជួបរបស់ពួកគេបាន
- ជួយសម្របសម្រួលការថែទាំសម្រាប់សេវាកម្មដែលមានតាមរយៈ Medi-Cal នៃថ្ងៃចំណាយតាមសេវា (FFS) ដូចជា៖
  - សេវាព្យាបាល និងស្តារនីតិសម្បទាសម្រាប់សុខភាពផ្លូវចិត្ត និងវិបត្តិផ្លូវចិត្តដោយការប្រើប្រាស់សារធាតុញៀន
  - ការព្យាបាលបញ្ហាសុខភាពធ្មេញ រួមទាំងការពត់តម្រង់ធ្មេញផងដែរ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

# សេវាកម្មផ្សេងៗដែលអ្នកអាចទទួលបានតាមរយៈកម្មវិធី Medi-Cal នៃថ្លៃចំណាយតាមសេវា (FFS) ឬកម្មវិធីផ្សេងទៀត

## ការពិនិត្យសុខភាពធ្មេញ

រក្សាអញ្ញាញធ្មេញរបស់ទារករបស់អ្នកឱ្យស្អាតល្អ ដោយការជូតសម្អាតអញ្ញាញធ្មេញជាមួយនឹងក្រណាត់ជូតសម្អាតជារៀងរាល់ថ្ងៃ។ នៅប្រហែលបួនទៅប្រាំមួយខែ “ការដុះធ្មេញ” នឹងចាប់ផ្តើម នោះនៅពេលដែលធ្មេញទារកចាប់ផ្តើមដុះ។ អ្នកគួរតែធ្វើការណាត់ជួបសម្រាប់ការពិនិត្យសុខភាពធ្មេញលើកដំបូងរបស់កូនអ្នកភ្លាមៗ នៅពេលដែលធ្មេញដំបូងរបស់ពួកគេដុះ ឬនៅថ្ងៃកំណើតដំបូងរបស់ពួកគេ មួយណាដែលមកដល់មុន។

សេវាសុខភាពធ្មេញរបស់ Medi-Cal ទាំងនេះគឺជាសេវាកម្មឥតគិតថ្លៃ ឬមានតម្លៃទាបសម្រាប់៖

ទារកអាយុពី 1 ទៅ 4 ឆ្នាំ

- ការទៅពិនិត្យសុខភាពធ្មេញជាលើកដំបូងរបស់ទារក
- ការត្រួតពិនិត្យធ្មេញជាលើកដំបូងរបស់ទារក
- ការពិនិត្យសុខភាពធ្មេញ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការថតកម្រស្ទីអ៊ិច
- ការសម្អាតធ្មេញ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការវ៉ានីសដោយប្រើសារធាតុក្លរយអរ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះញឹកញាប់ជាងនេះ)
- ការប៉ះបំពេញប្រហោងធ្មេញ
- ការដកចេញ (ការដកធ្មេញចេញ)
- សេវាសុខភាពធ្មេញក្នុងគ្រាអាសន្ន
- \*ការសណ្តាំ (ប្រសិនបើចាំបាច់ផ្នែកវេជ្ជសាស្ត្រ)



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ក្មេងដែលមានអាយុពី 5-12 ឆ្នាំ

- ការពិនិត្យសុខភាពធ្មេញ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការថតកម្មវិធីអ៊ីច
- ការវ៉ានីសដោយប្រើសារធាតុក្លរូយអរ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការសម្អាតធ្មេញ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការស្រោបកាចាញធ្មេញ
- ការប៉ះបំពេញប្រហោងធ្មេញ
- ការព្យាបាលការពុកនៅប្រហោងឬសធ្មេញ
- ការដកចេញ (ការដកធ្មេញចេញ)
- សេវាសុខភាពធ្មេញក្នុងគ្រាអាសន្ន
- \*ការសណ្តាំ (ប្រសិនបើចាំបាច់ផ្នែកវេជ្ជសាស្ត្រ)

យុវជនដែលមានអាយុពី 13-20 ឆ្នាំ

- ការពិនិត្យសុខភាពធ្មេញ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការថតកម្មវិធីអ៊ីច
- ការវ៉ានីសដោយប្រើសារធាតុក្លរូយអរ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការសម្អាតធ្មេញ (រៀងរាល់ 6 ខែម្តង ហើយពេលខ្លះច្រើនជាងនេះ)
- ការកែតម្រូវធ្មេញដែលដុះខុសកន្លែង (រណបធ្មេញ) សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ការប៉ះបំពេញប្រហោងធ្មេញ
- ការស្រោបធ្មេញ
- ការព្យាបាលការពុកនៅប្រហោងឬសធ្មេញ
- ការដកចេញ (ការដកធ្មេញចេញ)
- សេវាសុខភាពធ្មេញក្នុងគ្រាអាសន្ន
- ការសណ្តាំ (ប្រសិនបើចាំបាច់ផ្នែកវេជ្ជសាស្ត្រ)



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

\*អ្នកផ្តល់សេវាគួរតែពិចារណាការប្រើថ្នាំសណ្តាំ និងការប្រើថ្នាំស្តីកទូទៅ នៅពេលពួកគេកំណត់ថា និងកត់ត្រាអំពីមូលហេតុដែលថ្នាំស្តីកតាមតំបន់ព្យាបាលមិនសមស្របតាមវេជ្ជសាស្ត្រ ហើយការព្យាបាល ធ្មេញត្រូវបានយល់ព្រមជាមុន ឬមិនត្រូវការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

ទាំងនេះគឺជាហេតុផលមួយចំនួនដែលការប្រើថ្នាំស្តីកតាមតំបន់មិនអាចប្រើបាន ហើយការប្រើថ្នាំសណ្តាំ ឬការប្រើថ្នាំសណ្តាំទូទៅអាចត្រូវបានប្រើប្រាស់ជំនួសវិញ៖


- ស្ថានភាពរាងកាយ អាកប្បកិរិយា ការអភិវឌ្ឍ ឬអារម្មណ៍ដែលរារាំងអ្នកជំងឺពីការឆ្លើយតបទៅនឹង ការព្យាយាមរបស់អ្នកផ្តល់សេវាដើម្បីអនុវត្តការព្យាបាល
- នីតិវិធីស្តារ ឬវះកាត់ទ្រង់ទ្រាយធំ
- កុមារដែលមិនសហការ
- ការឆ្លងមេរោគធ្ងន់ធ្ងរនៅត្រង់កន្លែងចាក់ថ្នាំ
- ការបរាជ័យនៃការប្រើថ្នាំស្តីកតាមតំបន់ដើម្បីគ្រប់គ្រងការឈឺចាប់

ប្រសិនបើអ្នកមានសំណួរ ឬចង់ស្វែងយល់បន្ថែមអំពីសេវាសុខភាពធ្មេញ ចូរទូរសព្ទមកកាន់ កម្មវិធីសុខ ភាពធ្មេញរបស់ Medi-Cal តាមរយៈលេខ **1-800-322-6384 (TTY 1-800-735-2922 ឬ 711)**។ ឬចូលទៅកាន់គេហទំព័រ <https://smilecalifornia.org/>។

### សេវាបញ្ជូនបន្តសម្រាប់ការអប់រំបង្ការបន្ថែម

ប្រសិនបើអ្នកព្រួយបារម្ភថា កូនរបស់អ្នកមិនចូលរួម និងសិក្សានៅសាលាបានលទ្ធផលល្អទេនោះ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត គ្រូ ឬអ្នកគ្រប់គ្រងនៅសាលារបស់កូនអ្នក។ បន្ថែមពីលើអត្ថប្រយោជន៍ វេជ្ជសាស្ត្ររបស់អ្នកដែលធានារ៉ាប់រងដោយ Anthem មានសេវាកម្មដែលសាលាត្រូវតែផ្តល់ជូនដើម្បី ជួយឱ្យកូនរបស់អ្នករៀន និងមិនឱ្យពួកគេរៀនមិនទាន់។ សេវាកម្មដែលអាចនឹងត្រូវបានផ្តល់ជូន ដើម្បីជួយឱ្យកូនរបស់អ្នករៀនរួមមាន៖

---

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។



## 5 | ការថែទាំសុខុមាលភាពកុមារ និងយុវជន

- សេវាការនិយាយ និងភាសា
- សេវាផ្លូវចិត្ត
- ការព្យាបាលដោយចលនា
- ការព្យាបាលដោយសកម្មភាពការងារ
- បច្ចេកវិទ្យាជំនួយ
- សេវាការងារសង្គម
- សេវាប្រឹក្សាយោបល់
- សេវាគិលានុបដ្ឋាយិកាប្រចាំសាលា
- មធ្យោបាយធ្វើដំណើរទៅ និងមកពីសាលារៀន

ក្រសួងអប់រំរដ្ឋ California ផ្តល់ និងបង្កើនសម្រាប់សេវាកម្មទាំងនេះ។ រួមគ្នាជាមួយវេជ្ជបណ្ឌិត និងគ្រូរបស់កូនអ្នក អ្នកអាចបង្កើតគម្រោងផ្ទាល់ខ្លួនដែលនឹងជួយកូនរបស់អ្នកបានល្អបំផុត។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។


# 6. ការរាយការណ៍ និងការដោះស្រាយបញ្ហា

មានវិធីពីរយ៉ាងក្នុងការរាយការណ៍ និងដោះស្រាយបញ្ហា៖

- ដាក់ពាក្យបណ្តឹង (បណ្តឹងសាទុក្ខ) នៅពេលអ្នកមានបញ្ហា ឬមិនសប្បាយចិត្តនឹង Anthem ឬអ្នកផ្តល់សេវា ឬជាមួយនឹងការថែទាំសុខភាព ឬការព្យាបាលដែលអ្នកបានទទួលពីអ្នកផ្តល់សេវា។
- ដាក់បណ្តឹងឧទ្ធរណ៍នៅពេលដែលអ្នកមិនយល់ព្រមជាមួយសេចក្តីសម្រេចរបស់ Anthem ក្នុងការផ្លាស់ប្តូរសេវាកម្មរបស់អ្នក ឬមិនធានារ៉ាប់រងលើសេវាទាំងនោះ។

អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងសាទុក្ខ និងប្តឹងឧទ្ធរណ៍ទៅកាន់ Anthem ដើម្បីឱ្យយើងដឹងអំពីបញ្ហារបស់អ្នក។ ការធ្វើបែបនេះនឹងមិនធ្វើឱ្យបាត់បង់សិទ្ធិ និងដំណោះស្រាយផ្លូវច្បាប់របស់អ្នកឡើយ។ យើងនឹងមិនរើសអើង ឬសងសឹកប្រឆាំងនឹងអ្នក ដោយសារការដាក់ពាក្យបណ្តឹងជាមួយយើង ឬការរាយការណ៍អំពីបញ្ហាឡើយ។ ការផ្តល់ដំណឹងឱ្យយើងបានដឹងអំពីបញ្ហារបស់អ្នកនឹងជួយឱ្យយើងបានកែលម្អការថែទាំសម្រាប់សមាជិកទាំងអស់។

អ្នកអាចទាក់ទងមក Anthem ជាមុនសិន ដើម្បីឱ្យយើងដឹងអំពីបញ្ហារបស់អ្នក។ សូមទូរសព្ទមកយើងនៅចន្លោះពីចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈលេខ **1-888-285-7801 (TTY 711)**។ ចូរប្រាប់យើងអំពីបញ្ហារបស់អ្នក។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើបណ្តឹងសាទុក្ខ ឬបណ្តឹងឧទ្ធរណ៍របស់អ្នកនៅតែមិនត្រូវបានដោះស្រាយបន្ទាប់ពី 30 ថ្ងៃ ឬអ្នកមិនពេញចិត្តនឹងលទ្ធផល អ្នកអាចទូរសព្ទទៅ ក្រសួងថែទាំសុខភាពក្រោមការគ្រប់គ្រង (DMHC) រដ្ឋ California។ ស្នើសុំឱ្យពួកគេពិនិត្យឡើងវិញនូវពាក្យបណ្តឹងរបស់អ្នក ឬធ្វើការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR)។ ប្រសិនបើបញ្ហារបស់អ្នកមានភាពបន្ទាន់ ដូចជា បញ្ហាដែលពាក់ព័ន្ធនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក អ្នកអាចទូរសព្ទទៅកាន់ DMHC ភ្លាមៗដោយមិនចាំបាច់ដាក់បណ្តឹងសាទុក្ខ ឬបណ្តឹងឧទ្ធរណ៍ជាមុនឡើយជាមួយ Anthem។ អ្នកអាចទូរសព្ទទៅកាន់ DMHC ដោយឥតគិតថ្លៃតាមលេខ **1-888-466-2219 (TTY 1-877-688-9891)**។ ឬចូលទៅកាន់គេហទំព័រ <https://www.dmhc.ca.gov>។

មន្ត្រីបណ្តឹងសាធារណៈរបស់កម្មវិធីថែទាំសុខភាពក្រោមការគ្រប់គ្រង Medi-Cal នៃក្រសួងសេវាថែទាំសុខភាព (DHCS) រដ្ឋ California ក៏អាចជួយបានផងដែរ។ ពួកគេអាចជួយបាន ប្រសិនបើអ្នកមានបញ្ហាក្នុងការចូលរួម ផ្លាស់ប្តូរ ឬចាកចេញពីគម្រោងសុខភាព។ ពួកគេក៏អាចជួយបានដែរ ប្រសិនបើអ្នកផ្លាស់ប្តូរ និងមានការលំបាកក្នុងការទទួលបាន Medi-Cal របស់អ្នកពេលអ្នកផ្ទេរទៅកាន់ខោនធីឌីរបស់អ្នក។ អ្នកអាចទូរសព្ទទៅកាន់មន្ត្រីបណ្តឹងសាធារណៈ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច តាមរយៈលេខ **1-888-452-8609**។ ការហៅទូរសព្ទនេះគឺឥតគិតថ្លៃ។

អ្នកក៏អាចដាក់ពាក្យបណ្តឹងសាទុក្ខជាមួយការិយាល័យទទួលបន្ទុកសិទ្ធិទទួលបានប្រចាំខោនធីឌីរបស់អ្នកអំពីសិទ្ធិទទួលបាន Medi-Cal របស់ផងដែរ។ ប្រសិនបើអ្នកមិនប្រាកដថាអ្នកអាចដាក់ពាក្យបណ្តឹងសាទុក្ខរបស់អ្នកជាមួយទេនោះ សូមទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។

ដើម្បីរាយការណ៍អំពីព័ត៌មានមិនត្រឹមត្រូវអំពីការធានារ៉ាប់រងសុខភាពរបស់អ្នក សូមទូរសព្ទទៅកាន់ Medi-Cal ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច តាមរយៈលេខ **1-800-541-5555**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

## បណ្តឹងតវ៉ា

បណ្តឹងតវ៉ា (ឬបណ្តឹងសាទុក្ខ) គឺនៅពេលដែលអ្នកមានបញ្ហា ឬមិនសប្បាយចិត្តជាមួយសេវាកម្មដែលអ្នកទទួលបានពី Anthem ឬអ្នកផ្តល់សេវាកម្ម។ ពុំមានដែនកំណត់ពេលវេលាក្នុងការដាក់បណ្តឹងតវ៉ាឡើយ។ អ្នកអាចដាក់បណ្តឹងតវ៉ាជាមួយនឹង Anthem បានគ្រប់ពេលវេលា តាមរយៈទូរសព្ទ ដោយការផ្ញើសំបុត្រ ឬតាមអនឡាញ។ អ្នកតំណាងដែលមានការអនុញ្ញាត ឬអ្នកផ្តល់សេវារបស់អ្នកក៏អាចដាក់បណ្តឹងតវ៉ាសម្រាប់អ្នកដោយមានការអនុញ្ញាតពីអ្នកផងដែរ។

- **តាមទូរសព្ទ:** សូមហៅទូរសព្ទមក Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)** ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ សូមផ្តល់លេខសម្គាល់គម្រោងសុខភាពរបស់អ្នក ឈ្មោះរបស់អ្នក និងមូលហេតុសម្រាប់បណ្តឹងតវ៉ារបស់អ្នក។
- **តាមប្រៃសណីយ៍:** ទូរសព្ទទៅកាន់ Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)** ហើយស្នើសុំឱ្យផ្ញើទម្រង់បែបបទទៅអ្នក។ នៅពេលអ្នកទទួលបានទម្រង់បែបបទ សូមបំពេញវា។ ត្រូវប្រាកដថាបានដាក់បញ្ចូលឈ្មោះ លេខសម្គាល់គម្រោងសុខភាព និងមូលហេតុរបស់អ្នកសម្រាប់បណ្តឹងតវ៉ារបស់អ្នក។ សូមប្រាប់យើងនូវអ្វីដែលបានកើតឡើង និងរបៀបដែលយើងអាចជួយអ្នកបាន។

ផ្ញើទម្រង់បែបបទទៅកាន់៖  
Attn: Grievance Coordinator  
Anthem Blue Cross  
P.O. Box 60007  
Los Angeles, CA 90060-0007

ការិយាល័យវេជ្ជបណ្ឌិតអ្នកនឹងមានទម្រង់បែបបទបណ្តឹងតវ៉ា។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- **តាមអនឡាញ៖** ចូលទៅកាន់គេហទំព័ររបស់ Anthem តាមរយៈអាសយដ្ឋាន [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់បណ្តឹងតវ៉ា យើងអាចជួយអ្នកបាន។ យើងអាចផ្តល់ឱ្យអ្នកនូវសេវាផ្នែកភាសាដោយមិនគិតថ្លៃ។ ចូរទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។

ក្នុងរយៈពេល 5 ថ្ងៃតាមប្រតិទិនបន្ទាប់ពីទទួលបានបណ្តឹងតវ៉ារបស់អ្នក យើងនឹងផ្ញើលិខិតមួយច្បាប់ទៅអ្នកដើម្បីប្រាប់អ្នកថា យើងបានទទួលបណ្តឹងតវ៉ាហើយ។ ក្នុងរយៈពេល 30 ថ្ងៃ យើងនឹងផ្ញើលិខិតមួយច្បាប់ទៀតជូនអ្នក ដែលជម្រាបជូនអ្នកថាយើងបានដោះស្រាយបញ្ហារបស់អ្នករួចហើយ។ ប្រសិនបើអ្នកទូរសព្ទមកកាន់ Anthem អំពីបណ្តឹងសាទុក្ខដែលមិនមែនជាការធានារ៉ាប់រងការថែទាំសុខភាព ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ ឬការព្យាបាលពិសោធន៍ ឬស៊ើបអង្កេត ហើយបណ្តឹងសាទុក្ខរបស់អ្នកត្រូវបានដោះស្រាយនៅពេលចុងបញ្ចប់នៃថ្ងៃធ្វើការបន្ទាប់ អ្នកអាចនឹងមិនទទួលបានលិខិតអ្វីមួយទេ។

ប្រសិនបើអ្នកមានបញ្ហាបន្ទាន់ដែលពាក់ព័ន្ធនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ យើងនឹងចាប់ផ្តើមការត្រួតពិនិត្យលឿន (ហ្វាស)។ យើងនឹងផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចក្នុងរយៈពេល 72 ម៉ោង។ ដើម្បីស្នើសុំការពន្លឿនការពិនិត្យឡើងវិញ សូមទូរសព្ទមកកាន់យើងខ្ញុំតាមរយៈលេខ **1-888-285-7801 (TTY 711)** ។

ក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីទទួលបានបណ្តឹងតវ៉ារបស់អ្នក យើងនឹងសម្រេចចិត្តអំពីរបៀបដែលយើងនឹងដោះស្រាយបណ្តឹងតវ៉ារបស់អ្នក និងថាតើយើងនឹងពន្លឿនបណ្តឹងតវ៉ារបស់អ្នកដែរឬទេ។ ប្រសិនបើយើងកំណត់ថា យើងនឹងមិនពន្លឿនបណ្តឹងតវ៉ារបស់អ្នកទេ យើងនឹងប្រាប់អ្នកថា យើងនឹងដោះស្រាយបណ្តឹងតវ៉ារបស់អ្នកក្នុងរយៈពេល 30 ថ្ងៃ។ អ្នកអាចទាក់ទង DMHC ដោយផ្ទាល់ដោយសារហេតុផលផ្សេងៗ រួមទាំងប្រសិនបើអ្នកជឿថាការព្រួយបារម្ភរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការពន្លឿនការពិនិត្យឡើងវិញ ឬ Anthem មិនឆ្លើយតបទៅនឹងអ្នកក្នុងរយៈពេល 72 ម៉ោង។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

បណ្តឹងតវ៉ាដែលទាក់ទងនឹងអត្ថប្រយោជន៍ឱសថស្ថានរបស់ Medi-Cal Rx មិនស្ថិតនៅក្រោមដំណើរការបណ្តឹងសាទុក្ខ ឬមានសិទ្ធិទទួលបានរបស់ Anthem សម្រាប់ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យនោះទេ។ សមាជិកអាចដាក់បញ្ជូនបណ្តឹងតវ៉ាអំពីអត្ថប្រយោជន៍ឱសថស្ថានរបស់ Medi-Cal Rx ដោយទូរសព្ទទៅលេខ **1-800-977-2273 (TTY 1-800-977-2273)** ហើយចុចលេខ **7** ឬ **711**។ ឬចូលទៅកាន់គេហទំព័រ <https://medi-calrx.dhcs.ca.gov/home/>។

បណ្តឹងតវ៉ាដែលទាក់ទងនឹងអត្ថប្រយោជន៍ឱសថ ដែលមិនស្ថិតក្រោម Medi-Cal Rx អាចមានសិទ្ធិទទួលបានការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ។ លេខទូរសព្ទឥតគិតថ្លៃរបស់ DMHC គឺ **1-888-466-2219 (TTY 1-877-688-9891)**។ អ្នកអាចស្វែងរកទម្រង់បែបបទត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ/បណ្តឹងតវ៉ា និងការណែនាំតាមអនឡាញនៅលើគេហទំព័ររបស់ DMHC ៖ <https://www.dmhc.ca.gov/>។

## បណ្តឹងឧទ្ធរណ៍

បណ្តឹងឧទ្ធរណ៍គឺខុសពីបណ្តឹងតវ៉ា។ បណ្តឹងឧទ្ធរណ៍គឺជាការស្នើសុំឱ្យយើងខ្ញុំត្រួតពិនិត្យ និងផ្លាស់ប្តូរសេចក្តីសម្រេចដែលយើងបានធ្វើឡើងអំពីសេវាកម្មរបស់អ្នក។ ប្រសិនបើយើងបានធ្វើជូនអ្នកនូវសេចក្តីជូនដំណឹងអំពីវិធានការ (NOA) ប្រាប់អ្នកថាយើងកំពុងបដិសេធ ពន្យារពេល ផ្លាស់ប្តូរ ឬបញ្ចប់សេវាកម្មមួយនោះ ហើយអ្នកមិនយល់ស្របជាមួយនឹងការសម្រេចរបស់យើងទេ នោះអ្នកអាចស្នើសុំយើងខ្ញុំដើម្បីដាក់ពាក្យប្តឹងឧទ្ធរណ៍បាន។ អ្នកតំណាងដែលមានការអនុញ្ញាត ឬអ្នកផ្តល់សេវាក៏អាចស្នើសុំយើងខ្ញុំដើម្បីដាក់បណ្តឹងឧទ្ធរណ៍ជូនអ្នកដោយមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអ្នកផងដែរ។ អ្នកត្រូវតែស្នើសុំបណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃចាប់ពីកាលបរិច្ឆេទនៅលើ NOA ដែលអ្នកបានទទួលពីយើងខ្ញុំ។ ប្រសិនបើយើងបានសម្រេចចិត្តកាត់បន្ថយ ផ្អាក ឬបញ្ឈប់សេវាកម្មដែលអ្នកកំពុងទទួលបានឥឡូវនេះ អ្នកអាចបន្តទទួលបានសេវាកម្មនោះ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

ខណៈពេលដែលអ្នករង់ចាំបណ្តឹងឧទ្ធរណ៍របស់អ្នកដើម្បីត្រូវសម្រេចចិត្ត។ គេហទំព័រជំនួយបង់ប្រាក់ក្នុងពេលរង់ចាំ។ ដើម្បីទទួលបានជំនួយដែលកំពុងរង់ចាំ អ្នកត្រូវតែស្នើសុំបណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 10 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៅលើ NOA ឬមុនកាលបរិច្ឆេទដែលយើងបាននិយាយថាសេវាកម្មរបស់អ្នកនឹងបញ្ឈប់ នៅពេលណាមួយនៅពេលក្រោយ។ នៅពេលដែលអ្នកស្នើសុំបណ្តឹងឧទ្ធរណ៍ក្នុងពេលរង់ចាំក្រោមកាលៈទេសៈទាំងនេះ សេវាកម្មនឹងបន្ត។

អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍តាមទូរសព្ទ ដោយផ្ញើសំបុត្រ ឬតាមអនឡាញ៖

- **តាមទូរសព្ទ៖** សូមហៅទូរសព្ទមក Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)** ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ សូមផ្តល់ឈ្មោះលេខសម្គាល់គម្រោងសុខភាព និងសេវាដែលអ្នកនឹងប្តឹងឧទ្ធរណ៍។
- **តាមប្រៃសណីយ៍៖** ទូរសព្ទទៅកាន់ Anthem តាមរយៈលេខ **1-888-285-7801 (TTY 711)** ហើយស្នើសុំឱ្យផ្ញើទម្រង់បែបបទទៅអ្នក។ នៅពេលអ្នកទទួលបានទម្រង់បែបបទ សូមបំពេញវា។ ត្រូវប្រាកដថាបានដាក់បញ្ចូលឈ្មោះ លេខសម្គាល់គម្រោងសុខភាពរបស់អ្នក និងសេវាដែលអ្នកកំពុងប្តឹងឧទ្ធរណ៍។

ផ្ញើទម្រង់បែបបទទៅកាន់៖

Attn: Grievance Coordinator  
Anthem Blue Cross  
P.O. Box 60007  
Los Angeles, CA 90060-0007  
Los Angeles, CA 90017

ការិយាល័យវេជ្ជបណ្ឌិតរបស់អ្នកនឹងមានពាក្យបណ្តឹងឧទ្ធរណ៍។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- **តាមអនឡាញ៖** សូមចូលមើលគេហទំព័ររបស់ Anthem ។ ចូលទៅកាន់គេហទំព័រ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្នើសុំបណ្តឹងឧទ្ធរណ៍ ឬជាមួយនឹងជំនួយបង់ប្រាក់ក្នុងពេលរង់ចាំ យើងអាចជួយអ្នកបាន។ យើងអាចផ្តល់ឱ្យអ្នកនូវសេវាផ្នែកភាសាដោយមិនគិតថ្លៃ។ សូមទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

ក្នុងរយៈពេល 5 ថ្ងៃបន្ទាប់ពីទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក យើងនឹងផ្ញើលិខិតមួយច្បាប់ជូនដល់ អ្នកដើម្បីប្រាប់អ្នកថា យើងបានទទួលបណ្តឹងឧទ្ធរណ៍ហើយ។ ក្នុងរយៈពេល 30 ថ្ងៃ យើងនឹងប្រាប់អ្នក អំពីសេចក្តីសម្រេចចិត្តលើបណ្តឹងឧទ្ធរណ៍របស់យើង ហើយផ្ញើលិខិតអំពីសេចក្តីជូនដំណឹងអំពីដំណោះស្រាយបណ្តឹងឧទ្ធរណ៍ (NAR) ទៅអ្នក។ ប្រសិនបើយើងមិនផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់យើងក្នុងរយៈពេល 30 ថ្ងៃ អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋពីក្រសួងសេវាកម្មសង្គមកិច្ចរដ្ឋ California (CDSS) និងការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR) ជាមួយ DMHC។ ប៉ុន្តែប្រសិនបើ អ្នកស្នើសុំសវនាការថ្នាក់រដ្ឋដំបូង ហើយសវនាការបានកើតឡើងរួចហើយនោះ អ្នកមិនអាចស្នើសុំ IMR ពី DMHC បានទេ។ នៅក្នុងករណីនេះ សវនាការថ្នាក់រដ្ឋមានសេចក្តីសម្រេចចុងក្រោយ។

ប្រសិនបើអ្នក ឬវេជ្ជបណ្ឌិតរបស់អ្នកចង់ឱ្យយើងធ្វើសេចក្តីសម្រេចរហ័ស ដោយសារពេលវេលាដែល ចំណាយក្នុងការសម្រេចលើបណ្តឹងឧទ្ធរណ៍របស់អ្នកនឹងធ្វើឱ្យអាយុជីវិត សុខភាព ឬសមត្ថភាពក្នុងការ បំពេញមុខងាររបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់ នោះអ្នកអាចស្នើសុំការពន្លឿនការពិនិត្យឡើងវិញ (ឆាប់រហ័ស) បាន។ ដើម្បីស្នើសុំការពន្លឿនការពិនិត្យឡើងវិញ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈ លេខ **1-888-285-7801 (TTY 711)**។ យើងនឹងសម្រេចចិត្តក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីទទួល បានបណ្តឹងឧទ្ធរណ៍របស់អ្នក។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



## អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្តីសម្រេចឧទ្ធរណ៍

ប្រសិនបើអ្នកបានស្នើសុំបណ្តឹងឧទ្ធរណ៍ ហើយទទួលបានលិខិត NAR ប្រាប់អ្នកថាយើងមិនបានផ្លាស់ប្តូរសេចក្តីសម្រេចរបស់យើងទេ ឬអ្នកមិនដែលទទួលបានលិខិត NAR នោះទេ ហើយវាបានកន្លងផុតទៅ 30 ថ្ងៃមកហើយ អ្នកអាច៖

- ស្នើសុំសវនាការថ្នាក់រដ្ឋពីក្រសួងសេវាសង្គមកិច្ចរដ្ឋ California (CDSS) ហើយចៅក្រមមួយរូបនឹងត្រួតពិនិត្យករណីរបស់អ្នក។ លេខទូរសព្ទឥតគិតថ្លៃរបស់ CDSS គឺ **1-800-743-8525 (TTY1-800-952-8349)**។ អ្នកក៏អាចស្នើសុំសវនាការថ្នាក់រដ្ឋលើអនឡាញតាមរយៈគេហទំព័រ <https://www.cdss.ca.gov> ។
- ដាក់ទម្រង់បែបបទត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ/ពាក្យបណ្តឹងទៅកាន់ក្រសួងថែទាំសុខភាពក្រោមការគ្រប់គ្រង (DMHC) រដ្ឋ California ដើម្បីឱ្យសេចក្តីសម្រេចរបស់ Anthem ត្រូវបានពិនិត្យឡើងវិញ។ ឬស្នើសុំការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR) ពី DMHC។ ប្រសិនបើបណ្តឹងតវ៉ារបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដំណើរការ ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR) របស់ DMHC វេជ្ជបណ្ឌិតដែលមិនមែនជាផ្នែករបស់ Anthem និងពិនិត្យករណីរបស់អ្នកឡើងវិញ ហើយធ្វើសេចក្តីសម្រេចដែល Anthem ត្រូវតែអនុវត្តតាម។

លេខទូរសព្ទឥតគិតថ្លៃរបស់ DMHC គឺ **1-888-466-2219 (TTY 1-877-688-9891)**។ អ្នកអាចស្វែងរកទម្រង់បែបបទត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ/បណ្តឹងតវ៉ា និងការណែនាំតាមអនឡាញនៅលើគេហទំព័ររបស់ DMHC៖ <https://www.dmhc.ca.gov>។

អ្នកនឹងមិនចាំបាច់បង់ថ្លៃសវនាការថ្នាក់រដ្ឋ ឬ IMR ទេ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

អ្នកមានសិទ្ធិទទួលបានសវនាការថ្នាក់រដ្ឋផង និង IMR ផង។ ប៉ុន្តែប្រសិនបើអ្នកស្នើសុំសវនាការថ្នាក់រដ្ឋដំបូង ហើយសវនាការបានកើតឡើងរួចហើយនោះ អ្នកមិនអាចស្នើសុំ IMR បានទេ។ នៅក្នុងករណីនេះ សវនាការថ្នាក់រដ្ឋមានសេចក្តីសម្រេចចុងក្រោយនេះ។

ផ្នែកខាងក្រោមនេះមានព័ត៌មានបន្ថែមអំពីរបៀបស្នើសុំសវនាការថ្នាក់រដ្ឋ និង IMR។

បណ្តឹងតវ៉ា និងបណ្តឹងឧទ្ធរណ៍ដែលទាក់ទងនឹងអត្ថប្រយោជន៍ឱសថស្ថាន Medi-Cal Rx មិនត្រូវបានគ្រប់គ្រងដោយ Anthem នោះទេ។

សមាជិកអាចដាក់បញ្ជូនបណ្តឹងតវ៉ាអំពីអត្ថប្រយោជន៍ឱសថស្ថានរបស់ Medi-Cal Rx ដោយទូរសព្ទទៅលេខ **1-800-977-2273 (TTY 1-800-977-2273)** ហើយចុចលេខ **7** ឬ **711**។ បណ្តឹងតវ៉ានិងបណ្តឹងឧទ្ធរណ៍ដែលទាក់ទងនឹងអត្ថប្រយោជន៍ឱសថ ដែលមិនស្ថិតក្រោម Medi-Cal Rx អាចមានសិទ្ធិទទួលបានការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR)។

ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេច ដែលទាក់ទងទៅនឹងអត្ថប្រយោជន៍ឱសថស្ថាន Medi-Cal Rx របស់អ្នក អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋបាន។ អ្នកមិនអាចស្នើសុំការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ DMHC សម្រាប់ IMR សម្រាប់ Medi-Cal Rx សម្រាប់សេចក្តីសម្រេចអំពីអត្ថប្រយោជន៍ឱសថស្ថានបានទេ។

---

## បណ្តឹងតវ៉ា និងការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR) ជាមួយក្រសួងថែទាំសុខភាពក្រោមការគ្រប់គ្រង (DMHC)

IMR គឺនៅពេលវេជ្ជបណ្ឌិតខាងក្រៅម្នាក់ដែលមិនទាក់ទងនឹងគម្រោងសុខភាពរបស់អ្នកពិនិត្យឡើងវិញលើករណីរបស់អ្នក។ ប្រសិនបើអ្នកចង់បាន IMR ដំបូងអ្នកត្រូវតែដាក់បណ្តឹងឧទ្ធរណ៍ជាមួយនឹង Anthem។ ប្រសិនបើអ្នកមិនបានឮពីគម្រោងសុខភាពរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃតាមប្រតិទិននោះទេ ឬប្រសិនបើអ្នកមិនសប្បាយចិត្តជាមួយនឹងការសម្រេចរបស់គម្រោងសុខភាពរបស់អ្នកនោះទេ




ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

ដូច្នេះអ្នកអាចធ្វើការស្នើសុំ IMR បាន។ អ្នកត្រូវតែស្នើសុំ IMR ក្នុងរយៈពេល 6 ខែគិតចាប់ពីថ្ងៃជូនដំណឹងដែលប្រាប់អ្នកអំពីសេចក្តីសម្រេចនៃប្តឹងឧទ្ធរណ៍ ប៉ុន្តែអ្នកមានពេលតែ 120 ថ្ងៃប៉ុណ្ណោះ ដើម្បីស្នើសុំសវនាការថ្នាក់រដ្ឋ ដូច្នេះប្រសិនបើអ្នកចង់បាន IMR និងសវនាការថ្នាក់រដ្ឋ សូមដាក់បណ្តឹងតវ៉ារបស់អ្នកឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។ ត្រូវចាំថា ប្រសិនបើអ្នកស្នើសុំសវនាការថ្នាក់រដ្ឋជាមុន ហើយសវនាការបានកើតឡើងរួចហើយនោះ អ្នកមិនអាចស្នើសុំ IMR បានទេ។ នៅក្នុងករណីនេះ សវនាការថ្នាក់រដ្ឋមានសេចក្តីសម្រេចចុងក្រោយនេះ។

អ្នកប្រហែលជាអាចទទួលបាន IMR ភ្លាមៗដោយមិនចាំបាច់ដាក់បណ្តឹងឧទ្ធរណ៍លើកដំបូងជាមួយ Anthem។ នេះស្ថិតនៅក្នុងករណីដែលការព្រួយបារម្ភអំពីសុខភាពរបស់អ្នកក្នុងករណីបន្ទាន់ ដូចជាករណីដែលទាក់ទងនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។

ប្រសិនបើបណ្តឹងតវ៉ារបស់អ្នកទៅ DMHC មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្ម IMR ទេ DMHC នឹងនៅតែពិនិត្យបណ្តឹងតវ៉ារបស់អ្នកដើម្បីធ្វើឱ្យប្រាកដថា Anthem បានធ្វើសេចក្តីសម្រេចត្រឹមត្រូវ នៅពេលដែលអ្នកប្តឹងឧទ្ធរណ៍បដិសេធការផ្តល់សេវាកម្ម។

ក្រសួងថែទាំសុខភាពក្រោមការគ្រប់គ្រងនៃរដ្ឋ California ទទួលខុសត្រូវចំពោះការដាក់បទបញ្ញត្តិទៅលើគម្រោងរបស់សេវាថែទាំសុខភាព។ ប្រសិនបើអ្នកមានបណ្តឹងសាទុក្ខប្រឆាំងនឹងគម្រោងសុខភាពរបស់អ្នក អ្នកគួរតែទូរសព្ទទៅគម្រោងសុខភាពរបស់អ្នកជាមុនមក មជ្ឈមណ្ឌលថែទាំអតិថិជន **1-888-285-7801 (TTY 711)** ហើយប្រើប្រាស់នីតិវិធីបណ្តឹងសាទុក្ខរបស់គម្រោងសុខភាពរបស់អ្នកមុនពេលទាក់ទងទៅក្រសួង។ ការប្រើនីតិវិធីបណ្តឹងសាទុក្ខនេះមិនបានរារាំងសិទ្ធិផ្លូវច្បាប់ ឬដំណោះស្រាយកែតម្រូវជាសក្តានុពលដែលអាចនឹងមានសម្រាប់អ្នកនោះឡើយ។ ប្រសិនបើអ្នកត្រូវការជំនួយសម្រាប់ការដាក់បណ្តឹងសាទុក្ខពាក់ព័ន្ធនឹងករណីបន្ទាន់ បណ្តឹងសាទុក្ខដែលគម្រោងសុខភាពរបស់អ្នកមិនបានដោះស្រាយជូនអ្នកដោយពេញចិត្ត ឬបណ្តឹងសាទុក្ខដែលមិនទាន់បានដោះស្រាយក្នុងអំឡុងពេលលើសពី 30 ថ្ងៃ នោះអ្នកអាចទូរសព្ទទៅក្រសួងដើម្បីស្នើសុំជំនួយបាន។ អ្នកក៏អាចនឹងមានសិទ្ធិទទួលបានការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឯករាជ្យ (IMR) ផងដែរ។ ប្រសិនបើអ្នកមានសិទ្ធិទទួលបាន


 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

IMR ដំណើរការ IMR នោះនឹងផ្តល់ការត្រួតពិនិត្យសុខភាពឡើងវិញដោយឥតលម្អៀងលើសេចក្តីសម្រេច វេជ្ជសាស្ត្រដែលធ្វើឡើងដោយគម្រោងសុខភាពដែលទាក់ទងនឹងភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រនៃសេវាកម្ម ឬការព្យាបាលដែលបានស្នើឡើង សេចក្តីសម្រេចលើធានារ៉ាប់រងសម្រាប់ការព្យាបាលដែលជាប្រភេទការ ដកពិសោធន៍ ឬការអង្កេត និងជម្លោះក្នុងការទូទាត់សម្រាប់សេវាកម្មវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ឬភាពបន្ទាន់ ។ ក្រសួងក៏មានលេខទូរសព្ទឥតគិតថ្លៃផងដែរ (1-888-466-2219) និងខ្សែទូរសព្ទ TDD (1-877-688-9891) សម្រាប់អ្នកដែលមានពិការភាពក្នុងការស្តាប់ និងការនិយាយ។ គេហទំព័ររបស់ ក្រសួងនេះ [www.dmhc.ca.gov/](http://www.dmhc.ca.gov/) មានទម្រង់ពាក្យបណ្តឹង ទម្រង់ពាក្យសុំ IMR និងការណែនាំ តាមអនឡាញ។

## សវនាការថ្នាក់រដ្ឋ

សវនាការថ្នាក់រដ្ឋគឺជាកិច្ចប្រជុំជាមួយ Anthem និងចៅក្រមមកពី CDSS។ ចៅក្រមនឹងជួយដោះស្រាយ បញ្ហារបស់អ្នក ឬប្រាប់អ្នកថាយើងបានធ្វើសេចក្តីសម្រេចដ៏ត្រឹមត្រូវ។ អ្នកមានសិទ្ធិស្នើសុំសវនាការថ្នាក់រដ្ឋ ប្រសិនបើអ្នកបានស្នើសុំបណ្តឹងឧទ្ធរណ៍ជាមួយយើងខ្ញុំរួចហើយ ហើយអ្នកនៅតែមិនសប្បាយចិត្តនឹង ការសម្រេចរបស់យើង ឬប្រសិនបើអ្នកមិនទទួលបានសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់អ្នក បន្ទាប់ពី 30 ថ្ងៃ។

អ្នកត្រូវតែស្នើសុំសវនាការថ្នាក់រដ្ឋក្នុងរយៈពេល 120 ថ្ងៃតាមប្រតិទិនគិតចាប់ពីកាលបរិច្ឆេទនៅលើលិខិត NAR របស់យើង។ ប្រសិនបើយើងបានផ្តល់ជូនអ្នកនូវជំនួយបង់ប្រាក់ក្នុងពេលរង់ចាំ ក្នុងអំឡុងពេលនៃប ណ្តឹងឧទ្ធរណ៍របស់អ្នក ហើយអ្នកចង់ឱ្យវាបន្តរហូតដល់មានសេចក្តីសម្រេចលើសវនាការថ្នាក់រដ្ឋរបស់អ្នក អ្នកត្រូវតែស្នើសុំសវនាការថ្នាក់រដ្ឋក្នុងរយៈពេល 10 ថ្ងៃនៃលិខិត NAR របស់យើង ឬមុនកាលបរិច្ឆេទ ដែលយើងបាននិយាយថាសេវាកម្មរបស់អ្នកនឹងបញ្ចប់ នៅពេលណាមួយនៅពេលក្រោយ។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកត្រូវការជំនួយ ត្រូវប្រាកដថាជំនួយបង់ប្រាក់ក្នុងពេលរង់ចាំនឹងបន្តរហូតដល់មានសេចក្តីសម្រេចចិត្តចុងក្រោយលើសវនាការថ្នាក់រដ្ឋរបស់អ្នក សូមទាក់ទងទៅកាន់ Anthem ចន្លោះពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក និងម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក ដោយទូរសព្ទទៅលេខ **1-888-285-7801 (TTY 711)**។ ប្រសិនបើអ្នកមិនអាចស្តាប់ឮ ឬនិយាយបានល្អ សូមទូរសព្ទទៅ **711**។ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នក ឬអ្នកផ្តល់សេវារបស់អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋសម្រាប់អ្នក ដោយមានការអនុញ្ញាតជាលាយលក្ខណ៍អក្សររបស់អ្នក។

ពេលខ្លះ អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋដោយមិនចាំបាច់បំពេញនីតិវិធីបណ្តឹងឧទ្ធរណ៍របស់យើងនោះទេ។

ឧទាហរណ៍ ប្រសិនបើយើងមិនបានជូនដំណឹងដល់អ្នកឱ្យបានត្រឹមត្រូវ ឬទាន់ពេលវេលាអំពីសេវាកម្មរបស់អ្នក អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋដោយមិនចាំបាច់បំពេញដំណើរការបណ្តឹងឧទ្ធរណ៍របស់យើង។ វាត្រូវបានគេហៅថាការចាត់ទុកថាអស់ដំណោះស្រាយ។ នេះគឺជាឧទាហរណ៍មួយចំនួននៃការចាត់ទុកថាអស់ដំណោះស្រាយ។

- យើងមិនបានផ្តល់ឱ្យអ្នកនូវលិខិត NOA ឬលិខិត NAR ជាភាសាដែលអ្នកពេញចិត្តនោះទេ
- យើងបានធ្វើឱ្យមានកំហុសដែលប៉ះពាល់ដល់សិទ្ធិណាមួយរបស់អ្នក
- យើងមិនបានផ្តល់ឱ្យអ្នកនូវលិខិត NOA ទេ
- យើងមិនបានផ្តល់ឱ្យអ្នកនូវលិខិត NAR ទេ
- យើងបានធ្វើខុសនៅក្នុងលិខិត NAR របស់យើង
- យើងមិនបានសម្រេចចិត្តលើបណ្តឹងឧទ្ធរណ៍របស់អ្នកក្នុងរយៈពេល 30 ថ្ងៃ។ យើងបានសម្រេចថាករណីរបស់អ្នកជារឿងបន្ទាន់ ប៉ុន្តែមិនបានឆ្លើយតបនឹងបណ្តឹងឧទ្ធរណ៍របស់អ្នកក្នុងរយៈពេល 72 ម៉ោង

អ្នកអាចស្នើសុំសវនាការថ្នាក់រដ្ឋតាមវិធីទាំងនេះ៖

- **តាមអនឡាញ៖** ស្នើសុំសវនាការតាមអនឡាញតាមរយៈគេហទំព័រ [www.CDSS.CA.GOV](http://www.CDSS.CA.GOV)



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- **ទូរសារ៖** បំពេញទម្រង់បែបបទដែលបានភ្ជាប់មកជាមួយសេចក្តីជូនដំណឹងអំពីដំណោះស្រាយបណ្តឹងឧទ្ធរណ៍របស់អ្នក ហើយផ្ញើតាមទូរសារទៅផ្នែកសវនាការថ្នាក់រដ្ឋតាមលេខ **1-833-281-0905**
- **តាមទូរសព្ទ៖** សូមទូរសព្ទទៅផ្នែកសវនាការថ្នាក់រដ្ឋតាមលេខ **1-800-743-8525** (TTY **1-800-952-8349** ឬ **711**)
- **តាមប្រៃសណីយ៍៖** បំពេញទម្រង់បែបបទដែលបានផ្តល់ជូនជាមួយនឹងសេចក្តីជូនដំណឹងអំពីដំណោះស្រាយបណ្តឹងឧទ្ធរណ៍របស់អ្នក ហើយផ្ញើវាទៅ៖

California Department of Social Services  
 State Hearings Division  
 P.O. Box 944243, MS 09-17-442  
 Sacramento, CA 94244-2430

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្នើសុំសវនាការរដ្ឋ យើងអាចជួយអ្នកបាន។ យើងអាចផ្តល់ឱ្យអ្នកនូវសេវាផ្នែកភាសាដោយមិនគិតថ្លៃ។ សូមទូរសព្ទទៅមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។

នៅឯសវនាការ អ្នកនឹងបង្ហាញគោលជំហរនិងព័ត៌មានរបស់អ្នក។ យើងនឹងបង្ហាញគោលជំហរនិងព័ត៌មានរបស់យើង។ វាអាចចំណាយពេលរហូតដល់ 90 ថ្ងៃសម្រាប់ចៅក្រមដើម្បីសម្រេចរឿងក្តីរបស់អ្នក។ Anthem ត្រូវតែអនុវត្តតាមការសម្រេចរបស់ចៅក្រម។

ប្រសិនបើអ្នកចង់ឱ្យ CDSS ធ្វើសេចក្តីសម្រេចឆាប់រហ័ស ដោយសារពេលវេលាដែលចំណាយក្នុងការមានសវនាការថ្នាក់រដ្ឋនឹងធ្វើឱ្យអាយុជីវិត សុខភាព ឬសមត្ថភាពរបស់អ្នកក្នុងការបំពេញមុខងាររបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់ នោះអ្នក អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នក ឬអ្នកផ្តល់សេវារបស់អ្នក អាចទាក់ទងទៅ CDSS និងស្នើសុំសវនាការពន្លឿន (ឆាប់រហ័ស)។ CDSS ត្រូវតែធ្វើការសម្រេចចិត្តមិនលើសពី 3 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានទម្រង់ឯកសារសំណុំរឿងទាំងស្រុងរបស់អ្នកពី Anthem។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

## ការតែបន្ត ការខ្ចោះខ្ចាយ និងការរំលោភបំពាន

ប្រសិនបើអ្នកសង្ស័យថាអ្នកផ្តល់សេវា ឬបុគ្គលដែលទទួលបាន Medi-Cal បានប្រព្រឹត្តការតែបន្ត ការខ្ចោះខ្ចាយ ឬការរំលោភបំពាន វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការរាយការណ៍វាដោយទូរសព្ទទៅលេខសម្ងាត់ដោយឥតគិតថ្លៃ 1-800-822-6222 ឬដាក់ពាក្យបណ្តឹងលើអនឡាញតាមរយៈ

<https://www.dhcs.ca.gov/>។

ការតែបន្ត ការខ្ចោះខ្ចាយ និងការរំលោភបំពានរបស់អ្នកផ្តល់សេវា រួមមានដូចជា៖

- ការក្លែងបន្លំកំណត់ត្រាវេជ្ជសាស្ត្រ
- ការចេញវេជ្ជបញ្ជាឱសថច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្ត្រ
- ការផ្តល់សេវាថែទាំសុខភាពបន្ថែមលើសពីភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ
- ការចេញវិក្កយបត្រសម្រាប់សេវាកម្មដែលមិនបានផ្តល់ជូន
- ការចេញវិក្កយបត្រសម្រាប់សេវារបស់អ្នកមានវិជ្ជាជីវៈ នៅពេលអ្នកមានវិជ្ជាជីវៈនោះពុំបានផ្តល់សេវាជូន
- ផ្តល់ជូននូវទំនិញ និងសេវាកម្មដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃដល់សមាជិក ដើម្បីជះឥទ្ធិពលដល់អ្នកផ្តល់សេវាកម្មណាមួយ ដែលត្រូវបានជ្រើសរើសដោយសមាជិក
- ការផ្លាស់ប្តូរគ្រូពេទ្យថែទាំបឋមរបស់សមាជិកដោយមិនឱ្យសមាជិកដឹង

ការបោកបន្លំ ខ្ចោះខ្ចាយ និងរំលោភបំពានដោយអ្នកដែលទទួលបានអត្ថប្រយោជន៍រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះ៖

- ការឱ្យខ្ចី លក់ ឬការឱ្យបណ្ណសម្គាល់គម្រោងសុខភាព ឬបណ្ណសម្គាល់អត្ថប្រយោជន៍ (BIC) របស់កម្មវិធី Medi-Cal ទៅឱ្យនរណាម្នាក់ផ្សេងទៀត
- ការទទួលបានការព្យាបាល ឬឱសថស្រដៀងគ្នា ឬដូចគ្នាពីអ្នកផ្តល់សេវាកម្មច្រើនជាងម្នាក់



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

- ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ នៅពេលដែលវាមិនមែនជាករណីសង្គ្រោះបន្ទាន់
- ប្រើប្រាស់លេខរបបសន្តិសុខសង្គម ឬលេខសម្គាល់គម្រោងសុខភាពរបស់នរណាម្នាក់ផ្សេងទៀត
- ការប្រើប្រាស់មធ្យោបាយធ្វើដំណើររបបវេជ្ជសាស្ត្រ និងមិនមែនរបបវេជ្ជសាស្ត្រ សម្រាប់សេវាដែលមិនទាក់ទងនឹងការថែទាំសុខភាព សម្រាប់សេវាដែលមិនធានារ៉ាប់រងដោយ Medi-Cal ឬនៅពេលដែលអ្នកមិនមានការណាត់ជួបផ្នែកវេជ្ជសាស្ត្រ ឬមិនមានវេជ្ជបញ្ជាដើម្បីទៅយក

ដើម្បីរាយការណ៍អំពីករណីបោកបន្លំ ការខ្លះខ្លាយ និងការរំលោភបំពាន សូមសរសេរឈ្មោះ អាសយដ្ឋាន និងលេខអត្តសញ្ញាណនៃជនដែលប្រព្រឹត្តការបោកបន្លំ ការខ្លះខ្លាយ ឬការរំលោភបំពាននោះ។ ផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីបុគ្គលនោះ ដូចជា លេខទូរសព្ទ ឬឯកទេស ប្រសិនបើបុគ្គលនោះជាអ្នកផ្តល់សេវា។ ផ្តល់កាលបរិច្ឆេទនៃហេតុការណ៍ និងសេចក្តីសង្ខេបអំពីអ្វីៗដែលបានកើតឡើងយ៉ាងជាក់ស្តែង។

ផ្ញើរបាយការណ៍របស់អ្នកទៅកាន់៖

Anthem Blue Cross  
 21215 Burbank Blvd.  
 Woodland Hills, CA 91367  
 Attn: Special Investigations Unit (SIU)

តាមទូរសព្ទ៖ ខ្សែទូរសព្ទទាន់ហេតុការណ៍អំពីការក្លែងបន្លំរបស់ Anthem៖ **1-888-231-5044 (TTY 711)**



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។



# 7. សិទ្ធិ និងការទទួលខុសត្រូវ

ក្នុងនាមជាសមាជិករបស់ Anthem អ្នកមានសិទ្ធិ និងទំនួលខុសត្រូវមួយចំនួន។ ជំពូកនេះ ពន្យល់អំពីសិទ្ធិ និងទំនួលខុសត្រូវទាំងនេះ។ ជំពូកនេះក៏រួមបញ្ចូលផងដែរនូវសេចក្តីជូនដំណឹងផ្នែកច្បាប់ដែលអ្នកមានសិទ្ធិជាសមាជិករបស់ Anthem។

## សិទ្ធិរបស់អ្នក

ទាំងនេះគឺជាសិទ្ធិរបស់អ្នកក្នុងនាមជាសមាជិករបស់ Anthem ៖

- ដើម្បីទទួលបានការគោរព និងសេចក្តីថ្លៃថ្នូរ ដោយយកចិត្តទុកដាក់ចំពោះសិទ្ធិឯកជនភាពរបស់អ្នក និងតម្រូវការក្នុងការរក្សាការសម្ងាត់នៃព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក
- ដើម្បីទទួលបានព័ត៌មានអំពីគម្រោងសុខភាព និងសេវាកម្មរបស់គម្រោងរួមទាំងសេវាកម្មដែលត្រូវបានធានារ៉ាប់រង គ្រូពេទ្យ ព្រមទាំងសិទ្ធិ និងទំនួលខុសត្រូវរបស់សមាជិក
- ដើម្បីទទួលបានព័ត៌មានរបស់សមាជិកដែលបានសរសេរកែប្រែពេញលេញជាភាសាដែលអ្នកចង់បាន រួមទាំងសេចក្តីជូនដំណឹងអំពីបណ្តឹងសាទុក្ខ និងបណ្តឹងឧទ្ធរណ៍ទាំងអស់
- ដើម្បីធ្វើការណែនាំអំពីសិទ្ធិសមាជិក និងគោលការណ៍នៃទំនួលខុសត្រូវរបស់ Anthem
- ដើម្បីអាចជ្រើសរើសអ្នកផ្តល់សេវាថែទាំបឋមនៅក្នុងបណ្តាញរបស់ Anthem
- ដើម្បីមានលទ្ធភាពចូលប្រើបានទាន់ពេលវេលាទៅកាន់អ្នកផ្តល់សេវាក្នុងបណ្តាញ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

- ដើម្បីចូលរួមក្នុងការសម្រេចចិត្តជាមួយអ្នកផ្តល់សេវាទាក់ទងទៅនឹងការថែទាំសុខភាពផ្ទាល់ខ្លួនរបស់អ្នក រួមទាំងសិទ្ធិក្នុងការបដិសេធការព្យាបាល
- ដើម្បីដាក់ពាក្យបណ្តឹងសាទុក្ខ ដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ អំពីអង្គភាព ឬការថែទាំដែលអ្នកទទួលបាន
- ដើម្បីដឹងអំពីហេតុផលផ្នែកវេជ្ជសាស្ត្រសម្រាប់សេចក្តីសម្រេចរបស់ Anthem ក្នុងការបដិសេធពន្យារពេល បញ្ចប់ ឬផ្លាស់ប្តូរសំណើលើការថែទាំផ្នែកវេជ្ជសាស្ត្រ
- ដើម្បីទទួលបានការសម្របសម្រួលការថែទាំ
- ដើម្បីស្នើសុំបណ្តឹងឧទ្ធរណ៍នៃសេចក្តីសម្រេចដើម្បីបដិសេធពន្យារពេល ឬកំណត់សេវាកម្មឬអត្ថប្រយោជន៍
- ដើម្បីទទួលបានសេវាបកប្រែ និងការបកប្រែផ្ទាល់មាត់ដោយមិនគិតថ្លៃសម្រាប់ភាសារបស់អ្នក
- ដើម្បីទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃនៅការិយាល័យជំនួយផ្នែកច្បាប់ក្នុងតំបន់របស់អ្នក ឬក្រុមផ្សេងទៀត
- បង្កើតសេចក្តីបង្គាប់ជាមុន
- ដើម្បីស្នើសុំសវនាការថ្នាក់រដ្ឋ ប្រសិនបើសេវាកម្ម ឬអត្ថប្រយោជន៍ត្រូវបានបដិសេធហើយអ្នកបានដាក់បណ្តឹងឧទ្ធរណ៍រួច ហើយអ្នកនៅតែមិនពេញចិត្តនឹងសេចក្តីសម្រេចនេះ ឬប្រសិនបើអ្នកមិនបានទទួលសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់អ្នកបន្ទាប់ពី 30 ថ្ងៃក្រោយមក រួមទាំងព័ត៌មានស្តីពីកាលៈទេសៈដែលសវនាការពន្លឿនអាចធ្វើទៅបាន
- ដើម្បីលុបឈ្មោះចេញពី Anthem និងផ្លាស់ប្តូរទៅគម្រោងសុខភាពផ្សេងទៀតនៅក្នុងខោនធីតាមការស្នើសុំ
- ដើម្បីទទួលបានសេវាកម្មដែលមានការយល់ស្របសម្រាប់អនីតិជន
- ដើម្បីទទួលបានព័ត៌មានរបស់សមាជិកជាលាយលក្ខណ៍អក្សរដោយឥតគិតថ្លៃក្នុងទម្រង់ផ្សេងទៀត (ដូចជាអក្សរផុសសម្រាប់ជនពិការភ្នែក ពុម្ពអក្សរធំ សំឡេង និងជាទម្រង់អេឡិចត្រូនិកដែលអាច



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ចូលប្រើបាន) តាមការស្នើសុំ និងតាមពេលវេលាសមស្របតាមទម្រង់ដែលត្រូវបានស្នើសុំ និងអនុលោមតាមក្រមសុខុមាលភាព និងស្ថាប័ន (W&I) ផ្នែក 14182 (b)(12)

- ដើម្បីរួចផុតពីរាល់ការដាក់កំហិត ឬឯកសភាពគ្រប់រូបភាព ដែលប្រើជាមធ្យោបាយក្នុងការបង្ខិតបង្ខំ ដាក់វិន័យ កាលានុវត្តភាព ឬការសងសឹក
- ដើម្បីពិភាក្សាដោយការពិតអំពីព័ត៌មានអំពីជម្រើសនៃការព្យាបាលដែលមាន និងជម្រើសផ្សេងៗ បង្ហាញក្នុងលក្ខណសមស្របនឹងស្ថានភាព និងសមត្ថភាពនៃការយល់ដឹងរបស់អ្នក ដោយមិនគិតថ្លៃ ឬការធានារ៉ាប់រងឡើយ
- ដើម្បីមានសិទ្ធិចូលប្រើប្រាស់ និងទទួលបានច្បាប់ចម្លងនៃកំណត់ត្រាផ្នែកវេជ្ជសាស្ត្ររបស់អ្នក ហើយស្នើសុំឱ្យពួកគេធ្វើវិសោធនកម្ម ឬកែតម្រូវ ដូចដែលបានបញ្ជាក់នៅក្នុង ក្រម 45 នៃច្បាប់សហព័ន្ធ (CFR) ផ្នែក 164.524 និង 164.526
- សេរីភាពក្នុងការអនុវត្តសិទ្ធិទាំងនេះដោយមិនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់របៀបដែលអ្នកត្រូវបាន ប្រព្រឹត្តដោយ Anthem អ្នកផ្តល់សេវារបស់អ្នក ឬពីរដ្ឋឡើយ
- ដើម្បីអាចទទួលបានសេវារៀបចំពន្យារកំណើត មជ្ឈមណ្ឌលផ្តល់កំណើតទារកក្រៅមន្ទីរពេទ្យ មណ្ឌលសុខភាពដែលមានការទទួលស្គាល់ពីសហព័ន្ធ គ្លីនិកសុខភាពជនជាតិដើមអាមេរិក សេវាធុប មណ្ឌលសុខភាពតាមជនបទ សេវាព្យាបាលជំងឺកាមរោគ និងសេវាសង្គ្រោះបន្ទាន់នៅខាងក្រៅបណ្តាញរបស់ Anthem ស្របតាមច្បាប់សហព័ន្ធ
- ដើម្បីទទួលបានឯកសារគម្រោងជាលាយលក្ខណ៍អក្សរដោយឥតគិតថ្លៃក្នុងភាសាដែលអ្នកពេញចិត្ត ឬទម្រង់ជំនួស (ដូចជាអូឌីយ៉ូ អក្សរស្នាបសម្រាប់ជនពិការភ្នែក ឬជាអក្សរធំ)



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។

## ទំនួលខុសត្រូវរបស់អ្នក

សមាជិករបស់ Anthem មានទំនួលខុសត្រូវទាំងនេះ៖

- ទាក់ទងទៅកាន់ PCP របស់អ្នកភ្លាមៗដើម្បីកំណត់ការវិភាគសម្រាប់ការវាយតម្លៃសុខភាពដំបូង (ក្នុងរយៈពេល 120 ថ្ងៃបន្ទាប់ពីការចុះឈ្មោះ) សម្រាប់អ្នក ឬកូនរបស់អ្នក។
- ផ្តល់ឱ្យយើងខ្ញុំ វេជ្ជបណ្ឌិតរបស់អ្នក និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀតនូវព័ត៌មានដែលត្រូវការ ដើម្បីជួយអ្នកទទួលបានការថែទាំល្អបំផុត និងអត្ថប្រយោជន៍ទាំងអស់ដែលអ្នកមានសិទ្ធិទទួលបាន។
- ស្វែងយល់ពីបញ្ហាសុខភាពរបស់អ្នក ក៏ដូចជាអ្នកអាច និងធ្វើការជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត ដើម្បីរៀបចំគម្រោងព្យាបាលដែលអ្នកទាំងអស់គ្នាយល់ព្រម។
- អនុវត្តតាមគម្រោងថែទាំដែលអ្នកបានយល់ព្រមជាមួយវេជ្ជបណ្ឌិតរបស់អ្នក និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត។
- ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នកអំពីការថែរក្សាខ្លួនអ្នកឱ្យបានល្អ។
- ប្រើប្រកបថែទាំដែលត្រឹមត្រូវ។
- យកបណ្ណសម្គាល់ខ្លួន Anthem មកជាប់ជាមួយអ្នក នៅពេលទៅជួបវេជ្ជបណ្ឌិតរបស់អ្នក។
- ត្រូវមានការគោរពចំពោះវេជ្ជបណ្ឌិត និងអ្នកថែទាំដទៃទៀត។
- ស្វែងយល់ពីគម្រោងសុខភាពនេះ។
- ដឹង និងអនុវត្តតាមច្បាប់នៃគម្រោងសុខភាពនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- ត្រូវដឹងថាច្បាប់គ្រប់គ្រងគម្រោងសុខភាពនេះ និងប្រភេទសេវាកម្មដែលអ្នកទទួល។
- ដឹងថាយើងមិនអាចរើសអើងអ្នកបានទេ ដោយសារអាយុ ភេទ ពូជសាសន៍ ដើមកំណើត វប្បធម៌ តម្រូវការភាសា ទំនោរផ្លូវភេទ ឬសុខភាពរបស់អ្នក។

## សេចក្តីជូនដំណឹងអំពីភាពមិនរើសអើង

ការរើសអើងគឺប្រឆាំងនឹងច្បាប់។ Anthem អនុវត្តតាមច្បាប់សិទ្ធិស៊ីវិលរបស់រដ្ឋ និងសហព័ន្ធ។ Anthem ពុំរើសអើងដោយខុសច្បាប់ ទាត់ចោលមនុស្សណាម្នាក់ ឬប្រព្រឹត្តចំពោះពួកគេខុសៗគ្នាដោយសារភេទ ជាតិសាសន៍ ពណ៌សម្បុរ សាសនា ពូជពង្ស សញ្ជាតិកំណើត អត្តសញ្ញាណក្រុមជនជាតិ អាយុ ពិការភាពផ្លូវចិត្ត ពិការភាពផ្លូវកាយ ស្ថានភាពសុខភាព ព័ត៌មានហ្វេស៊ីប៊ីលីតេ ស្ថានភាពគ្រួសារ យេនឌ័រ អត្តសញ្ញាណយេនឌ័រ ឬនិន្នាការផ្លូវភេទឡើយ។

Anthem ផ្តល់ជូន៖

- ជំនួយ និងសេវាឥតគិតថ្លៃដល់ជនពិការ ដើម្បីជួយឱ្យពួកគេធ្វើការប្រាស្រ័យទាក់ទងកាន់តែប្រសើរ ដូចជា៖
  - អ្នកបកប្រែដោយប្រើភាសាកាយវិការដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់
  - ព័ត៌មានជាលាយលក្ខណ៍អក្សរក្នុងទម្រង់បែបបទផ្សេងទៀត (អក្សរពុម្ពធំ សំឡេង ទម្រង់អេឡិចត្រូនិកដែលអាចចូលប្រើប្រាស់បាន និងទម្រង់ផ្សេងទៀត)
- សេវាភាសាដោយឥតគិតថ្លៃសម្រាប់អ្នកដែលនិយាយភាសាចម្បងមិនមែនជាភាសាអង់គ្លេសដូចជា៖
  - អ្នកបកប្រែផ្ទាល់មាត់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់
  - ព័ត៌មានដែលសរសេរជាភាសាផ្សេងទៀត



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ប្រសិនបើអ្នកត្រូវការសេវាកម្មទាំងនេះ ទាក់ទង Anthem ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិកដោយទូរសព្ទទៅលេខ **1-888-285-7801**។ ឬ ប្រសិនបើអ្នកមិនអាចស្តាប់ឮ ឬនិយាយបានល្អ ទូរសព្ទទៅលេខ TTY 711 ដើម្បីប្រើប្រាស់សេវានៃការហៅបញ្ជូនបន្តរបស់រដ្ឋ California។

### របៀបដាក់ពាក្យបណ្តឹងសាទុក្ខ

ប្រសិនបើអ្នកជឿថា Anthem បានបរាជ័យក្នុងការផ្តល់សេវាកម្មទាំងនេះ ឬរើសអើងដោយខុសច្បាប់តាមវិធីផ្សេងទៀតដោយផ្អែកលើភេទ ពូជសាសន៍ ពណ៌សម្បុរ សាសនា ពូជពង្ស សញ្ជាតិដើម អត្តសញ្ញាណក្រុមជនជាតិ អាយុ ពិការភាពខាងផ្លូវចិត្ត ពិការភាពខាងរាងកាយ ស្ថានភាពផ្នែកវេជ្ជសាស្ត្រ ព័ត៌មានហ្វេស៊ីប៊ីលីតេ ស្ថានភាពអាពាហ៍ពិពាហ៍ យេនឌ័រ អត្តសញ្ញាណយេនឌ័រ ឬទំនោរផ្លូវភេទ អ្នកអាចដាក់ពាក្យបណ្តឹងសាទុក្ខជាមួយ ប្រធានមន្ត្រីទទួលបន្ទុកបណ្តឹងរបស់ Anthem។ អ្នកអាចដាក់ពាក្យបណ្តឹងសាទុក្ខជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់ ឬតាមអេឡិចត្រូនិក៖

- **តាមទូរសព្ទ៖** ទាក់ទងមជ្ឈមណ្ឌលថែទាំអតិថិជន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃឈប់សម្រាក ដោយហៅទៅលេខ **1-888-285-7801 (TTY 711)**។ ឬ ប្រសិនបើអ្នកមិនអាចស្តាប់ឮ ឬនិយាយបានល្អ ទូរសព្ទទៅលេខ **711** ដើម្បីប្រើប្រាស់សេវានៃការហៅបញ្ជូនបន្តរបស់រដ្ឋ California។

**ជាលាយលក្ខណ៍អក្សរ៖** បំពេញទម្រង់បែបបទនៃពាក្យបណ្តឹង ឬសរសេរលិខិត ហើយផ្ញើទៅកាន់៖

Deputy Director, Office of Civil Rights  
Department of Health Care Services  
Office of Civil Rights  
P.O. Box 997413, MS 0009  
Sacramento, CA 95899-7413

- **ដោយផ្ទាល់៖** ជួបពិនិត្យនៅការិយាល័យវេជ្ជបណ្ឌិតរបស់អ្នក ឬ Anthem ហើយនិយាយថា អ្នកចង់ដាក់បណ្តឹងសាទុក្ខ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- តាមប្រព័ន្ធអេឡិចត្រូនិក៖ ចូលទៅកាន់គេហទំព័ររបស់ Anthem តាមរយៈ  
[mss.anthem.com/california-medicaid/benefits/  
 member-materials.html%23MemberGrievanceForms](https://mss.anthem.com/california-medicaid/benefits/member-materials.html%23MemberGrievanceForms) ។

### ការិយាល័យសិទ្ធិស៊ីវិល – ក្រសួងសេវាថែទាំសុខភាពរដ្ឋ California

អ្នកក៏អាចដាក់ពាក្យបណ្តឹងសិទ្ធិស៊ីវិលជាមួយក្រសួងសេវាថែទាំសុខភាពរដ្ឋ California

ការិយាល័យសិទ្ធិស៊ីវិល តាមទូរសព្ទ ជាលាយលក្ខណ៍អក្សរ ឬតាមអេឡិចត្រូនិក៖

- តាមទូរសព្ទ៖ ទូរសព្ទទៅលេខ **1-916-440-7370**។ ប្រសិនបើអ្នកមិនអាចនិយាយ ឬស្តាប់ឮមិនបានល្អ ទូរសព្ទទៅលេខ 711 (សេវានៃការហៅបញ្ជូនបន្តរបស់ទូរគមនាគមន៍)។

- ជាលាយលក្ខណ៍អក្សរ៖ បំពេញទម្រង់បែបបទនៃពាក្យបណ្តឹង ឬផ្ញើលិខិតទៅ៖

Deputy Director, Office of Civil Rights  
 Department of Health Care Services  
 Office of Civil Rights  
 P.O. Box 997413, MS 0009  
 Sacramento, CA 95899-7413

ទម្រង់ពាក្យបណ្តឹងមាននៅលើគេហទំព័រ [https://www.dhcs.ca.gov/  
 Pages/Language\\_Access.aspx](https://www.dhcs.ca.gov/Pages/Language_Access.aspx) ។

- តាមប្រព័ន្ធអេឡិចត្រូនិក៖ ផ្ញើអ៊ីមែលទៅ [CivilRights@dhcs.ca.gov](mailto:CivilRights@dhcs.ca.gov)។

### ការិយាល័យសិទ្ធិស៊ីវិល – ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិ U.S.

ប្រសិនបើអ្នកជឿថាអ្នកត្រូវបានគេរើសអើងដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ ប្រភពសញ្ជាតិ អាយុ ពិការភាព ឬភេទនោះ អ្នកក៏អាចដាក់បណ្តឹងសិទ្ធិស៊ីវិលជាមួយនឹងក្រសួងសុខាភិបាល និងសេវាមនុស្សជាតិសហរដ្ឋអាមេរិក តាមការិយាល័យសិទ្ធិស៊ីវិល តាមទូរសព្ទ ជាលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធអេឡិចត្រូនិក៖



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

- **តាមទូរសព្ទ៖** ទូរសព្ទទៅលេខ 1-800-368-1019។ ប្រសិនបើអ្នកមិនអាចនិយាយ ឬស្តាប់ឮបានល្អ ទូរសព្ទទៅលេខ TTY 1-800-537-7697 ឬ 711 ដើម្បីប្រើសេវាកម្មបញ្ជូនបន្តរដ្ឋ California។
- **ជាលាយលក្ខណ៍អក្សរ៖** បំពេញទម្រង់បែបបទនៃពាក្យបណ្តឹង ឬផ្ញើលិខិតទៅ៖  
 U.S. Department of Health and Human Services  
 200 Independence Avenue, SW  
 Room 509F, HHH Building  
 Washington, D.C. 20201  
 ទម្រង់ពាក្យបណ្តឹងមាននៅលើគេហទំព័រ <https://www.hhs.gov/ocr/complaints/index.html>។
- **តាមប្រព័ន្ធអេឡិចត្រូនិក៖** ចូលទៅកាន់ផ្នែកផលនៃពាក្យបណ្តឹងរបស់ការិយាល័យសិទ្ធិស៊ីវិលតាម <https://ocrportal.hhs.gov/ocr/cp>។

## របៀបចូលរួមក្នុងនាមជាសមាជិក

Anthem ចង់ឮពីអ្នក។ ក្នុងត្រីមាសនីមួយៗ Anthem មានការប្រជុំដើម្បីពិភាក្សាអំពីអ្វីដែលដំណើរការល្អ និងរបៀបដែល Anthem អាចកែលម្អបាន។ សមាជិកត្រូវបានអញ្ជើញឱ្យចូលរួម។ មកប្រជុំ!

### គណៈកម្មាធិការគោលនយោបាយសាធារណៈ

Anthem ក៏មានក្រុមមួយដែលមានឈ្មោះថាគណៈកម្មាធិការគោលនយោបាយសាធារណៈ ក្រុមនេះប្រជុំបួនដងក្នុងមួយឆ្នាំ ហើយមានការចូលរួមពីគ្រូពេទ្យក្នុងបណ្តាញ និងសមាជិករបស់ Anthem Medi-Cal។ សមាជិកនឹងពិភាក្សាអំពីរបៀបក្នុងការលើកកម្ពស់សេវាថែទាំសុខភាពនៅក្នុងសហគមន៍។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។



ក្រុមនេះនឹង៖

- ធ្វើការជាមួយអ្នកដឹកនាំនៅក្នុងសហគមន៍ផ្នែកវេជ្ជសាស្ត្រ
- ធ្វើការជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ Anthem
- ណែនាំពីរបៀបដែល Anthem អាចកែលម្អសេវាកម្ម និងការចែកចាយ ក៏ដូចជាកម្មវិធីផ្សព្វផ្សាយ
- ពិនិត្យព័ត៌មានរបស់សមាជិក ដើម្បីធានាបាននូវភាពសមស្របនៃវប្បធម៌

### គណៈកម្មាធិការប្រឹក្សាយោបល់សហគមន៍ក្នុងតំបន់របស់ L.A. Care

ក្នុងនាមជាសមាជិក Anthem អ្នកអាចចូលរួមក្នុងគណៈកម្មាធិការប្រឹក្សាយោបល់សហគមន៍ក្នុងតំបន់របស់ L.A. Care។ L.A. Care មាន គណៈកម្មាធិការប្រឹក្សាយោបល់សហគមន៍ក្នុងតំបន់ (RCAC) នៅក្នុងខោនធី Los Angeles (RCAC អានថា “rack”) ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយ សមាជិក L.A. Care អ្នកផ្តល់សេវា និងអ្នកតស៊ូមតិការថែទាំសុខភាព។ គោលបំណងរបស់ពួកគេគឺដើម្បីនាំយកមតិយោបល់ក្នុងសហគមន៍របស់ពួកគេទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ L.A. Care ដែលណែនាំកម្មវិធីថែទាំសុខភាពដើម្បីបម្រើសមាជិករបស់យើង ។ អ្នកអាចចូលរួមក្នុងក្រុមនេះប្រសិនបើអ្នកចង់។ ក្រុមនេះនិយាយអំពីរបៀបដើម្បីកែលម្អគោលការណ៍របស់ L.A. Care ហើយមានទំនួលខុសត្រូវចំពោះ៖

- ជួយ L.A. Care ស្វែងយល់ពីបញ្ហាថែទាំសុខភាពដែលប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់របស់អ្នក
- ដើរតួជាភ្នាក់ និងត្រចៀករបស់ L.A. Care នៅក្នុងតំបន់ RCAC ចំនួន 11 នៅទូទាំងខោនធី Los Angeles
- ផ្តល់ព័ត៌មានសុខភាពដល់ប្រជាជនក្នុងសហគមន៍របស់អ្នក

ប្រសិនបើអ្នកចង់ក្លាយជាផ្នែកមួយនៃក្រុមនេះ ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ **1-888-285-7801 (TTY 711)**។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។


## កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលរបស់ L.A. Care

ក្រុមប្រឹក្សាភិបាលសម្រេចចិត្តគោលការណ៍សម្រាប់ L.A. Care។ អ្នកគ្រប់គ្នាអាចចូលរួមក្នុងកិច្ចប្រជុំ។ ក្រុមប្រឹក្សាភិបាលជួបប្រជុំរៀងរាល់ថ្ងៃព្រហស្បតិ៍ទីមួយក្នុងខែនីមួយៗ វេលាម៉ោង 2 រសៀល។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងការធ្វើបច្ចុប្បន្នភាពកាលវិភាគនៅគេហទំព័រ [lacare.org](http://lacare.org)។

## សេចក្តីជូនដំណឹងអំពីការអនុវត្តឯកជនភាព

សេចក្តីថ្លែងការណ៍ដែលពិពណ៌នាអំពីគោលការណ៍ និងនីតិវិធីរបស់ Anthem សម្រាប់ការរក្សាការសម្ងាត់នៃកំណត់ត្រាផ្នែកវេជ្ជសាស្ត្រអាចរកបាន ហើយនឹងត្រូវបានផ្តល់ជូនអ្នកតាមការស្នើសុំ។ ប្រសិនបើអ្នកមានអាយុ និងសមត្ថភាពក្នុងការយល់ព្រមចំពោះសេវាសម្ងាត់ អ្នកមិនត្រូវបានតម្រូវឱ្យទទួលបានការអនុញ្ញាតពីសមាជិកណាម្នាក់ផ្សេងទៀតដើម្បីទទួលបានសេវាសម្ងាត់ ឬដាក់ពាក្យបណ្តឹងទាមទារសំណងសម្រាប់សេវាសម្ងាត់នោះទេ។ អ្នកអាចអានបន្ថែមអំពីសេវាបែបសម្ងាត់នៅក្នុងផ្នែក “ការថែទាំសម្ងាត់” នៃសៀវភៅណែនាំនេះ។

អ្នកអាចស្នើសុំឱ្យ Anthem ធ្វើទំនាក់ទំនងអំពីសេវាសម្ងាត់ទៅកាន់អាសយដ្ឋានប្រៃសណីយ៍ អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទផ្សេងទៀតដែលអ្នកជ្រើសរើស។ នេះត្រូវបានគេហៅថា “ការស្នើសុំសម្រាប់ការទំនាក់ទំនងដោយសម្ងាត់។” ប្រសិនបើអ្នកស្នើសុំការទំនាក់ទំនងដោយសម្ងាត់ Anthem នឹងមិនផ្តល់ព័ត៌មានអំពីសេវាថែទាំសម្ងាត់របស់អ្នកទៅនរណាម្នាក់ផ្សេងទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សររបស់អ្នកទេ។ ប្រសិនបើអ្នកមិនផ្តល់អាសយដ្ឋានប្រៃសណីយ៍ អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទទេនោះ Anthem នឹងធ្វើការទំនាក់ទំនងក្នុងឈ្មោះអ្នកទៅកាន់អាសយដ្ឋាន ឬលេខទូរសព្ទនៅលើឯកសារ។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។


Anthem នឹងគោរពតាមសំណើរបស់អ្នកដើម្បីទទួលបានការទំនាក់ទំនងដោយសម្ងាត់តាមទម្រង់បែបបទ និងទម្រង់ដែលអ្នកបានស្នើសុំ។ ឬយើងនឹងធ្វើឱ្យប្រាកដថាការទំនាក់ទំនងរបស់អ្នកមានភាពងាយស្រួលក្នុងការដាក់ក្នុងទម្រង់បែបបទ និងទម្រង់ដែលអ្នកបានស្នើសុំ។ យើងនឹងបញ្ជូនពួកគេទៅកន្លែងដែលអ្នកជ្រើសរើស។ ការស្នើសុំការទំនាក់ទំនងដោយសម្ងាត់របស់អ្នកមានរយៈពេលរហូតដល់អ្នកបោះបង់វា ឬដាក់សំណើថ្មីសម្រាប់ការទំនាក់ទំនងដោយសម្ងាត់។

### ការទំនាក់ទំនងដោយសម្ងាត់នៃព័ត៌មានវេជ្ជសាស្ត្រ

សមាជិកណាម្នាក់ រួមទាំងមនុស្សពេញវ័យ ឬអតិថិជនដែលអាចយល់ព្រមលើសេវាថែទាំសុខភាពដោយគ្មានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលស្របច្បាប់ ដែលអនុលោមទៅតាមច្បាប់របស់រដ្ឋ ឬសហព័ន្ធ អាចស្នើសុំការទំនាក់ទំនងដោយសម្ងាត់ ទាំងជាលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធអេឡិចត្រូនិក។ ការស្នើសុំសម្រាប់ការទំនាក់ទំនងដោយសម្ងាត់អាចត្រូវបានធ្វើជាលាយលក្ខណ៍អក្សរទៅ Anthem Blue Cross, P.O. Box 60007, Los Angeles, CA 90060-0007។ ការស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិកអាចត្រូវបានធ្វើឡើងដោយការអនុវត្តតាមជំហាននៅគេហទំព័រ [www.anthem.com/ca](http://www.anthem.com/ca)។ សមាជិកក៏អាចទូរសព្ទមកយើងខ្ញុំតាមលេខទូរសព្ទដែលនៅផ្នែកខាងក្រោយនៃប័ណ្ណសម្គាល់របស់ពួកគេបានផងដែរ។

ការស្នើសុំនៃការទំនាក់ទំនងដោយសម្ងាត់នឹងអនុវត្តចំពោះការទំនាក់ទំនងទាំងអស់ ដែលបង្ហាញព័ត៌មានផ្នែកវេជ្ជសាស្ត្រ ឬឈ្មោះ និងអាសយដ្ឋានរបស់អ្នកផ្តល់សេវាដែលទាក់ទងនឹងសេវាផ្នែកវេជ្ជសាស្ត្រ ដែលទទួលបានដោយបុគ្គលដែលស្នើសុំការទំនាក់ទំនងដោយសម្ងាត់។

ការស្នើសុំនៃការទំនាក់ទំនងសម្ងាត់នឹងមានសុពលភាពរហូតដល់ការដកហូតការស្នើសុំដែលត្រូវបានទទួលពីសមាជិកដែលបានស្នើសុំការទំនាក់ទំនងដោយសម្ងាត់ដំបូង ឬការស្នើសុំទំនាក់ទំនងសម្ងាត់ថ្មីត្រូវបានទទួល។ Anthem នឹងអនុវត្តការស្នើសុំនៃការទំនាក់ទំនងសម្ងាត់ក្នុងរយៈពេលប្រាំពីរ (7) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានការស្នើសុំតាមអេឡិចត្រូនិក ឬការស្នើសុំតាមទូរសព្ទ

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ឬក្នុងរយៈពេលដប់បួន (14) ថ្ងៃប្រតិទិនគិតចាប់ពីថ្ងៃដែលយើងទទួលបានសំណើជាលាយលក្ខណ៍ អក្សរតាមការផ្ញើសំបុត្រលំដាប់ថ្នាក់លេខមួយ។ យើងក៏នឹងទទួលស្គាល់ថា យើងបានទទួលការស្នើសុំនេះ ហើយនឹងផ្តល់នូវលក្ខខណ្ឌ ប្រសិនបើសមាជិកទាក់ទងមកយើងខ្ញុំ។

សេចក្តីថ្លែងការណ៍របស់Anthem អំពីគោលការណ៍ និងនីតិវិធីរបស់ខ្លួនសម្រាប់ការការពារព័ត៌មាន ផ្នែកវេជ្ជសាស្ត្ររបស់អ្នក (ហៅថា “សេចក្តីជូនដំណឹងអំពីការអនុវត្តឯកជនភាព”) អាចរកបានតាម [dhcs.ca.gov/formsandpubs/laws/priv/Documents/Notice-of-Privacy-Practices-English.pdf](https://dhcs.ca.gov/formsandpubs/laws/priv/Documents/Notice-of-Privacy-Practices-English.pdf)

## សេចក្តីជូនដំណឹងអំពីច្បាប់

ច្បាប់ជាច្រើនត្រូវបានអនុវត្តចំពោះសៀវភៅណែនាំសមាជិកនេះ។ ច្បាប់ទាំងនេះអាចប៉ះពាល់ដល់សិទ្ធិ និងទំនួលខុសត្រូវរបស់អ្នក សូមអានច្បាប់នោះមិនបានដាក់បញ្ចូល ឬពន្យល់នៅក្នុងសៀវភៅនេះក៏ដោយ។ ច្បាប់សំខាន់ៗដែលត្រូវបានអនុវត្តចំពោះសៀវភៅណែនាំនេះ គឺច្បាប់រដ្ឋ និងច្បាប់សហព័ន្ធស្តីអំពី កម្មវិធី Medi-Cal។ ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋផ្សេងៗក៏អាចត្រូវបានអនុវត្តផងដែរ។

## សេចក្តីជូនដំណឹងស្តីអំពី Medi-Cal ដែលជាអ្នកបង់ប្រាក់ ជម្រើសចុងក្រោយ ការធានារ៉ាប់រងលើសុខភាពផ្សេងទៀត និងការទាមទារលើការខូចខាត

កម្មវិធី Medi-Cal អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋ និងសហព័ន្ធដែលទាក់ទងនឹងទំនួលខុសត្រូវផ្លូវច្បាប់របស់ភាគីទីបីសម្រាប់សេវាថែទាំសុខភាពដល់សមាជិក។ Anthem នឹងចាត់វិធានការសមស្របទាំងអស់ ដើម្បីធានាថាកម្មវិធី Medi-Cal ជាអ្នកបង់ប្រាក់ចុងក្រោយ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

សមាជិក Medi-Cal អាចមានការធានារ៉ាប់រងសុខភាពផ្សេងទៀត (OHC) ដែលសំដៅលើការធានារ៉ាប់រងសុខភាពលក្ខណៈឯកជនផងដែរ។ ជាលក្ខខណ្ឌនៃសិទ្ធិទទួលបាន Medi-Cal អ្នកត្រូវតែដាក់ពាក្យសុំប្រក្សា OHC ដែលមានស្រាប់ នៅពេលដែលមិនមានគិតថ្លៃចំណាយចំពោះអ្នក។

ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋតម្រូវឱ្យសមាជិករបស់ Medi-Cal រាយការណ៍អំពីការធានារ៉ាប់រងលើសុខភាពផ្សេងទៀត (OHC) និងការផ្លាស់ប្តូរណាមួយចំពោះ OHC ដែលមានស្រាប់។ អ្នកប្រហែលជាត្រូវបង់ប្រាក់សង DHCS សម្រាប់អត្ថប្រយោជន៍ណាមួយដែលបានបង់ប្រាក់ដោយកំហុស ប្រសិនបើអ្នកមិនរាយការណ៍ទៅ OHC ឱ្យបានឆាប់រហ័សទេ។ ដាក់ស្នើ OHC របស់អ្នកតាមអនឡាញតាម

<http://dhcs.ca.gov/OHC>។

ប្រសិនបើអ្នកមិនអាចចូលប្រើអ៊ីនធឺណិតបានទេ អ្នកអាចរាយការណ៍ OHC ទៅកាន់ Anthem។ ឬទូរសព្ទទៅលេខ **1-800-541-5555 (TTY 1-800-430-7077 or 711)** នៅខាងក្នុងរដ្ឋ California ឬ **1-916-636-1980** (នៅខាងក្រៅរដ្ឋ California)។

ក្រសួងសេវាថែទាំសុខភាពរដ្ឋ California (DHCS) មានសិទ្ធិ និងទំនួលខុសត្រូវក្នុងការប្រមូលសម្រាប់សេវា Medi-Cal ដែលត្រូវបានធានារ៉ាប់រងដែល Medi-Cal មិនមែនជាអ្នកបង់ប្រាក់ដំបូង។ ឧទាហរណ៍ ប្រសិនបើអ្នករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ឬនៅកន្លែងធ្វើការ ការធានារ៉ាប់រងលើសំណងរថយន្ត ឬកម្មករនិយោជិតអាចនឹងត្រូវបង់ប្រាក់ជាមុន ឬផ្តល់សំណងជាប្រាក់មក Medi-Cal វិញ។

ប្រសិនបើអ្នករងរបួស ហើយមានភាគីផ្សេងទៀតទទួលខុសត្រូវចំពោះរបួសស្នាមរបស់អ្នក នោះអ្នក ឬតំណាងផ្នែកច្បាប់របស់អ្នកត្រូវតែជូនដំណឹងដល់ DHCS ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីបានដាក់វិធានការផ្លូវច្បាប់ ឬពាក្យបណ្តឹងទាមទារសំណងរួច។ ដាក់ស្នើសេចក្តីជូនដំណឹងរបស់អ្នកតាមអនឡាញ៖

- កម្មវិធីសម្រាប់ការរងរបួសដោយខ្លួនឯង <https://dhcs.ca.gov/PI>
- កម្មវិធីផ្តល់សំណងរបស់កម្មករតាម <https://dhcs.ca.gov/WC>



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

ដើម្បីស្វែងយល់បន្ថែម ចូលទៅកាន់ <https://dhcs.ca.gov/tplrd> ឬទូរសព្ទទៅលេខ 1-916-445-9891។

## សេចក្តីជូនដំណឹងអំពីការទទួលបានអចលនទ្រព្យមកវិញ

កម្មវិធី Medi-Cal ត្រូវតែស្វែងរកការបង់ប្រាក់សងវិញពីទ្រព្យសម្បត្តិដែលបានសាកល្បងរបស់សមាជិក ដែលបានទទួលមរណភាពមួយចំនួនសម្រាប់អត្ថប្រយោជន៍ Medi-Cal ដែលទទួលបាននៅថ្ងៃ ឬក្រោយ ពីថ្ងៃខួបគម្រប់ទី 55 ឆ្នាំរបស់ពួកគេ។ ការបង់ប្រាក់សងវិញរួមមានថ្លៃចំណាយតាមសេវា (FFS) និងបុព្វលាភថែទាំដែលត្រូវបានគ្រប់គ្រង ឬការបង់ប្រាក់ឧបត្ថម្ភសម្រាប់សេវាមណ្ឌលថែទាំ សេវាតាមផ្ទះ និងសហគមន៍ និងសេវាមន្ទីរពេទ្យពាក់ព័ន្ធ និងឱសថតាមវេជ្ជបញ្ជាដែលបានទទួលនៅពេលដែលសមាជិក ជាអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យក្នុងមណ្ឌលថែទាំ ឬកំពុងទទួលបានសេវាតាមផ្ទះ និងសហគមន៍។ ការបង់ប្រាក់សងវិញមិនអាចលើសពីតម្លៃនៃទ្រព្យសម្បត្តិដែលបានសាកល្បងរបស់សមាជិកទេ។

ដើម្បីស្វែងយល់បន្ថែម ចូលទៅកាន់គេហទំព័រ DHCS អំពីការទទួលបានអចលនទ្រព្យមកវិញតាមរយៈ <https://dhcs.ca.gov/er> ឬទូរសព្ទទៅលេខ 1-916-650-0590។

## សេចក្តីជូនដំណឹងអំពីចំណាត់ការ

Anthem នឹងធ្វើជូនអ្នកនូវលិខិតសេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) នៅពេលណាមួយដែល Anthem បដិសេធ ពន្យារពេល បញ្ចប់ ឬកែប្រែការស្នើសុំសម្រាប់សេវាថែទាំសុខភាព។ ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់ Anthem អ្នកតែងតែអាចដាក់បណ្តឹងឧទ្ធរណ៍ជាមួយ Anthem បាន។ សូមមើលផ្នែកបណ្តឹងឧទ្ធរណ៍ខាងលើសម្រាប់ព័ត៌មានសំខាន់ៗស្តីអំពីការដាក់បណ្តឹងឧទ្ធរណ៍



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://anthem.com/ca/medi-cal)។

របស់អ្នក។ នៅពេល Anthem ធ្វើជូនអ្នកនូវលិខិត NOA វានឹងប្រាប់អ្នកអំពីសិទ្ធិទាំងអស់ដែលអ្នកមាន ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចដែលយើងបានធ្វើ។

**មតិការនៅក្នុងសេចក្តីជូនដំណឹង**

ប្រសិនបើ Anthem ផ្អែកលើការបដិសេធ ការពន្យារពេល ការបញ្ចប់ ឬការផ្លាស់ប្តូរទាំងស្រុង ឬមួយផ្នែកលើភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ លិខិត NOA របស់អ្នកត្រូវតែមានដូចខាងក្រោម៖

- សេចក្តីថ្លែងការណ៍នៃសកម្មភាពរបស់ Anthem មានបំណងចាត់វិធានការ
- ការពន្យល់ច្បាស់លាស់ និងសង្ខេបអំពីហេតុផលសម្រាប់សេចក្តីសម្រេចរបស់ Anthem
- របៀបដែល Anthem បានសម្រេច រួមបញ្ចូលនូវច្បាប់ Anthem ដែលបានប្រើប្រាស់
- មូលហេតុវេជ្ជសាស្ត្រសម្រាប់ការសម្រេចចិត្ត។ Anthem ត្រូវតែបញ្ជាក់យ៉ាងច្បាស់អំពីរបៀប ដែលលក្ខខណ្ឌរបស់សមាជិកមិនបំពេញតាមច្បាប់ ឬការណែនាំ។

**ការបកប្រែ**

Anthem តម្រូវឱ្យបកប្រែពេញលេញ និងផ្តល់ព័ត៌មានដល់សមាជិកជាលាយលក្ខណ៍អក្សរជាភាសា ទូទៅដែលចង់បាន រួមទាំងសេចក្តីជូនដំណឹងអំពីបណ្តឹងសាទុក្ខ និងបណ្តឹងឧទ្ធរណ៍ទាំងអស់។

សេចក្តីជូនដំណឹងដែលបានបកប្រែពេញលេញត្រូវតែរួមបញ្ចូលហេតុផលផ្នែកវេជ្ជសាស្ត្រសម្រាប់សេចក្តី សម្រេចរបស់ Anthem ក្នុងការបដិសេធ ពន្យារពេល ផ្លាស់ប្តូរ កាត់បន្ថយ ផ្អាក ឬបញ្ឈប់ការស្នើសុំ សម្រាប់សេវាថែទាំសុខភាព។

ប្រសិនបើមិនមានភាសាដែលអ្នកមិនចង់បានទេ Anthem តម្រូវឱ្យផ្តល់ជំនួយផ្ទាល់មាត់ជាភាសាដែល អ្នកចង់បាន ដើម្បីឱ្យអ្នកអាចយល់ពីព័ត៌មានដែលអ្នកទទួលបាន។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

# 8. លេខទូរសព្ទ និងពាក្យសំខាន់ៗដែលត្រូវដឹង

## លេខទូរសព្ទសំខាន់ៗ

- មជ្ឈមណ្ឌលថែទាំអតិថិជន Anthem 1-888-285-7801 (TTY 711)
- Medi-Cal Rx តាមរយៈលេខ 1-800-977-2273 (TTY 1-800-977-2273)  
ហើយចុចលេខ 7 ឬ 711។
- ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24/7៖ 1-800-224-0336 (TTY 711)
- ការគ្រប់គ្រងការថែទាំរបស់ Anthem៖ 1-888-334-0870
- ក្រសួងថែទាំសុខភាពដោយមានការគ្រប់គ្រង៖ 1-800-400-0815 (TTY 877-688-9891)
- កម្មវិធីសុខភាពធ្មេញរបស់ Medi-Cal៖ 1-800-322-6384 (TTY 800-735-2922)
- គម្រោងសុខភាពភ្នែក៖ 1-844-239-7644 (TTY 800-428-4833)
- ការិយាល័យផ្នែកផែនការគ្រួសាររបស់ក្រសួងសេវាថែទាំសុខភាព៖  
**1-800-942-1054**
- អង្គការស៊ើបអង្កេត និងការសាកសួរព័ត៌មានសាធារណៈរបស់ក្រសួងសេវាសង្គម៖  
**1-800-952-5253 (TTY 800-952-8349)**  
មន្ត្រីបណ្តឹងសាធារណៈផ្នែកការថែទាំក្រោមការគ្រប់គ្រងរបស់ Medi-Cal នៃក្រសួង  
សេវាថែទាំសុខភាព៖ **1-888-452-8609**
- Health Care Options៖ **1-800-430-4263**
- សេវាសុខភាពជនជាតិដើមអាមេរិក៖ **1-916-930-3927**



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



- ModivCare (មធ្យោបាយធ្វើដំណើរ)៖ **1-877-931-4755 (TTY 866-288-3133)**
- ខ្សែទូរសព្ទជំនួយផ្នែកអនុលោមភាពរបស់ Anthem **1-800-400-4889**
- មជ្ឈមណ្ឌលធនធានសហគមន៍របស់ L.A. Care/Blue Shield of California – **1-877-287-6290**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – East L.A. **1-213-438-5570**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – El Monte **1-213-428-1495**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Inglewood **1-310-330-3130**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Lincoln Heights **1-213-294-2840**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Long Beach **1-562-256-9810**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Lynwood **1-310-661-3000**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Metro L.A. **1-213-428-1457**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Norwalk **1-562-651-6060**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Pacoima **1-213-438-5497**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Palmdale **1-213-438-5580**
  - មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/Blue Shield of California Promise – Pomona **1-909-620-1661**



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- មជ្ឈមណ្ឌលធនធានសហគមន៍របស់គម្រោងសុខភាព L.A. Care/  
Blue Shield of California Promise – Wilmington **1-213-428-1490**
- សេវាកម្មពិការភាព
- សេវាកម្មបញ្ជូនបន្តរដ្ឋ California (CRS) – **(TTY 711)**
  - **1-888-877-5379**
  - **1-800-735-2922**
- ព័ត៌មានអំពីច្បាប់ស្តីពីជនជាតិអាមេរិកមានពិការភាព (ADA) **1-800-514-0301**  
**(TTY 1-800-514-0383)**
- សេវាកម្មរបស់កុមារ
  - សេវាកម្មរបស់កុមាររដ្ឋ California (CCS) **1-800-288-4584**
  - សុខភាពកុមារ និងការបង្ការពិការភាព (CHDP) **1-800-993-2437**  
**(1-800-993-CHDP)**
- សេវាកម្មរបស់រដ្ឋ California
  - ក្រសួងសេវាកម្មថែទាំសុខភាព (DHCS) រដ្ឋ California **1-916-636-1980**
  - ការិយាល័យមន្ត្រីបណ្តឹងសាធារណៈរបស់សុខភាពកម្មវិធីការថែទាំក្រោមការគ្រប់គ្រង  
របស់ Medi-Cal **1-888-452-8609**
  - កម្មវិធីសុខភាពធ្មេញ Medi-Cal (Denti-Cal) **1-800-322-6384**  
**(TTY/TDD 1-800-735-2922)**
  - ក្រសួងសេវាសង្គមកិច្ចរដ្ឋ California (CDSS) **1-800-952-5253**
  - ក្រសួងថែទាំសុខភាពដោយមានការគ្រប់គ្រង (DMHC) **1-888-466-2219**  
**(1-888-HMO-2219) (TTY/TDD 1-877-688-9891)**
- Health Care Options៖
  - Arabic **1-800-576-6881**
  - Armenian **1-800-840-5032**
  - Cambodian/Khmer **1-800-430-5005**
  - Cantonese **1-800-430-6006**



ទូរស័ព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរស័ព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

- English **1-800-430-4263**
- Farsi **1-800-840-5034**
- Hmong **1-800-430-2022**
- Korean **1-800-576-6883**
- Laotian **1-800-430-4091**
- Mandarin **1-800-576-6885**
- Russian **1-800-430-7007**
- Spanish **1-800-430-3003**
- Tagalog **1-800-576-6890**
- Vietnamese **1-800-430-8008**
- TTY/TDD **1-800-430-7077**
- ការិយាល័យសិទ្ធិជនស៊ីវិលអាមេរិក **1-866-627-7748**
- រដ្ឋបាលរបបសន្តិសុខសង្គម ចំណូលសង្គមបន្ថែម (SSI) **1-800-772-1213**
- ខោធី Los Angeles - នាយកដ្ឋានសេវាកម្មសាធារណៈសង្គម (DPSS)៖ មជ្ឈមណ្ឌលបម្រើសេវាអតិថិជន **1-866-613-3777 (TTY/TDD 1-800-660-4026)**
- នាយកដ្ឋានសេវាសុខភាពនៃខោធី Los Angeles **1-213-240-8101**
- នាយកដ្ឋានសុខភាពផ្លូវចិត្តនៃខោធី Los Angeles **1-800-854-7771**
- កម្មវិធីស្ត្រី ទារក និងកុមារ (WIC) **1-888-942-9675**

## ពាក្យដែលត្រូវស្គាល់

**ឈឺពោះសម្រាល៖** អំឡុងពេលដែលស្ត្រីស្ថិតក្នុងដំណាក់កាលទាំងបីនៃការសម្រាលកូន ហើយមិនអាចផ្ទេរដោយសុវត្ថិភាពទៅមន្ទីរពេទ្យផ្សេងទៀតមុនពេលសម្រាល ឬការផ្ទេរអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ស្ត្រី ឬកូនដែលមិនទាន់កើត។

**ស្រួចស្រាវ៖** ស្ថានភាពផ្នែកវេជ្ជសាស្ត្រខ្លីៗភ្លាមៗ ដែលទាមទារការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រយ៉ាងឆាប់រហ័ស។



ទូរស័ព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរស័ព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**ជនជាតិដើមអាមេរិកាំង៖** បុគ្គលដែលបំពេញតាមការកំណត់នៃ “ជនជាតិដើមអាមេរិកាំង”

ក្រោមច្បាប់សហព័ន្ធនៅ 42 CFR ផ្នែក 438.14 ដែលកំណត់បុគ្គលជា “ជនជាតិដើមអាមេរិកាំង”

ប្រសិនបើបុគ្គលនោះបំពេញតាមចំណុចណាមួយដូចខាងក្រោម៖

- គឺជាសមាជិកនៃកុលសម្ព័ន្ធជនជាតិដើមអាមេរិកាំងដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធ
- រស់នៅក្នុងមជ្ឈមណ្ឌលទីក្រុង និងជួបប្រទះនូវចំណុចមួយ ឬច្រើនដូចខាងក្រោម៖
  - គឺជាសមាជិកនៃកុលសម្ព័ន្ធ ក្រុមតន្ត្រី ឬក្រុមជនជាតិដើមអាមេរិកាំងដែលបានរៀបចំផ្សេងទៀត រួមទាំងកុលសម្ព័ន្ធ ក្រុមតន្ត្រី ឬក្រុមទាំងនោះដែលត្រូវបានបញ្ចប់តាំងពីឆ្នាំ 1940 និងអ្នកដែលទទួលស្គាល់នៅពេលនេះ ឬនៅពេលអនាគតដោយរដ្ឋដែលពួកគេរស់នៅ ឬអ្នកដែលជាកូនចៅជំនាន់ដំបូង ឬកម្រិតទីពីរនៃសមាជិកណាមួយ ឬ
  - គឺជាជនជាតិអេស្តីម៉ូ ឬអាឡុត ឬជនជាតិដើមអាឡាស្កាផ្សេងទៀត ឬ
  - ត្រូវបានរដ្ឋលេខាធិការក្រសួងមហាផ្ទៃចាត់ទុកថាជាជនជាតិដើមអាមេរិកាំងសម្រាប់គោលបំណងណាមួយ ឬ
  - ត្រូវបានកំណត់ថាជាជនជាតិដើមអាមេរិកាំងក្រោមបទប្បញ្ញត្តិដែលចេញដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឬ
- ត្រូវបានរដ្ឋលេខាធិការក្រសួងមហាផ្ទៃចាត់ទុកថាជាជនជាតិដើមអាមេរិកាំងសម្រាប់គោលបំណងណាមួយ ឬ
- ត្រូវបានចាត់ទុកដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសេវាមនុស្សជាតិថាជាជនជាតិដើមអាមេរិកាំងសម្រាប់គោលបំណងនៃសិទ្ធិទទួលបានសេវាថែទាំសុខភាពសម្រាប់ជនជាតិដើមអាមេរិកាំង រួមទាំងជាជនជាតិដើមអាមេរិកាំងនៅរដ្ឋ California អេស្តីម៉ូ អាឡុត ឬជនជាតិដើមអាឡាស្កាផ្សេងទៀត



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**បណ្តឹងឧទ្ធរណ៍៖** ការស្នើសុំរបស់សមាជិក Anthem ដើម្បីត្រួតពិនិត្យ និងផ្លាស់ប្តូរសេចក្តីសម្រេចដែលបានធ្វើឡើងអំពីការធានារ៉ាប់រងសម្រាប់សេវាកម្មដែលបានស្នើសុំ។

**អត្ថប្រយោជន៍៖** សេវាថែទាំសុខភាព និងឱសថដែលត្រូវបានធានារ៉ាប់រងក្រោមគម្រោងសុខភាពនេះ។

**សេវាកម្មរបស់កុមាររដ្ឋ California (CCS)៖** កម្មវិធី Medi-Cal ដែលផ្តល់សេវាកម្មសម្រាប់កុមាររហូតដល់អាយុ 21 ឆ្នាំដែលមាន ស្ថានភាពសុខភាព ជំងឺ ឬបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួន។

**អ្នកគ្រប់គ្រងការថែទាំ៖** គិលានុបដ្ឋាយិកាដែលបានចុះឈ្មោះ ឬបុគ្គលិកសង្គម ដែលអាចជួយអ្នកឱ្យយល់ពីបញ្ហាសុខភាពចម្បង និងរៀបចំការថែទាំជាមួយអ្នកផ្តល់សេវារបស់អ្នក។

**ពេទ្យឆ្មប់ដែលមានការទទួលស្គាល់ (CNM)៖** បុគ្គលម្នាក់ដែលមានអាជ្ញាបណ្ណជាគិលានុបដ្ឋាយិកាដែលបានចុះឈ្មោះ ហើយត្រូវបានទទួលស្គាល់ថាជាពេទ្យឆ្មប់ដោយក្រុមប្រឹក្សាគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីរបស់រដ្ឋ California។ ពេទ្យឆ្មប់ដែលមានការទទួលស្គាល់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងករណីនៃការសម្រាលកូនតាមធម្មតា។

**អ្នកចាប់សរសៃ៖** អ្នកផ្តល់សេវាដែលព្យាបាលផ្តឹងខ្នងតាមវិធីនៃការព្យាបាលដោយដៃ។

**ស្ថានភាពរ៉ាំរ៉ៃ៖** ជំងឺ ឬបញ្ហាវេជ្ជសាស្ត្រផ្សេងទៀតដែលមិនអាចព្យាបាលបានទាំងស្រុង ឬកាន់តែអាក្រក់ទៅៗតាមពេលវេលា ឬដែលត្រូវតែព្យាបាល ដើម្បីកុំឱ្យកាន់តែធ្ងន់ធ្ងរ។

**គ្លីនិក៖** មណ្ឌលព្យាបាលដែលសមាជិកអាចជ្រើសរើសជាអ្នកផ្តល់សេវាថែទាំបឋម (PCP) បាន។ វាអាចជាមណ្ឌលសុខភាពមានការទទួលស្គាល់ពីសហព័ន្ធ (FQHC) គ្លីនិកសហគមន៍ គ្លីនិកសុខភាពជនបទ (RHC) អ្នកផ្តល់សេវាថែទាំសុខភាពជនជាតិដើមអាមេរិកាំង (IHCP) ឬមណ្ឌលថែទាំបឋមផ្សេងទៀត។

**សេវាសម្រាប់មនុស្សពេញវ័យតាមសហគមន៍ (CBAS)៖** អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យសេវាផ្នែកលើមណ្ឌលព្យាបាល សម្រាប់ការថែទាំប្រកបដោយជំនាញ សេវាសង្គម ការព្យាបាល



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

ការថែទាំផ្ទាល់ខ្លួន ការបណ្តុះបណ្តាល និងការគាំទ្រពីគ្រួសារនិងអ្នកថែទាំ សេវាអាហារូបត្ថម្ភ មធ្យោបាយធ្វើដំណើរ និងសេវាកម្មផ្សេងទៀតសម្រាប់សមាជិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។

**បណ្តឹងតវ៉ា៖** ការសម្តែងការមិនពេញចិត្តរបស់សមាជិកដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរអំពីសេវាកម្មដែលត្រូវបានធានារ៉ាប់រងដោយគម្រោងសុខភាពផ្លូវចិត្តរបស់ខោនធី Medi-Cal Anthem ឬអ្នកផ្តល់សេវា Medi-Cal។ បណ្តឹងតវ៉ាគឺដូចគ្នានឹងបណ្តឹងសាទុក្ខដែរ។

**ការបន្តការថែទាំ៖** សមត្ថភាពរបស់សមាជិកគម្រោងក្នុងការបន្តទទួលបានសេវាកម្ម Medi-Cal ពីអ្នកផ្តល់សេវាក្រៅបណ្តាញដែលមានស្រាប់របស់ពួកគេរហូតដល់ 12 ខែ ប្រសិនបើអ្នកផ្តល់សេវា និង Anthem យល់ព្រម។


**បញ្ជីឱសថក្នុងកិច្ចសន្យា (CDL)៖** បញ្ជីឱសថដែលបានអនុម័តសម្រាប់ Medi-Cal Rx ពីអ្នកផ្តល់សេវាណាម្នាក់អាចបញ្ជាទិញឱសថដែលត្រូវបានធានារ៉ាប់រង ដែលអ្នកត្រូវការ។

**ការសម្របសម្រួលអត្ថប្រយោជន៍ (COB)៖** ដំណើរការនៃការកំណត់ថាតើការធានារ៉ាប់រងណាមួយ (Medi-Cal, Medicare ការធានារ៉ាប់រងពាណិជ្ជកម្ម ឬផ្សេងទៀត) មានទំនួលខុសត្រូវលើការព្យាបាល និងការបង់ប្រាក់ជាចម្បងសម្រាប់សមាជិកដែលមានការធានារ៉ាប់រងសុខភាពច្រើនជាងមួយប្រភេទ។

**ការបង់ប្រាក់រួម (ការរួមថ្លៃចំណាយ)៖** ការបង់ប្រាក់ដែលអ្នកធ្វើឡើង ជាទូទៅនៅពេលផ្តល់សេវា បន្ថែមពីលើការបង់ប្រាក់របស់អ្នកធានារ៉ាប់រង។

**ការធានារ៉ាប់រង (សេវាកម្មដែលត្រូវបានធានារ៉ាប់រង)៖** សេវាកម្ម Medi-Cal ដែល Anthem ត្រូវទទួលខុសត្រូវចំពោះការបង់ប្រាក់។ សេវាកម្មដែលត្រូវបានធានារ៉ាប់រងគឺស្ថិតនៅក្រោមលក្ខខណ្ឌ ដែនកំណត់ និងការមិនរាប់បញ្ចូលនៃកិច្ចសន្យារបស់ Medi-Cal ហើយមានរៀបរាប់នៅក្នុងកស្តុតាងនៃការធានារ៉ាប់រង (EOC) ព្រមទាំងការធ្វើវិសោធនកម្មផ្សេងៗ។

**DHCS៖** នាយកដ្ឋានសេវាថែទាំសុខភាពនៃរដ្ឋ California។ នេះគឺជាការិយាល័យរបស់រដ្ឋដែលត្រួតពិនិត្យកម្មវិធី Medi-Cal។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**លុបឈ្មោះចេញ៖** ដើម្បីឈប់ប្រើគម្រោងសុខភាពនេះ ដោយសារតែអ្នកលែងមានលក្ខណសម្បត្តិ ឬផ្លាស់ប្តូរទៅកាន់គម្រោងសុខភាពមួយថ្មីទៀត។ អ្នកត្រូវតែចុះហត្ថលេខាលើទម្រង់ដែលនិយាយថាអ្នកលែងចង់ប្រើគម្រោងសុខភាពនេះទៀតហើយ ឬទូរសព្ទទៅកាន់ HCO ហើយលុបឈ្មោះចេញតាមទូរសព្ទ។

**DMHC៖** ក្រសួងថែទាំសុខភាពក្រោមការគ្រប់គ្រងនៃរដ្ឋ California។ នេះគឺជាការិយាល័យរដ្ឋដែលត្រួតពិនិត្យលើគម្រោងថែទាំសុខភាពដែលបានគ្រប់គ្រង។

**បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME)៖** បរិក្ខារដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងបញ្ហាទិញដោយវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាផ្សេងទៀតរបស់អ្នក។ Anthem សម្រេចថាតើត្រូវជួល ឬទិញពី DME ដែរឬទេ។ តម្លៃជួលមិនត្រូវលើសពីតម្លៃដែលត្រូវទិញទេ។

**ការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមុនកាលកំណត់ និងតាមកាលកំណត់ (EPSDT)៖**

សេវា EPSDT គឺជាអត្ថប្រយោជន៍សម្រាប់សមាជិក Medi-Cal ដែលមានអាយុក្រោម 21 ឆ្នាំ ដើម្បីជួយរក្សាសុខភាពពួកគេ។ សមាជិកត្រូវតែទទួលបានសិទ្ធិក្នុងការត្រួតពិនិត្យសុខភាពតាមអាយុរបស់ពួកគេ និងការពិនិត្យសុខភាពសមស្របដើម្បីរកបញ្ហាសុខភាព និងព្យាបាលជំងឺឱ្យបានឆាប់ ព្រមទាំងការព្យាបាលណាមួយដើម្បីថែទាំ ឬជួយស្ថានភាពដែលអាចត្រូវបានរកឃើញនៅក្នុងការត្រួតពិនិត្យ។

**ស្ថានភាពវេជ្ជសាស្ត្រផ្នែកសង្គ្រោះបន្ទាន់៖** ស្ថានភាពផ្នែកវេជ្ជសាស្ត្រ ឬផ្លូវចិត្តមួយ ជាមួយនឹងរោគសញ្ញាទាំងនេះ ដូចជាការឈឺពោះសម្រាល (សូមមើលនិយមន័យខាងលើ) ឬការឈឺចាប់ធ្ងន់ធ្ងរ ដែលជនណាម្នាក់ ក្នុងនាមជាមនុស្សសាមញ្ញចេះប្រុងប្រយ័ត្នម្នាក់ ដែលមានចំណេះដឹងអំពីសុខភាព និងឱសថ អាចជឿជាក់ដោយសមហេតុផលថា ការមិនទៅទទួលការថែទាំផ្នែកវេជ្ជសាស្ត្រភ្លាមៗអាច៖

- ធ្វើឱ្យសុខភាពរបស់អ្នក ឬសុខភាពរបស់ទារកក្នុងផ្ទៃរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ
- បណ្តាលឱ្យចុះខ្សោយមុខងាររាងកាយ
- បណ្តាលឱ្យផ្នែក ឬសរីរាង្គមិនដំណើរការត្រឹមត្រូវ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**ការថែទាំក្នុងគ្រាអាសន្ន៖** ការពិនិត្យដែលធ្វើឡើងដោយវេជ្ជបណ្ឌិត ឬបុគ្គលិកក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត ដូចដែលបានអនុញ្ញាតដោយច្បាប់ ដើម្បីស្វែងរកថា តើមានស្ថានភាពវេជ្ជសាស្ត្រផ្នែកសង្គ្រោះបន្ទាន់ដែរឬទេ។ សេវាដែលចាំបាច់តាមក្បួនវេជ្ជសាស្ត្រដែលត្រូវការ ដើម្បីធ្វើឱ្យអ្នកមានលំនឹងតាមបែបគ្លីនិកនៅក្នុងសមត្ថភាពរបស់មណ្ឌលព្យាបាលនោះ។

**មធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រសម្រាប់ការសង្គ្រោះបន្ទាន់៖** មធ្យោបាយធ្វើដំណើរតាមរថយន្តសង្គ្រោះបន្ទាន់ ឬយានយន្តសង្គ្រោះបន្ទាន់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់មួយ ដើម្បីទទួលការថែទាំផ្នែកវេជ្ជសាស្ត្រសម្រាប់ការសង្គ្រោះបន្ទាន់។

**អ្នកចុះឈ្មោះ៖** បុគ្គលដែលជាសមាជិកនៃគម្រោងសុខភាព និងទទួលបានសេវាកម្មតាមរយៈគម្រោង។

**អ្នកជំងឺដែលបានបង្កើតឡើង៖** អ្នកជំងឺដែលមានទំនាក់ទំនងស្រាប់ជាមួយនឹងអ្នកផ្តល់សេវា ហើយបានទៅជួបអ្នកផ្តល់សេវានោះក្នុងរយៈពេលជាក់លាក់មួយដែលបានបង្កើតឡើងដោយគម្រោង។

**សេវាកម្មដែលមិនរាប់បញ្ចូល៖** សេវាកម្មដែលមិនត្រូវបានធានារ៉ាប់រងដោយកម្មវិធី Medi-Cal នៃរដ្ឋ California។

**ការព្យាបាលដោយពិសោធន៍៖** ឱសថ បរិក្ខារ នីតិវិធី ឬសេវាកម្មដែលស្ថិតក្នុងដំណាក់កាលសាកល្បងជាមួយនឹងការសិក្សាពីមន្ទីរពិសោធន៍ ឬសត្វ មុនពេលធ្វើតេស្តលើមនុស្ស។ សេវាកម្មនៃការពិសោធមិនទទួលបានការស៊ើបអង្កេតក្នុងការព្យាបាលទេ។

**សេវាពន្យារកំណើត៖** សេវាកម្មដើម្បីការពារ ឬពន្យារការមានផ្ទៃពោះ។

**មណ្ឌលសុខភាពដែលមានការទទួលស្គាល់ពីសហព័ន្ធ (FQHC)៖**

មណ្ឌលសុខភាពនៅតំបន់មួយដែលពុំមានអ្នកផ្តល់សេវាថែទាំសុខភាពច្រើននាក់។ អ្នកអាចទទួលបានការថែទាំបឋម និងបង្ការនៅ FQHC។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។



**Medi-Cal នៃថ្លៃចំណាយតាមសេវា (FFS)៖** ពេលខ្លះគម្រោង Medi-Cal របស់អ្នកមិនធានារ៉ាប់រង លើសេវាកម្មទេ ប៉ុន្តែអ្នកនៅតែអាចទទួលបានសេវាកម្មទាំងនោះតាមរយៈ FFS របស់ Medi-Cal ដូចជាសេវាឱសថស្ថានជាច្រើនតាមរយៈ Medi-Cal Rx។

**ការថែទាំតាមដានបន្ត៖** ការថែទាំពីវេជ្ជបណ្ឌិតជាប្រចាំ ដើម្បីពិនិត្យមើលការវិវត្តរបស់អ្នកជំងឺ បន្ទាប់ពី សម្រាកនៅមន្ទីរពេទ្យ ឬអំឡុងពេលនៃការព្យាបាល។

**ការក្លែងបន្លំ៖** សកម្មភាពដោយចេតនាដើម្បីបញ្ឆោត ឬបំបាត់ដោយបុគ្គលដែលដឹងពីការបោកប្រាស់ អាចបណ្តាលឱ្យមានផលប្រយោជន៍មួយចំនួនដោយគ្មានការអនុញ្ញាតសម្រាប់បុគ្គលនោះ ឬនរណា ម្នាក់ផ្សេងទៀត។

**មជ្ឈមណ្ឌលផ្តល់កំណើតទារកក្រៅមន្ទីរពេទ្យ (FBC)៖**

មណ្ឌលថែទាំសុខភាពដែលការសម្រាលកូនត្រូវបានគ្រោងទុកនៅឆ្ងាយពីលំនៅឋានរបស់ស្ត្រីមានផ្ទៃពោះ ដែលមានអាជ្ញាបណ្ណ ឬត្រូវបានអនុម័តដោយរដ្ឋដើម្បីផ្តល់ការថែទាំពេលឈឺពោះមុនសម្រាល ពេល សម្រាល និងក្រោយពេលសម្រាល និងសេវាចល័តផ្សេងទៀតដែលមាននៅក្នុងគម្រោង។ មណ្ឌល ព្យាបាលទាំងនេះ ពុំមែនជាមន្ទីរពេទ្យទេ។

**បណ្តឹងសាទុក្ខ៖** ការសម្តែងការមិនពេញចិត្តដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សររបស់សមាជិកអំពី Anthem អ្នកផ្តល់សេវា គុណភាពនៃការថែទាំ ឬសេវាកម្មដែលបានផ្តល់ជូន។ បណ្តឹងតវ៉ាដែលបានដាក់ ជាមួយ Anthem អំពីអ្នកផ្តល់សេវារបស់បណ្តាញ គឺជាឧទាហរណ៍នៃបណ្តឹងសាទុក្ខ។

**សេវា និងឧបករណ៍សេវាស្តារនីតិសម្បទារ៖** សេវាថែទាំសុខភាព ដែលជួយដល់អ្នកក្នុងការបន្ត រៀនសូត្រ ឬកែលម្អជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ។

**Health Care Options (HCO)៖** កម្មវិធីដែលអាចចុះឈ្មោះ ឬលុបឈ្មោះរបស់អ្នកចេញពី គម្រោងសុខភាព។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**អ្នកផ្តល់សេវាថែទាំសុខភាព៖** វេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសដូចជា គ្រូពេទ្យវះកាត់ វេជ្ជបណ្ឌិតដែលព្យាបាលជំងឺមហារីក ឬវេជ្ជបណ្ឌិតដែលព្យាបាលផ្នែកពិសេសនៃរាងកាយ និងអ្នកដែលធ្វើការជាមួយ Anthem ឬស្ថិតនៅក្នុងបណ្តាញរបស់ Anthem។ Anthem អ្នកផ្តល់សេវាក្នុងបណ្តាញរបស់ Anthem ត្រូវតែមានអាជ្ញាបណ្ណដើម្បីអនុវត្តនៅក្នុងរដ្ឋ California និងផ្តល់ឱ្យអ្នកនូវសេវាធានារ៉ាប់រងរបស់ Anthem។

**ជាធម្មតា** អ្នកត្រូវការការបញ្ជូនបន្តមកពី PCP របស់អ្នកដើម្បីទៅកាន់វេជ្ជបណ្ឌិតឯកទេស។ PCP របស់អ្នកត្រូវតែទទួលបានការយល់ព្រមជាមុនពី Anthem មុនពេលអ្នកទទួលបានការថែទាំពីវេជ្ជបណ្ឌិតឯកទេស។

**អ្នកមិនត្រូវការការបញ្ជូនបន្តពី PCP របស់អ្នកឡើយ** សម្រាប់ប្រភេទសេវាមួយចំនួនដូចជា ការពន្យារកំណើត ការថែទាំក្នុងគ្រាអាសន្ន ការថែទាំ OB/GYN ឬសេវាសម្ងាត់។

**ការធានារ៉ាប់រងសុខភាព៖** ការធានារ៉ាប់រងដែលបង់ប្រាក់លើផ្នែកវេជ្ជសាស្ត្រ និងការវះកាត់ដោយការបង់ប្រាក់សងធានារ៉ាប់រងសម្រាប់ការចំណាយពីជំងឺ ឬប្រស ឬបង់ប្រាក់ឱ្យអ្នកផ្តល់សេវាថែទាំដោយផ្ទាល់។

**ការថែទាំសុខភាពតាមផ្ទះ៖** ការថែទាំថែទាំជំនាញ និងសេវាផ្សេងៗដែលផ្តល់ជូននៅតាមផ្ទះ។

**អ្នកផ្តល់សេវាថែទាំសុខភាពតាមផ្ទះ៖** អ្នកផ្តល់សេវាដែលផ្តល់ការថែទាំជំនាញ និងសេវាផ្សេងៗជូនអ្នកនៅតាមផ្ទះ។

**មន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ៖** ការថែទាំដើម្បីកាត់បន្ថយភាពមិនស្រួលខាងផ្លូវកាយ អារម្មណ៍ សង្គម និងស្មារតី សម្រាប់សមាជិកដែលមានជំងឺដំណាក់កាលចុងក្រោយ។ ការថែទាំក្នុងមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយអាចរកបាន នៅពេលណាសមាជិកមានអាយុជាមធ្យម 6 ខែ ឬតិចជាងនេះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**មន្ទីរពេទ្យ:** កន្លែងដែលអ្នកទទួលបានការថែទាំសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យពីវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា។

**ការថែទាំអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ:** ការថែទាំផ្នែកវេជ្ជសាស្ត្រ ឬវះកាត់ដែលធ្វើឡើងនៅមន្ទីរពេទ្យដោយគ្មានការអនុញ្ញាតឱ្យចូលសម្រាកក្នុងនាមជាអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ។

**ការសម្រាកនៅមន្ទីរពេទ្យ:** ការអនុញ្ញាតឱ្យចូលសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលក្នុងនាមជាអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ។

**អ្នកផ្តល់សេវាថែទាំសុខភាពសម្រាប់ជនជាតិដើមអាមេរិក (IHCP):** កម្មវិធីថែទាំសុខភាពដែលដំណើរការដោយសេវាសុខភាពសម្រាប់ជនជាតិដើមអាមេរិកាំង (IHS) កុលសម្ព័ន្ធជនជាតិដើមអាមេរិកាំង កម្មវិធីសុខភាពកុលសម្ព័ន្ធ អង្គការកុលសម្ព័ន្ធ ឬអង្គការជនជាតិដើមអាមេរិកាំងក្នុងទីក្រុង (UIO) ជាលក្ខខណ្ឌទាំងនោះត្រូវបានកំណត់នៅក្នុងផ្នែកទី 4 នៃច្បាប់លើកកម្ពស់ការថែទាំសុខភាពជនជាតិដើមអាមេរិកាំង (25 U.S.C. ផ្នែក 1603)។

**ការថែទាំអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ:** នៅពេលអ្នកត្រូវតែស្នាក់នៅមួយយប់នៅមន្ទីរពេទ្យ ឬកន្លែងផ្សេងទៀតដើម្បីទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្រដែលអ្នកត្រូវការ។

**មណ្ឌលថែទាំកម្រិតមធ្យម ឬតាមផ្ទះ:** ការថែទាំដែលផ្តល់ជូននៅក្នុងមណ្ឌលថែទាំរយៈពេលយូរ ឬតាមផ្ទះដែលផ្តល់សេវាស្នាក់នៅ 24 ម៉ោង។ ប្រភេទនៃមណ្ឌលថែទាំកម្រិតមធ្យម ឬតាមផ្ទះរួមមានមណ្ឌលថែទាំកម្រិតមធ្យម/ជនពិការក្នុងការអភិវឌ្ឍ (ICF/DD) មណ្ឌលថែទាំកម្រិតមធ្យម/ជនពិការក្នុងការអភិវឌ្ឍ (ICF/DD-H) និងមណ្ឌលថែទាំកម្រិតមធ្យម/ការថែទាំជនពិការក្នុងការអភិវឌ្ឍ (ICF/DD-N)។

**ការព្យាបាលដោយការស៊ើបអង្កេត:** ឱសថព្យាបាល ផលិតផលជីវសាស្ត្រ ឬឧបករណ៍ដែលបានបញ្ចប់ដំណាក់កាលទីមួយ នៃការស៊ើបអង្កេតក្នុងការព្យាបាលដោយជោគជ័យដែលត្រូវបានអនុម័តដោយ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

FDA ប៉ុន្តែវាមិនត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ទូទៅដោយ FDA និងនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងការស៊ើបអង្កេតក្នុងការព្យាបាលដែលត្រូវបានអនុម័តដោយ FDA នោះទេ។

**ការថែទាំរយៈពេលយូរ៖** ការថែទាំនៅក្នុងមណ្ឌលព្យាបាលលើសពីការអនុញ្ញាតមួយខែ ឬក៏នឹងមួយខែ។

**គម្រោងការថែទាំមានការគ្រប់គ្រង៖** គម្រោង Medi-Cal ដែលប្រើតែវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស គ្លីនិក ឱសថស្ថាន និងមន្ទីរពេទ្យមួយចំនួនតែប៉ុណ្ណោះសម្រាប់អ្នកទទួល Medi-Cal ដែលបានចុះឈ្មោះក្នុងគម្រោងនោះ។ Anthem គឺជាគម្រោងថែទាំក្រោមការគ្រប់គ្រង។

**Medi-Cal Rx៖** សេវាអត្ថប្រយោជន៍ឱសថស្ថាន FFS របស់ Medi-Cal ដែលស្គាល់ថាជា “Medi-Cal Rx” ដែលផ្តល់អត្ថប្រយោជន៍ និងសេវាឱសថស្ថាន រួមទាំងឱសថតាមវេជ្ជបញ្ជា និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រមួយចំនួនដល់អ្នកទទួលបាន Medi-Cal ទាំងអស់។

**វេជ្ជសាស្ត្រតាមផ្ទះ៖** គំរូនៃការថែទាំដែលនឹងផ្តល់នូវគុណភាពនៃការថែទាំសុខភាពកាន់តែប្រសើរឡើង ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងខ្លួនឯងដោយសមាជិកនៃការថែទាំផ្ទាល់ខ្លួនរបស់ពួកគេ និងកាត់បន្ថយការចំណាយដែលអាចចៀសវាងបានតាមពេលវេលា។

**ចាំបាច់តាមផ្នែកវេជ្ជសាស្ត្រ (ឬភាពចាំបាច់ទៅតាមផ្នែកវេជ្ជសាស្ត្រ)៖** សេវាដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ គឺជាសេវាដ៏សំខាន់ដែលសមហេតុផល និងការពារអាយុជីវិត។ ការថែទាំនេះគឺចាំបាច់ដើម្បីការពារអ្នកជំងឺពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬពិការភាព។ ការថែទាំនេះកាត់បន្ថយពីការឈឺចាប់ធ្ងន់ធ្ងរដោយការព្យាបាលជំងឺរោគ ឬរូបសាស្ត្រ។ សម្រាប់សមាជិកដែលមានអាយុក្រោម 21 ឆ្នាំ សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រ Medi-Cal រួមបញ្ចូលទាំងការថែទាំដែលចាំបាច់ដើម្បីព្យាបាល ឬជួយដល់ជំងឺ ឬស្ថានភាពផ្លូវកាយ ឬផ្លូវចិត្ត រួមទាំងវិបត្តិដោយការប្រើប្រាស់សារធាតុញៀន ដូចមានចែងក្នុងផ្នែក 1396d(r) នៃចំណាងដើងទី 42 នៃក្រមច្បាប់សហរដ្ឋអាមេរិក។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**មធ្យោបាយធ្វើដំណើរផ្នែកវេជ្ជសាស្ត្រ៖**

មធ្យោបាយធ្វើដំណើរនៅពេលអ្នកមិនអាចទទួលបានការណាត់ជួបផ្នែកវេជ្ជសាស្ត្រដែលត្រូវបានធានារ៉ាប់រង ឬដើម្បីទៅទទួលវេជ្ជបញ្ជាដោយជិះតាមរថយន្ត រថយន្តក្រុង រថភ្លើង ឬតាក់ស៊ី ហើយអ្នកផ្តល់សេវារបស់អ្នកចេញវេជ្ជបញ្ជាឱ្យអ្នក។ Anthem បង់ប្រាក់លើមធ្យោបាយធ្វើដំណើរដែលមានតម្លៃទាបបំផុតសម្រាប់តម្រូវការផ្នែកវេជ្ជសាស្ត្ររបស់អ្នកនៅពេលដែលអ្នកត្រូវការធ្វើដំណើរទៅកាន់ការណាត់ជួបរបស់អ្នក។

**Medicare៖** កម្មវិធីធានារ៉ាប់រងសុខភាពសហព័ន្ធសម្រាប់អ្នកមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ មនុស្សវ័យក្មេងជាងនេះមួយចំនួនដែលមានពិការភាព និងអ្នកដែលមានជំងឺតម្រងនោមឈានដល់ដំណាក់កាលចុងក្រោយ (ខូចតម្រងនោមជាអចិន្ត្រៃយ៍ ដែលទាមទារឱ្យធ្វើការលាងឈាម និងបណ្តុះកោសិកា ជួនកាលហៅថា ESRD)។

**សមាជិក៖** សមាជិក Medi-Cal ដែលមានសិទ្ធិទទួលបានណាម្នាក់ ដែលបានចុះឈ្មោះជាមួយនឹង Anthem ដែលមានសិទ្ធិទទួលបានសេវាដែលមានការធានារ៉ាប់រង។


**អ្នកផ្តល់សេវាសុខភាពផ្លូវចិត្ត៖** បុគ្គលមានអាជ្ញាបណ្ណដែលផ្តល់សេវាសុខភាពផ្លូវចិត្ត និងសុខភាពអាកប្បកិរិយាដល់អ្នកជំងឺ។

**សេវាធុបះ**៖ ការថែទាំមុនពេលសម្រាល អំឡុងពេលសម្រាល និងក្រោយពេលសម្រាល រួមទាំងការថែទាំផែនការគ្រួសារសម្រាប់ម្តាយ និងការថែទាំចំពោះមុខសម្រាប់ទារកទើបនឹងកើត ដែលផ្តល់ជូនដោយពេទ្យធុបះមានការទទួលស្គាល់ (CNM) និងពេទ្យធុបះមានអាជ្ញាបណ្ណ (LM)។

**បណ្តាញ៖** ក្រុមវេជ្ជបណ្ឌិត គ្លីនិក មន្ទីរពេទ្យ និងអ្នកផ្តល់សេវាដទៃទៀតដែលជាប់កិច្ចសន្យាផ្តល់ការថែទាំជាមួយ Anthem ។

**អ្នកផ្តល់សេវារបស់បណ្តាញ (ឬអ្នកផ្តល់សេវាក្នុងបណ្តាញ)៖** ចូលទៅកាន់ “អ្នកផ្តល់សេវាដែលចូលរួម។”

**សេវាកម្មដែលមិនត្រូវបានធានារ៉ាប់រង៖** សេវាកម្មដែល Anthem មិនធានារ៉ាប់រង។

 ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**មធ្យោបាយធ្វើដំណើរមិនមែនក្នុងគោលបំណងផ្នែកវេជ្ជសាស្ត្រ៖**

មធ្យោបាយធ្វើដំណើរនៅពេលធ្វើដំណើរទៅកាន់ និងមកពីការណាត់ជួប សម្រាប់សេវាមានការធានារ៉ាប់រងពី Medi-Cal ដែលអនុញ្ញាតដោយអ្នកផ្តល់សេវារបស់អ្នក និងនៅពេលកំពុងយកវេជ្ជបញ្ជានិងសម្ភារវេជ្ជសាស្ត្រ។

**អ្នកផ្តល់សេវាដែលមិនចូលរួមក្នុងបណ្តាញ៖** អ្នកផ្តល់សេវាដែលមិនស្ថិតនៅក្នុងបណ្តាញរបស់ Anthem។

**ការធានារ៉ាប់រងសុខភាពផ្សេងទៀត (OHC)៖** ការធានារ៉ាប់រងសុខភាពផ្សេងទៀត (OHC) សំដៅលើការធានារ៉ាប់រងសុខភាពឯកជន និងអ្នកបង់ថ្លៃសេវាក្រៅពី Medi-Cal។ សេវាអាចរួមបញ្ចូលទាំងគម្រោងផ្នែកវេជ្ជសាស្ត្រ សុខភាពមាត់ធ្មេញ សុខភាពភ្នែក ឱសថស្ថាន ឬគម្រោងបន្ថែមរបស់ Medicare (ផ្នែក C និង D)។

**ឧបករណ៍ទ្រនាប់បាតជើង៖** ឧបករណ៍ដែលប្រើជាជំនួយ ឬខ្សែដៃដែលភ្ជាប់នៅខាងក្រៅរាងកាយ ដើម្បីគាំទ្រ ឬកែតម្រូវផ្នែកនៃរាងកាយដែលរងរបួសធ្ងន់ធ្ងរ ឬឈឺ ដែលចាំបាច់ខាងផ្នែកវេជ្ជសាស្ត្រសម្រាប់ការជាសះស្បើយផ្នែកវេជ្ជសាស្ត្ររបស់សមាជិក។

**សេវាកម្មក្រៅតំបន់៖** សេវាកម្មក្នុងខណៈពេលដែលសមាជិកស្ថិតនៅកន្លែងណាមួយក្រៅតំបន់សេវាកម្ម។

**អ្នកផ្តល់សេវាក្រៅបណ្តាញ៖** អ្នកផ្តល់សេវាដែលមិនមែនជាផ្នែកនៃបណ្តាញរបស់ Anthem។

**អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ៖** នៅពេលអ្នកពុំចាំបាច់ត្រូវស្នាក់នៅមួយយប់នៅក្នុងមន្ទីរពេទ្យ ឬទីកន្លែងផ្សេងទៀតដើម្បីទទួលបានការថែទាំដែលអ្នកត្រូវការ។

**សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ៖**

សេវាអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យសម្រាប់សមាជិកដែលមានស្ថានភាពសុខភាពផ្លូវចិត្តស្រាលរហូតដល់មធ្យម រួមមានដូចជា៖



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

- ការវាយតម្លៃ និងព្យាបាលសុខភាពផ្លូវចិត្តជាបុគ្គល ឬជាក្រុម (ការព្យាបាលផ្លូវចិត្តសាស្ត្រ)
- ការធ្វើតេស្តតាមផ្នែកចិត្តសាស្ត្រ នៅពេលដែលមានការបញ្ជាក់តាមបែបវេជ្ជសាស្ត្រដើម្បីធ្វើការវាយតម្លៃស្ថានភាពសុខភាពផ្លូវចិត្ត
- សេវាអ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យក្នុងគោលបំណងត្រួតពិនិត្យការព្យាបាលដោយការប្រើប្រាស់ឱសថ
- ការប្រឹក្សាខាងផ្នែកចិត្តវិទ្យា
- ការពិសោធន៍សម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ សម្ភារ និងការផ្គត់ផ្គង់

**ការថែទាំបណ្តោះអាសន្ន៖** ការថែទាំដើម្បីកាត់បន្ថយភាពមិនស្រួលខាងផ្លូវកាយ អារម្មណ៍ សង្គម និងស្មារតីសម្រាប់សមាជិកដែលមានជំងឺធ្ងន់ធ្ងរ។ ការថែទាំបំបាត់ការឈឺចាប់មិនទាមទារឱ្យសមាជិកមានអាយុជាមធ្យម 6 ខែ ឬតិចជាងនោះឡើយ។

**មន្ទីរពេទ្យដែលចូលរួម៖** មន្ទីរពេទ្យដែលមានអាជ្ញាបណ្ណ ដែលមានកិច្ចសន្យាជាមួយ Anthem ដើម្បីផ្តល់សេវាជូនសមាជិកនៅពេលសមាជិកទទួលបានការថែទាំ។ សេវាមានការធានារ៉ាប់រងដែលមន្ទីរពេទ្យចូលរួមមួយចំនួនអាចផ្តល់ជូនសមាជិកត្រូវបានកំណត់ដោយគោលការណ៍ត្រួតពិនិត្យការប្រើប្រាស់ និងគោលការណ៍ធានាគុណភាពរបស់ Anthem ឬកិច្ចសន្យាជាមួយមន្ទីរពេទ្យរបស់ Anthem។

**អ្នកផ្តល់សេវាដែលចូលរួម (ឬវេជ្ជបណ្ឌិតដែលចូលរួម)៖** វេជ្ជបណ្ឌិត មន្ទីរពេទ្យ ឬអ្នកមានវិជ្ជាជីវៈថែទាំសុខភាពដែលមានអាជ្ញាបណ្ណផ្សេងទៀត ឬមន្ទីរព្យាបាលសុខភាពដែលមានអាជ្ញាបណ្ណ រួមទាំងមន្ទីរព្យាបាលជំងឺស្រួចស្រាវរង ដែលមានកិច្ចសន្យាជាមួយនឹង Anthem ដើម្បីផ្តល់ជូនសេវាមានការធានារ៉ាប់រងដល់សមាជិកនៅពេលសមាជិកទទួលបានការថែទាំ។

**សេវាត្រូវពេទ្យព្យាបាល៖** សេវាដែលផ្តល់ជូនដោយបុគ្គលដែលមានអាជ្ញាបណ្ណក្រោមច្បាប់រដ្ឋ ដើម្បីប្រតិបត្តិឱសថ ឬការព្យាបាលដោយគ្រប់គ្រង ដោយមិនរាប់បញ្ចូលសេវាដែលផ្តល់ជូនដោយវេជ្ជបណ្ឌិតខណៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យចូលសម្រាកនៅមន្ទីរពេទ្យណាមួយ ដែលគិតថ្លៃនៅលើវិក្កយបត្ររបស់មន្ទីរពេទ្យ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**គម្រោង:** ចូលទៅកាន់ “គម្រោងថែទាំក្រោមការគ្រប់គ្រង”។

**សេវារក្សាស្ថេរភាពក្រោយការសង្គ្រោះបន្ទាន់:** សេវាដែលមានការធានារ៉ាប់រង ដែលទាក់ទងនឹងស្ថានភាពវេជ្ជសាស្ត្របន្ទាន់ ដែលត្រូវបានផ្តល់ជូនបន្ទាប់ពីសមាជិកមានភាពនឹងន ដើម្បីរក្សាស្ថានភាពមានស្ថិរភាពវិញ។ សេវាថែទាំក្រោយមានស្ថិរភាពត្រូវបានធានារ៉ាប់រង និងបង់ប្រាក់ជូន។ មន្ទីរពេទ្យក្រៅបណ្តាញអាចត្រូវការការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន)។

**ការយល់ព្រមជាមុន (ការអនុញ្ញាតជាមុន):** ដំណើរការដែលអ្នក ឬអ្នកផ្តល់សេវារបស់អ្នកត្រូវតែស្នើសុំការយល់ព្រមពី Anthem សម្រាប់សេវាកម្មជាក់លាក់ ដើម្បីប្រាកដថា Anthem នឹងធានារ៉ាប់រងលើសេវាកម្មទាំងនោះ ។ ការបញ្ជូនបន្តពុំមែនជាការអនុម័តឡើយ។ ការយល់ព្រមជាមុនគឺដូចគ្នានឹងការអនុញ្ញាតជាមុន។

**ការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជា:** ការធានារ៉ាប់រងសម្រាប់ឱសថតាមវេជ្ជបញ្ជាដោយអ្នកផ្តល់សេវា។

**ឱសថតាមវេជ្ជបញ្ជា:** ឱសថដែលតម្រូវឱ្យមានការបញ្ជាទិញដោយស្របច្បាប់ពីអ្នកផ្តល់សេវាដែលមានអាជ្ញាបណ្ណដើម្បីចែកចាយ ខុសពីឱសថដែលមិនមានវេជ្ជបញ្ជា (“OTC”) ដែលមិនតម្រូវឱ្យមានវេជ្ជបញ្ជានោះទេ។

**សេវាថែទាំបឋម:** ចូលទៅកាន់ “ការថែទាំជាប្រចាំ”។

**អ្នកផ្តល់សេវាថែទាំបឋម (PC):** អ្នកផ្តល់សេវាដែលមានអាជ្ញាបណ្ណដែលអ្នកមានសម្រាប់ការថែទាំសុខភាពអ្នកភាគច្រើន។ PCP របស់អ្នកជួយឱ្យអ្នកទទួលបានការថែទាំដែលអ្នកត្រូវការ។

PCP របស់អ្នកអាចជា:

- គ្រូពេទ្យឯកទេសទូទៅ
- គ្រូពេទ្យឯកទេសគ្រឿងក្នុង
- គ្រូពេទ្យកុមារ



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។



- គ្រូពេទ្យប្រចាំគ្រួសារ
- OB/GYN
- អ្នកផ្តល់សេវាថែទាំសុខភាពជនជាតិដើមអាមេរិកាំង (IHCP)
- មណ្ឌលសុខភាពដែលមានការទទួលស្គាល់ពីសហព័ន្ធ (FQHC)
- គ្លីនិកសុខភាពជនបទ (RHC)
- គ្រូពេទ្យដែលជាគិលានុបដ្ឋាយិកា
- ជំនួយការគ្រូពេទ្យ
- គ្លីនិក

**ការអនុញ្ញាតជាមុន (ការយល់ព្រមជាមុន)៖** ដំណើរការដែលអ្នក ឬអ្នកផ្តល់សេវារបស់អ្នកត្រូវតែស្នើសុំការយល់ព្រមពី Anthem សម្រាប់សេវាកម្មជាក់លាក់ ដើម្បីប្រាកដថា Anthem នឹងធានារ៉ាប់រងលើសេវាកម្មទាំងនោះ ។ ការបញ្ជូនបន្តពុំមែនជាការអនុម័តឡើយ។ ការអនុញ្ញាតជាមុនគឺដូចគ្នានឹងការយល់ព្រមជាមុន។

**ឧបករណ៍ជំនួសរាងកាយ៖** ឧបករណ៍សិប្បនិម្មិតដែលតភ្ជាប់ទៅនឹងរាងកាយដើម្បីជំនួសផ្នែកណាមួយនៃរាងកាយដែលបាត់បង់។

**បញ្ជីឈ្មោះអ្នកផ្តល់សេវា៖** បញ្ជីរាយនាមអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់ Anthem។

**ស្ថានភាពវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ទាក់ទងនឹងសុខភាពផ្លូវចិត្ត៖** វិបត្តិផ្លូវចិត្ត ដែលរោគសញ្ញាមានសភាពធ្ងន់ធ្ងរ ឬខ្លាំងល្មមគ្រប់គ្រាន់នឹងបង្កឱ្យមានគ្រោះថ្នាក់ភ្លាមចំពោះអ្នក ឬអ្នកដទៃ ឬអ្នកស្រាប់តែមិនអាចផ្តល់ ឬញ៉ាំម្ហូបអាហារ ទីជម្រក ឬសម្លៀកបំពាក់ភ្លាមៗបាន ដោយសារតែវិបត្តិផ្លូវចិត្ត។

**សេវាសុខភាពសាធារណៈ៖** សេវាសុខភាពដែលផ្តោតលើចំនួនប្រជាជនទាំងមូល។ ក្នុងនោះរួមមាន ការវិភាគស្ថានភាពសុខភាព ការតាមដានសុខភាព ការលើកកម្ពស់សុខភាព សេវាបង្ការ ការគ្រប់គ្រងជំងឺធ្ងន់ ការការពារបរិស្ថាន និងអនាម័យ ការត្រៀមលក្ខណៈ និងការឆ្លើយតបគ្រោះមហន្តរាយ និងសុខភាពការងារ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**អ្នកផ្តល់សេវាមានលក្ខណសម្បត្តិ៖** វេជ្ជបណ្ឌិតដែលមានលក្ខណសម្បត្តិនៅក្នុងផ្នែកនៃការអនុវត្តដែលសមស្របក្នុងការព្យាបាលស្ថានភាពរបស់អ្នក។

**ការវះកាត់ស្ថាបនាឡើងវិញ៖** ការវះកាត់កែតម្រូវ ឬជួសជុលរចនាសម្ព័ន្ធមិនប្រក្រតីនៃរាងកាយ ដើម្បីកែលម្អមុខងារ ឬបង្កើតលក្ខណៈខាងក្រៅធម្មតាទៅម្រិតមួយដែលអាចធ្វើទៅបាន។ រចនាសម្ព័ន្ធរាងកាយខុសប្រក្រតី គឺបណ្តាលមកពីភាពមិនពេញលក្ខណៈពីកំណើត ភាពមិនប្រក្រតីខាងការអភិវឌ្ឍ របួសស្នាម ការឆ្លងជំងឺ ដុំពកសាច់ ឬជំងឺ។

**ការបញ្ជូនបន្ត៖** នៅពេល PCP របស់អ្នកនិយាយថា អ្នកអាចទទួលបានការថែទាំពីអ្នកផ្តល់សេវាផ្សេងទៀត។ សេវាថែទាំមួយចំនួនដែលមានការធានារ៉ាប់រង ទាមទារឱ្យមានការបញ្ជូន និង ការអនុម័តមុន (ការអនុញ្ញាតមុន)។

**សេវាកម្ម និងឧបករណ៍ព្យាបាលការស្តារនីតិសម្បទា និងតាមទម្លាប់៖** សេវាកម្ម និងឧបករណ៍ដើម្បីជួយមនុស្សដែលមានរបួស ពិការភាព ឬស្ថានភាពរ៉ាំរ៉ៃ ដើម្បីទទួលបាន ឬធ្វើឱ្យជំនាញផ្លូវចិត្ត និងរាងកាយជាសះស្បើយឡើយវិញ។

**ការថែទាំជាប្រចាំ៖** សេវាកម្មដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងការថែទាំបង្ការ ការទៅជួបពិនិត្យកុមារឱ្យបានល្អ ឬការថែទាំដូចជាការថែទាំជាប្រចាំ។ គោលដៅនៃការថែទាំជាប្រចាំគឺដើម្បីការពារបញ្ហាសុខភាព។

**គ្លីនិកសុខភាពតាមជនបទ (RHC)៖** មណ្ឌលសុខភាពនៅតំបន់មួយដែលពុំមានអ្នកផ្តល់សេវាថែទាំសុខភាពច្រើននាក់។ អ្នកអាចទទួលបានការថែទាំបឋម និងបង្ការនៅ RHC។

**សេវាសម្ងាត់៖** សេវាកម្មដែលទាក់ទងនឹងសុខភាពផ្លូវចិត្ត ឬអាកប្បកិរិយា សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការពន្យារកំណើត ជំងឺកាមរោគ (STI) មេរោគអេដស៍/ជំងឺអេដស៍ ការរំលោភបំពានផ្លូវភេទ និងការរំលូតកូន ការប្រើប្រាស់សារធាតុញៀន ការថែទាំផ្នែកយេនឌ័រ និងអំពើហិង្សាពីដៃគូជិតស្និទ្ធ។

**ជំងឺធ្ងន់ធ្ងរ៖** ជំងឺ ឬស្ថានភាពមួយដែលត្រូវតែព្យាបាល ហើយអាចបណ្តាលឱ្យស្លាប់បាន។

**តំបន់សេវាកម្ម៖** តំបន់ភូមិសាស្ត្រដែល Anthem បម្រើសេវា។ នេះរាប់បញ្ចូលខោនធី Los Angeles។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ **anthem.com/ca/medi-cal**។

**ការថែទាំជំនាញ៖** សេវាកម្មដែលត្រូវបានធានារ៉ាប់រងដែលបានផ្តល់ដោយគិលានុបដ្ឋាយិកា អ្នកបច្ចេកទេស ឬអ្នកព្យាបាលដែលមានអាជ្ញាបណ្ណ អំឡុងពេលសម្រាកនៅក្នុងមណ្ឌលថែទាំជំនាញ ឬនៅក្នុងផ្ទះរបស់សមាជិក។

**មណ្ឌលថែទាំជំនាញ៖** កន្លែងដែលផ្តល់ការថែទាំពេញ 24 ម៉ោងក្នុងមួយថ្ងៃ ដែលមានតែអ្នកមានវិជ្ជាជីវៈផ្នែកសុខភាពដែលបានទទួលការបណ្តុះបណ្តាលតែប៉ុណ្ណោះ ដែលអាចផ្តល់សេវាជូនបាន។

**អ្នកឯកទេស (ឬវេជ្ជបណ្ឌិតឯកទេស)៖** វេជ្ជបណ្ឌិតដែលព្យាបាលប្រភេទមួយចំនួននៃបញ្ហាថែទាំសុខភាព។ ឧទាហរណ៍ គ្រូពេទ្យរៈកាត់ឆ្អឹង ព្យាបាលឆ្អឹងដែលបាក់ អ្នកជំនាញផ្នែកអាវិជ្ជាហ្សឺព្យាបាលអាវិជ្ជាហ្សឺ ហើយគ្រូពេទ្យជំនាញបេះដូងព្យាបាលបញ្ហាបេះដូង។ នៅក្នុងករណីភាគច្រើន អ្នកនឹងត្រូវការការបញ្ជូនបន្តពី PCP របស់អ្នកទៅកាន់អ្នកឯកទេស។

**សេវាអ្នកឯកទេសថែទាំសុខភាពផ្លូវចិត្ត៖** សេវាសម្រាប់សមាជិកដែលមានតម្រូវការសេវាសុខភាពផ្លូវចិត្តខ្ពស់ជាងកម្រិតស្រាលទៅមធ្យម។

**មណ្ឌលថែទាំជំងឺស្រាល (មនុស្សពេញវ័យ ឬកុមារ)៖** មណ្ឌលថែទាំរយៈពេលវែងដែលផ្តល់ការថែទាំយ៉ាងទូលំទូលាយសម្រាប់មនុស្សដែលងាយរងគ្រោះខាងផ្នែកវេជ្ជសាស្ត្រដែលត្រូវការសេវាកម្មពិសេសដូចជាការព្យាបាលការដកដង្ហើម ការថែទាំការសម្រួលការដកដង្ហើម ការបញ្ជូលចំណីអាហារតាមសរសៃរ៉ែន និងការថែទាំការគ្រប់គ្រងមុខរបួសជ័រស្មុគស្មាញ។

**ជំងឺដំណាក់កាលចុងក្រោយ៖** ស្ថានភាពផ្នែកវេជ្ជសាស្ត្រដែលមិនអាចត្រឡប់វិញបាន ហើយទំនងជាបណ្តាលឱ្យស្លាប់ក្នុងរយៈពេលមួយឆ្នាំ ឬតិចជាងនេះ ប្រសិនបើជំងឺនេះដើរតាមផ្លូវធម្មជាតិរបស់វា។

**ការទាមទារលើការខូចខាត៖** នៅពេលដែលអត្ថប្រយោជន៍ត្រូវបានផ្តល់ជូន ឬនឹងត្រូវបានផ្តល់ជូនដល់សមាជិករបស់ Medi-Cal ដោយសារតែការងាររបួសដែលភាគីផ្សេងទៀតត្រូវទទួលខុសត្រូវ DHCS ទាមទារនូវតម្លៃដែលសមហេតុផលនៃអត្ថប្រយោជន៍ដែលបានផ្តល់ជូនដល់សមាជិកចំពោះការងាររបួសនោះ។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](http://anthem.com/ca/medi-cal)។

**ការបែងចែកជំងឺ (ឬការពិនិត្យ)៖** ការវាយតម្លៃសុខភាពរបស់អ្នកដោយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកា ដែលត្រូវបានបណ្តុះបណ្តាលដើម្បីពិនិត្យក្នុងគោលបំណងកំណត់ភាពបន្ទាន់នៃតម្រូវការថែទាំរបស់អ្នក។

**ការថែទាំបន្ទាន់ (ឬសេវាបន្ទាន់)៖** សេវាកម្មត្រូវបានផ្តល់ជូនដើម្បីព្យាបាលជំងឺដែលមិនសង្គ្រោះបន្ទាន់ រឬស ឬលក្ខខណ្ឌដែលត្រូវការការថែទាំវេជ្ជសាស្ត្រ។ អ្នកអាចទទួលបានការថែទាំពីអ្នកផ្តល់សេវាក្រៅ បណ្តាញ ប្រសិនបើអ្នកផ្តល់សេវាក្នុងបណ្តាញមានអាចរកបាន ឬមិនមានលទ្ធភាពប្រើប្រាស់បាន ជាបណ្តោះអាសន្ន។



ទូរសព្ទទៅ មជ្ឈមណ្ឌលថែទាំអតិថិជន តាមលេខ **1-888-285-7801 (TTY 711)**។ Anthem នៅទីនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក។ ការហៅមកលេខនេះគឺឥតគិតថ្លៃ។ ឬហៅទូរសព្ទមកកាន់ បណ្តាញបញ្ជូនបន្តនៃរដ្ឋ California តាមរយៈលេខ 711។ ចូលមើលលើអនឡាញតាមរយៈ [anthem.com/ca/medi-cal](https://www.anthem.com/ca/medi-cal)។